

របាយការណ៍
ប្រចាំឆ្នាំ **2024**




19 ឆ្នាំ
នៃការក្លាយជាទំនុកចិត្ត
ក្នុងវិស័យធនាគារ

សាងអនាគតហិរញ្ញវត្ថុរបស់លោកអ្នក ប្រកបដោយ គុណភាព និងទំនុកចិត្ត ជាមួយធនាគារជប៉ុន

មាតិកា

ព័ត៌មានសំខាន់ៗអំពីធនាគារ.....	4
ប្រវត្តិរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់.....	5
គុណតម្លៃរបស់ធនាគារ.....	6
ពានរង្វាន់ និងការទទួលស្គាល់.....	7
ចំណាប់អារម្មណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល.....	8
ចំណាប់អារម្មណ៍របស់នាយកប្រតិបត្តិ.....	10
ទិន្នន័យហិរញ្ញវត្ថុសង្ខេប.....	12
បុគ្គលិករបស់យើង.....	14
សេវាកម្មធនាគារផ្នែកសាជីវកម្ម.....	16
សេវាកម្មធនាគារផ្នែកបុគ្គល.....	18
សកម្មភាពរបស់យើងនៅក្នុងសហគមន៍.....	20
ការគ្រប់គ្រងហានិភ័យ.....	26
ក្រុមប្រឹក្សាភិបាល.....	30
គណៈកម្មាធិការប្រតិបត្តិ.....	36
រចនាសម្ព័ន្ធគ្រប់គ្រង.....	46
របាយការណ៍ហិរញ្ញវត្ថុ.....	48
អាសយដ្ឋានទំនាក់ទំនង.....	134



ព័ត៌មានសំខាន់ៗ អំពីធនាគារ

ប្រាក់ចំណេញសុទ្ធ
15.0លាន ↑ +14.5%
 ដុល្លារអាមេរិក

ទ្រព្យសកម្មសរុប
1,547លាន ↑ +10.1%
 ដុល្លារអាមេរិក

មូលនិធិម្ចាស់ភាគហ៊ុនសរុប
275លាន ↑ +5.7%
 ដុល្លារអាមេរិក

ប្រាក់បញ្ញើរបស់អតិថិជន
988លាន ↑ +5.7%
 ដុល្លារអាមេរិក

ឥណទានដុល
1,026លាន ↑ +2.50%
 ដុល្លារអាមេរិក

ការបង្វិលចំណូលលើទ្រព្យសកម្ម
1.0%

ការបង្វិលចំណូលលើមូលនិធិម្ចាស់ហ៊ុន
5.4%

បុគ្គលិកសរុប
628


បណ្តាញម៉ាស៊ីនដកប្រាក់ ATM
80+

ការចូលរួមរបស់បុគ្គលិក
89%

ប្រវត្តិរបស់ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់



អំពីធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់



ធនាគាររបស់យើង បានចាប់ផ្តើមប្រតិបត្តិការក្នុងប្រទេសកម្ពុជាកាលពីខែសីហា ឆ្នាំ2019 ក្រោមឈ្មោះថ្មីជាធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដែលមានឈ្មោះជាធនាគារ អេស៊ីន ហ្សេនេរ៉ាល់ ដែលជាធនាគារបរទេសឈានមុខមួយនៅក្នុងប្រទេស បានចាក់គ្រឹះនៅក្នុងប្រទេសកម្ពុជា យ៉ាងរឹងមាំ និងបានបម្រើសេវាកម្មជូនប្រជាជនកម្ពុជា អស់រយៈពេលប្រមាណជាង១១ឆ្នាំមកហើយ។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាក្រុមហ៊ុនរួមទុន (joint venture) រវាងក្រុមហ៊ុន J Trust ដែលជាក្រុមហ៊ុនគ្រប់គ្រងហិរញ្ញវត្ថុចម្រុះជប៉ុន ដែលបានចុះ

បញ្ជីក្នុងទីផ្សារភាគហ៊ុនតូក្យូ និងក្រុមហ៊ុន Royal Group ដែលជាក្រុមហ៊ុនដ៏ធំបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាធនាគារបរទេសធំមួយ នៅក្នុងប្រទេសកម្ពុជា ដែលមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុលំដាប់ពិភពលោក ជូនប្រជាជនកម្ពុជា និងជនបរទេសដែលរស់នៅ និងធ្វើការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

អំពីក្រុមហ៊ុន J TRUST

ក្រុមហ៊ុន J Trust មានការិយាល័យកណ្តាលនៅក្នុងទីក្រុងតូក្យូ ជាក្រុមហ៊ុនដែលចុះបញ្ជីក្នុងផ្សារហ៊ុនតូក្យូ និងមានសេវាកម្មហិរញ្ញវត្ថុ ដែលប្រតិបត្តិការធនាគារ និងអាជីវកម្មហិរញ្ញវត្ថុនៅប្រទេសក្នុងតំបន់អាស៊ី ដូចជាប្រទេសជប៉ុន កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី និងកម្ពុជា។

ក្រុមហ៊ុន J Trust បានពង្រីកយ៉ាងឆាប់រហ័សនៅក្នុងសេវាកម្មហិរញ្ញវត្ថុ តាមរយៈការទិញយកក្រុមហ៊ុនហិរញ្ញវត្ថុ និងក្រុមហ៊ុនភាគឥណទានក្នុងស្រុករបស់ប្រទេសជប៉ុន។ ជាមួយនឹងជំនាញរបស់ខ្លួននៅក្នុងប្រទេសជប៉ុន ក្រុមហ៊ុនបានបើកដំណើរការអាជីវកម្មធនាគារនៅប្រទេសកម្ពុជានៅខែសីហាឆ្នាំ2012។ ហើយនៅក្នុងឆ្នាំ2014 ក្រុមហ៊ុន J Trust ក៏បានទិញក្រុមហ៊ុនហិរញ្ញវត្ថុ និងធនាគារពាណិជ្ជមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី រួចបន្តពង្រីកវិសាលភាពរបស់ខ្លួនតាមរយៈការកាន់កាប់ភាគហ៊ុនរបស់ធនាគារពាណិជ្ជមួយនៅកម្ពុជានៅក្នុងខែសីហា ឆ្នាំ2019។

អំពីក្រុមហ៊ុន ROYAL GROUP

ក្រុមហ៊ុន Royal Group គឺជាក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍ដ៏ធំនៅក្នុងប្រទេសកម្ពុជា និងមានភាគហ៊ុនចំនួន 45% នៅក្នុងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។ ក្រុមហ៊ុននេះ ផ្តោតសំខាន់ទៅលើការនាំយកការវិនិយោគដែលមានគុណភាពមកកាន់ប្រទេសកម្ពុជា និងផ្តល់ឱកាសជូនវិនិយោគិន ក្នុងការធ្វើអាជីវកម្មប្រកបដោយភាពជោគជ័យ និងទទួលបានប្រាក់ចំណេញ។ ក្រុមហ៊ុន Royal Group គឺជាក្រុមហ៊ុនសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជាអស់រយៈពេលជាងពីរទសវត្សរ៍ ដែលបានទាក់ទាញវិនិយោគិនបរទេស និងកសាងអ្នកដឹកនាំទីផ្សារនៅគ្រប់វិស័យទាំងអស់។


ក្រុមហ៊ុននេះ ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអាជីវកម្មចម្រុះ និងមានឥទ្ធិពលនៅក្នុងប្រទេស។ ចាប់តាំងពីបានបង្កើតជាក្រុមហ៊ុនគ្រប់គ្រងអាជីវកម្មបែបយុទ្ធសាស្ត្រមក ក្រុមហ៊ុននេះវិនិយោគ ក្នុងវិស័យជាច្រើនរួមមាន វិស័យទូរគមនាគមន៍ ប្រព័ន្ធផ្សព្វផ្សាយ សេវាកម្មធនាគារ ធានារ៉ាប់រង រមណីយដ្ឋាន វិស័យអប់រំ អចលនទ្រព្យ ការផ្សព្វផ្សាយ និងកសិកម្ម ជាដើម។

គុណតម្លៃរបស់ធនាគារ

ធនាគាររបស់យើង មានគោលបំណងជួយឱ្យអតិថិជនទាំងអស់ទទួលបាននូវភាពជោគជ័យ។ យើងខិតខំព្យាយាមសម្រេចគោលបំណងរបស់យើងជា រៀងរាល់ថ្ងៃតាមរយៈគុណតម្លៃ និងឥរិយាបថរបស់យើង ដែលឆ្លុះបញ្ចាំងតាមរយៈការបម្រើសេវាកម្មជូនអតិថិជនប្រព្រឹត្តិចំពោះគ្នាទៅវិញទៅមក និងតាមរយៈ លទ្ធផលដែលយើងសម្រេចបានរួមគ្នាក្នុងនាមជាស្ថាប័នមួយ។



ពានរង្វាន់ និងការទទួលស្គាល់



ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានកិត្តិយសដែល ទទួលបាន វិញ្ញាបនបត្រដ៏ល្អប្រសើរពី បទដ្ឋាន សុវត្ថិភាពទិន្នន័យឧស្សាហកម្មបណ្តុំទូទាត់ (PCIDSS) សម្រាប់ឆ្នាំ 2024។ ការទទួលស្គាល់នេះ បញ្ជាក់ជាថ្មី អំពី អនុលោមភាពយ៉ាងពេញលេញ របស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ តាមបទដ្ឋានកម្រិតខ្ពស់បំផុត ក្នុងការ ការពារទិន្នន័យបណ្តុំទូទាត់របស់អតិថិជន ដែលនេះ គឺជាការប្តេជ្ញាចិត្តរបស់ធនាគារ ដើម្បីរក្សា បាននូវការការពារខ្ពស់បំផុតចំពោះ សុវត្ថិភាពទិន្នន័យបណ្តុំសម្រាប់ អតិថិជន។



គ្រប់សកម្មភាពរបស់យើង គឺ តែងតែផ្តោតយកចិត្តទុកដាក់លើ អតិថិជនជាចម្បង។

នៅ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បទពិសោធន៍របស់អតិថិជន ភាពងាយស្រួល និងភាពបត់បែនក្នុងដំណោះស្រាយ ទូទាត់ គឺជាអាទិភាពចម្បងរបស់យើង។ យើងតែងតែបន្ត ធ្វើឱ្យប្រសើរឡើងទាំងផលិតផល សេវាកម្ម និងការផ្តល់ ជូនពិសេសៗ ដើម្បីធានាថា អតិថិជនរបស់យើងទទួល បាននូវជម្រើសដ៏ល្អបំផុតដែលអាចធ្វើទៅបាន និងមានគុណតម្លៃ។

ដោយសារតែនេះក្នុងការផ្តល់ជូនរបស់ធនាគារ រួមជាមួយ ការគាំទ្រ និងការទុកចិត្តពីសំណាក់លោកអ្នក ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានសេចក្តីសោមនស្ស និងមោទនភាពក្នុង ការទទួលបានពានរង្វាន់យុទ្ធនាការទីផ្សារឆ្នើមពី VISA។

យើងខ្ញុំសូមចែករំលែកសេចក្តីរីករាយនេះជាមួយអតិថិជន និងដៃគូរបស់យើង។ យើងសូមថ្លែងអំណរគុណយ៉ាង យ៉ាងជ្រាលជ្រៅ ហើយទន្ទឹងរង់ចាំក្នុងការបន្តបម្រើ លោកអ្នកជាមួយនឹងការផ្តល់ជូនជាច្រើនទៀត។



ចំណាប់អារម្មណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល

“ARUN តំណាងឱ្យការយកចិត្តទុកដាក់របស់យើង ក្នុងការផ្តល់ជូននូវសេវាកម្ម និងដំណោះស្រាយហិរញ្ញវត្ថុដ៏ស័ក្តិសម ដើម្បីរក្សាបាននូវការប្រកួតប្រជែងនៅក្នុងទីផ្សារ។

តាមរយៈការលើកកម្ពស់បុគ្គលិក និងការគាំទ្រសហគមន៍ យើងមិនត្រឹមតែជំរុញភាពរីកចម្រើន និងការអភិវឌ្ឍប៉ុណ្ណោះទេ ថែមទាំងធានាបាននូវអនាគតដ៏ត្រចះត្រចង់ និងវិបុលភាពបន្ថែមទៀតសម្រាប់ប្រជាជាតិទាំងមូល។”

អ្នកឧកញ៉ា
គិត ម៉េង
ប្រធានក្រុមប្រឹក្សាភិបាល



ការឆ្លុះបញ្ចាំងពីឆ្នាំនៃវឌ្ឍនភាព

ជាបឋម ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ភាគហ៊ុន អតិថិជន ដៃគូអាជីវកម្ម និងបុគ្គលិកទាំងអស់។ ការរៀបចំ និងការបន្តការគាំទ្រ ដោយឥតឯកភាពរបស់លោកអ្នក ពិតជាមានសារៈសំខាន់ណាស់សម្រាប់ធនាគារ យើងខ្ញុំ ក្នុងដំណើរពេញមួយឆ្នាំនៃវឌ្ឍនភាព និងការចាប់យកឱកាសនាពេល អនាគត ហើយយើងក៏បានរក្សាការសន្យារបស់យើង តាមរយៈការផ្តល់ជូននូវ ដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែបជាមួយនឹង “សេវាកម្មកាន់តែប្រសើរ” នៅ ក្នុងប្រទេសកម្ពុជា។

ភាពអត់ធ្មត់ និងការសម្របខ្លួនរបស់បុគ្គលិកធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ទាំងអស់ ពិតជាមានសារៈសំខាន់ ក្នុងការបន្តដំណើរនៅក្នុងស្ថានភាពសេដ្ឋកិច្ចដែលមាន ភាពស្មុគស្មាញទាំងក្នុងស្រុក និងសកលលោក។ ស្ថិរភាពនៃអត្រាការប្រាក់ សកល និងការងើបឡើងវិញនៃវិស័យសំខាន់ៗ ក្នុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការរីកចម្រើនរបស់យើង។

ចក្ខុវិស័យយុទ្ធសាស្ត្រ និងភាពធន់ផ្នែកហិរញ្ញវត្ថុ

ចក្ខុវិស័យយុទ្ធសាស្ត្រ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការដឹកនាំកិច្ចខិតខំប្រឹង ប្រែងរបស់យើងក្នុងការពង្រឹងជំហរក្នុងទីផ្សារ និងផ្តល់នូវគុណតម្លៃដ៏ល្អឥតខ្ចោះ ដល់ភាគីពាក់ព័ន្ធរបស់យើង។ យើងនៅតែផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង លើគោលបំណងរបស់យើង ក្នុងការ “ជួយអតិថិជនឱ្យរីកចម្រើន” តាមរយៈការ ផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែបជាមួយនឹង “សេវាកម្មកាន់តែ ប្រសើរ” ដែលជាការប្តេជ្ញាចិត្តរបស់យើង សម្រាប់ភាពរីកចម្រើនរបស់អតិថិជន ប្រជាជន និងសហគមន៍ទាំងមូល។

ទោះបីជាកាលពីឆ្នាំ 2024 មានបញ្ហាប្រឈមជាច្រើនក៏ដោយ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ សម្រេចបាននូវសមិទ្ធផលហិរញ្ញវត្ថុខ្ពស់ជាងឆ្នាំមុខ។ ជាក់ស្តែងដូចជា

ប្រាក់ចំណេញសុទ្ធរបស់ធនាគារបានកើនរហូតដល់ 15.0លានដុល្លារអាមេរិក និងការបង្វិលចំណូលលើមូលនិធិម្ចាស់ភាគហ៊ុន (ROE) ទទួលបាន 5.4%។ យើងក៏រក្សាជំហរដើមទុនដ៏រឹងមាំជាមួយនឹងអនុបាតសាធនភាពចំនួន 18.8% លើសពីកាតព្វកិច្ចតាមបទប្បញ្ញត្តិដែលតម្រូវត្រឹម 15%។

ការវិនិយោគយុទ្ធសាស្ត្រ និងការគ្រប់គ្រងហានិភ័យប្រកបដោយការប្រុង ប្រយ័ត្នខ្ពស់ បានធ្វើឱ្យយើងទទួលបាននូវសមិទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំ។ ការ កើនឡើងនៃការបង្វិលចំណូលលើមូលនិធិម្ចាស់ភាគហ៊ុន ទ្រព្យសកម្មសរុប និង ប្រាក់ចំណេញសុទ្ធរបស់យើង គឺជាសក្ខីភាពនៃយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព និង ឧត្តមភាពនៃប្រតិបត្តិការរបស់យើង។

បង្កើតទំនាក់ទំនងឱ្យកាន់តែល្អប្រសើរ ប្រកបដោយឧត្តមភាព

ការប្តេជ្ញាចិត្តឥតឯកភាពរបស់យើងចំពោះឧត្តមភាព និងការប្រកាន់ខ្ជាប់នូវអតិថិជន ជាចម្បង គឺជាចំណុចសំខាន់ក្នុងការរក្សាបាននូវទំនុកចិត្ត និងភាពជឿជាក់ ពីសំណាក់អតិថិជន និងដៃគូអាជីវកម្មរបស់យើង។ យើងបានបន្តវិនិយោគលើ ប្រព័ន្ធខ្លឹកថ្លៃឱ្យកាន់តែប្រសើរឡើង ដាក់ឱ្យដំណើរការនូវផលិតផល និងសេវា កម្មថ្មីៗ និងពង្រីកដៃគូអាជីវកម្មថ្មីៗបន្ថែមទៀត ដើម្បីពង្រឹងមូលដ្ឋាន និងពង្រីក ប្រព័ន្ធអេកូឡូស៊ីអាជីវកម្មឱ្យកាន់តែរឹងមាំ។

ដើម្បីអបអរសាទរខួបលើកទី19 នៃការកសាងទំនុកចិត្តក្នុងវិស័យធនាគារក្នុង ប្រទេសកម្ពុជា និងខួបលើកទី5 ក្នុងនាមជាធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ យើងមាន មោទនភាពសូមរំលឹកនូវទុកសុភមង្គលៈខ្លីដ៏ថ្លៃថ្លារបស់យើងគឺ ARUN។ ទុកសុភមង្គលៈ ខ្លីដ៏ថ្លៃថ្លារបស់យើង បង្កប់នូវអត្តសញ្ញាណរបស់យើង ដើម្បីបង្កើតទំនាក់ទំនងឱ្យកាន់តែ ប្រសើរឡើងជាមួយអតិថិជន និងភាគីពាក់ព័ន្ធរបស់យើង។

យើងបង្កើតទុកសុភមង្គលៈខ្លីដ៏ថ្លៃថ្លារបស់យើង ARUN នេះឡើងក្នុងគោលបំណងជំរុញឱ្យ ទំនាក់ទំនងរបស់យើង ជាមួយអតិថិជនកាន់តែមានភាពប្រសើរឡើង ដោយធានា

ថាការប្តេជ្ញាចិត្តរបស់យើងចំពោះឧត្តមភាព និងការយកអតិថិជនជាចម្បងនៅតែ នាំមុខជានិច្ច។

ការលើកកម្ពស់សមត្ថភាពបុគ្គលិក និងសហគមន៍របស់យើង

បុគ្គលិករបស់យើង គឺជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យរបស់យើង។ យើងប្តេជ្ញា ក្នុងការបង្កើតបរិយាកាសការងារដែលលើកកម្ពស់ទាំងការអភិវឌ្ឍអាជីពការងារ និងសុខុមាលភាពរបស់បុគ្គលិក។ អត្រានៃការចូលរួមពីបុគ្គលិកមានកម្រិតខ្ពស់ នេះបញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្តរបស់យើងចំពោះពួកគាត់ ព្រោះពួកគាត់ជា កតាលីករដ៏សំខាន់ក្នុងការជំរុញគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ និងធ្វើឱ្យសម្រេចបាន នូវគោលដៅរបស់យើង។

ទន្ទឹមនឹងនេះ យើងក៏មានទំនួលខុសត្រូវដ៏ខ្ពស់ចំពោះសហគមន៍ផងដែរ។ យើង ខិតខំប្រឹងប្រែងផ្តួចផ្តើមបង្កើតនូវសកម្មភាពទំនួលខុសត្រូវសង្គមផ្សេងៗ ដើម្បីឱ្យ មានផលជាវិជ្ជមាន និងជាការចូលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព របស់សហគមន៍។ បេសកកម្មទំនួលខុសត្រូវសង្គមរបស់យើងគឺ “ការលើកកម្ពស់ អក្ខរកម្ម ដើម្បីភាពរីកចម្រើននៃប្រទេសកម្ពុជា” ជាចំណុចស្នូលនៃកិច្ចខិតខំ ប្រឹងប្រែងទាំងនេះ។

ក្នុងឆ្នាំ 2024 គណៈគ្រប់គ្រង និងក្រុមការងារធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានបន្ត ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គមនានា ដែលស្របតាមបេសកកម្មទំនួល ខុសត្រូវសង្គមរបស់យើង។ សកម្មភាពសង្គមទាំងនោះរួមមានដូចជា ការឧបត្ថម្ភ ការអនុវត្តគម្រោងបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរក្នុងកម្មវិធីសិក្សាចំណេះដឹង ទូទៅ និងបានរួមចំណែកក្នុងការបោះពុម្ពផ្សព្វផ្សាយសៀវភៅកម្រងមេរៀនស្តីពីការ ពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ ដែលដឹកនាំដោយធនាគារជាតិ នៃកម្ពុជា (NBC) និងក្រសួងអប់រំ យុវជន និងកីឡា (MOEYS) ជាដើម។

ក្រុមការងាររបស់យើង ក៏បានរៀបចំវគ្គចែករំលែកចំណេះដឹងផ្នែកហិរញ្ញវត្ថុ

សម្រាប់សិស្សានុសិស្សមកពីសាលាវិទ្យាល័យនានា ព្រមទាំងបានបរិច្ចាគ សៀវភៅ និងសម្ភារៈសិក្សាដល់សិស្សក្រីក្រនៅតាមខេត្តផងដែរ។ យើងជឿជាក់ យ៉ាងមុតមាំថា ការអប់រំ និងការយល់ដឹងផ្នែកហិរញ្ញវត្ថុ មានសារៈសំខាន់សម្រាប់ អនាគតរបស់ប្រទេសកម្ពុជា ជាពិសេសសម្រាប់ក្មេងៗជំនាន់ក្រោយ។

ការរំពឹងទុក

ក្នុងឆ្នាំ 2025 យើងនៅតែបន្តប្រឹងប្រែងពង្រឹងសមត្ថភាព និងចាប់យកឱកាសថ្មីៗ បន្ថែមទៀត។ ស្ថានភាពសេដ្ឋកិច្ចពិភពលោកបង្ហាញទាំងបញ្ហាប្រឈម និង ឱកាសរីកចម្រើន ហើយយើងបានរៀបចំខ្លួនឯងជាស្រេចសម្រាប់ដំណើរឆ្ពោះទៅ មុខប្រកបដោយភាពហៀសរហ័ស ភាពស៊ីសង្វាក់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ។ យុទ្ធសាស្ត្រចម្បងរបស់យើង គឺការពង្រឹងប្រព័ន្ធខ្លឹកថ្លៃ ការពង្រឹងទំនាក់ទំនង អតិថិជនឱ្យកាន់តែល្អប្រសើរ និងការវិនិយោគលើបុគ្គលិក ដើម្បីធានាបាននូវការ រីកចម្រើនប្រកបដោយនិរន្តរភាព និងជ័យជំនះ។

សេចក្តីថ្លែងអំណរគុណ

តាងនាមឱ្យក្រុមប្រឹក្សាភិបាល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ចំពោះការ លះបង់ និងការខិតខំប្រឹងប្រែងឥតឈប់ឈរ។ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះអតិថិជន ដៃគូអាជីវកម្ម និងអ្នកផ្គត់ផ្គង់របស់យើង សម្រាប់ការ ជឿជាក់ និងការគាំទ្រកន្លងមក។ ជាចុងក្រោយ សូមថ្លែងអំណរគុណចំពោះ អាជ្ញាធរពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ជាពិសេសធនាគារជាតិ នៃកម្ពុជា ដែលបាន ផ្តល់នូវទំនុកចិត្ត និងការរំលោភដល់ក្រុមការងាររបស់យើង។

រួមគ្នា យើងនឹងបន្តកសាងសមិទ្ធផល និងបន្តឆ្ពោះទៅមុខជាមួយ ACE (Agility: ភាពហៀសរហ័ស Consistency: ភាពស៊ីសង្វាក់ និង Excellence: ឧត្តមភាព)។



TORU MYOCHIN
នាយកប្រតិបត្តិ

“ គំនិតដ៏ចម្រើនជាយុទ្ធសាស្ត្ររបស់យើង បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើឱ្យយើងទទួលបាននូវសមិទ្ធផលយ៉ាងល្អប្រសើរ។ ផ្ដោតតាមទិសដៅក្នុងការផ្តល់សេវាកម្មកាន់តែប្រសើរ យើងបានបន្តធ្វើការវិនិយោគឥតឈប់ឈរ ដើម្បីពង្រឹងទំនាក់ទំនងជាមួយអតិថិជន ក៏ដូចជាឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អតិថិជនគោលដៅរបស់យើង។ យើងអាចនិយាយបែបនេះ គឺដោយសារភាពប្រសើរឡើងនៃការបង្វិលចំណូលលើមូលនិធិម្ចាស់ភាគហ៊ុន (ROE) កើនឡើងដល់ទៅ 5.4% ពី 5.0% កាលពីឆ្នាំ2023 ។ ”

ការឆ្លុះបញ្ចាំងពីឆ្នាំនៃភាពធន់ និងការតស៊ូ

ខណៈពេលដែលយើងបានបញ្ចប់ឆ្នាំ2024 ខ្ញុំមានមោទកភាពក្នុងការឆ្លុះបញ្ចាំងពីឆ្នាំមួយដែលពេញទៅដោយការស៊ូទ្រាំ និងការបន្តប្រឹងប្រែង។ ទោះបីជាមានបញ្ហាប្រឈមជាបន្តបន្ទាប់ ដូចជា ភាពតានតឹងភូមិសាស្ត្រនយោបាយ និងផលវិបាកនៃខ្សែសង្វាក់ផ្គត់ផ្គង់ក៏ដោយ ក៏សេដ្ឋកិច្ចពិភពលោកបានបង្ហាញពីការងើបឡើងវិញគួរឱ្យកត់សម្គាល់ ដោយសារស្ថិរភាពនៃគោលនយោបាយរូបិយវត្ថុ និងការស្តារឡើងវិញបន្តិចម្តងៗក្នុងវិស័យសំខាន់ៗរួមមាន វិស័យផលិតកម្ម កសិកម្ម និងទេសចរណ៍។

ទោះបីយ៉ាងណាក៏ដោយ បញ្ហាប្រឈមនៅតែបន្តកើតមាន ជាពិសេសនៅក្នុងវិស័យធនាគារ និងអចលនទ្រព្យ។ ធនាគារទាំងអស់នៅទ្វីបអាស៊ីអាគ្នេយ៍ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីស្តារឡើងវិញពីផលប៉ះពាល់នៃជំងឺឥតក្រាតកូវីដ-19 រួមមានការបន្តកើនឡើងនៃកម្រិតដំណើរការក្នុងកម្រិតដល់ទៅ 7.9% យោងតាមរបាយការណ៍របស់ធនាគារជាតិ នៃកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ អំឡុងពេលនេះអាចត្រូវឱ្យមានការកែលម្អចរន្តមូលដ្ឋានដល់ទទួលបានដូចជាការថយចុះនៃអត្រាកំណើនប្រាក់កម្ចី ការពង្រីកគោលដៅកម្ចី និងការកែសម្រួលស្ថានភាពហានិភ័យ និងផលចំណេញឱ្យបានកាន់តែប្រសើរឡើង។

ទិន្នន័យហិរញ្ញវត្ថុ និងសមិទ្ធផលយុទ្ធសាស្ត្រសំខាន់ៗ

ក្នុងឆ្នាំ 2024 ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ទទួលបានសមិទ្ធផលហិរញ្ញវត្ថុដ៏ល្អប្រសើរ។ យើងសម្រេចបានប្រាក់ចំណេញសុទ្ធចំនួន 15.0លានដុល្លារអាមេរិកដែលឆ្លុះបញ្ចាំងពីកំណើនប្រចាំឆ្នាំ 14.5%។ ទ្រព្យសកម្មសរុប បានកើនឡើងចំនួន 10.1% ស្មើនឹង 1.55ពាន់លានដុល្លារអាមេរិក ខណៈដែលឥណទាន និងបុរេប្រទានដុលមានចំនួន 1.03ពាន់លានដុល្លារអាមេរិក។ ប្រាក់បញ្ញើអតិថិជនបានកើនឡើងរហូតដល់ 988លានដុល្លារអាមេរិក ជាមួយអនុបាតក្របខ័ណ្ឌសន្ទនីយភាពរបស់ធនាគារមានកម្រិត92% លើសពីភាគព្វកិច្ចតាមបទប្បញ្ញត្តិ។

ផលិតផល និងសេវាកម្មកាន់តែប្រសើរ

“សេវាកម្មល្អប្រសើរជាងមុន” នៅតែជាគន្លឹះនៃការផ្តល់សេវាកម្មរបស់យើង។ ក្នុងឆ្នាំ 2024 យើងបានដាក់ឱ្យដំណើរការនូវផលិតផលថ្មីៗ មួយចំនួនព្រមទាំងកែលម្អប្រព័ន្ធដីថលឱ្យកាន់តែប្រសើរ។ សមិទ្ធផលសំខាន់ៗ រួមមាន គណនី Retail Merchant គម្រោងបង់រំលស់តាមបណ្តាញឥណទាន គេហទំព័រថ្មីរបស់ធនាគារ ដំណើរការបណ្តាញឥណទានCSSជាមួយការទទួលតាមម៉ាស៊ីនអេធីអឹម ដំណោះស្រាយ JTR Pay ដែលអាចបង្កើត KHQR សម្រាប់អតិថិជនសាជីវកម្ម ព្រមទាំងការកែលម្អកម្មវិធីធនាគារតាមទូរសព្ទដៃឱ្យមានភាពងាយស្រួល និងការបន្ថែមមុខងារសំខាន់ៗដូចជា ទទួលបានសារជូនដំណឹងភ្លាមៗបន្ទាប់ពីធ្វើប្រតិបត្តិការរូបិយ ការបញ្ចូលលុយទូរសព្ទ ការទូទាត់វិក្កយបត្រដែលមានភាពរហ័ស និងការផ្ទេរប្រាក់បានចំនួនច្រើនតាមរយៈប្រព័ន្ធទូទាត់បាតង។

សមិទ្ធផលទាំងនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការបំពេញតម្រូវការដែលកំពុងរីកចម្រើនរបស់អតិថិជន និងរក្សាបាននូវការប្រកួតប្រជែងនៅក្នុងទីផ្សារ។

ការលើកកម្ពស់សមត្ថភាពបុគ្គលិក

បុគ្គលិក គឺជាទ្រព្យដ៏មានតម្លៃបំផុតរបស់យើង។ យើងបានរក្សាអត្រានៃការចូលរួមពីបុគ្គលិកក្នុងកម្រិតខ្ពស់គឺ 89% សម្រាប់រយៈពេលបួនឆ្នាំជាប់ៗគ្នា ដែលជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត ដែលមិនផ្លាស់ប្តូររបស់យើងចំពោះពួកគេ។ យើងលើកកម្ពស់ និងឱ្យតម្លៃបុគ្គលិក តាមរយៈការផ្តល់ឱកាសក្នុងការរៀនសូត្រ ការអភិវឌ្ឍចំណេះដំនាល ឱកាសក្នុងការអភិវឌ្ឍអាជីពការងារ និងប្បវេណីនៃការកែលម្អ ដើម្បីឱ្យពួកគេអាចឆ្លើយតបនឹងតម្រូវការរបស់អតិថិជនរបស់យើង។

យើងប្តេជ្ញាក្នុងការបង្កើតបរិយាកាសការងារ ដែលលើកកម្ពស់ទាំងការអភិវឌ្ឍអាជីពការងារ និងសុខុមាលភាពរបស់បុគ្គលិក។ គំនិតដ៏ចម្រើនជាច្រើនដែល

យើងខិតខំធ្វើ ដូចជា ការរៀបចំម៉ោងការងារដែលមានភាពបត់បែន គម្រោងថែរក្សាសុខភាព និងកញ្ចប់ធានារ៉ាប់រងដែលមានភាពទូលំទូលាយ និងកម្មវិធីជំនួយដល់បុគ្គលិកជាដើម ដើម្បីឱ្យបុគ្គលិករបស់យើងទទួលបាននូវតុល្យភាពរវាងការងារ និងការរស់នៅ។ យើងជឿជាក់ថា បុគ្គលិកដែលចូលរួមរាល់សកម្មភាពទទួលបានការលើកទឹកចិត្ត និងមានសុខភាពល្អ គឺបានត្រៀមខ្លួនជាស្រេចក្នុងការដោះស្រាយរាល់បញ្ហាប្រឈមនៅក្នុងអាជីវកម្មប្រកបដោយភាពស្មោះត្រង់ និងវិជ្ជាជីវៈឥតឈប់ឈរ។

ការរំពឹងទុកក្នុងឆ្នាំ 2025

“ការរំពឹងទុករបស់យើងសម្រាប់ឆ្នាំខាងមុខនេះផ្តោតសំខាន់ទៅលើការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធដីថលរបស់យើង រួមមាន ការរំណែនាំមុខងារទូទាត់ប្រាក់ និងផ្ទេរប្រាក់ ប្រកបដោយភាពងាយស្រួលជាងមុន និងធានាបាននូវសុវត្ថិភាពខ្ពស់បំផុតសម្រាប់អតិថិជនរបស់យើង។”

នៅក្នុងពេលខាងមុខ យើងនឹងជួបជុបស្ថានភាពច្រើន ដែលទាមទារឱ្យយើងមានយុទ្ធសាស្ត្រដឹងម៉ា និងភាពរហ័ស។ ស្ថានភាពសេដ្ឋកិច្ចពិភពលោក នៅតែមិនប្រាកដប្រជា ដោយទិដ្ឋភាពហិរញ្ញវត្ថុអាចមានការប្រែប្រួល និងភាពតានតឹងភូមិសាស្ត្រនយោបាយនៅតែបន្ត។ លើសពីនេះ ល្បឿននៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាទាមទារឱ្យមានការបង្កើតថ្មីជាថ្មី ដើម្បីអាចប្រកួតប្រជែងបានក្នុងទីផ្សារ។ ដូច្នេះ យើងនឹងបន្តខិតខំប្រឹងប្រែងក្នុងការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដ៏ទូលំទូលាយ និងសម្បូរបែបជូនដល់អតិថិជនរបស់យើង ដើម្បីឱ្យពួកគេអាចទទួលបាននូវបទពិសោធន៍ឥតខ្ចោះតាមរយៈ៖

- **បរិវត្តកម្មឌីជីថល៖** យើងនឹងធ្វើឱ្យប្រព័ន្ធដីថលរបស់យើងកាន់តែប្រសើរឡើង ផ្តល់ជូនមុខងារទូទាត់ប្រាក់ និងការផ្ទេរប្រាក់ដែលមានភាពកាន់តែងាយស្រួល និងបទពិសោធន៍សេវាកម្មធនាគារដែលមានសុវត្ថិភាពខ្ពស់។ យើងនឹងផ្តោតទៅលើការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងសេវាកម្មអតិថិជន។
- **ការប្រកាន់ខ្ជាប់នូវអតិថិជនជាចម្បង៖** យើងនឹងធ្វើការស្វែងយល់ឱ្យកាន់

តែស៊ីជម្រៅអំពីតម្រូវការរបស់អតិថិជនតាមរយៈការវិភាគទិន្នន័យ និងសេវាកម្មដែលមានលក្ខណៈផ្ទាល់ខ្លួន។ តាមរយៈការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែប យើងនឹងធ្វើឱ្យកាន់តែប្រសើរឡើងចំពោះការពេញចិត្ត និងភាពស្មោះត្រង់របស់អតិថិជនដែលតែងតែទទួលសេវាកម្មពីធនាគាររបស់យើង។

- **ការអភិវឌ្ឍសមត្ថភាពបុគ្គលិក៖** ការវិនិយោគលើបុគ្គលិករបស់យើងនឹងនៅតែជាអាទិភាពចម្បង។ យើងនឹងបន្តផ្តល់ឱកាសក្នុងការអភិវឌ្ឍអាជីពការងារ ដល់បុគ្គលិករបស់យើង ដើម្បីធានាបានថាពួកគេអាចទទួលបានចំណេះដំនាលគ្រប់គ្រាន់ក្នុងឆ្លើយតបនឹងបញ្ហាដែលអតិថិជនរបស់យើង នឹងជួបប្រទះនាពេលអនាគត។
- **ការគ្រប់គ្រងហានិភ័យ៖** ការពង្រឹងក្របខ័ណ្ឌគ្រប់គ្រងហានិភ័យរបស់យើងនឹងមានសារៈសំខាន់ក្នុងការកាត់បន្ថយហានិភ័យ ដែលអាចកើតមាន និងធានាស្ថិរភាពនៃប្រតិបត្តិការរបស់យើង។ យើងនឹងអនុម័តវិធានការសកម្មដើម្បីដោះស្រាយហានិភ័យដែលកំពុងកើតមាន និងរក្សាសុខភាពហិរញ្ញវត្ថុឱ្យបានរឹងមាំ។


សេចក្តីថ្លែងអំណរគុណ

ខណៈពេលយើងទទួលបានសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ក្នុងឆ្នាំ 2024 ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន ដៃគូ និងភាគីពាក់ព័ន្ធទាំងអស់ សម្រាប់ការជឿទុកចិត្ត និងការបន្តការគាំទ្ររបស់លោកអ្នកចំពោះធនាគារយើងខ្ញុំ។ ខ្ញុំក៏សូមថ្លែងអំណរគុណផងដែរដល់ក្រុមប្រឹក្សាភិបាល ម្ចាស់ភាគហ៊ុន និងធនាគារជាតិ នៃកម្ពុជា សម្រាប់ការដឹកនាំ ណែនាំ គាំទ្រ និងរាល់ការចង្អុលបង្ហាញនាពេលកន្លងមក។

ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណដល់បុគ្គលិកធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ទាំងអស់ ចំពោះការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងកន្លងមក។ ការរួមចំណែករបស់បុគ្គលិកទាំងអស់ពិតជាមានសារៈសំខាន់ក្នុងការសម្រេចបាននូវសមិទ្ធផលហិរញ្ញវត្ថុ និងរក្សាបាននូវគុណតម្លៃ និងកេរ្តិ៍ឈ្មោះរបស់ធនាគារយើង។


ព្រឹត្តិការណ៍សំខាន់ៗ និងទិន្នន័យហិរញ្ញវត្ថុសង្ខេបប្រចាំឆ្នាំ

សូចនាករសមិទ្ធផលសំខាន់ៗ ប្រចាំឆ្នាំ 2024



* អត្រាកំណើនដោយប្រៀបធៀបឆ្នាំ 2024 និង 2023
 ** ផលិតភាពក្នុងនិយោជិតម្នាក់ (ពាន់ដុល្លារអាមេរិក) = ប្រាក់ចំណេញសុទ្ធ / ចំនួនបុគ្គលិកសរុប
 *** អនុបាតចំណាយរៀបចំចំណូល = ចំណាយលើប្រតិបត្តិការ / ចំណូលសរុប

អនុបាតក្របខ័ណ្ឌសន្ទនីយភាព (LCR)



“ធនាគារ ធេ ត្រាស់ រ៉ូយ៉ាល់ បានបង្ហាញការតាំងចិត្តយ៉ាងមុតមាំ និងដោយប្រុងប្រយ័ត្នជាមួយស្ថានភាពសេដ្ឋកិច្ចបែបនេះ ដោយធនាគារអាចរក្សាបាននូវអនុបាតក្របខ័ណ្ឌសន្ទនីយភាពដ៏រឹងមាំដែលមានកម្រិត 192% លើសពីកាតព្វកិច្ចតាមបទប្បញ្ញត្តិដែលតម្រូវឱ្យមានអត្រា 100% ហើយនេះគឺជាសមិទ្ធផលដ៏ល្អប្រសើរ ព្រោះបើធៀបនឹងឆ្នាំ 2023 យើងទទួលបាន 173% ។”

ចំណុចគួរកត់សម្គាល់ក្នុងឆ្នាំ 2024

ឧបសគ្គ

- បញ្ហាប្រឈមជាបន្តបន្ទាប់ ដូចជាភាពតានតឹងភូមិសាស្ត្រនយោបាយ និងផលវិបាកនៃខ្សែសង្វាក់ផ្គត់ផ្គង់
- កំណើនប្រាក់កម្ចីយ័ត និងឥណទានមិនដំណើរការ (NPLs) កើនឡើងខ្ពស់ក្នុងវិស័យធនាគាររបស់ប្រទេសកម្ពុជា
- អត្រានៃការចំណេញពីការប្រាក់សុទ្ធមានភាពពិបាកដោយសារតែកំណើននៃប្រាក់កម្ចីមានកម្រិតទាប និងថ្លៃដើមទុនខ្ពស់ជាង។
- ស្ថានភាពមួយដែលត្រូវតែសង្កេតដោយប្រុងប្រយ័ត្ន និងមានយុទ្ធសាស្ត្រប្រកបដោយភាពបត់បែនទៅតាមស្ថានភាពសេដ្ឋកិច្ចដែលមិនមានភាពប្រាកដប្រជា

ឱកាស

- + ស្ថិរភាពនៃអត្រាការប្រាក់សកល និងការស្តារឡើងវិញបន្តិចម្តងៗក្នុងវិស័យសំខាន់ៗ
- + តារាងតុល្យការបានបង្ហាញពីកំណើន ជាមួយនឹងផលចំណេញគួរជាទីគាប់ចិត្ត
- + យុទ្ធសាស្ត្រក្នុងការវិនិយោគលើផលិតផលថ្មីៗមួយចំនួន ព្រមទាំងកែលម្អប្រព័ន្ធដីជម្រកនៃប្រាក់ប្រតិបត្តិការ ដើម្បីរក្សាបាននូវការប្រកួតប្រជែងនៅក្នុងទីផ្សារ
- + ការគ្រប់គ្រងគុណភាពទ្រព្យសកម្មដោយការប្រុងប្រយ័ត្ន



លទ្ធផលហិរញ្ញវត្ថុ (តិតជាលានដុល្លារអាមេរិក)	2024	2023	Movement %
ចំណូលពីការប្រាក់សុទ្ធ	47.4	45.6	4.0%
ចំណូលកម្រៃ និងជើងសារសុទ្ធ	5.3	6.4	-16.4%
ចំណេញពីប្រតិបត្តិការ	52.8	52.0	1.5%
ចំណាយលើប្រតិបត្តិការ	(34.9)	(34.8)	0.2%
ប្រាក់ចំណេញពីប្រតិបត្តិការមុនឱនភាពនៃតម្លៃ	17.9	17.2	4.2%
ការខាតបង់លើឱនភាពនៃតម្លៃលើឧបករណ៍ហិរញ្ញវត្ថុ	(0.9)	(1.6)	-45.4%
ប្រាក់ចំណេញមុនដកពន្ធ	17.0	15.6	9.3%
ចំណាយពន្ធលើប្រាក់ចំណេញ	(2.1)	(2.5)	-18.0%
ប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំ	15.0	13.1	14.5%

↑ 47.4 លានដុល្លារអាមេរិក (+4.0%)

ចំណូលពីការប្រាក់សុទ្ធ មានការកើនឡើង 1.8 លានដុល្លារអាមេរិក (+4.0%) ដោយសារអត្រានៃកំណើនកម្ចីកើនឡើងដូចដែលបានបង្ហាញក្នុងតារាងតុល្យការ។

↓ 5.3 លានដុល្លារអាមេរិក (-16.4%)

ចំណូលពីប្រតិបត្តិការ បានថយចុះចំនួន 1.0 លានដុល្លារអាមេរិក (-16.4%) ដែលបណ្តាលមកពីការធ្លាក់ចុះនូវចំណូលពីការប្តូររូបិយប័ណ្ណបរទេស ការធ្លាក់ចុះចំណូលថ្លៃសេវាទូទាត់ និងហិរញ្ញវត្ថុពាណិជ្ជកម្ម។

↑ 34.9 លានដុល្លារអាមេរិក (+0.2%)

ចំណាយលើប្រតិបត្តិការ មានការកើនឡើងតិចតួច 1.0 លានដុល្លារអាមេរិក (+0.2%) ដោយសារមានការគ្រប់គ្រងដោយម៉ត់ចត់រាល់ចំណាយ។ ធនាគារនៅតែបន្តវិនិយោគលើផលិតផលថ្មីៗ មួយចំនួន ព្រមទាំងកែលម្អប្រព័ន្ធដីជម្រកនៃប្រាក់ប្រតិបត្តិការ ដើម្បីរក្សាបាននូវការប្រកួតប្រជែងនៅក្នុងទីផ្សារ។

↑ 15.0 លានដុល្លារអាមេរិក (+14.5%)

ប្រាក់ចំណេញសុទ្ធត្រឡាយដកពន្ធ ទទួលបានដល់ទៅ 15.0 លានដុល្លារអាមេរិក ដែលបង្ហាញពីកំណើន 1.9 លានដុល្លារអាមេរិក (+14.5%) ពីមួយឆ្នាំទៅមួយឆ្នាំ។ ធនាគារយើងនៅតែទទួលបានសមិទ្ធផលដ៏ល្អប្រសើរ ទោះបីជាមានបញ្ហាប្រឈមជាបន្តបន្ទាប់នៅក្នុងវិស័យធនាគារទូទាំងប្រទេសក៏ដោយ ដោយសារតែធនាគារយើងមានភាពធន់ និងការតស៊ូអមជាមួយនឹងយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព។

បុគ្គលិករបស់យើង ជាកម្លាំងរបស់យើង

យើងអាចសម្រេចសមិទ្ធផលបាននៅថ្ងៃនេះ គឺដោយសារបុគ្គលិករបស់យើងដែលខិតខំប្រឹងប្រែងធ្វើការប្រកបដោយការតាំងចិត្ត និងមានទេពកោសល្យ។ នៅឆ្នាំនេះ យើងផ្ដោតទៅលើការរីកចម្រើន និងសុខុមាលភាពរបស់បុគ្គលិករបស់យើងជាអាទិភាពចម្បង ដោយជំរុញឱ្យមានវប្បធម៌នៃការសហការ និងការរៀនបន្តដើម្បីពង្រឹងជំនាញ និងសមត្ថភាពសម្រាប់បុគ្គលិកគ្រប់គ្នាអាចរីកចម្រើនបានតទៅអនាគត។ តាមរយៈការវិនិយោគលើធនធានមនុស្ស យើងមិនត្រឹមតែពង្រឹងសមត្ថភាពបុគ្គលិករបស់យើងប៉ុណ្ណោះទេ ថែមទាំងធានាបាននូវនិរន្តរភាពនាពេលអនាគតផងដែរ។

ព្រឹត្តិការណ៍សំខាន់ៗ ក្នុងឆ្នាំ2024

ការពង្រឹងសមត្ថភាព និងការអភិវឌ្ឍខ្លួន

ចក្ខុវិស័យសម្រាប់អនាគតរបស់យើង គឺផ្ដោតសំខាន់ទៅលើការរឹងមាំរបស់បុគ្គលិកជាមូលដ្ឋានគ្រឹះ។ យើងតាំងចិត្ត និងធានាឱ្យបានថា បុគ្គលិករបស់យើងនឹងទទួលបានការរៀនសូត្រ និងបណ្តុះបណ្តាលជាបន្តបន្ទាប់ ការអភិវឌ្ឍជំនាញ និងឱកាសក្នុងការអភិវឌ្ឍអាជីពការងារផងដែរ។

- យើងបានផ្តល់ជូននូវកម្មវិធីបណ្តុះបណ្តាលជាច្រើនសម្រាប់បុគ្គលិក ទាំងជំនាញបច្ចេកទេស ជំនាញភាពជាអ្នកដឹកនាំ ក៏ដូចជាជំនាញក្នុងការអភិវឌ្ឍបុគ្គល។ នៅឆ្នាំ2024 យើងបានរៀបចំកម្មវិធីសិក្សាក្នុងថ្នាក់រៀនសរុបជាង 6,500ម៉ោង ជូនដល់បុគ្គលិករបស់យើង មានន័យថាក្នុងបុគ្គលិកម្នាក់ៗទទួលបានការបណ្តុះបណ្តាលក្នុងថ្នាក់រៀនជាមធ្យម 11ម៉ោង។
- បុគ្គលិករបស់យើងក៏បានបញ្ចប់វគ្គសិក្សាតាមប្រព័ន្ធអនឡាញជាង 8,600វគ្គ នៅលើកម្មវិធី LinkedIn Learning ដែលជាមធ្យមក្នុងបុគ្គលិកម្នាក់ៗបានរៀនចប់ 14វគ្គ។
- ភាពជាអ្នកដឹកនាំនៅតែជាចំណុចចម្បងដែលយើងយកចិត្តទុកដាក់។ យើងបានបន្តសហការជាមួយវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីផ្តល់នូវកម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ មួយចំនួន សម្រាប់ថ្នាក់ដឹកនាំរបស់យើង។ កម្មវិធីទាំងនោះរួមមានដូចជា សារៈសំខាន់នៃភាពជាអ្នកដឹកនាំ (Leadership Essential) ភាពបត់បែននៃភាពជាអ្នកដឹកនាំ (Situational Leadership) ការគិតបែបគំនូរដើម្បីការរីកចម្រើន (Design Thinking) និងកម្មវិធីជាច្រើនទៀត។
- លើសពីនេះ ធនាគារបានឧបត្ថម្ភបុគ្គលិកចំនួន 10នាក់ ក្នុងការទទួលយកការបណ្តុះបណ្តាលសម្រាប់វិញ្ញាបនបត្រក្នុងស្រុក និងអន្តរជាតិ ពីវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ។
- សរុបមក យើងបានចំណាយច្រើនជាង 120,000ដុល្លារអាមេរិក លើការពង្រឹងសមត្ថភាព និងការអភិវឌ្ឍបុគ្គលិក និងការរីកចម្រើននៃធនាគាររបស់យើង។



ការទទួលស្គាល់ ការចូលរួម និងសុខុមាលភាពរបស់បុគ្គលិក

យើងប្តេជ្ញាក្នុងការបង្កើតបរិយាកាសការងារដែលលើកកម្ពស់ទាំងការអភិវឌ្ឍអាជីពការងារ និងសុខុមាលភាពរបស់បុគ្គលិក។ គំនិតផ្តួចផ្តើមជាច្រើនដែលយើងខិតខំធ្វើ ដូចជា ការរៀបចំម៉ោងការងារ ការធានារ៉ាប់រងសុខភាពដែលមានភាពបត់បែន និងកម្មវិធីជំនួយដល់បុគ្គលិកជាដើម ដើម្បីឱ្យបុគ្គលិករបស់យើងទទួលបាននូវគុណភាពរវាងការងារ និងការរស់នៅ។ យើងជឿជាក់ថា បុគ្គលិកដែលចូលរួមរាល់សកម្មភាពទទួលបានការលើកទឹកចិត្ត និងមានសុខភាពល្អ គឺបានត្រៀមខ្លួនជាស្រេចក្នុងការដោះស្រាយរាល់បញ្ហាប្រឈមនៅក្នុងអាជីវកម្មប្រកបដោយភាពស្វាហាប់ និងវិវឌ្ឍន៍គុណប័ណ្ណ។

- យើងបានសហការជាមួយមន្ទីរពេទ្យដ៏គួរកត់ត្រា លើកលែងតែប្រធានបទសុខភាពជាបន្តបន្ទាប់ រួមមាន ជំងឺពិបាករលាយអាហារ (dyspepsia), គ្រុនផ្តាសាយធំ និងជំងឺផ្តាសាយទូទៅ ការឈឺដើមទ្រូង និងជំងឺប្លូសដូងបាត ជាដើម។
- ដើម្បីធានាបាននូវការប្រាស្រ័យទាក់ទងច្បាស់លាស់ និងមានភាពស៊ីសង្វាក់គ្នាលើទិសដៅយុទ្ធសាស្ត្ររបស់ធនាគារ យើងបានរៀបចំវេទិកាផ្សេងៗ ដូចជាកិច្ចជំនួបពិភាក្សារវាងថ្នាក់ដឹកនាំជាន់ខ្ពស់ជាមួយអ្នកគ្រប់គ្រង កិច្ចប្រជុំថ្នាក់ដឹកនាំ កិច្ចប្រជុំនៃគណៈកម្មាធិការប្រតិបត្តិ និងកិច្ចប្រជុំនៃថ្នាក់ដឹកនាំអាជីវកម្ម។
- យើងបានផ្តល់រង្វាន់ និងការទទួលស្គាល់ជាច្រើន ទៅកាន់បុគ្គលិកដែលមានការខិតខំប្រឹងប្រែង និងការលះបង់ ក្នុងការលើកកម្ពស់ក្រុមសីលធម៌ និងឧត្តមភាពរបស់ធនាគារ។ នៅឆ្នាំ 2024 យើងបានកែប្រែ រង្វាន់ប្រចាំឆ្នាំរបស់យើង គឺរាល់អ្នកឈ្នះរង្វាន់បុគ្គលនឹងទទួលបានកញ្ចប់ដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន។
- ជាលទ្ធផលភាគរយនៃការចូលរួមរបស់បុគ្គលិករបស់យើង នៅតែរក្សាបានកម្រិតខ្ពស់គឺ 89% រយៈពេល 4ឆ្នាំជាប់គ្នា ខណៈដែលអត្រាលាយបំបែករបស់បុគ្គលិកតិចជាង 6% ក្នុងឆ្នាំ 2024 ដែលនេះឆ្លុះបញ្ចាំងបានថាធនាគាររបស់យើងជាកន្លែងធ្វើការដ៏ល្អប្រសើរ។

ការទទួលយកភាពចម្រុះជាតិសាសន៍ និងបរិយាបន្ន

ពួកយើងបានប្តេជ្ញាបង្កើតកន្លែងធ្វើការមួយដែលបុគ្គលគ្រប់រូបមានអារម្មណ៍ថាមានតម្លៃ ទទួលបានការគោរព និងទទួលបានសិទ្ធិក្នុងការបញ្ចេញមតិ និងទេពកោសល្យរបស់ខ្លួនដោយសេរី។ តាមរយៈការទទួលយកភាពចម្រុះជាតិសាសន៍ - មិនថាជាពូជសាសន៍ ភេទ អាយុ ការកំណត់ភេទ និងប្រវត្តិការងារ - ពួកយើងបណ្តុះវប្បធម៌នៃការសហការ និងការគោរពគ្នាទៅវិញទៅមក។

- គុណតម្លៃស្នូលរបស់យើងគឺ ICARE (សុចរិតភាព កិច្ចសហប្រតិបត្តិការ ការទទួលខុសត្រូវ ការគោរព ការចូលរួម) បានដើរតួយ៉ាងសំខាន់ក្នុងការតម្រង់ទិសរាល់សកម្មភាពដែលយើងធ្វើសម្រាប់អតិថិជន ភាគីពាក់ព័ន្ធ និងបុគ្គលិករបស់យើង។
- អត្រាបុគ្គលិកស្រីរបស់យើងមានចំនួន 56% នៃបុគ្គលិកសរុប និង 46% កាន់តំណែងជាអ្នកដឹកនាំនៅក្នុងធនាគារ។
- យើងប្តេជ្ញាចិត្ត ក្នុងការផ្តល់នូវការរីកចម្រើនអាជីពការងារ និងបទពិសោធន៍ស្រស់ស្អាតសម្រាប់បុគ្គលិក ហើយបុគ្គលិកចំនួន 123នាក់ បានទទួលនូវបទពិសោធន៍ស្រស់ស្អាតសម្រាប់បុគ្គលិក ដែលក្នុងនោះ 58% គឺជាស្ត្រី។

ឆ្ពោះទៅមុខទៀត យើងនៅតែប្តេជ្ញាចិត្តក្នុងការជួយដល់ការអភិវឌ្ឍអាជីពការងារ និងសុខុមាលភាពរបស់បុគ្គលិករបស់យើង ហើយការរួមចំណែករបស់ពួកគាត់ គឺមានសារៈសំខាន់ចំពោះភាពជោគជ័យរបស់យើង។ នៅពេលយើងរួមគ្នាលំដាប់គ្នាជាមួយពួកយើងនឹងធានានូវភាពជោគជ័យ និងនិរន្តរភាពយូរអង្វែងសម្រាប់ស្ថាប័នរបស់យើង។

សេវាកម្មធនាគារផ្នែកសាជីវកម្ម



សេវាកម្មធនាគារផ្នែកសាជីវកម្មរបស់យើង ផ្ដោតសំខាន់លើការផ្តល់ ដំណោះស្រាយស្តង់ដារអន្តរជាតិដល់អាជីវកម្មនៅទូទាំងប្រទេសកម្ពុជា។

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ផ្តល់នូវដំណោះស្រាយសេវាកម្មដ៏សម្បូរបែប រួមមាន ហិរញ្ញប្បទានពាណិជ្ជកម្ម សេវាប្តូរប្រាក់ ផលិតផលឥណទាន និងប្រព័ន្ធគ្រប់គ្រងសាច់ប្រាក់ស្តង់ដារអន្តរជាតិ និងឯកទេសលើ បច្ចេកវិទ្យាតំណភ្ជាប់ផ្ទាល់ជាមួយនឹងប្រព័ន្ធគណនេយ្យ ឬ Enterprise Resource Planning (ERP) ដើម្បីទទួលបានដំណោះស្រាយ ឌីជីថលក្នុងការគ្រប់គ្រងការទូទាត់ចំណាយ និងចំណូលផងដែរ។ ធនាគារយើងខ្ញុំជួយជ្រោមជ្រែងក្រុមហ៊ុនអាជីវកម្មធនកូច និងមធ្យម និង ក្រុមហ៊ុនសាជីវកម្មក្នុងស្រុកជាច្រើន ដូចជា ក្នុងវិស័យផលិតកម្ម កសិកម្ម និងពាណិជ្ជកម្មអន្តរជាតិ ក៏ដូចជា ក្រុមហ៊ុនអន្តរជាតិ ដែល នាំយកជំនាញ និងឯកទេសអន្តរជាតិរបស់ខ្លួនមកកាន់ទីផ្សារប្រទេស កម្ពុជាផងដែរ។ តាមរយៈការគាំទ្រដល់គ្រប់អាជីវកម្មទាំងអស់ឱ្យទទួល បានជោគជ័យ ធនាគារយើងខ្ញុំបានលើកកម្ពស់ពាណិជ្ជកម្ម និងលំហូរ មូលធននៅក្នុងតំបន់ និងនៅទូទាំងសកលលោក ព្រមទាំងជួយ ជ្រោមជ្រែងដល់សេដ្ឋកិច្ចប្រកបដោយថាមវន្ត ចីរភាព និងការរីកចម្រើន។

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ជឿជាក់លើការរក្សាភាពជាដៃគូយូរអង្វែង ជាមួយនិងអតិថិជនរបស់ខ្លួន។ វិធីសាស្ត្រនេះ តម្រូវឱ្យយើងមានការ យល់ដឹងស៊ីជម្រៅអំពីក្រុមហ៊ុនដែលធនាគារយើងខ្ញុំកំពុងផ្តល់សេវាជូន

និងវិស័យឧស្សាហកម្មដែលក្រុមហ៊ុនទាំងនោះកំពុងប្រតិបត្តិការ ដើម្បីឱ្យ ធនាគារយើងអាចផ្តល់ជូនដំណោះស្រាយដ៏សមស្រប និងតម្រូវតាម អាជីវកម្មនីមួយៗ។ ការយល់ដឹងយ៉ាងច្បាស់លាស់ ទៅលើវិស័យ ឧស្សាហកម្មនីមួយៗ បានជួយឱ្យអតិថិជនរបស់យើងមានការយល់ដឹង អំពីនិន្នាការសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិនៅក្នុងតំបន់ និងជា សកល និងជួយតម្រង់ទិសដៅយុទ្ធសាស្ត្រ ដើម្បីទទួលបាននូវភាព ជោគជ័យនាពេលអនាគត។

អតិថិជនក្រុមហ៊ុនអាជីវកម្មធនកូច និងមធ្យម និងក្រុមហ៊ុនសាជីវកម្ម របស់យើង ត្រូវបានរៀបចំឱ្យមានការជួយជ្រោមជ្រែងពីប្រធានផ្នែក ទំនាក់ទំនង ហើយមានការសហការគាំទ្រដោយប្រធានឯកទេសជំនាញ ផ្នែកផលិតផលដែលសុទ្ធសឹងតែមានបទពិសោធន៍ និងទទួលបានចិត្ត ដោយសហគមន៍អាជីវកម្ម សាជីវកម្ម និងក្រុមហ៊ុនអន្តរជាតិជាច្រើន។ បុគ្គលិកធនាគារទាំងអស់របស់យើង មានជំនឿចិត្តលើការការពារផ្តល់សេវា ឱ្យបានល្អលើសពីការរំពឹងទុករបស់អតិថិជន ជាមួយនិងក្រុមស៊ីវិលធម៌ សេវាកម្មនេះ ដែលបានបញ្ចូលជាអត្តសញ្ញាណប្រពៃណីដ៏ចម្បងនៃ វប្បធម៌របស់ធនាគារយើងខ្ញុំ។

ផលិតផល និងសេវាកម្ម

<p>គណនីធនាគារ សាជីវកម្ម/អាជីវកម្ម ៖</p> <ul style="list-style-type: none"> គណនីមូលប្បទានប្រតិបត្តិអាជីវកម្ម គណនីគ្រប់គ្រងសាច់ប្រាក់ គណនីប្រាក់បញ្ញើមានកាលកំណត់ គណនីបញ្ញើទុកក្នុងដៃតិចជន 	<p>ពាណិជ្ជកម្ម ៖</p> <ul style="list-style-type: none"> បេឡានិច័យ លិខិតឥណទាន ហិរញ្ញប្បទានពាណិជ្ជកម្ម លិខិតធានាធនាគារ លិខិតឥណទានអចិន្ត្រៃយ៍ 	<p>ទីផ្សារ ៖</p> <ul style="list-style-type: none"> ការប្តូររូបិយប័ណ្ណបរទេស (អត្រាតម្លៃក្នុងថ្ងៃ/ថ្ងៃ អនាគត/ក្នុងកាលកំណត់ ណាមួយ) ការបង់ពន្ធសាជីវកម្ម កិច្ចសន្យាប្តូរប្រាក់ក្នុង ថ្ងៃអនាគត (ដុល្លារ/រៀល) 	<p>ឥណទាន ផ្នែកសាជីវកម្ម ៖</p> <ul style="list-style-type: none"> ឥណទានលើសសមតុល្យ ឥណទានមានកាលកំណត់ ឥណទានបង្វិលបន្ត ផ្នែកសាជីវកម្មរយៈពេលខ្លី 	<p>ការទូទាត់ និងការ គ្រប់គ្រងសាច់ប្រាក់ ៖</p> <ul style="list-style-type: none"> JTR Pay (បច្ចេកវិទ្យាតំណភ្ជាប់ ផ្ទាល់ប្រព័ន្ធ KHQR) ការផ្ទេរប្រាក់ក្នុងស្រុកនិងក្រៅស្រុក សេវាបើកប្រាក់បៀវត្ស JTR Connect (ប្រព័ន្ធសេវា ធនាគារសាជីវកម្មតាមអ៊ីនធឺណិត) បច្ចេកវិទ្យាតំណភ្ជាប់ផ្ទាល់ប្រព័ន្ធ Host-2-Host តាមបណ្តាញ sFTP, Swift FileAct និង Swift FIN (MT101)



សេវាកម្មធនាគារផ្នែកបុគ្គល

ឆ្នាំ 2024 ក៏មិនខុសពី 2023 ដែរ សេវាកម្មធនាគារផ្នែកបុគ្គលរបស់យើង ផ្តល់នូវដំណោះស្រាយដែលអាចទុកចិត្តបាន សមស្របទៅតាមតម្រូវការបុគ្គលគ្រប់ដំណាក់កាលនៃជីវិតរបស់អតិថិជន។ យើងបានបន្តកែលម្អ និងវិនិយោគលើប្រព័ន្ធឌីជីថលផងដែរ រួមមានការទូទាត់វិក្កយបត្រតាមរយៈប្រព័ន្ធទូរស័ព្ទដែលបានភ្ជាប់ និងទាន់ពេលវេលា។ រីឯសេវាកម្មម្ចីញ ធនាគារក៏បានកែលម្អនូវគោលនយោបាយកម្ចីញផ្ទះរបស់ខ្លួនឱ្យកាន់តែងាយស្រួលជាងមុន សម្រាប់អតិថិជនដែលកំពុងស្វែងរកផ្ទះក្នុងក្រុងស្រែមរបស់ពួកគេ។ យើងបានបន្តសហការ និងស្វែងរកដៃគូប្តីថ្មី ជាច្រើនដើម្បីផ្តល់ជម្រើសបន្ថែមទៀតដល់អតិថិជន។ កម្ចីញថយចុះរបស់យើងបានដាក់ឱ្យដំណើរការក្នុងឆ្នាំ 2023 ប៉ុន្តែយើងឃើញថានៅមានកម្រិត។ ហេតុដូច្នេះហើយ យើងបានទទួលយកមតិកែលម្អពីអតិថិជន ដើម្បីកែលម្អនូវគោលនយោបាយកម្ចីញ និងបានសហការជាមួយក្រុមហ៊ុនដៃគូលក់ថយចុះបន្ថែមទៀត។ ជាលទ្ធផលយើងឃើញថាចំនួនកម្ចីញថយចុះមានការកើនឡើង 500% នៃកម្ចីញនេះ បើធៀបទៅនឹងឆ្នាំ 2023 ហើយសេវាកម្មនេះក៏បានជួយឱ្យអតិថិជនទទួលបានថយចុះថ្មីមកប្រើប្រាស់ ល្អជាងទិញថយចុះមួយទឹក ហើយពុំច្បាស់អំពីគុណភាព។ យើងក៏បានដាក់ឱ្យដំណើរការនូវគម្រោងបង់រំលស់តាមបណ្តាឥណទានផងដែរ។ នេះជាផលិតផលថ្មីស្រឡាង ដែលមិនទាន់មាននៅលើទីផ្សារនៅឡើយ ហើយផលិតផលថ្មីនេះមានគុណសម្បត្តិជាច្រើន ព្រោះគម្រោងនេះអនុញ្ញាតឱ្យអតិថិជន “ទិញឥឡូវ និងទូទាត់តាមក្រោយ” ជាមួយការប្រាក់ប្រសើរជាងកម្ចីញធាតុតូច ដែលមិនតម្រូវឱ្យមានទ្រព្យធានា។ ជាចុងក្រោយ ធនាគារក៏បានដាក់ឱ្យ

ដំណើរការនូវបណ្តា CSS ដែលមិនគិតថ្លៃសេវា អនុញ្ញាតឱ្យអតិថិជនប្រើប្រាស់បណ្តាទាំងនេះ ដើម្បីជកល្យតាមម៉ាស៊ីនអេធីអិមរបស់ធនាគារដទៃដែលនៅក្នុងបណ្តា CSS។

អតិថិជនជាអាទិភាព

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ផ្តោតសំខាន់ទៅលើអតិថិជន។ គ្រប់សកម្មភាពរបស់យើងគឺផ្តោតការយកចិត្តទុកដាក់លើអតិថិជនជាចម្បង ហើយយើងបន្តប្តេជ្ញាចិត្តចំពោះដំណើរមួយនេះ។ យើងដឹងថាការបំពេញតម្រូវការរបស់អតិថិជន គឺជាកត្តាដែលនាំឱ្យយើងរក្សាបាននូវវត្តមានរហូតដល់សព្វថ្ងៃនេះ។ ការយកអតិថិជនជាចម្បង គឺមិនគ្រាន់តែជាយុទ្ធសាស្ត្ររបស់យើងតែមួយមុខប៉ុណ្ណោះទេ វាបង្ហាញពីរបៀបដែលយើងប្រតិបត្តិការប្រចាំថ្ងៃ ហើយវាក៏ជាផ្នែកមួយនៃ DNA របស់ធនាគារផងដែរ។

នៅក្នុងទីផ្សារហិរញ្ញវត្ថុដែលមានការប្រកួតប្រជែងខ្ពស់ អតិថិជនមានជម្រើសច្រើនក្នុងការជ្រើសរើសធនាគារជាដៃគូហិរញ្ញវត្ថុ ហេតុដូច្នេះធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់បានគិតគូរយ៉ាងល្អិតល្អន់ពីចំណុចពិសេសរបស់ខ្លួន ដែលមានភាពខុសប្លែកពីធនាគារដទៃ។ គោលបំណងរបស់យើង គឺធានាថាអតិថិជននឹងទទួលបាននូវបទពិសោធន៍ និងសេវាកម្មប្រកបដោយគុណភាព នៅគ្រប់បណ្តាសាខាទាំងអស់។ ការទទួលស្វាគមន៍ រូសរាយរាក់ទាក់ សេវាកម្មប្រកបដោយវិជ្ជាជីវៈ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ គឺស្ថិតនៅក្នុងផ្នត់គំនិតរបស់បុគ្គលិកយើងគ្រប់រូប។

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នឹងបន្តពង្រឹងប្រព័ន្ធឌីជីថល និងប្រព័ន្ធអេកូឡូស៊ីរបស់ខ្លួន ដើម្បីបម្រើអតិថិជនឱ្យបានកាន់តែប្រសើរ។ នៅឆ្នាំ 2024 យើងបានធ្វើការកែលម្អគ្រឹះការងារទៅលើប្រព័ន្ធឌីជីថល។ ចាប់តាំងពីដាក់ឱ្យដំណើរការនូវប្រព័ន្ធបាគង និង KHQR នៅលើកម្ចីញឱ្យសព្វដៃ យើងទទួលបានជិត 2 លានប្រតិបត្តិការ។ ចំនួនប្រតិបត្តិដ៏ច្រើននេះ អាចនឹងបង្កឱ្យមានភាពមមាញឹកនៅតាមសាខា ប្រសិនបើធ្វើឡើងតាមសាខាវិញ។

ការរីកចម្រើននៃអាជីវកម្ម

ក្នុងឆ្នាំ 2024 ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក៏ដូចជាវិស័យហិរញ្ញវត្ថុទាំងមូលនៅតែប្រឈមមុខនឹងផលវិបាកដដែល។ អាជីវកម្មជាច្រើននៅក្នុងប្រទេសកម្ពុជាបានជួបការលំបាកក្នុងការស្វែងរកប្រាក់ចំណេញ។ អាជីវកម្ម និងម្ចាស់ក្រុមហ៊ុនមិនអាចបង់សងកម្ចីមកធនាគារវិញបាន ដែលជាហេតុធ្វើឱ្យឥណទានមិនដំណើរការបានកើនឡើងដល់ 7.9% នៃវិស័យហិរញ្ញវត្ថុទាំងមូល បើធៀបទៅនឹងមុនដំណាក់កាលកូវីដ គឺនៅទាបជាង 2%។ ទោះបីជាមានបញ្ហាប្រឈមបែបនេះក៏ដោយ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នៅតែអាចសម្រេចបានលទ្ធផលហិរញ្ញវត្ថុគួរឱ្យកត់សម្គាល់ជាពិសេសគឺកំណើនប្រាក់កម្ចី ហើយក៏រក្សាបាននូវឥណទានមិនដំណើរការក្នុងកម្រិតមួយទទួលយកបាន។ គោលនយោបាយកម្ចីរបស់ធនាគារមានភាពតឹងតែង ហើយតម្រូវឱ្យមានការសិក្សាគ្រប់ជ្រុងជ្រោយ និងល្អិតល្អន់ ដែលនេះអនុញ្ញាតឱ្យយើងរក្សាបាននូវទំហំកម្ចីដែលមានគុណភាព ទោះបីក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ចក៏ដោយ។

នៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ផ្នត់គំនិតដែលយក “អតិថិជនជាអាទិភាព” គឺជាសមាសធាតុសំខាន់ក្នុងការធ្វើប្រតិបត្តិការអាជីវកម្មរបស់យើង។ យើងបន្តផ្តល់ជូននូវបទពិសោធន៍ល្អប្រសើរជូនដល់អតិថិជន និងទទួលយករាល់មតិគន្លឹះ ដើម្បីស្ថាបនាក្នុងការកែច្នៃផលិតផល និងសេវាកម្មរបស់យើងឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ មតិកែលម្អរបស់អតិថិជនគឺមានសារៈសំខាន់សម្រាប់ធនាគារក្នុងខណៈពេលដែលយើងកំពុងពង្រីកទីផ្សារបន្ថែមទៀត។

សេវាធនាគារសម្រាប់បុគ្គលដ៏គួរឱ្យទុកចិត្តនៅក្នុងប្រទេសកម្ពុជា

យើងនឹងបន្តដំណើរការដៅ ដើម្បីរក្សាបាននូវសេវាកម្មធនាគារបុគ្គលគួរឱ្យទុកចិត្តបំផុតនៅក្នុងប្រទេសកម្ពុជា។ ដើម្បីរក្សាបាននូវគោលដៅនេះ យើងនឹងបន្តវិនិយោគលើការរៀនសូត្រ និងការអភិវឌ្ឍឥតឈប់ឈរ។ តាមរយៈការរក្សាបាននូវសេវាកម្មអតិថិជនឈានមុខគេ ទើបធ្វើឱ្យយើងអាចឈរក្នុងតំណែងនៅក្នុងវិស័យមួយនេះបាន។ លើសពីនេះ យើងនឹងបន្តកែលម្អផលិតផល និងសេវាកម្មរបស់យើង ដើម្បីបំពេញតម្រូវការទីផ្សារ និងអតិថិជនរបស់យើង។ ការយកចិត្តទុកដាក់លើមតិកែលម្អរបស់អតិថិជន ធ្វើឱ្យយើងបន្តទទួលបាននូវការពេញចិត្ត និងទំនុកចិត្តពីអតិថិជន និងទទួលបានអតិថិជនថ្មីបន្ថែមទៀតផងដែរ។

សេវាកម្មធនាគារផ្នែកបុគ្គលរបស់យើង ផ្តល់នូវដំណោះស្រាយដែលអាចទុកចិត្តបាន សមស្របទៅតាមតម្រូវការបុគ្គលគ្រប់ដំណាក់កាលនៃជីវិតរបស់អតិថិជន។



សកម្មភាពរបស់យើងនៅក្នុងសហគមន៍



នៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ យើងមានការគាំទ្រចិត្ត ខ្ពស់ក្នុងការចូលរួម និងគាំទ្រសកម្មភាពទំនួលខុសត្រូវ សង្គមដោយសារយើងយល់ថា ភាពជោគជ័យរបស់យើង មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ទៅនឹងសុខុមាលភាពរបស់ សហគមន៍ដែលយើងកំពុងប្រកបអាជីវកម្ម។ ក្នុងខណៈ ពេល ដែលយើងកំពុងបំពេញភារកិច្ចតាមរយៈការផ្តល់ សេវាកម្មធនាគារជូនដល់អតិថិជន យើងក៏ទទួលស្គាល់ ផងដែរថា ការជួយឱ្យអតិថិជនសម្រេចបាននូវគោលដៅ ហិរញ្ញវត្ថុ គឺពិតជាមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការធ្វើ ឱ្យធនាគាររបស់យើងវិវឌ្ឍទៅមុខលើសពីធនាគារបែប ប្រពៃណី។ យើងប្តេជ្ញាចូលរួមជាមួយគំនិតផ្តួចផ្តើម ឬ សកម្មភាពនានា ដែលផ្តល់ផលជាវិជ្ជមាន និងរួមចំណែក ក្នុងការអភិវឌ្ឍសហគមន៍ និងប្រទេសរបស់យើង ។

ចាប់តាំងពីធនាគារចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ២០០៥មក រាល់ប្រតិបត្តិ ការរបស់យើងតែងតែប្រកាន់ខ្ជាប់នូវការគាំទ្រចិត្ត ក្នុងកិច្ចការទំនួលខុស ត្រូវសង្គមជានិច្ច។ បុគ្គលិករបស់យើង បានស្ម័គ្រចិត្តរួមចំណែកក្នុង ការងារសហគមន៍រាប់ម៉ឺនម៉ោង និងបានរៀបចំកម្មវិធីចំនួនធំ ក្នុង គោលបំណងដើម្បីលើកកម្ពស់ការអប់រំ និងផ្តល់ឱកាសការងារសម្រាប់ អ្នកខ្សត់ខ្សោយ និងខ្វះលទ្ធភាព។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ឆ្លុះ បញ្ចាំងពីការយកចិត្តទុកដាក់រយៈពេលវែងរបស់យើងចំពោះអំពើល្អក្នុង សង្គម និងជំនឿរបស់យើងថាការផ្លាស់ប្តូរប្រកបដោយអត្ថន័យកើតចេញ ពីសកម្មភាពរួមគ្នា និងសង្គតិភាព។

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានមោទនភាពបន្តបេសកកម្មទំនួលខុស ត្រូវសង្គមលើកកម្ពស់អក្ខរកម្មដើម្បីភាពរីកចម្រើននៃប្រទេសកម្ពុជា។ បេសកកម្មមួយនេះតែងតែស្ថិតនៅក្នុងក្រអៅបេះដូងរបស់យើង និង អតិថិជនផងដែរ ហើយបន្តកិច្ចខំប្រឹងប្រែងអនុវត្តទៅតាមទម្រង់ ផ្សេងៗ ដូចជា អក្ខរកម្មផ្នែកវិជ្ជាជីវៈ អក្ខរកម្មផ្នែកហិរញ្ញវត្ថុ និងអក្ខរកម្មផ្នែក អំណាន។ លើសពីនេះទៅទៀត យើងក៏បានគាំទ្រផងដែរ ចំពោះ សហគមន៍របស់យើង តាមបែបទម្រង់ផ្សេងៗ ដូចជាការអភិវឌ្ឍ សហគមន៍ ការលើកកម្ពស់ជីវភាពរស់នៅ ព្រមទាំងឆ្លើយតបនឹងគ្រោះ មហន្តរាយផងដែរ។

បេសកកម្មទំនួលខុសត្រូវសង្គម៖ លើកកម្ពស់អក្ខរកម្មដើម្បីភាពរីកចម្រើននៃប្រទេសកម្ពុជា

ការអប់រំ			ផ្សេងៗ
អក្ខរកម្ម ផ្នែកវិជ្ជាជីវៈ	អក្ខរកម្ម ផ្នែកហិរញ្ញវត្ថុ	អក្ខរកម្ម ផ្នែកអំណាន	ទម្រង់ផ្សេងៗទៀតនៃការចូលរួមចំណែក / ការផ្តល់ អំណោយ / ការឧបត្ថម្ភដែលពាក់ព័ន្ធនឹងការអភិវឌ្ឍ សហគមន៍ / ជំនួយសង្គ្រោះមហន្តរាយ

សកម្មភាពក្នុងសហគមន៍ ក្នុងឆ្នាំ២០២៤

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គាំទ្រគំនិតផ្តួចផ្តើម “ការអនុវត្តគម្រោងបញ្ចូល ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅតាមសាលារៀន”



ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤

ផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់យើងចំពោះកិច្ចការទំនួលខុសត្រូវសង្គម “លើកកម្ពស់អក្ខរកម្ម ដើម្បីភាពរីកចម្រើននៃប្រទេសកម្ពុជា” ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានកិត្តិយសដែលបានចូល សិក្ខាសាលាស្តីអំពី “កម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុ នៅក្នុងសាលារៀន” ដែលបានរៀបចំឡើង ដោយធនាគារជាតិ នៃកម្ពុជា សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា។ សិក្ខាសាលា សម្រាប់ការអនុវត្តគម្រោងដំណាក់កាលទីបីនេះ ដឹកនាំដោយលោកជំទាវបណ្ឌិត ជា សេរី ទេសាភិបាល ធនាគារជាតិ នៃកម្ពុជា និងលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការនៃ ក្រសួងអប់រំ យុវជន និងកីឡា។

ការចូលរួមចំណែករបស់យើងបានឆ្លុះបញ្ចាំងពីជំនឿលើសារៈសំខាន់នៃការអប់រំ និងការយល់ ដឹងផ្នែកហិរញ្ញវត្ថុ ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការ រីកចម្រើន និងការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសកម្ពុជា។

រួមគ្នាដើម្បីបង្កើតទម្លាប់ល្អ តាមរយៈការផ្តល់អំណោយដល់សិស្សានុសិស្សនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ យំទ្រមូងជ្រុំ

ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានបរិច្ចាគសំភារៈសិក្សា កាបូប ធ្មើសៀវភៅ និងសៀវភៅអាន ជូនដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ចំនួន ១៦៣នាក់ នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យយំទ្រមូងជ្រុំ ស្ថិតក្នុងខេត្ត កំពង់ឆ្នាំង។

គំនិតផ្តួចផ្តើមនេះ ស្របតាមបេសកកម្មទំនួលខុសត្រូវសង្គមរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក្នុងការលើកកម្ពស់អក្ខរកម្មដើម្បីភាពរីកចម្រើន នៃប្រទេសកម្ពុជា។ សម្ភារៈសិក្សាទាំងនេះ អាចប្រើប្រាស់បានទាំង សកម្មភាពកម្មវិធីសិក្សា និងក្រៅសិក្សាបន្ថែមទៀត ដែលនេះនឹងរួមចំណែក ជាធនធានមិនអាចកាត់ថ្លៃបាន ដើម្បីបង្កើនបទពិសោធន៍សិក្សា សម្រាប់ សិស្សានុសិស្ស។

សកម្មភាពនេះ ជាការការរួមចំណែករបស់ធនាគារ និងបុគ្គលិក ដែល ឆ្លុះបញ្ចាំងពីជំនឿទៅលើតម្លៃពលនៃការអប់រំ និងសារៈសំខាន់នៃស្មើភាពគ្នា ចំពោះការទទួលបាននូវការសិក្សា។ យើងរំពឹងថាការរួមចំណែកនេះនឹង ជះឥទ្ធិពលជាវិជ្ជមានដល់ការសិក្សារបស់សិស្សានុសិស្ស និងការអភិវឌ្ឍ របស់សាលា និងសហគមន៍ទាំងមូល។



កម្មវិធីបរិច្ចាគឈាមរបស់បុគ្គលិកធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់



ថ្ងៃទី30-31 ខែឧសភា ឆ្នាំ2024

បុគ្គលិក ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ សរុបចំនួន 44 នាក់ បានសម្តែងនូវទឹកចិត្តសប្បុរស ជូនដល់កុមារកម្ពុជា តាមរយៈការបរិច្ចាគឈាមក្នុងយុទ្ធនាការ **Be A Hero** ដែលរៀបចំ ដោយធនាគារ។

យុទ្ធនាការនេះ មានរយៈពេល 2 ថ្ងៃ ដើម្បីជាការចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ និងទិវាបរិច្ចាគឈាមពិភពលោកផងដែរ ប្រព្រឹត្តទ្រង់នៅ 2 ទីតាំងផ្សេងគ្នារួមមាន មន្ទីរពេទ្យកុមារគន្ធបុប្ផាពន្លឺភ្នំពេញ និងមជ្ឈមណ្ឌលផ្តល់ឈាមខេត្តបាត់ដំបង។

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានរួមចំណែកក្នុងការបោះពុម្ពផ្សព្វផ្សាយ សៀវភៅកម្រងមេរៀនស្តីពី ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍

ថ្ងៃទី09 ខែតុលា ឆ្នាំ2024

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានកិត្តិយសដែលបានរួមចំណែកក្នុងការ បោះពុម្ព និងចូលរួមសិក្ខាសាលាផ្សព្វផ្សាយ **សៀវភៅកម្រងមេរៀនស្តីពី ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍** ដែលជាកំណត់ត្រាផ្តួចផ្តើមរបស់ ធនាគារជាតិ នៃកម្ពុជា។



សិក្ខាសាលានេះ បានធ្វើឡើងនៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ (CBS) ក្រោមអធិបតីភាព ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិ នៃ កម្ពុជា។

យើងជឿជាក់ថាការអប់រំ និងការយល់ដឹងផ្នែកហិរញ្ញវត្ថុ ពិតជាមានសារៈ សំខាន់សម្រាប់ប្រទេសកម្ពុជាទាំងមូល ជាពិសេសយុវជនជំនាន់ក្រោយ ដែលសកម្មភាពទាំងនេះស្របតាមសកម្មភាពទំនួលខុសត្រូវសង្គមរបស់ធនាគារ ក្នុងការលើកកម្ពស់អក្ខរកម្មដើម្បីការរីកចម្រើននៃប្រទេសកម្ពុជា។

ការចែករំលែកចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សិស្សនិស្សិត មកពីអង្គការ Education First Cambodia CEDO និង This Life Cambodia



ថ្ងៃទី27 ខែតុលា និងថ្ងៃទី03 ខែវិច្ឆិកា ឆ្នាំ2024

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានរៀបចំកម្មវិធីចែករំលែកពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុ” ចំនួន 2 វគ្គ ជូនដល់និស្សិតស្រីចំនួន 40 នាក់មកពីអង្គការ Education First Cambodia (EFC) ដែលជាអង្គការមិនមែនរដ្ឋាភិបាលផ្តល់កម្មវិធីអប់រំបណ្តុះបណ្តាលដល់និស្សិត ក្នុង គោលបំណងជួយដល់និស្សិតស្រី ផ្គត់ផ្គង់ពួកគាត់ក្នុងការបន្តការសិក្សារហូតដល់ចប់ ថ្នាក់បរិញ្ញាបត្រ។ វគ្គនេះបានបញ្ចប់ប្រកបដោយជោគជ័យ និងមានការចូលរួមយ៉ាងមុតមាំពី សិស្សានុសិស្ស។

នៅថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2024 បុគ្គលិកស្ម័គ្រចិត្តរបស់យើង បានចែករំលែកវគ្គដូចគ្នាទៅកាន់សិស្ស 2 ក្រុមផ្សេងទៀត មកពីអង្គការ 2 ផ្សេងគ្នាគឺអង្គការ

អភិវឌ្ឍន៍ការអប់រំសហគមន៍ (សិស្ស 32 នាក់) និង អង្គការ This Life Cambodia (សិស្ស 46 នាក់) នៅខេត្តសៀមរាប។

គ្រប់វគ្គទាំងអស់ បានរួមបញ្ចូលប្រធានបទចំណេះដឹងផ្នែកហិរញ្ញវត្ថុសំខាន់ៗ ដែលឆ្លើយតបនឹងបំណិនជីវិត ហើយបានបញ្ចប់ដោយភាពជោគជ័យ ហើយ វគ្គចែករំលែកនេះបានរួមបញ្ចូលប្រធានបទផ្សេងៗគ្នារួមមាន ការចាត់ចែងចំណូលចំណាយ ការធ្វើផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួន ដូចជាផែនការរយៈពេលខ្លី និងរយៈពេលវែង គន្លឹះសម្រាប់ការសន្សំ និងការគ្រប់គ្រងបំណុលប្រកបដោយប្រសិទ្ធភាព។

តាមរយៈការចូលរួមក្នុងវគ្គចែករំលែកចំណេះដឹងផ្នែកហិរញ្ញវត្ថុនេះ វាមិនត្រឹមតែអាចជួយពង្រឹងជំនាញគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់អនាគតរបស់ពួកគាត់ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យពួកគាត់អាចចែករំលែកចំណេះដឹងទាំងនេះ ដល់សមាជិកគ្រួសារ និងសហគមន៍កាន់តែទូលំទូលាយផងដែរ។



កម្មវិធីចែកសម្ភារៈសិក្សាដល់សិស្សានុសិស្សចំនួន 300 នាក់ នៅក្នុងខេត្ត សៀមរាប



ថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2024

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បាននាំយកសម្ភារៈសិក្សា និងសៀវភៅអាន ចែកជូន សិស្សានុសិស្សដែលកំពុងសិក្សានៅសាលាបឋមសិក្សាគោកស្រុក ស្រុកប្រាសាទ បាគង ខេត្តសៀមរាប។ សកម្មភាពនេះ គឺស្របនឹងរបៀបវារៈនៃសកម្មភាពទំនួល ខុសត្រូវសង្គមរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក្នុងការលើកកម្ពស់អក្ខរកម្មដើម្បីការ រីកចម្រើននៃប្រទេសកម្ពុជា។

អំណោយសម្ភារៈសិក្សារួមមាន កាបូបស្ពាយ ដបទឹក និងសៀវភៅអំណាន បានចែក ជូនដល់សិស្សានុសិស្សសរុបចំនួន 300 នាក់ និងលោកគ្រូអ្នកគ្រូ សម្រាប់ជាប្រយោជន៍ រួមរបស់សាលារៀនផងដែរ។ សម្ភារៈសិក្សាទាំងនេះ អាចប្រើប្រាស់បានទាំងសកម្មភាព កម្មវិធីសិក្សា និងក្រៅសិក្សានៃមន្ទីរពេទ្យ ដែលនេះនឹងជួយចំណែកជាធនធានមិនអាច កាត់ថ្លៃបាន ដើម្បីបង្កើនបទពិសោធន៍សិក្សាសម្រាប់សិស្សានុសិស្ស។

ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី29 នៅអង្គរវត្ត



ថ្ងៃទី01 ខែធ្នូ ឆ្នាំ2024

បុគ្គលិក ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ចំនួន 128 នាក់ បានចូលរួមក្នុងកម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ អង្គរវត្តលើកទី29 ដែលបានប្រព្រឹត្តទៅនៅខេត្តសៀមរាប។ ព្រឹត្តិការណ៍នេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក្នុងការលើកកម្ពស់សុខភាព សុខុមាលភាព និងស្មារតីកីឡារបស់បុគ្គលិក។



ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ សហការជាមួយសាធារណៈកម្មវិធីកសិកម្មសមត្ថភាពសហគ្រិន វគ្គទី៣ ឆ្នាំ២០២៤

ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០២៤

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងសាធារណៈកម្មវិធីកសិកម្មសមត្ថភាពសហគ្រិន (CGCC) បានសហការគ្នាផ្តល់ជំនួយវិជ្ជាជីវៈសមត្ថភាពសហគ្រិនរបស់ CGCC ដែលហៅថា Entrepreneurship Program Initiative of CGCC (EPIC) វគ្គទី៣ នៃឆ្នាំ២០២៤។ ក្នុងវគ្គសិក្ខាសាលានេះ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានចូលរួមធ្វើបទបង្ហាញស្តីពី “ដំណើរការវាយតម្លៃគុណភាព និងដំណោះស្រាយហិរញ្ញវត្ថុសម្រាប់អាជីវកម្ម ខ្នាតតូច និងមធ្យម” ជូនដល់សិក្សាការីដែលជាម្ចាស់អាជីវកម្មសហគ្រាសខ្នាតមីក្រូ តូច និងមធ្យមចំនួន ៥០០ ដែលក្នុងនោះ ៦៥% ជាសហគ្រិនស្ត្រី និងរួមទាំងនិស្សិតប្រមាណ ១០០ របស់សមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)។



ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានចូលរួមឧបត្ថម្ភក្នុងពិព័រណ៍សៀវភៅ លើកទី ១១ ក្រោមប្រធានបទ “អ្នកអាន គឺអ្នករៀនពេញមួយជីវិត”

ថ្ងៃទី១៩-២២ ខែធ្នូ ឆ្នាំ២០២៤

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានចូលរួមសហការឧបត្ថម្ភក្នុង ពិព័រណ៍សៀវភៅកម្ពុជាលើកទី១១ ក្រោមប្រធានបទ “អ្នកអាន គឺជាអ្នករៀនពេញមួយជីវិត” ។ ការចូលរួមឧបត្ថម្ភនេះ ស្របនឹងរបៀបវារៈនៃសកម្មភាពទំនួលខុសត្រូវសង្គមរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក្នុងការលើកកម្ពស់អក្ខរកម្ម ដើម្បីការពារចម្រើននៃប្រទេសកម្ពុជា។

រយៈពេលបួនថ្ងៃពេញ ស្តង់កម្មវិធីកម្សាន្ត (អាន លេង រៀន Corner) របស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានទាក់ទាញអ្នកចូលរួមគ្រប់វ័យជាមួយនឹងសកម្មភាពកម្សាន្តជាច្រើន។ អ្នកចូលរួមមានឱកាសឈ្នះរង្វាន់ រួមទាំងសៀវភៅផងដែរ។ លើសពីនេះ យើងបានផ្តល់ប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុទាក់ទងនឹងផលិតផល និងសេវាកម្មរបស់សហគ្រាសរបស់យើង ដែលសកម្មភាពនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់សហគមន៍ទាំងមូល។



ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដោយឥតគិតថ្លៃដល់អ្នកចូលរួមផងដែរ

ដែលសកម្មភាពនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់សហគមន៍ទាំងមូល។



កម្រងរូបភាពធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នៅក្នុងសហគមន៍



ការគ្រប់គ្រងហានិភ័យ

ភាពជោគជ័យនៃយុទ្ធសាស្ត្ររបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺ ការគ្រប់គ្រងហានិភ័យរបស់ខ្លួនបានត្រឹមត្រូវ។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ កំពុងរៀបចំ និងគ្រប់គ្រងហានិភ័យរបស់ខ្លួន ឱ្យស្រប ទៅតាមទិសដៅយុទ្ធសាស្ត្ររបស់ធនាគារ ដើម្បីឱ្យក្លាយជាដៃគូ ហិរញ្ញវត្ថុដ៏មានទំនុកចិត្តបំផុតរបស់អតិថិជន នៅក្នុងប្រទេស កម្ពុជា។ ភាពជោគជ័យនៃយុទ្ធសាស្ត្ររបស់ធនាគារ គឺផ្អែកលើ សមត្ថភាព ក្នុងការគ្រប់គ្រងហានិភ័យដែលត្រូវប្រឈម ដើម្បី ពង្រីកអាជីវកម្មរបស់យើង។



របាយការណ៍ហានិភ័យដែលអាចទទួលយកបាន

របាយការណ៍ហានិភ័យ ដែលអាចទទួលយកបានរបស់ធនាគារ ត្រូវបាន កំណត់ឡើងដោយក្រុមប្រឹក្សាភិបាលនៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក្នុង ការកំណត់និយមន័យនៃហានិភ័យ សម្រាប់គោលដៅយុទ្ធសាស្ត្រ និង អាទិភាពរបស់ធនាគារ។ របាយការណ៍ហានិភ័យបង្ហាញនូវទិដ្ឋភាពរួម នៃហានិភ័យ និងធ្វើការស្វែងយល់កាន់តែច្បាស់ពីការចំណាយ និងអត្ថ ប្រយោជន៍នៃជម្រើសហានិភ័យជាក់លាក់។

ការគ្រប់គ្រងហានិភ័យ គឺមានសារៈសំខាន់សម្រាប់សកម្មភាពអាជីវកម្ម របស់ធនាគារ និងជាទំនួលខុសត្រូវរបស់បុគ្គលិកទាំងអស់។ ប្រធាន គ្រប់គ្រងទាំងអស់ មានទំនួលខុសត្រូវជាក់លាក់ក្នុងការវាយតម្លៃនូវ រាល់ហានិភ័យដែលនៅជុំវិញខ្លួន និងអនុវត្តនូវការត្រួតពិនិត្យដោយភាព សមស្រប ព្រមទាំងតាមដាននូវប្រសិទ្ធភាពនៃការត្រួតពិនិត្យទាំងនោះ។ វប្បធម៌នៃការគ្រប់គ្រងហានិភ័យ គឺសង្កត់ធ្ងន់លើការវិភាគ និងការគ្រប់ គ្រងហានិភ័យយ៉ាងប្រុងប្រយ័ត្ននៅក្នុងដំណើរការអាជីវកម្មទាំងអស់។



ក្របខ័ណ្ឌរបាយការណ៍ហានិភ័យ គឺជាកម្រងរបាយការណ៍ស្ថិតក្នុង កម្រិតមួយ ដែលធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ អាចទទួលយកបាន ហើយ វាជួយទ្រទ្រង់លើយុទ្ធសាស្ត្រ និងសកម្មភាពអាជីវកម្មស្នូលរបស់ធនាគារ ព្រមទាំងទំនាក់ទំនងជាមួយអតិថិជនក្នុងគោលដៅធានាឱ្យបានថា៖

- ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ចូលរួមតែនៅក្នុងសកម្មភាព ដែលត្រូវបានអនុញ្ញាត
- ទំហំនៃសកម្មភាពដែលត្រូវបានអនុញ្ញាត និងទម្រង់ ហានិភ័យជាបន្តបន្ទាប់នឹងមិនបង្កឱ្យមានការខាតបង់ ឬ ការប្រែប្រួលនៃប្រាក់ចំណេញ ដែលលើសពីហានិភ័យដែល អាចទទួលយកបាន ដែលធនាគារបានអនុម័ត
- ហានិភ័យនឹងត្រូវបង្ហាញជាបរិមាណជាក់លាក់ តាមរយៈ ដែនកំណត់ និងភាពទទួលយកបាន
- គណៈគ្រប់គ្រងត្រូវផ្តោតសំខាន់ទៅលើបញ្ហាហានិភ័យចម្បង និងហានិភ័យដែលអាចកើតមានឡើង ដោយរួមបញ្ចូលទាំង ដំណោះស្រាយលើហានិភ័យទាំងនោះ និង
- ហានិភ័យ គឺត្រូវបានផ្សារភ្ជាប់ទៅនឹងអាជីវកម្ម ដោយការ ជូនដំណឹង ការណែនាំ និងការផ្តល់សិទ្ធិអំណាចគ្រប់គ្រាន់ ដល់អាជីវកម្មក្នុងការអនុវត្តយុទ្ធសាស្ត្រ

ការគ្រប់គ្រងហានិភ័យរបស់ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ត្រូវបាន ចាត់ទុកជាសមត្ថភាពចម្បង និងដើម្បីធានាថាហានិភ័យត្រូវបានកំណត់ វាយតម្លៃ និងគ្រប់គ្រង ក្នុងលក្ខណៈត្រឹមត្រូវ និងទាន់ពេលវេលា ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់៖

- មានមុខងារគ្រប់គ្រងហានិភ័យឯករាជ្យ រួមជាមួយនឹង អ្នកគ្រប់គ្រងហានិភ័យដែលមានជំនាញខាងអាជីវកម្ម
- បានបង្កើតក្របខណ្ឌដើម្បីដំណើរការចនាសម្ព័ន្ធ និង គោលការណ៍សម្រាប់គ្រប់គ្រងហានិភ័យសំខាន់ៗ។ ក្របខណ្ឌទាំងនេះរួមមាន ការរៀបចំរបាយការណ៍ហានិភ័យ ការកំណត់ទិសដៅផលប៉ុន្តែ គោលនយោបាយ រចនាសម្ព័ន្ធ ដែនកំណត់ និងការសម្រេចចិត្ត។

- ក្រុមប្រឹក្សាភិបាលរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ តែងតែ មានកិច្ចពិភាក្សាជាញឹកញាប់លើគំនិតថ្មីៗ ដើម្បីកំណត់ និង វាយតម្លៃលើប្រសិទ្ធភាពរបស់យុទ្ធសាស្ត្រហានិភ័យ ។
- ដើម្បីវាយតម្លៃលើយុទ្ធសាស្ត្រហានិភ័យទាំងនោះ យើងមាន ក្របខណ្ឌមួយច្បាស់លាស់ ដើម្បីប្រាកដថាវិធីសាស្ត្រនេះ ត្រូវបានអនុវត្តតាម ហើយហានិភ័យដែលពាក់ព័ន្ធ ត្រូវបាន គ្រប់គ្រង និងវាយការណ៍ដោយផ្អែកលើមូលដ្ឋានរួម។
- ក្រុមប្រឹក្សាភិបាលនឹងពិចារណាលើផលប៉ះពាល់ផ្សេងៗ ដូចជាការកំណត់នូវតារាងតម្លៃនិងផលិតផល ប្រព័ន្ធនិង ដំណើរការដែលយើងត្រូវអនុវត្តតាមយុទ្ធសាស្ត្រ និងផល ប៉ះពាល់លើដើមទុនផងដែរ។

ហានិភ័យចម្បង

គ្រប់អាជីវកម្មរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺមានកម្រិតហានិភ័យ ខុសៗគ្នា តម្រូវឱ្យមានការវិភាគ ការវាយតម្លៃ ការទទួលយក និង ការគ្រប់គ្រង ឬការរួមបញ្ចូលគ្នានៃហានិភ័យ។ ហានិភ័យចម្បងដែល ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ កំពុងប្រឈម និងវិធីសាស្ត្រក្នុងការគ្រប់គ្រង ហានិភ័យទាំងនោះ គឺត្រូវបានពណ៌នាដូចខាងក្រោម៖

យុទ្ធសាស្ត្រហានិភ័យ

យុទ្ធសាស្ត្រហានិភ័យ គឺត្រូវបានបង្កើតឡើងក្រោមគោលដៅយុទ្ធសាស្ត្រអាជីវកម្ម និង យុទ្ធសាស្ត្ររបស់ធនាគារ។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានតាំងចិត្តដើម្បីក្លាយជា ធនាគារឈានមុខគេនៅប្រទេសកម្ពុជា ដោយត្រូវបានវាស់វែងតាមរយៈសមិទ្ធផលរបស់ អតិថិជន ប្រសិទ្ធភាពនៃប្រតិបត្តិការ និងការផ្តល់ប្រាក់ចំណេញ ជូនដល់ម្ចាស់ភាគហ៊ុន។ យុទ្ធសាស្ត្រហានិភ័យទាមទារឱ្យមានការអភិវឌ្ឍជាប់ជានិច្ច ជាមួយនឹងគំនិតថ្មីៗ ក្នុងការប្រតិបត្តិការ អាជីវកម្មដែលតម្រូវឱ្យបង្កើតមាននូវហានិភ័យចម្បងៗ (រួមមាន ហានិភ័យឥណទាន ហានិភ័យទីផ្សារ និងហានិភ័យប្រតិបត្តិការ)។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានការគម្រោងកំហែងក្នុងកម្រិត មួយទាបនៅឡើយ ពាក់ព័ន្ធនឹងប្រសិទ្ធភាព និងសមត្ថភាពក្នុងការអនុវត្តយុទ្ធសាស្ត្រ ហានិភ័យនេះ។ ប្រសិនបើមានការអសមត្ថភាពក្នុងការអនុវត្តនូវយុទ្ធសាស្ត្រ ទាំងនោះវានឹងមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ការសម្រេចគោលដៅ អាជីវកម្មព្រមទាំងកេរ្តិ៍ឈ្មោះរបស់ធនាគារផង ដែរ។ ទោះជាយ៉ាងណាក៏ដោយ យុទ្ធសាស្ត្រ គ្រប់គ្រងហានិភ័យនេះ នឹងបង្កើតឱ្យ មានទម្រង់ និងក្បួនខ្នាតត្រួត ពិនិត្យបឋម។



ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យនៃការខាតបង់ហិរញ្ញវត្ថុ ដែលកើតឡើងមកពីដៃគូគាត់ពាណិជ្ជកម្មខ្លះខាតមិនបានបំពេញកាតព្វកិច្ចទូទាត់បំណុលរបស់ខ្លួន។ ធនាគារ មានយុទ្ធសាស្ត្រដើម្បីដើម្បីគ្រប់គ្រងហានិភ័យឥណទានដោយផ្អែកលើ៖

- គោលការណ៍ឥណទាន ដែលបង្ហាញពីឆន្ទៈរបស់យើងក្នុងការគ្រប់គ្រងហានិភ័យ ដើម្បីសម្រេចឱ្យបាននូវសមទិផលដ៏ល្អបំផុត សម្រាប់អតិថិជន ក៏ដូចជាម្ចាស់ភាគហ៊ុនរបស់យើងផងដែរ។
- គោលការណ៍ណែនាំគ្រប់គ្រងហានិភ័យ សម្រាប់តាមដានសកម្មភាពឥណទានរបស់យើង គឺមានភាពស៊ីសង្វាក់ជាមួយនឹងយុទ្ធសាស្ត្រអាជីវកម្ម របាយការណ៍ហានិភ័យ និងបទបញ្ញត្តិរបស់ធនាគារជាតិ នៃ កម្ពុជា។

ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ កើតចេញពីសកម្មភាពពាណិជ្ជកម្ម និងតារាងតុល្យការរបស់ធនាគារ និងមានហានិភ័យចំពោះប្រាក់ចំណូលរបស់ធនាគារ ដែលបណ្តាលមកពីការប្រែប្រួលអត្រាការប្រាក់ អត្រាប្តូររូបិយប័ណ្ណបរទេស ការកើនឡើងនៃឥណទាន និងកត្តាប្រែប្រួលនៃទីផ្សារដទៃទៀត។

- ហានិភ័យអត្រាការប្រាក់របស់ធនាគារមានកម្រិតទាប។ គោលបំណងរបស់ធនាគារ គឺត្រូវធ្វើឱ្យទ្រព្យសកម្ម និងបំណុលរបស់ខ្លួន ស្ថិតនៅក្នុងហានិភ័យមួយដែលមានកម្រិតទាបអាចទទួលយកបាន។
- ហានិភ័យរូបិយប័ណ្ណបរទេសរបស់ធនាគារ មានកម្រិតមធ្យម។ ធនាគារបានត្រៀមខ្លួនជាស្រេច ក្នុងការទទួលយកភាពប្រែប្រួលណាមួយដែលអាចកើតឡើងភ្លាមៗ ជាពិសេសរូបិយប័ណ្ណក្នុងស្រុក (ប្រាក់រៀល) ដែល ALCO បានកំណត់ទុកជាមុនសម្រាប់រូបិយប័ណ្ណនីមួយៗ (ដែលទាក់ទងនឹងដុល្លារអាមេរិក)។
- ហានិភ័យសន្ទនីយភាពរបស់ធនាគារមានកម្រិតទាប។ គោលបំណងរបស់ធនាគារ ត្រូវធានាឱ្យបាននូវស្ថានភាពសន្ទនីយភាពមានគ្រប់គ្រាន់ ក្នុងកាលៈទេសៈណាក៏ដោយ។

ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការបាត់បង់ដែលបណ្តាលមកពីការត្រួតពិនិត្យផ្នែកខាងក្នុងមិនគ្រប់គ្រាន់ ឬការត្រួតពិនិត្យរបស់បុគ្គលិក និងប្រព័ន្ធនៅមានចន្លោះខ្វះខាត ឬព្រឹត្តិការណ៍ដែលបណ្តាលមកពីកត្តាផ្នែកខាងក្រៅ។ ហានិភ័យប្រតិបត្តិការ រួមមានហានិភ័យច្បាប់ និងហានិភ័យនៃការបាត់បង់កេរ្តិ៍ឈ្មោះ ឬការខូចខាតដែលកើតឡើងពីភាពខ្វះចន្លោះផ្ទៃក្នុង ការត្រួតពិនិត្យរបស់បុគ្គល និងប្រព័ន្ធព័ត៌មានវិទ្យាមិនគ្រប់គ្រាន់ ប៉ុន្តែមិនរាប់បញ្ចូលហានិភ័យយុទ្ធសាស្ត្រទេ។ គោលបំណងនៃការគ្រប់គ្រងហានិភ័យប្រតិបត្តិការនេះ គឺដើម្បីធានាថា ហានិភ័យ ត្រូវបានបង្ហាញ វាយតម្លៃ វាស់វែង ត្រួតពិនិត្យ និងវាយការណ៍ ក្នុងបែបបទសមស្របមួយក្រោមការត្រួតពិនិត្យរបស់អភិបាលកិច្ច។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មិនរំពឹងថាអាចលុបបំបាត់ហានិភ័យប្រតិបត្តិការបានទាំងអស់នោះទេ ប៉ុន្តែធនាគារត្រូវបានធានាថា ហានិភ័យដែលអាចកើតឡើងទាំងនោះត្រូវបានគ្រប់គ្រង និងអាចកើតឡើងក្នុងកម្រិតមួយទាបតាមដែលអាចធ្វើបាន អត្ថប្រយោជន៍នៃការគ្រប់គ្រងហានិភ័យគឺលើសពីតម្លៃនៃវិធានការទាំងនេះ។

- ផ្នែកព័ត៌មានវិទ្យា៖ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានហានិភ័យប្រព័ន្ធព័ត៌មានវិទ្យាកម្រិតទាប ដែលកើតឡើងពីការអនុវត្តមិនបានល្អគ្រប់គ្រាន់។
- ការកែប្រែបន្តផ្ទៃក្នុងនិងអំពើពុករលួយ៖ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មិនមានអំពើពុករលួយ ឬអំពើពុករលួយណាមួយដែលប្រព្រឹត្តដោយបុគ្គលិករបស់ខ្លួនឡើយ។ ធនាគារបានយកចិត្តទុកដាក់បំផុតលើការចោទប្រកាន់នូវរាល់ការសង្ស័យពីការកែប្រែបន្ត ឬអំពើពុករលួយ ព្រមទាំងឆ្លើយតបដោយពេញលេញ និងដោយស្មើភាព ដូចដែលបានកំណត់នៅក្នុងក្រមសីលធម៌វិជ្ជាជីវៈរបស់បុគ្គលិក។
- ការកែប្រែបន្តខាងក្រៅ៖ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានហានិភ័យក្លែងបន្លំខាងក្រៅកម្រិតទាប។ ហេតុការណ៍នេះ រាប់បញ្ចូលទាំងផ្នែកឥណទាន បណ្ណ សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត ឬទម្រង់ផ្សេងៗ ដែលបណ្តាលមកពីការកែប្រែបន្តខាងក្រៅ។ ធនាគារអនុវត្តនូវបច្ចេកវិជ្ជាក្នុងវិស័យធនាគារបច្ចុប្បន្ន និងត្រួតពិនិត្យដើម្បីកាត់បន្ថយការប៉ុនប៉ងកែប្រែបន្ត។
- ការគ្រប់គ្រងព័ត៌មាន៖ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ធានាថា រាល់ព័ត៌មានរបស់យើងមានភាពត្រឹមត្រូវ ទាន់ពេលវេលា ព្រមទាំងត្រូវបានរក្សាទុក និងគ្រប់គ្រងបានល្អ ទៅតាមគោលការណ៍របស់ច្បាប់ និងតម្រូវការអាជីវកម្ម។ ធនាគារមានហានិភ័យកម្រិតទាបបំផុត លើការប្រើប្រាស់ព័ត៌មានការគ្រប់គ្រង និងការផ្សព្វផ្សាយរបស់យើង។ ធនាគាររបស់យើង មិនមានការប្រើប្រាស់ព័ត៌មានដែលមិនត្រឹមត្រូវនោះទេ។

ហានិភ័យផ្នែកប្រតិបត្តិការ

ហានិភ័យផ្នែកប្រតិបត្តិការ គឺអាចកើតមានឡើង និងជាផលប៉ះពាល់នៃព្រឹត្តិការណ៍ណាមួយ ដែលបណ្តាលមកពីចន្លោះខ្វះខាតក្នុងការប្រតិបត្តិតាមច្បាប់ បទប្បញ្ញត្តិ ក្រមប្រតិបត្តិ និងបទដ្ឋានក្នុងវិស័យធនាគារ នីតិវិធីនិងគោលនយោបាយផ្ទៃក្នុង និងគោលការណ៍នៃអភិបាលកិច្ចដែលអនុវត្តក្នុងអាជីវកម្មរបស់ធនាគារ។

- ហានិភ័យផ្នែកច្បាប់៖ ធនាគារទទួលស្គាល់ថាប្រសិនបើហានិភ័យផ្នែកច្បាប់កើតមានឡើងអាចបណ្តាលឱ្យមានហានិភ័យជាប្រព័ន្ធ និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ធនាគារបានតាំងចិត្តយ៉ាងម៉ត់ចត់ក្នុងការប្រតិបត្តិតាមច្បាប់ បទប្បញ្ញត្តិ ក្រមប្រតិបត្តិ និងបទដ្ឋានក្នុងវិស័យធនាគារ ក៏ដូចជាគោលនយោបាយផ្ទៃក្នុង និងគោលការណ៍អភិបាលកិច្ច។ រាល់ការមិនប្រតិបត្តិតាមបទប្បញ្ញត្តិដែលបានរកឃើញ នឹងត្រូវបានដោះស្រាយជាបន្ទាន់ តាមភាពជាក់ស្តែងដែលអាចធ្វើទៅបាន។ ធនាគារនឹងរារាំងរាល់ការបំពានផ្លូវច្បាប់ ឬបទប្បញ្ញត្តិ ដោយចេតនា ក្តី អចេតនា ក្តី ពុំឱ្យកើតមានឡើងជាដាច់ខាត។
- ហានិភ័យផ្នែកអភិបាលកិច្ច៖ ធនាគារទទួលស្គាល់ថាប្រសិនបើហានិភ័យផ្នែកអភិបាលកិច្ចកើតមានឡើង អាចបណ្តាលឱ្យមានផលប៉ះពាល់ទៅដល់កេរ្តិ៍ឈ្មោះ និងស្ថិរភាពរបស់ធនាគារ រួមជាមួយនឹងការទទួលនូវវិធានការតាមផ្លូវច្បាប់ណាមួយផងដែរ។
- ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានប្រព័ន្ធអភិបាលកិច្ចគោលនយោបាយ នីតិវិធី ដ៏រឹងមាំ ព្រមទាំងសវនកម្មប្រកបដោយប្រសិទ្ធភាព ដើម្បីកាត់បន្ថយហានិភ័យទាក់ទងនឹងការត្រួតពិនិត្យ និងការគ្រប់គ្រងបទដ្ឋាន ព្រមទាំងច្បាប់នានាដែលប៉ះពាល់ដល់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។
- ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានក្រុមប្រឹក្សាភិបាលពេញលេញទៅដោយបទពិសោធន៍ច្រើនឆ្នាំរួមទាំងគណៈកម្មាធិការផ្សេងៗ ដែលជួយដល់ការត្រួតពិនិត្យប្រតិបត្តិការអាជីវកម្មទាំងមូល។ ធនាគារ មានក្រមប្រតិបត្តិសីលធម៌ នីតិវិធីក្នុងការចែករំលែកព័ត៌មាន លក្ខន្តិកៈក្រុមហ៊ុន គុណតម្លៃរបស់ធនាគារ ជាមួយនឹងការធានាឱ្យមានការប្រតិបត្តិតាមត្រឹមត្រូវ។

ហានិភ័យបុគ្គលិក

ហានិភ័យបុគ្គលិក សំដៅលើការចំណាយទាំងឡាយណា ដែលកើតមានឡើងជាផលប៉ះពាល់ទៅកាន់បុគ្គលិករបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។ ហានិភ័យចម្បងៗ ដែលពាក់ព័ន្ធនឹងបុគ្គលិក និងវប្បធម៌របស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ រួមមាន ៖

- សមត្ថភាពបុគ្គលិក — ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ពឹងផ្អែកទៅលើបុគ្គលិក ដែលពោរពេញទៅដោយឆន្ទៈ ទេពកោសល្យចម្រុះ និងគុណភាពខ្ពស់ ដើម្បីអនុវត្តមុខងារនីមួយៗ របស់ខ្លួន។ យើងមានគោលបំណង បង្កើតនូវបរិយាកាសការងារមួយ ដែលបុគ្គលិកត្រូវបានលើកកម្ពស់ក្នុងការបញ្ចេញនូវសមត្ថភាពរបស់ពួកគេអោយបានពេញលេញ។
- ក្រមសីលធម៌បុគ្គលិក — ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ រំពឹងទុកថា បុគ្គលិកប្រកាន់ខ្ជាប់នូវសុចរិតភាពខ្ពស់ ខិតខំបំពេញការងារ និងទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ព្រមទាំងលើកស្ទួយនូវផលប្រយោជន៍រួមផងដែរ។ ហានិភ័យដែលអាចកើតមានសម្រាប់ឥរិយាបថដែលមិនបំពេញតាមស្តង់ដារនេះ គឺស្ថិតក្នុងកម្រិតទាបបំផុត។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នឹងចាត់វិធានការធ្ងន់ធ្ងរ នូវរាល់ការបំពានក្រមសីលធម៌ និងវិជ្ជាជីវៈរបស់ធនាគារ។
- សុខភាព និងសុវត្ថិភាពការងារ — ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ តាំងចិត្តបង្កើតបរិយាកាសការងារប្រកបដោយសុវត្ថិភាពសម្រាប់បុគ្គលិក ដើម្បីធានាបានថាពួកគាត់នឹងទទួលបានការការពារ ទាំងផ្លូវកាយ និងផ្លូវអារម្មណ៍។ ផលប៉ះពាល់ដែលអាចកើតមានឡើងគឺមានកម្រិតទាបបំផុត រាល់ការអនុវត្តដែលអាចនាំឱ្យបុគ្គលិកមានគ្រោះថ្នាក់អំឡុងពេលបំពេញការងារ។





អ្នកឧកញ៉ា គិត ម៉េង

ប្រធានក្រុមប្រឹក្សាភិបាល

អ្នកឧកញ៉ា គិត ម៉េង គឺជាប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Royal Group ។ អ្នកឧកញ៉ា គិត ម៉េង គឺជាបុគ្គលសំខាន់មួយរូប ដែលស្ថិតនៅពីក្រោយការនាំយកក្រុមហ៊ុន និងវិនិយោគិនអន្តរជាតិ មកកាន់ប្រទេសកម្ពុជា។ តាមរយៈការចងសម្ព័ន្ធជាមួយនឹងក្រុមហ៊ុនសកលឈានមុខ អ្នកឧកញ៉ា គិត ម៉េង ក៏បាននាំមកនូវក្រុមហ៊ុនដែលបានផ្តល់សេវាកម្មលំដាប់អន្តរជាតិមួយចំនួនដូចជា វិស័យទូរគមនាគមន៍ ប្រព័ន្ធផ្សព្វផ្សាយ អប់រំ ធនាគារនិងហិរញ្ញវត្ថុ ធានារ៉ាប់រង ដឹកជញ្ជូន ផលិតថាមពលអគ្គិសនី និងបដិសណ្ឋារកិច្ចផងដែរ។ អ្នកឧកញ៉ា គិត ម៉េង គឺជាសហគ្រិនឆ្លើយដំបូនប្រសព្វមួយរូប ដែលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា តាមរយៈការវិនិយោគផ្ទាល់ពីប្រទេស។

អ្នកឧកញ៉ា គិត ម៉េង មានតំណែងនិងតួនាទីសំខាន់ៗ ជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលរួមមានជាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាតំណាងប្រទេសកម្ពុជានៅក្នុងក្រុមប្រឹក្សាយោបល់ពាណិជ្ជកម្មនៃសមាគមអាស៊ាន។



លោក WILLIAM MARK HANNA

អភិបាល

លោក Mark Hanna គឺជានាយកប្រតិបត្តិហិរញ្ញវត្ថុ និងប្រតិបត្តិការជាន់ខ្ពស់អន្តរជាតិដ៏មានបទពិសោធន៍មួយរូប។ លោក Hanna បានចូលរួមបម្រើការងារនៅក្នុងក្រុមហ៊ុន Royal Group កាលពីខែកក្កដា ឆ្នាំ 2007 និងមានទំនួលខុសត្រូវក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងដំណើរការអត្ថប្រយោជន៍អាជីវកម្មចម្រុះរបស់គ្រប់រូប។ មុនពេលចូលរួមបម្រើការងារនៅក្នុងក្រុមហ៊ុន Royal Group លោក Hanna ធ្លាប់កាន់តួនាទីជានាយកប្រតិបត្តិ ក៏ដូចជានាយកប្រតិបត្តិហិរញ្ញវត្ថុជាច្រើននៅក្នុងក្រុមហ៊ុនវិស័យទូរគមនាគមន៍ និងកម្មន្តសាលប្រចាំតំបន់អាស៊ី។

លោក Hanna បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ ហើយលោកក៏ជាសមាជិកវិទ្យាស្ថានគណនេយ្យក្របខ័ណ្ឌអន្តរជាតិផងដែរ។



លោក SIMON JOHN PERKINS

អភិបាល

លោក Simon Perkins ត្រូវបានតែងតាំងជាអភិបាលឯករាជ្យរបស់ធនាគារ កាលពីខែមេសា ឆ្នាំ2015 ហើយនៅដើមឆ្នាំ2022 លោកត្រូវបានតែងតាំងជាអភិបាលនៅពេលលោកបានទទួលតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Cellcard។

លោក Perkins មានបទពិសោធន៍ច្រើននៅក្នុងប្រទេសកម្ពុជា ដំបូងលោកជាប្រធានតំបន់ឥណ្ឌូចិនរបស់ក្រុមហ៊ុន Millicom International Cellular និងបន្ទាប់មកជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Hello Axiata Company Limited នៅ Axiata Group Berhad។

លោកបានបម្រើការងារនៅក្នុងតំបន់អាស៊ីជាង 25ឆ្នាំ មកហើយជាមួយនឹងមុខតំណែងសំខាន់ៗ ដូចជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនបណ្តាញទូរគមនាគមន៍ធំៗ នៅក្នុងតំបន់ រួមមាន ធ្លាប់បម្រើការងាររយៈពេលបីឆ្នាំនៅក្នុងក្រុមហ៊ុន Silk Telekom នៅប្រទេសអូស្ត្រាលីមុនពេលត្រលប់មកតំបន់ឥណ្ឌូចិនវិញ។

លោក Perkins បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាល ធុរកិច្ច (MBA) ពីសាកលវិទ្យាល័យ Warwick នៅចក្រភពអង់គ្លេស និងបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រ (BSc) First Class Honours ពីសាកលវិទ្យាល័យបច្ចេកវិទ្យា Loughborough ចក្រភពអង់គ្លេស។ លោកគឺជាវិស្វករ ដែលមានការទទួលស្គាល់ពីក្រុមប្រឹក្សាវិស្វកម្មចក្រភពអង់គ្លេស និងប្រទេសអូស្ត្រាលី។ លោក គឺជាសមាជិកនៃវិទ្យាស្ថានអភិបាលក្រុមហ៊ុននៃប្រទេសអូស្ត្រាលី។



លោក TORU MYOCHIN
អភិបាល

លោក Toru Myochin បានចូលរួមបំពេញការងារនៅក្រុមហ៊ុន J Trust កាលពីខែមិថុនា ឆ្នាំ 2015 ក្នុងតំណែងជា នាយកគ្រប់គ្រង ផ្នែកអាជីវកម្មហិរញ្ញវត្ថុក្នុងស្រុក ក្រុមហ៊ុនមេ និងគ្រប់គ្រងប្រតិបត្តិ ការក្រុមហ៊ុនសម្ព័ន្ធ។ ស្របពេលនោះដែរ លោកក៏ត្រូវបានតែងតាំង ជាប្រធាន និងនាយកតំណាងក្រុមហ៊ុនកម្សាន្ត និងក្រុមហ៊ុនប្រព័ន្ធ ព័ត៌មានវិទ្យានៅក្នុងក្រុមហ៊ុនសម្ព័ន្ធ។

លើសពីនេះ លោកមានបទពិសោធការងារជាង 15 ឆ្នាំ នៅក្នុង វិស័យធនាគារសកលរបស់ធនាគារ Mizuho ហើយពេលបម្រើ ការងារនៅធនាគារ Shinsei លោកបានទទួលបន្ទុកការងារជា នាយកលើផ្នែកមួយចំនួននោះ ផ្នែកលក់ក្នុងស្រុក ផ្នែកលក់ អចលនទ្រព្យ ផ្នែកហិរញ្ញវត្ថុសុខាភិបាល ផ្នែកហិរញ្ញវត្ថុរៀបចំ ឥណទាន និងសាជីវកម្មជាដើម។

លោក Myochin មានបទពិសោធការងារជាង 20 ឆ្នាំ នៅក្នុង វិស័យធនាគារ និងមានចំណេះដឹងជ្រៅជ្រះនៅក្នុងពិភពធុរកិច្ច។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិស្វកម្មមេកានិក ពីសាកល វិទ្យាល័យ Sophia ក្នុងទីក្រុងតូក្យូប្រទេសជប៉ុន។



លោក MAKOTO KUROKAWA
អភិបាល

លោក Makoto Kurokawa មានបទពិសោធការងារជាង 40 ឆ្នាំ ក្នុងវិស័យធនាគារ និងអភិបាលកិច្ចសាជីវកម្ម។ បន្ទាប់ពីបាន ចូលបម្រើការងារនៅក្រុមហ៊ុន J Trust ក្នុងឆ្នាំ 2021 លោកបាន បំពេញការងារជាអភិបាល នាយកប្រតិបត្តិ អ្នកចាត់ការទូទៅ ផ្នែករៀបចំផែនការសាជីវកម្ម និងអ្នកគ្រប់គ្រងទូទៅ ផ្នែក ហិរញ្ញវត្ថុ។ ពីមុនមក លោកបានកាន់តំណែងថ្នាក់ដឹកនាំ នៅ ក្រុមហ៊ុនលំដាប់ថ្នាក់អន្តរជាតិ ដូចជា Salomon Brothers Asia ធនាគារ UBS ធនាគារ RBC និងធនាគារ MUFG ដែលជា ធនាគារដ៏ធំបំផុតនៅប្រទេសជប៉ុនផងដែរ។

លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រពីសាកលវិទ្យាល័យតូក្យូ។

លោក Kurokawa ធ្លាប់បានមកទស្សនកិច្ចនៅប្រទេសកម្ពុជា ជាលើកដំបូងនៅក្នុងឆ្នាំ 2005 តាមរយៈកម្មវិធីគាំពារកុមារ។ ចាប់តាំងពីពេលនោះមក លោកបានមកអញ្ជើញមកប្រទេស កម្ពុជាជាង 30 ដងមកហើយ។ ការផ្លាស់ប្តូរគួរអោយកត់សម្គាល់ ដែលបានកើតមានឡើងនៅក្នុងប្រទេសកម្ពុជា បានទាក់ទាញ ចំណាប់អារម្មណ៍របស់លោក និងកាន់តែធ្វើឱ្យលោកចង់ ចូលរួម ចំណែកក្នុងការជួយអភិវឌ្ឍបន្ថែមទៀតលើប្រទេសដ៏អស្ចារ្យមួយ នេះ។



លោក RYUICHI ATSUTA
អភិបាល

លោក Ryuichi Atsuta គឺជានាយកប្រតិបត្តិហិរញ្ញវត្ថុជាន់ខ្ពស់ ដែលមានបទពិសោធមួយរូប។ លោកធ្លាប់បានបម្រើការងារ នៅក្នុងវិស័យធនាគារជាង 30 ឆ្នាំមកហើយ ហើយបាន កាន់តំណែងថ្នាក់គ្រប់គ្រងសំខាន់ៗ ជាច្រើននៅក្នុងគ្រឹះស្ថាន ហិរញ្ញវត្ថុសកល។ គុណភាពដឹកនាំ និងជំនាញគ្រប់គ្រងរបស់ លោកបានពាំនាំមកនូវគុណតម្លៃដ៏អស្ចារ្យមកដល់ក្រុមប្រឹក្សា ភិបាលនៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដើម្បីដឹកនាំការអភិវឌ្ឍ របស់ស្ថាប័ននេះបន្តទៀត។

លោក Atsuta បច្ចុប្បន្នកាន់តួនាទីសំខាន់ៗជាច្រើននៅក្នុង J Trust Group ដូចជា នាយកគ្រប់គ្រង មន្ត្រីប្រតិបត្តិ អ្នកគ្រប់គ្រងទូទៅផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន J Trust ។



លោក KATSUYUKI ODA
អភិបាល

លោក Toru Hatomoto បានកាន់តំណែងជា អ្នកដឹកនាំផ្នែក អភិវឌ្ឍន៍អាជីវកម្មសាកលក្នុងអំឡុងពេលមានអន្តរកាល លក្ខន្តិកៈសមាហរណកម្ម ក្រោយការប្របាច់បញ្ចូលគ្នា និងការ ផ្លាស់ប្តូរអាជីវកម្មនៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុ អស់រយៈពេលជាង 20 ឆ្នាំ។ បន្ទាប់ពីលោកបានចូលបម្រើការងារនៅក្រុមហ៊ុន J Trust Co., Ltd. ក្នុងឆ្នាំ 2017 លោកបានកាន់តំណែង ជាអ្នកគ្រប់គ្រងទូទៅនៃនាយកដ្ឋានផែនការសាជីវកម្ម និងបាន ដឹកនាំគម្រោងជាច្រើននៃការអភិវឌ្ឍអាជីវកម្មសាកល ជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោក Hatomoto បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រង ពាណិជ្ជកម្ម (MBA) ពីវិទ្យាស្ថាន INSEAD អនុបណ្ឌិត វិទ្យាសាស្ត្រពីសាកលវិទ្យាល័យតូក្យូ និងបរិញ្ញាបត្រវិស្វកម្មពី សាកលវិទ្យាល័យតូក្យូ។



លោកស្រី សិកា ហិប

អភិបាលឯករាជ្យ

ជាមួយនឹងបទពិសោធន៍ 16 ឆ្នាំជាមេធាវី លោកស្រី សិកា គឺជាដៃគូជានាយកអន្តរជាតិរបស់ DFCL Cambodia ជាមេធាវីដែលមានអាជ្ញាប័ណ្ណពី BAKC ជាសមាជិក NCAC និងជាអ្នកសម្របសម្រួលដែលទទួលស្គាល់ពី CEDR។

លោកស្រីមានបទពិសោធន៍ជាច្រើននៅក្នុង វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម រួមទាំង អចលនទ្រព្យ សណ្ឋាគារ EIM និង គម្រោងហិរញ្ញវត្ថុ។ លោកស្រីមានជំនាញឯកទេសលើគម្រោងអចលនទ្រព្យធំៗ ជាច្រើន ហើយដើរតួយ៉ាងសំខាន់លើការអភិវឌ្ឍពាណិជ្ជកម្ម ឧស្សាហកម្ម និងលំនៅដ្ឋានជាច្រើនក្នុងប្រទេសកម្ពុជា។

លោកស្រី បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែក Business Comparative Law (LL.M.) ពីសាកលវិទ្យាល័យ Lumière Lyon 2 ពីប្រទេសបារាំង ដែលរួមបញ្ចូលកម្មវិធីផ្តល់ជូនជាមួយសាកលវិទ្យាល័យ Montreal ប្រទេសកាណាដា។ លោកស្រី អាចនិយាយភាសាបារាំង និងអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ និងភាសាខ្មែរជាភាសាកំណើត។

លោកស្រី ក៏ត្រូវបានទទួលស្គាល់ថាជាអ្នកដឹកនាំដ៏ឆ្លើម ផ្នែកហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា និងជាអ្នកអនុវត្តច្បាប់ដែលទទួលស្គាល់ដោយ Asialaw ក្នុងឆ្នាំ 2022។



លោក PAUL CAREY CLEMENTS

អភិបាលឯករាជ្យ

លោក Paul Clements ជាជនជាតិអូស្ត្រាលី ហើយបានរស់នៅក្នុងតំបន់អាស៊ី តាំងពីឆ្នាំ 2008 រួមមានប្រទេសកម្ពុជា ចិន និងឥណ្ឌូនេស៊ី។ លោកមានបទពិសោធន៍ជាង 30 ឆ្នាំ លើវិស័យធនាគារ ហើយបានឆ្លងកាត់ផ្នែកជាច្រើនដូចជា ផ្នែកទំនាក់ទំនងធនាគារ ផ្នែកវិនិយោគ ផ្នែកហានិភ័យ ផ្នែកប្រតិបត្តិការ និងផ្នែកការផ្លាស់ប្តូរ និងការគ្រប់គ្រងប្រតិបត្តិ។

គាត់មានបទពិសោធន៍ការងារ នៅប្រទេសអូស្ត្រាលីជាមួយក្រុមហ៊ុន Westpac Banking Corporation ANZ Bank និង JP Morgan។ ចំណែកនៅក្នុងប្រទេសកម្ពុជា លោកធ្លាប់ធ្វើការនៅ ធនាគារ ANZ Royal ក្រុមហ៊ុន Cambodia Mekong Bank Public Limited ក្រុមហ៊ុន WorldBridge Outsourcing Solutions Co., Ltd និងក្រុមហ៊ុន HCC Group Co., Ltd (EnviroCam)។

ឥឡូវនេះ លោក គឺជាប្រធានសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (IBC) ហើយកំពុងធ្វើការងារពាក់ព័ន្ធនឹងការប្រឹក្សាយោបល់លើវិស័យមួយចំនួន។

លោក Paul Clements បានបញ្ចប់ថ្នាក់បរិញ្ញាបត្រពាណិជ្ជកម្ម (ផ្នែកធនាគារ និងហិរញ្ញវត្ថុ) និងបរិញ្ញាបត្រក្រោយឧត្តមសិក្សា (ផ្នែកគណនេយ្យ)។



ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដៃគូហិរញ្ញវត្ថុដែលលោកអ្នកទុកចិត្តបំផុត

គណៈកម្មាធិការប្រតិបត្តិ

អង្គុយពីឆ្វេងទៅស្តាំ

- 1 លោកស្រី ប៉ុក ភក្តី
- 2 លោកស្រី គក បូធីន
- 3 លោក TORU MYOCHIN
- 4 លោក ឡេង សាលី
- 5 លោក ស៊ី ហ៊ាន់ពិសិដ្ឋ

ឈរពីឆ្វេងទៅស្តាំ

- 6 លោក ខៀវ សុភិណា
- 7 លោកស្រី ហង់ ជួន ណារីតា
- 8 លោកស្រី YUKO MIYAZAKI
- 9 លោក ស៊ីសុវត្ថិ រីក
- 10 លោក កែវ សុភី
- 11 លោក GLENN MILLER





លោក TORU MYOCHIN
នាយកប្រតិបត្តិ

លោក Toru Myochin បានចូលរួមបំពេញការងារនៅក្រុមហ៊ុន J Trust កាលពីខែមិថុនា ឆ្នាំ2015 ក្នុងតំណែងជា នាយកគ្រប់គ្រងផ្នែកអាជីវកម្មហិរញ្ញវត្ថុក្នុងស្រុក ក្រុមហ៊ុនមេ និងគ្រប់គ្រងប្រតិបត្តិការក្រុមហ៊ុនសម្ព័ន្ធ។ ស្របពេលនោះដែរ លោកក៏ត្រូវបានតែងតាំងជាប្រធាន និងនាយកតំណាងក្រុមហ៊ុនកម្ពុជានុ និងក្រុមហ៊ុនប្រព័ន្ធព័ត៌មានវិទ្យានៅក្នុងក្រុមហ៊ុនសម្ព័ន្ធ។

លើសពីនេះ លោកមានបទពិសោធការងារជាង 15ឆ្នាំ នៅក្នុងវិស័យធនាគារសកលរបស់ធនាគារ Mizuho ហើយពេលបម្រើការងារនៅធនាគារ Shinsei លោកបានទទួលបន្ទុកការងារនាយកលើផ្នែកមួយចំនួនជា៖ ផ្នែកលក់ក្នុងស្រុក ផ្នែកលក់អចលនទ្រព្យ ផ្នែកហិរញ្ញវត្ថុសុខាភិបាល ផ្នែកហិរញ្ញវត្ថុរៀបចំឥណទាន និងសាជីវកម្មជាដើម។

លោក Myochin មានបទពិសោធការងារជាង 20ឆ្នាំ នៅក្នុងវិស័យធនាគារ និងមានចំណេះដឹងជ្រៅជ្រះនៅក្នុងពិភពធុរកិច្ច។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិស្វកម្មមេកានិក ពីសាកលវិទ្យាល័យ Sophia ក្នុងទីក្រុងតូក្យូប្រទេសជប៉ុន។



លោក MAKOTO KUROKAWA
នាយកប្រតិបត្តិរង

លោក Makoto Kurokawa មានបទពិសោធការងារជាង 40ឆ្នាំក្នុងវិស័យធនាគារ និងអភិបាលកិច្ចសាជីវកម្ម។ បន្ទាប់ពីបានចូលបម្រើការងារនៅក្រុមហ៊ុន J Trust ក្នុងឆ្នាំ 2021 លោកបានបំពេញការងារជាអភិបាលនាយកប្រតិបត្តិ អ្នកចាត់ការទូទៅផ្នែករៀបចំផែនការសាជីវកម្ម និងអ្នកគ្រប់គ្រងទូទៅ ផ្នែកហិរញ្ញវត្ថុ។ ពីមុនមក លោកបានកាន់តំណែងថ្នាក់ដឹកនាំ នៅក្រុមហ៊ុនលំដាប់ថ្នាក់អន្តរជាតិ ដូចជា Salomon Brothers Asia, ធនាគារ UBS ធនាគារ RBC និងធនាគារ MUFG ដែលជាធនាគារដ៏ធំបំផុតនៅប្រទេសជប៉ុនផងដែរ។

លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រពីសាកលវិទ្យាល័យតូក្យូ។

លោក Kurokawa ធ្លាប់បានមកទស្សនកិច្ចនៅប្រទេសកម្ពុជាជាលើកដំបូងនៅក្នុងឆ្នាំ 2005 តាមរយៈកម្មវិធីគាំពារកុមារ។ ចាប់តាំងពីពេលនោះមក លោកបានមកអញ្ជើញមកប្រទេសកម្ពុជាជាង 30 ដងមកហើយ។ ការផ្លាស់ប្តូរគួរអោយកត់សម្គាល់ ដែលបានកើតមានឡើងនៅក្នុងប្រទេសកម្ពុជា បានទាក់ទាញចំណាប់អារម្មណ៍របស់លោក និងកាន់តែធ្វើឱ្យលោកចង់ ចូលរួមចំណែកក្នុងការជួយអភិវឌ្ឍបន្ថែមទៀតលើប្រទេសដ៏អស្ចារ្យមួយនេះ។



លោកស្រី YUKO MIYAZAKI
នាយិកានាយកដ្ឋានគ្រប់គ្រងហានិភ័យ

លោកស្រី Yuko Miyazaki បានចូលបម្រើការងារនៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក្នុងតំណែងនាយិកានាយកដ្ឋានគ្រប់គ្រងហានិភ័យ ក្នុងខែកញ្ញា ឆ្នាំ2019 ដោយលោកស្រីបាននាំមកជាមួយនូវបទពិសោធការងារយ៉ាងទូលំទូលាយអស់រយៈពេលជាង 25ឆ្នាំពីបណ្តាធនាគារអន្តរជាតិនៅប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ផ្នែកនាយកដ្ឋានគ្រប់គ្រងឥណទាន និងហានិភ័យ ព្រមទាំងនាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្មផងដែរ។ បច្ចុប្បន្ននេះ លោកស្រីកំពុងដឹកនាំក្រុមការងារដែលមានឯកទេសក្នុងការវិភាគ និងវាយតម្លៃហានិភ័យឥណទាន រួមមានការអនុម័តលើសំណើឥណទាន ការគ្រប់គ្រងផលប៉ុន្តែ និងការត្រួតពិនិត្យឥណទានក៏ដូចជាហានិភ័យប្រតិបត្តិការ ។ ក្នុងតួនាទីជាប្រធានគណៈកម្មាធិការគ្រប់គ្រងហានិភ័យ (RMC) លោកស្រីមានតួនាទីដឹកនាំតាមដាន និងត្រួតពិនិត្យឱ្យបានម៉ត់ចត់ទៅលើហានិភ័យ ឥណទាន ទីផ្សារ និងប្រតិបត្តិការ ដើម្បីធានាឱ្យបាននូវភាពស្របគ្នារវាងយុទ្ធសាស្ត្រអាជីវកម្ម និងរបាយការណ៍ហានិភ័យដែលអាចទទួលយកបាន ។ លោកស្រី Yuko ក៏ជាសមាជិកនៃគណៈគ្រប់គ្រងប្រតិបត្តិរបស់ធនាគារផងដែរ។

លោកស្រី Yuko បានទទួលសញ្ញាបត្រជាន់ខ្ពស់នាយកដ្ឋានវិទ្យាសាស្ត្រឯកទេសហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ George Washington បរិញ្ញាបត្រនាយកដ្ឋានសេដ្ឋកិច្ច ពីសាកលវិទ្យាល័យ Michigan State នៅសហរដ្ឋអាមេរិក។ លោកស្រី ក៏ធ្លាប់កាន់មុខតំណែងសំខាន់ៗជាច្រើននៅតាមបណ្តាធនាគារ និងក្រុមហ៊ុនមួយចំនួន ដូចជា ធនាគារ Tokyo Star ក្រុមហ៊ុន Moody's Analytics ធនាគារ Aozara ក្រុមហ៊ុន Bear Stearns និងក្រុមហ៊ុន Freddie Mac ។



លោកស្រី គឹក បូរ៉េន
នាយិកានាយកដ្ឋានកិច្ចការច្បាប់ និងមុខងារប្រតិបត្តិតាម

លោកស្រី បូរ៉េន ជានាយិកានាយកដ្ឋានកិច្ចការច្បាប់ និងមុខងារប្រតិបត្តិតាម ដែលមានតួនាទីគ្រប់គ្រងហានិភ័យនាយកដ្ឋានច្បាប់ និងធានាឱ្យបាននូវការប្រតិបត្តិតាម ដែលជាតម្រូវការរបស់បទប្បញ្ញត្តិនានា ក៏ដូចជា បទដ្ឋានទាំងឡាយ ដែលទាក់ទងនឹងការប្រឆាំងការសម្អាតប្រាក់ហិរញ្ញប្បទានអាក្រក់ និងការដាក់ទណ្ឌកម្មនាយកដ្ឋានសេដ្ឋកិច្ចពាណិជ្ជកម្ម។ ក្រៅពីនេះ លោកស្រី បូរ៉េន ក៏ជាលេខាធិការរបស់ធនាគារទទួលបន្ទុកនាយកដ្ឋានសម្របសម្រួលការងារអភិបាលកិច្ចដោយធ្វើការទាក់ទងដោយផ្ទាល់ជាមួយនឹងក្រុមប្រឹក្សាភិបាលរបស់ធនាគារផងដែរ។

ក្រោមការដឹកនាំរបស់លោកស្រី បូរ៉េន ក្រុមការងារនាយកដ្ឋានច្បាប់ និងមុខងារប្រតិបត្តិតាមនៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ត្រូវបានជ្រើសរើស និងចាត់បញ្ចូលក្នុងបញ្ជី Legal 500's GC PowerList 2023 ក្នុងចំណោមក្រុមការងារនាយកដ្ឋានច្បាប់ និងមុខងារប្រតិបត្តិតាម ល្អឆ្នាំគេដែលបម្រើការងារក្នុងវិស័យផ្សេងៗ នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ក្នុងខណៈដែលលោកស្រី បូរ៉េន ខ្លួនឯង ក៏ត្រូវបានចាត់បញ្ចូលក្នុងបញ្ជី Legal 500's GC PowerList 2024 ថាជាម្នាក់ក្នុងចំណោមអ្នកច្បាប់ប្រចាំក្រុមហ៊ុន ដែលមានឥទ្ធិពល និងគំនិតច្នៃប្រឌិតខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ ។

អាជីពការងាររបស់លោកស្រី បូរ៉េន នៅក្នុងវិស័យធនាគារបានទទួលភាពរីកចម្រើនគួរឱ្យស្ងប់ស្ងែង។ លោកស្រី បានចូលបម្រើការងារដំបូងនៅខែមិថុនា ឆ្នាំ2012 ក្នុងតំណែងជាប្រធាននាយកដ្ឋានរដ្ឋបាលអតិថិជនស្តាប់ និងអាជីវកម្ម ហើយលោកស្រី បូរ៉េន បន្តទទួលបានតួនាទីគ្រប់គ្រងសំខាន់ៗជាច្រើន មុនពេលត្រូវបានចាត់តាំងឱ្យដឹកនាំនាយកដ្ឋានកិច្ចការច្បាប់ និងមុខងារប្រតិបត្តិតាម កាលពីខែវិច្ឆិកា ឆ្នាំ2018។ មុនពេលចូលបម្រើការងារនៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ លោកស្រីបានទទួលបទពិសោធការងារយ៉ាងច្រើនទាក់ទងទៅនឹងវិស័យច្បាប់ និងការអប់រំ។

លោកស្រី បូរ៉េន បានទទួលសញ្ញាបត្របណ្ឌិត និងអនុបណ្ឌិតនាយកដ្ឋាននីតិសាស្ត្រ ពីសាកលវិទ្យាល័យប្រទេសជប៉ុន ព្រមទាំងសញ្ញាបត្របរិញ្ញាបត្រនាយកដ្ឋាននីតិសាស្ត្រ ពីសាកលវិទ្យាល័យកូម៉ូនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា និងពីសាកលវិទ្យាល័យ Lumière Lyon II របស់ប្រទេសបារាំង ។



លោកស្រី ប៊ុក ភីក្លី
នាយិកានាយកដ្ឋានហិរញ្ញវត្ថុ

លោកស្រី ភីក្លី មានតួនាទីជានាយិកានាយកដ្ឋានហិរញ្ញវត្ថុនៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ព្រមជាមួយតួនាទីបន្ថែមក្នុងការរៀបចំយុទ្ធសាស្ត្រ អាជីវកម្ម។ លោកស្រីទទួលបានបរិញ្ញាបត្រពីសាកលវិទ្យាល័យហិរញ្ញវត្ថុ និង យុទ្ធសាស្ត្រអាជីវកម្មរបស់ធនាគារ ដើម្បីរៀបចំទិសដៅស្របគ្នារវាងគោល ដៅហិរញ្ញវត្ថុ និងដំណើរការអាជីវកម្ម ក៏ដូចជាការគ្រប់គ្រងហិរញ្ញវត្ថុ និង អភិបាលកិច្ច ដើម្បីធានាឱ្យបាននូវការអនុលោមតាមបទប្បញ្ញត្តិក្នុងស្រុក និងក្រុមហ៊ុនមេ។

លោកស្រីមានបទពិសោធន៍ពីទសវត្សរ៍នៅក្នុងវិស័យផ្សេងៗ រួមមានវិស័យ ធនាគារ សវនកម្ម និង FMCG ដែលក្នុងនោះ លោកស្រីមានបទពិសោធន៍ ក្នុងវិស័យធនាគារច្រើនជាង 17 ឆ្នាំ។ លើសពីនេះ លោកស្រីក៏ជា ក្រុមប្រឹក្សាភិបាលមិនប្រតិបត្តិក្នុងក្រុមហ៊ុនផ្សេងៗ ចាប់តាំងពីខែមិថុនា ឆ្នាំ 2022។

លោកស្រីបានបញ្ចប់បរិញ្ញាបត្រនាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុនៅ សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) និងជាសមាជិកនៃសមាគម គណនេយ្យអាជីពនៃប្រទេសអូស្ត្រាលី (CPA Australia) និងវិទ្យាស្ថាន គណនេយ្យអាជីពនៃប្រទេសអូស្ត្រាលី (IPA)។ លោកស្រីក៏ជាសមាជិក នៃវិទ្យាស្ថានអូស្ត្រាលីសម្រាប់បណ្តុះបណ្តាលអភិបាលក្រុមហ៊ុន (AICD) និងទទួលបានអាជ្ញាបណ្ណពីនិយ័តការបរទេសកិច្ច (Cambodia Trust Regulator) ក្នុងខែសីហា ឆ្នាំ 2023។



លោក ខៀវ សុភិណ
នាយកនាយកដ្ឋានទីផ្សារហិរញ្ញវត្ថុ

លោក សុភិណ បានចូលបម្រើការងារនៅធនាគារ តាំងពីឆ្នាំ 2005 ពេលដែលធនាគារនេះ បានចាប់ផ្តើមប្រតិបត្តិការក្រោមឈ្មោះធនាគារ ANZ Royal ហើយបច្ចុប្បន្នលោកកាន់តួនាទីជានាយកនាយកដ្ឋាន ទីផ្សារហិរញ្ញវត្ថុ និងស្ថាប័នហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់ទំនាក់ទំនងស្ថាប័ន ហិរញ្ញវត្ថុ និងមុខងារធនាគាររបស់ធនាគារ ក៏ដូចជា ការផ្តល់សេវាកម្ម រូបិយប័ណ្ណអន្តរជាតិ សម្រាប់អតិថិជនបុគ្គល អាជីវកម្ម និងសាជីវកម្ម។

ជាមួយនឹងបទពិសោធន៍ជាង 19 ឆ្នាំ នៅធនាគារដែលលោកបានចាប់ផ្តើម ធ្វើការក្នុងតួនាទីផ្សេងៗ ដូចជា នៅនាយកដ្ឋានសេវាធនាគារសម្រាប់ បុគ្គល ក្នុងតំណែងជាប្រធានគ្រប់គ្រងសាខា ប្រធានជាន់ខ្ពស់ នាយកដ្ឋានកម្មវិធីផ្ទះ និងក្រោយមក លោកបានផ្លាស់តួនាទីទៅកាន់ នាយកដ្ឋានធនាគារសាជីវកម្ម និងទីផ្សារហិរញ្ញវត្ថុ។ លោកត្រូវបាន តែងតាំងជាសមាជិកនៃគណៈគ្រប់គ្រងប្រតិបត្តិធនាគារ តាំងពីថ្ងៃទីមួយ ដែលធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ចាប់ផ្តើមដំណើរការក្នុងខែសីហា ឆ្នាំ 2019 ។

ដោយស្ថិតនៅជំនាញនាយកដ្ឋានភាសាអង់គ្លេស ភាសាចិន និង ភាសាខ្មែរ លោក សុភិណ បានបញ្ចប់ការសិក្សានាយកដ្ឋាន សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ Guangxi នៅប្រទេសចិនតាមរយៈអាហារូបករណ៍ របស់រដ្ឋាភិបាលចិន។



លោក ស៊ីសុវត្ថិ រីក
នាយកនាយកដ្ឋានសេវាធនាគារសម្រាប់បុគ្គល

លោក ស៊ីសុវត្ថិ រីក បានចូលបម្រើការងារនៅ ធនាគារ ANZ Royal នៅ ឆ្នាំ 2007 ហើយនៅតែបន្តការងាររបស់លោកជាមួយធនាគាររហូតដល់ ត្រូវបានប្តូរឈ្មោះទៅជាធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក្នុងឆ្នាំ 2019។ បច្ចុប្បន្ននេះ លោកមានតួនាទីជា នាយកនាយកដ្ឋានសេវាធនាគារ សម្រាប់បុគ្គល ទាំង 17 សាខារួមមាន នាយកដ្ឋានសេវាកម្មធនាគារ Premier (Premier Banking Segment) នាយកដ្ឋានកម្មវិធីទ្រព្យ បញ្ចាំ និងមិនមានទ្រព្យបញ្ចាំ នាយកដ្ឋានធានារ៉ាប់រងអាយុជីវិត នាយកដ្ឋានវិភាគ និងពិនិត្យគុណភាព ព្រមទាំង នាយកដ្ឋានបម្រើសេវា កម្មវិធីជំនួញតាមទូរសព្ទ 24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្តាហ៍។

ជាមួយនឹងបទពិសោធន៍ពេល 17 ឆ្នាំ ក្នុងនាយកដ្ឋានសេវាធនាគារ សម្រាប់បុគ្គល រួមមាន តួនាទីជាប្រធាននាយកដ្ឋានសេវាកម្មធនាគារ Premier (Premier Banking) ប្រធានគ្រប់គ្រងសាខា ប្រធានគ្រប់គ្រង ប្រចាំតំបន់ នាយកនាយកដ្ឋានធនាគារអតិថិជនជាន់ខ្ពស់ (Affluent Banking) និងទទួលបានការអនុវត្តការងារនៅប្រទេសសិង្ហបុរី ក្នុង នាយកដ្ឋានសេវាធនាគារសម្រាប់បុគ្គល។ លោកត្រូវបានតែងតាំងជានាយ កនាយកដ្ឋានសេវាកម្មធនាគារសម្រាប់បុគ្គល និងជាគណៈកម្មាធិការ ប្រតិបត្តិការនៅខែកុម្ភៈ ឆ្នាំ 2017 ។ បន្ទាប់ពីទទួលបានបទពិសោធន៍ជាង 17 ឆ្នាំ ក្នុងវិស័យធនាគារសម្រាប់បុគ្គលនៅប្រទេសកម្ពុជាលោក រីក ទទួល បានចំណេះដឹងអំពីជំនាញនៃការលក់ និងសេវាកម្មផ្សេងៗ ព្រមទាំង យល់ដឹងអំពីតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនយ៉ាងច្បាស់។

លោក រីក មានភាពស្នាក់នៅជំនាញនាយកដ្ឋានភាសាបារាំង ភាសា អង់គ្លេស និងភាសាខ្មែរ។ លោកបានសិក្សាជំនាញ ផ្នែកសេដ្ឋកិច្ច នៅ សាកលវិទ្យាល័យ California Berkeley និងបានរស់នៅក្រៅ ប្រទេសអស់រយៈពេលជាច្រើនឆ្នាំ។ តាមរយៈកម្មវិធីបណ្តុះបណ្តាល របស់ធនាគារ លោកបានក្លាយជាអ្នកសម្របសម្រួលនាយកដ្ឋានលក់ និងការគ្រប់គ្រងនាយកដ្ឋានលក់ និងការគ្រប់គ្រងនាយកដ្ឋានលក់ប្រចាំ នៅធនាគារជេដែរ។



លោក ឡៅ សាលី
នាយកនាយកដ្ឋានប្រតិបត្តិការ

លោក ឡៅ សាលី បានចូលបម្រើការងារនៅធនាគារនៅខែឧសភា ឆ្នាំ 2005 និងបានកាន់តំណែងជាន់ខ្ពស់មួយចំនួនរួមមាន មន្ត្រីអភិវឌ្ឍន៍អាជីវកម្មជាន់ ខ្ពស់ ប្រធានគ្រប់គ្រងសាខា ប្រធានគ្រប់គ្រងប្រចាំតំបន់ នាយកនាយកដ្ឋាន ឥណទានបុគ្គល នាយកប្រតិបត្តិការស្តីទី និងនាយកនាយកដ្ឋានប្រតិបត្តិ ការ។

នៅខែសីហា ឆ្នាំ 2019 លោកត្រូវបានតែងតាំងជានាយកនាយកដ្ឋាន ប្រតិបត្តិការរបស់ធនាគារ។ ក្នុងតួនាទីជានាយកនាយកដ្ឋានប្រតិបត្តិការ លោកមានការទទួលខុសត្រូវលើនាយកដ្ឋានប្រតិបត្តិការរបស់ធនាគារ ទាំងមូល ដែលមានមុខងារ និងភារកិច្ចផ្សេងៗជាច្រើនរួមមាន ប្រតិបត្តិការ ហិរញ្ញវត្ថុបុគ្គល ប្រតិបត្តិការពាណិជ្ជកម្មសាជីវកម្ម ផែនការនិងការបង្កើតថ្មី ការគ្រប់គ្រងអចលនទ្រព្យ រដ្ឋបាល និងលទ្ធកម្ម។

មុនពេលចូលបម្រើការងារនៅធនាគារ លោកធ្លាប់ជាអ្នកគ្រប់គ្រងក្នុងវិស័យ បដិសណ្ឋារកិច្ច និងជាសាស្ត្រាចារ្យថ្នាក់ឧត្តមសិក្សា។

លោកទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកអប់រំ និងបណ្តុះបណ្តាល ពី សាកលវិទ្យាល័យ Victoria ប្រទេសអូស្ត្រាលី តាមរយៈអាហារូបករណ៍ AusAID។



លោកស្រី ហង់ ជួន ណារីតា
នាយិកានាយកដ្ឋានធនាគារសាជីវកម្ម

លោកស្រី ណារីតា ជានាយិកានាយកដ្ឋានសេវាកម្មធនាគារនាយកដ្ឋានសាជីវកម្ម ដែលទទួលបានបន្ទុកការងារចម្រើន និងប្រាក់ចំណេញក៏ដូចជាការគ្រប់គ្រងគុណភាពធនាគារនៅក្នុងនាយកដ្ឋានធនាគារសាជីវកម្ម ដែលរួមបញ្ចូលនាយកដ្ឋានអាជីវកម្មធនតូចនិងមធ្យម នាយកដ្ឋានសាជីវកម្ម ក្នុងស្រុក និងនាយកដ្ឋានក្រុមហ៊ុនសាជីវកម្មកម្រិតអន្តរជាតិ។

លោកស្រី ណារីតា បានចូលបម្រើការងារនៅធនាគារ កាលពីខែកញ្ញា ឆ្នាំ2005 ក្នុងអំឡុងពេលនៃការបំពេញការងាររបស់ខ្លួនជាង19ឆ្នាំជាមួយធនាគារ លោកស្រីទទួលបាននូវបទពិសោធការងារទាំងនាយកដ្ឋានប្រតិបត្តិការ នាយកដ្ឋានទ្រទ្រង់ទំនាក់ទំនងជាមួយអតិថិជន និងនាយកដ្ឋានទំនាក់ទំនងផ្ទាល់ជាមួយអតិថិជន ។

មុនពេលចូលរួមការងារជាមួយធនាគារ លោកស្រីធ្លាប់មានបទពិសោធការងារជាមួយនិងអង្គការ World Vision International ធនាគារ Credit Agricole Indosuez Bank និងក្រុមហ៊ុន Nestle Dairy Cambodia Co., Ltd។

លោកស្រី ណារីតា ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់នាយកដ្ឋានគ្រប់គ្រងពាណិជ្ជកម្មឯកទេសហិរញ្ញវត្ថុពីសាកលវិទ្យាល័យ Charles Sturt កាលពីឆ្នាំ2006។ ក្នុងឆ្នាំ2022 លោកស្រីទទួលបានបរិញ្ញាបត្រជាន់ខ្ពស់មួយទៀត គឺនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិពីសាកលវិទ្យាល័យ RMIT។ ហើយលោកស្រីបានបញ្ចប់បរិញ្ញាបត្រនាយកដ្ឋានគ្រប់គ្រងពាណិជ្ជកម្ម ឯកទេសហិរញ្ញវត្ថុ និងធនាគារពីវិទ្យាស្ថានជាតិគ្រប់គ្រង ។

ក្រៅពីប្រកបការងារនៅធនាគារ លោកស្រី ណារីតា ចូលរួមយ៉ាងសកម្មក្នុងសមាគមជាច្រើន ដែលផ្តល់ការគាំទ្រដល់កុមារី និងស្ត្រី ព្រមទាំងសហគ្រិនស្ត្រីផងដែរ។



លោក កែវ ស៊ុកី
នាយកនាយកដ្ឋានធនាគារអាជីវកម្ម

លោក ស៊ុកី បានចូលបម្រើការងារនៅធនាគារ តាំងពីឆ្នាំ2006 ហើយលោកត្រូវបានតែងតាំងជានាយកនាយកដ្ឋានធនាគារអាជីវកម្មនៅឆ្នាំ2019 ។ នេះគឺជានាយកដ្ឋានផ្តល់កម្ចីពិសេស ដែលមានគោលដៅចម្បងធ្វើការជាមួយអតិថិជនដែលជាគោលដៅរបស់យើង។ លោក ស៊ុកី ដឹកនាំក្រុមការងារនាយកដ្ឋានទំនាក់ទំនងធនាគារអាជីវកម្មដែលធ្វើការយ៉ាងសកម្មជាមួយអតិថិជន ដើម្បីបំពេញតម្រូវការរបស់ពួកគាត់ទាក់ទងទៅនឹងដំណោះស្រាយធនាគារ ទាំងការផ្តល់ប្រាក់កម្ចី និងប្រាក់បញ្ញើ។

ចាប់តាំងពីចូលបម្រើការងារនៅធនាគារក្នុងឆ្នាំ2006 មក លោក ស៊ុកី គឺជាធនាគារិកម្នាក់ដ៏មានបទពិសោធដូចជា នាយកដ្ឋានប្រតិបត្តិការផ្តល់កម្ចី និងប្រតិបត្តិការទូទាត់ប្រាក់ នាយកដ្ឋានការងារ និងស្វ័យប្រវត្តិកម្ម ក៏ដូចជា ការគ្រប់គ្រង និងប្រតិបត្តិគម្រោងធំៗមួយចំនួនផងដែរ។ លោក ស៊ុកី ក៏ធ្លាប់បំពេញការងារ និងចូលរួមរៀបចំបណ្តុះបណ្តាលនៅតាមបណ្តាប្រទេសមួយចំនួនដូចជា ប្រទេសសិង្ហបុរី ឥណ្ឌា មីយ៉ាន់ម៉ា និងឡាវ ដែលជាផ្នែកមួយនៃការបំពេញភារកិច្ចនៅក្រៅប្រទេសផងដែរ។ មុនពេលឈានចូលក្នុងវិស័យធនាគារ លោក ស៊ុកី ធ្លាប់ជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងការប្រឡង (រួមទាំងគម្រោងពិសេសៗជាច្រើន) នៅមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) ។

លោក ស៊ុកី ទទួលបានសញ្ញាបត្រជាន់ខ្ពស់នាយកដ្ឋានគ្រប់គ្រងពាណិជ្ជកម្ម (MBA) បរិញ្ញាបត្រនាយកដ្ឋានគណនេយ្យ និងបរិញ្ញាបត្រអប់រំនាយកដ្ឋានភាសាបរទេស (TEFL) ។



លោក GLENN MILLER
នាយកនាយកដ្ឋានព័ត៌មានវិទ្យា

លោក Glenn មានដើមកំណើតមកពីទីក្រុង Melbourne ប្រទេសអូស្ត្រាលី ហើយលោកបានចូលបម្រើការងារនៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នៅខែសីហា ឆ្នាំ 2019 ដោយកាន់តំណែងជានាយកនាយកដ្ឋានព័ត៌មានវិទ្យា។ លោក Glenn ដឹកនាំក្រុមជំនាញបច្ចេកទេស ដែលផ្តោតចម្បងលើអតិថិជន ហើយលោកក៏ទទួលបានបន្ទុកលើការគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ទាំងមូលផងដែរ។ ក្រៅពីនេះ លោក Glenn ក៏ជាអ្នកប្រធាន (Vice Chair) នៃសភាពាណិជ្ជកម្មអូស្ត្រាលីនៅក្នុងប្រទេសកម្ពុជា (AusCham Cambodia)។

លោក Glenn បានបំពេញការងារជាអ្នកបច្ចេកទេសព័ត៌មានវិទ្យាក្នុងវិស័យធនាគារ ទូទាត់ប្រាក់ និងវិស័យទូរគមនាគមន៍អស់រយៈពេល 30 ឆ្នាំ។ លោក Glenn រស់នៅក្នុងប្រទេសកម្ពុជារយៈពេលជាង 18ឆ្នាំ ព្រមទាំងបានឆ្លងកាត់បទពិសោធការងារជាមួយក្រុមហ៊ុនចំនួន 5 ក្នុងវិស័យធនាគារ សេវាទូទាត់ប្រាក់ និងទូរគមនាគមន៍។

មុនពេលឈានជើងចូលបម្រើការងារនៅប្រទេសកម្ពុជា លោកបានឆ្លងកាត់តំណែងជាច្រើនក្នុងរយៈពេលជាង 20ឆ្នាំ ជាមួយនិងធនាគារ ANZ នៅប្រទេសអូស្ត្រាលី និងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។



លោក ស៊ី ហ៊ិនសិដ្ឋ
នាយកនាយកដ្ឋានធនធានមនុស្ស

លោក សិដ្ឋ ត្រូវបានតែងតាំងជាគណៈកម្មាធិការប្រតិបត្តិនៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក្នុងខែមេសា ឆ្នាំ2022 ដោយលោកមានបទពិសោធជាង 15ឆ្នាំ នៅក្នុងនាយកដ្ឋានធនធានមនុស្សក្នុងវិស័យធនាគារ និងធានារ៉ាប់រង។ ក្នុងតួនាទីជានាយកនាយកដ្ឋានធនធានមនុស្ស លោកមានទំនួលខុសត្រូវក្នុងការរៀបចំយុទ្ធសាស្ត្រធនធានមនុស្ស ដែលផ្តល់នូវការគាំទ្រទៅលើគោលបំណងចម្បងរបស់អាជីវកម្មផងដែរ។

ក្រោមការដឹកនាំរបស់លោក នាយកដ្ឋានធនធានមនុស្សបានអនុវត្តនូវគំនិតផ្តួចផ្តើមជាច្រើន ដើម្បីលើកកម្ពស់ការចូលរួមចំណែក និងកិច្ចសហការរបស់បុគ្គលិក ជំរុញវប្បធម៌នៃការរៀនសូត្រ និងដឹកនាំស្ថាប័ននេះឱ្យកាន់តែប្រសើរ។ លោក សិដ្ឋ ទទួលបានបន្ទុកជាច្រើនរួមមាន ការជ្រើសរើស និងការអភិវឌ្ឍន៍បុគ្គលិក ការវាយតម្លៃការងារ ការទទួលស្គាល់ស្នូដៃ និងប្រាក់រង្វាន់ ការរៀបចំផែនការបុគ្គលិក និងទំនាក់ទំនងជាមួយបុគ្គលិក។


លោក សិដ្ឋ ទទួលបានសញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម (MBA) ពីសាកលវិទ្យាល័យនៃតុន និងសញ្ញាបត្រជាន់ខ្ពស់ផ្នែកធនធានមនុស្ស ពីសាកលវិទ្យាល័យ Monash ប្រទេសអូស្ត្រាលី តាមរយៈអាហារូបករណ៍របស់ប្រទេសអូស្ត្រាលី (Australia Awards Program)។ លោក ក៏ត្រូវបានទទួលស្គាល់ពីសមាគមកិច្ចសហប្រតិបត្តិការ បច្ចេកទេស និងភាពជាដៃគូ "AOTS" (ប្រទេសជប៉ុន) ទៅលើជំនាញគ្រប់គ្រងធនធានមនុស្ស និងទំនាក់ទំនងឧស្សាហកម្ម។


ការរួមចំណែករបស់លោក ពិតជាមានសារៈសំខាន់ក្នុងការតម្រង់ទិសនាយកដ្ឋានធនធានមនុស្សនៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។ លោកមានចក្ខុវិស័យ និងប្តេជ្ញាចិត្ត ដើម្បីធ្វើឱ្យធនាគារមួយនេះ ទទួលបានជោគជ័យនិងរក្សាបាននូវកិត្តិយសជាតិក្នុងនៃការដ៏ល្អប្រសើរ។

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់

ដំណោះស្រាយផ្នែកហិរញ្ញវត្ថុ
ដ៏សម្បូរបែបសម្រាប់អតិថិជនគ្រប់ប្រភេទ







ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់
សូមជូន
**របាយការណ៍
ហិរញ្ញវត្ថុ**
សម្រាប់ឆ្នាំ 2024

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់
ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024 និងរបាយការណ៍របស់សវនករឯករាជ្យ

ព័ត៌មានអំពីធនាគារ.....	50
របាយការណ៍របស់ក្រុមប្រឹក្សាភិបាល.....	51
របាយការណ៍របស់សវនករឯករាជ្យ.....	55
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ.....	58
របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ.....	59
របាយការណ៍ស្តីពីបម្រែបម្រួលមូលធន.....	60
របាយការណ៍លំហូរទឹកប្រាក់.....	61
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ.....	63

ព័ត៌មានអំពីធនាគារ

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក

ចុះបញ្ជីពាណិជ្ជកម្មលេខ 00015704

ទីស្នាក់ការចុះបញ្ជី អគាររ៉ូយ៉ាល់ ជីលេវ 10 មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ម្ចាស់ភាគហ៊ុន J Trust Co., Ltd.
Royal Group Finance Co., Ltd.

ក្រុមប្រឹក្សាភិបាល	អ្នកខកញ៉ា គិត ម៉េង	ប្រធានក្រុមប្រឹក្សាភិបាល
	លោក William Mark Hanna	អភិបាល
	លោក Toru Myochin	អភិបាល
	លោក Ryuichi Atsuta	អភិបាល
	លោក Simon John Perkins	អភិបាល
	លោក Katsuyuki Oda	អភិបាល (តែងតាំងនៅថ្ងៃទី28 ខែមិថុនា ឆ្នាំ2024)
	លោក Akihiko Kisaka	អភិបាល (តែងតាំងនៅថ្ងៃទី14 ខែមករា ឆ្នាំ2025)
	លោក Toru Hatomoto	អភិបាល (លាលែងនៅថ្ងៃទី31 ខែមីនា ឆ្នាំ2024)
	លោក Makoto Kurokawa	អភិបាល (លាលែងនៅថ្ងៃទី31 ខែធ្នូ ឆ្នាំ2024)
	អ្នកស្រី ហិប សិកា	អភិបាលឯករាជ្យ
	លោក Paul Carey Clements	អភិបាលឯករាជ្យ

អ្នកគ្រប់គ្រង	លោក Toru Myochin	នាយកប្រតិបត្តិ
	លោក Makoto Kurokawa <th>នាយករងប្រតិបត្តិ (លាលែងនៅថ្ងៃទី31 ខែធ្នូ ឆ្នាំ2024)</th>	នាយករងប្រតិបត្តិ (លាលែងនៅថ្ងៃទី31 ខែធ្នូ ឆ្នាំ2024)
	លោក Akihiko Kisaka <th>នាយករងប្រតិបត្តិ (តែងតាំងនៅថ្ងៃទី14 ខែមករា ឆ្នាំ2025)</th>	នាយករងប្រតិបត្តិ (តែងតាំងនៅថ្ងៃទី14 ខែមករា ឆ្នាំ2025)
	លោកស្រី ប៊ុក ភក្តី <th>នាយិកានាយកដ្ឋានហិរញ្ញវត្ថុ</th>	នាយិកានាយកដ្ឋានហិរញ្ញវត្ថុ
	លោកស្រី គក បូរីន <th>នាយិកានាយកដ្ឋានកិច្ចការច្បាប់ និងមុខងារប្រតិបត្តិការ</th>	នាយិកានាយកដ្ឋានកិច្ចការច្បាប់ និងមុខងារប្រតិបត្តិការ
	លោក ស៊ីសុវត្ថិ វ៉ាក់ដឺវ៉ាឌ្រូ <th>នាយកនាយកដ្ឋានធនាគារសម្រាប់បុគ្គល</th>	នាយកនាយកដ្ឋានធនាគារសម្រាប់បុគ្គល
	លោកស្រី ហង់ដូន ណារីតា <th>នាយិកានាយកដ្ឋានធនាគារសាជីវកម្ម</th>	នាយិកានាយកដ្ឋានធនាគារសាជីវកម្ម
	លោក ស៊ីវ ហ៊ិនពិសិដ្ឋ <th>នាយកនាយកដ្ឋានធនធានមនុស្ស</th>	នាយកនាយកដ្ឋានធនធានមនុស្ស
	លោក ខៀវ សុភិណា <th>នាយកនាយកដ្ឋានទីផ្សារហិរញ្ញវត្ថុ</th>	នាយកនាយកដ្ឋានទីផ្សារហិរញ្ញវត្ថុ
	លោក កែវ ស៊ុក <th>នាយកនាយកដ្ឋានធនាគារអាជីវកម្ម</th>	នាយកនាយកដ្ឋានធនាគារអាជីវកម្ម
	លោក ឡេ សាលី <th>នាយកនាយកដ្ឋានប្រតិបត្តិការ</th>	នាយកនាយកដ្ឋានប្រតិបត្តិការ
	លោក Glenn Miller <th>នាយកនាយកដ្ឋានព័ត៌មានវិទ្យា</th>	នាយកនាយកដ្ឋានព័ត៌មានវិទ្យា
	លោកស្រី Yuko Miyazaki <th>នាយិកានាយកដ្ឋានគ្រប់គ្រងហានិភ័យ</th>	នាយិកានាយកដ្ឋានគ្រប់គ្រងហានិភ័យ

សវនករ ក្រុមហ៊ុនស្នងការគណនេយ្យ ប្រៀន សនថុន (ខេមបូឌា) លីមីតធីត

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលហៅកាត់ថា (“ក្រុមប្រឹក្សាភិបាល” ឬ “អភិបាល”) សូមជាក់ស្តែងរបាយការណ៍របស់ខ្លួន ព្រមទាំងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក ហៅកាត់ថា (“ធនាគារ”) សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024។

សកម្មភាពចម្បង

សកម្មភាពអាជីវកម្មចម្បងរបស់ធនាគារ រួមមានការធ្វើប្រតិបត្តិការលើសកម្មភាពអាជីវកម្មធនាគារ និងការផ្តល់សេវាកម្មហិរញ្ញវត្ថុដែលពាក់ព័ន្ធ។

ពុំមានបម្រែបម្រួលជាសារវន្តទៅលើសកម្មភាពអាជីវកម្មចម្បងរបស់ធនាគារ នៅក្នុងអំឡុងការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនេះទេ ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ សម្រាប់ការិយបរិច្ឆេទនេះមានដូចខាងក្រោម៖

	2024	2023	2024	2023
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 6)	ពាន់រៀល (កំណត់សម្គាល់ 6)
ប្រាក់ចំណេញមុនពន្ធដកពន្ធ	17,029,536	15,584,122	69,327,241	64,050,743
ចំណាយពន្ធលើប្រាក់ចំណូល	(2,066,271)	(2,519,791)	(8,411,789)	(10,356,341)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	14,963,265	13,064,331	60,915,452	53,694,402

ភាគលាភ

មិនមានការបែងចែកភាគលាភត្រូវបានប្រកាស ឬបង់ប្រាក់លើអភិបាលពុំបានផ្តល់អនុសាសន៍ឱ្យធ្វើការបែងចែកភាគលាភណាមួយត្រូវបង់ សម្រាប់ការិយបរិច្ឆេទនៃការិយបរិច្ឆេទនេះឡើយ។

ដើមទុន

ពុំមានការប្រែប្រួលនៃដើមទុនដែលបានចុះបញ្ជី និងបានបោះផ្សាយសម្រាប់ការិយបរិច្ឆេទនៃការិយបរិច្ឆេទនេះទេ។

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តនៃទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទនេះទេ ក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

ការខាតបង់ឥណទាន និងបុរេប្រទាន

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង អភិបាលបានចាត់វិធានការសមស្រប ដើម្បីធានាដល់ការអះអាងថា នីតិវិធីពាក់ព័ន្ធនឹងការលុបចេញពីបញ្ជីនូវឥណទាន និងបុរេប្រទានអាក្រក់ និងការធ្វើសំវិធានធនលើឥណទានជាប់សង្ស័យ និងបុរេប្រទាន ត្រូវបានយកមកអនុវត្ត ហើយជឿជាក់ថាវាជាឥណទាន និងបុរេប្រទានអាក្រក់ ត្រូវបានលុបចេញពីបញ្ជី និងបានធ្វើសំវិធានធនគ្រប់គ្រាន់ចំពោះការខាតបង់ឥណទាន និងបុរេប្រទាន។

នាការបរិច្ឆេទនៃរបាយការណ៍នេះ អភិបាលពុំបានដឹងពីស្ថានភាពណាមួយដែលធ្វើឱ្យមានការលុបបំបាត់ចោលឥណទាន និងបុរេប្រទានអាក្រក់ ព្រមទាំងសំវិធានធនលើការខាតបង់ឥណទាន និងបុរេប្រទាន ក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារដែលមានភាពខ្វះខាតជាសារវន្តនោះទេ។

ទ្រព្យសកម្ម

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង អភិបាលបានចាត់វិធានការសមស្រប ដើម្បីធានាដល់ការអះអាងថា បណ្តា ទ្រព្យសកម្មដែលទំនងជាមិនអាចទទួលបានស្គាល់ក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ដូចដែលបានកត់ត្រាក្នុងបញ្ជីគណនេយ្យរបស់ធនាគារ ត្រូវបានកាត់បន្ថយ តម្លៃនៅត្រឹមតម្លៃដែលគេរំពឹងទុកថាអាចទទួលបាន។

នាការបរិច្ឆេទនៃរបាយការណ៍នេះ គណៈគ្រប់គ្រងពុំបានដឹងពីព្រឹត្តិការណ៍ណាមួយដែលអាចបណ្តាលឱ្យការកំណត់តម្លៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុរបស់ធនាគារ មានភាពពុំត្រឹមត្រូវជាសារវន្តនោះទេ។

វិធីសាស្ត្រកំណត់តម្លៃ

នាការបរិច្ឆេទនៃរបាយការណ៍នេះ អភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលបានកើតឡើងដែលធ្វើឱ្យប៉ះពាល់ដល់វិធីសាស្ត្រវាយតម្លៃទ្រព្យសកម្ម នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារថាមានភាពមិនត្រឹមត្រូវ ឬមិនសមស្របនោះទេ។

បំណុលយថាភាព និងបំណុលផ្សេងៗទៀត

នាការបរិច្ឆេទនៃរបាយការណ៍នេះ ពុំមាន៖

- (ក) ការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់ធនាគារ ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទមក ក្នុងការធានាចំពោះបំណុលរបស់បុគ្គលណាម្នាក់ឡើយ ឬ
- (ខ) បំណុលយថាភាពណាមួយដែលកើតមានឡើងចំពោះធនាគារ ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទមកក្រៅអំពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ធនាគារ នោះទេ។

តាមមតិរបស់អភិបាល ពុំមានបំណុលយថាភាព ឬបំណុលផ្សេងៗរបស់ធនាគារដែលត្រូវបានទាមទារឱ្យសងក្នុងអំឡុងការិយបរិច្ឆេទ ១២ ខែនេះបន្ទាប់ពី ចុងការិយបរិច្ឆេទ ថាអាចនឹងមាន ឬអាចមានផលប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ធនាគារក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅពេលបំណុលនោះ ដល់កាលកំណត់សងឡើយ។

ការផ្លាស់ប្តូរកាលៈទេសៈ

នាការបរិច្ឆេទនៃរបាយការណ៍នេះ អភិបាលរបស់ធនាគារ ពុំបានដឹងពីហេតុការណ៍ណាមួយ លើកលែងតែហេតុការណ៍ដែលបានលើកឡើង នៅក្នុងរបាយការណ៍នេះ ឬក៏របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារដែលនឹងបណ្តាលឱ្យមានតួលេខណាមួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានភាពមិនត្រឹមត្រូវជាសារវន្តនោះទេ។

សមាសធាតុជាសារវន្ត និងមិនប្រក្រតី

តាមមតិយោបល់របស់អភិបាលលទ្ធផលនៃប្រតិបត្តិការប្រចាំឆ្នាំរបស់ធនាគារ មិនមានផលប៉ះពាល់គួរឱ្យកត់សម្គាល់ពីសមាសធាតុណាមួយ ឬប្រតិបត្តិ ការ ឬព្រឹត្តិការណ៍ណាមួយមានលក្ខណៈមិនប្រក្រតីនោះទេ។

ព្រឹត្តិការណ៍ចាប់តាំងពីការិយបរិច្ឆេទនៃរបាយការណ៍

នៅកាលបរិច្ឆេទនៃរបាយការណ៍នេះ មិនមានព្រឹត្តិការណ៍គួរឱ្យកត់សម្គាល់ណាមួយកើតឡើងបន្ទាប់ពីកាលបរិច្ឆេទនៃការរាយការណ៍ ដែលតម្រូវឱ្យ មានការកែតម្រូវឬលាតត្រដាងព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះឡើយ។

ក្រុមប្រឹក្សាភិបាល

អភិបាលដែលបានបម្រើការនៅក្នុងអំឡុងការិយបរិច្ឆេទ និងនៅថ្ងៃចេញរបាយការណ៍នេះរួមមាន៖

អ្នកខកញ្ជា គិត ម៉េង	ប្រធានក្រុមប្រឹក្សាភិបាល
លោក William Mark Hanna	អភិបាល
លោក Toru Myochin	អភិបាល
លោក Ryuichi Atsuta	អភិបាល
លោក Simon John Perkins	អភិបាល
លោក Katsuyuki Oda	អភិបាល (តែងតាំងនៅថ្ងៃទី28 ខែមិថុនា ឆ្នាំ2024)
លោក Akihiko Kisaka	អភិបាល (តែងតាំងនៅថ្ងៃទី14 ខែមករា ឆ្នាំ2025)
លោក Toru Hatomoto	អភិបាល (លាលែងនៅថ្ងៃទី31 ខែមីនា ឆ្នាំ2024)
លោក Makoto Kurokawa	អភិបាល (លាលែងនៅថ្ងៃទី31 ខែធ្នូ ឆ្នាំ2024)
អ្នកស្រី ហិប សិកា	អភិបាលឯករាជ្យ
លោក Paul Carey Clements	អភិបាលឯករាជ្យ

ភាគកម្មរបស់ក្រុមប្រឹក្សាភិបាល

ពុំមានអភិបាលណាម្នាក់កាន់កាប់ ឬមានការទាក់ទិនក្នុងទម្រង់ណាមួយ នៅក្នុងភាគហ៊ុនរបស់ធនាគារដោយផ្ទាល់នៅក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ។

អត្ថប្រយោជន៍របស់អភិបាល

នៅក្នុងអំឡុងការិយបរិច្ឆេទ និងនៅចុងការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ពុំមានការរៀបចំណាមួយដែលមានធនាគារជាភាគី ក្នុងគោលបំណង ជួយដល់អភិបាលណាម្នាក់ឱ្យទទួលបាននូវអត្ថប្រយោជន៍តាមមធ្យោបាយផ្សេងៗ ដូចជាការទិញភាគហ៊ុន ឬបំណុលរបស់ធនាគារ ឬសាជីវកម្ម ដទៃទៀតឡើយ។

នៅក្នុងអំឡុងការិយបរិច្ឆេទរបាយការណ៍នេះ ពុំមានអភិបាលណាម្នាក់របស់ធនាគារបានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពី អត្ថប្រយោជន៍ដែលបានរួមបញ្ចូលនៅក្នុងបរិលាភសរុប ទទួលបាន ឬដល់កំណត់ទទួលបានដោយអភិបាល ដូចដែលបានបង្ហាញនៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុ) តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយធនាគារ ឬដោយក្រុមហ៊ុនពាក់ព័ន្ធជាមួយនឹងធនាគារ ដែលអភិបាលនោះជាសមាជិក ឬក៏ជាមួយ ធនាគារ ដែលអភិបាលនោះ មានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុច្រើននោះទេ លើកលែងតែមានការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ការទទួលខុសត្រូវរបស់អភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល មានភារៈទទួលខុសត្រូវក្នុងការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុផ្តល់នូវទិដ្ឋភាពពិត និងត្រឹមត្រូវជាសារវន្តអំពីស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដោយអនុលោមតាមក្របខណ្ឌរបាយការណ៍ហិរញ្ញវត្ថុដែលបានបង្ហាញក្នុងនោះ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ជប់។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ក្រុមប្រឹក្សាភិបាលចាំបាច់ត្រូវ៖

- (ក) អនុម័តនូវគោលនយោបាយគណនេយ្យដែលសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព
- (ខ) អនុលោមទៅតាមស្តង់ដារគណនេយ្យនៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ឬប្រសិនបើមានការប្រកាសចាកណាមួយក្នុងការបង្ហាញនូវភាពទិដ្ឋភាពពិត និងត្រឹមត្រូវហើយធានាឱ្យបានថាការប្រកាសចាកទាំងនោះ ត្រូវបានលាតត្រដាង ពន្យល់ និងកំណត់បរិមាណឱ្យបានច្បាស់លាស់ក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- (គ) ត្រួតពិនិត្យប្រព័ន្ធដំណើការនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ និងរក្សាទុកនូវបញ្ជីគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព
- (ឃ) វាយតម្លៃនូវលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែគណៈគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជីផ្តាក់ដំណើរការធនាគារ ឬគ្មានជម្រើស សមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ និង
- (ង) ត្រួតពិនិត្យ និងដឹកនាំធនាគារឱ្យមានប្រសិទ្ធភាព លើវាលសេចក្តីសម្រេចដែលមានសារៈសំខាន់ទាំងអស់ ដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ធនាគារ ហើយត្រូវប្រាកដថា កិច្ចការនេះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាល ធានាអះអាងថា អ្នកគ្រប់គ្រងបានអនុវត្តនូវវាលសេចក្តីសម្រេច ដូចមានរាយការណ៍ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ


យើងខ្ញុំ សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយនឹងកំណត់សម្គាល់នានាដូចដែលបានបង្ហាញនៅទំព័រទី 58 ដល់ទី 133 ថាបានបង្ហាញនូវភាពត្រឹមត្រូវជាសារវន្តអំពីស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ជប់ ដោយអនុលោមតាមស្តង់ដារគណនេយ្យនៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា។

ចុះហត្ថលេខាដោយយោងទៅលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល



William Mark Hanna
អភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
កាលបរិច្ឆេទ៖ 28 មីនា 2025



Toru Myochin
អភិបាល និងនាយកប្រតិបត្តិ

ជូនចំពោះភាគហ៊ុនិករបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក

ហ្គេន សនច័ន (ខេមបូឌា) លីមីតធីត
ជាន់ទី 20 អគារកាណាឌីយ៉ា, 315 ផ្លូវព្រះអង្គខ្នង (កែងមហាវិថីព្រះមុនីវង្ស)
សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ៖ +855 23 966 520
www.grantthornton.com.kh



មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក (ហៅកាត់ថា“ធនាគារ”) ដែលរួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងរបាយការណ៍ចំណេញ ឬខាត និង របាយការណ៍ចំណូលលម្អិតផ្សេងៗ របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ជប់ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងគោលនយោបាយគណនេយ្យជាសារវន្ត និងសេចក្តីពន្យល់ព័ត៌មានផ្សេងៗ។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុដែលភ្ជាប់ជាមួយត្រូវបានរៀបចំឡើងដោយបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវជាសារវន្តអំពីស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ជប់ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យនៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ដែលអនុម័តដោយនិយ័តករគណនេយ្យ និងសវនកម្មនៃកម្ពុជា ដោយផ្អែកលើស្តង់ដារគណនេយ្យនៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ ដែលបានចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ ព្រមទាំងសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

មូលដ្ឋាននៃការបញ្ជាក់មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្ម ដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“CISAs”)។ ការទទួលខុសត្រូវរបស់យើងខ្ញុំស្ថិតក្រោមស្តង់ដារទាំងនោះគឺត្រូវបានរៀបចំបន្ថែមនៅក្នុងផ្នែកនៃការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុនៃរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំមានឯករាជ្យភាពពីធនាគារ ដោយអនុលោមតាមក្រុមប្រឹក្សាស្តង់ដារវិជ្ជាជីវៈគណនេយ្យអន្តរជាតិ ក្រសួងធនាគាររបស់គណនេយ្យករជំនាញ (រួមទាំងស្តង់ដារឯករាជ្យអន្តរជាតិ) (“IESBA Code”) រួមជាមួយនឹងតម្រូវការក្រសួងធនាគារ ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុក្នុងព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំបានបំពេញការទទួលខុសត្រូវទៅតាមតម្រូវការក្រសួងធនាគារទាំងនោះ និង IESBA Code។ យើងខ្ញុំជឿជាក់ថាការស្តង់ដារសវនកម្មដែលយើងខ្ញុំទទួលបានគឺគ្រប់គ្រាន់ និងសមស្របដើម្បីផ្តល់មូលដ្ឋានសម្រាប់មតិយោបល់របស់យើងខ្ញុំ។

ព័ត៌មានផ្សេងៗ

ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវទាំងស្រុងទៅលើការរៀបចំព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗទាំងនោះរួមមានរបាយការណ៍របស់ក្រុមប្រឹក្សាភិបាលដែលបានផ្តល់ជូនយើងខ្ញុំមុនកាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុ ប៉ុន្តែមិនរួមបញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនកររបស់យើងខ្ញុំ ព្រមទាំងរបាយការណ៍ប្រចាំឆ្នាំ ដែលព័ត៌មានទាំងនេះបានរៀបចំចូលសម្រាប់យើងខ្ញុំបន្ទាប់ពីកាលបរិច្ឆេទនោះ។

មតិយោបល់របស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់ទៅលើព័ត៌មានផ្សេងៗទេ ហើយយើងខ្ញុំមិនផ្តល់ការធានា ឬសេចក្តីសន្និដ្ឋានក្នុងទម្រង់បែបណាមួយឡើយ។

ភ្ជាប់ជាមួយការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ យើងខ្ញុំមានទំនួលខុសត្រូវក្នុងការអានព័ត៌មានផ្សេងៗ ហើយពិចារណាថា តើព័ត៌មានផ្សេងៗនោះ មានវិសមភាពជាសារវន្តជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុឬទេ ឬចំណេះដឹងរបស់យើងខ្ញុំដែលទទួលបានពីការធ្វើសវនកម្ម ថាតើព័ត៌មានទាំងនោះអាចមានកំហុសឆ្គងជាសារវន្តឬទេ។

ប្រសិនបើ ផ្អែកតាមការងារដែលយើងធ្វើសវនកម្ម យើងខ្ញុំសន្មតថាមានកំហុសជាសារវន្តកើតឡើងលើព័ត៌មានផ្សេងៗ ទាំងនេះ យើងខ្ញុំត្រូវវាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីត្រូវវាយការណ៍នៅក្នុងករណីនេះឡើយ។

នៅពេលដែលយើងខ្ញុំអានរបាយការណ៍ប្រចាំឆ្នាំ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តណាមួយកើតមានឡើង យើងខ្ញុំត្រូវធ្វើការទាក់ទងជាមួយក្រុមប្រឹក្សាភិបាល និងឆ្លើយតបទៅលើបញ្ហាទាំងនេះដោយអនុលោមតាមការតម្រូវរបស់ CISA 720 (បានធ្វើការកែតម្រូវ)។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំ និងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុទាំងនេះឱ្យបានត្រឹមត្រូវដោយអនុលោមតាមស្តង់ដារគណនេយ្យនៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា និងទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុងដែលគណៈគ្រប់គ្រងកំណត់ថាមានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុមិនឱ្យមានការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងមានទំនួលខុសត្រូវចំពោះការវាយតម្លៃទៅលើសមត្ថភាពធនាគារក្នុងការបន្តប្រតិបត្តិដោយផ្អែកលើមូលដ្ឋាននិរន្តរភាព ការលាតត្រដាងប្រសិនបើមានបញ្ហាទាក់ទងនឹងនិរន្តរភាព និងការប្រើប្រាស់និរន្តរភាពជាមូលដ្ឋានគណនេយ្យ លុះត្រាតែគណៈគ្រប់គ្រងមានគោលបំណងវិនិយោគធនាគារ ឬបញ្ឈប់ប្រតិបត្តិការ ឬក៏គ្មានជម្រើសផ្សេងៗបន្ថែមចាំបាច់ត្រូវធ្វើ។

ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវក្នុងការត្រួតពិនិត្យទៅលើដំណើរការនៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

ការទទួលខុសត្រូវរបស់សវនករទៅលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបាននូវការធានាអះអាងដ៏សមហេតុផល ទៅលើរបាយការណ៍ហិរញ្ញវត្ថុដោយពុំមានលក្ខណៈខុសឆ្គងជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គង និងការធ្វើរបាយការណ៍សវនកម្មដែលមានមតិយោបល់របស់យើងខ្ញុំផងដែរ។ ការធានាអះអាងដែលសមហេតុផល គឺជាការធានាមួយដ៏ខ្ពស់ ប៉ុន្តែវាមិនបានធានាថាការធ្វើសវនកម្មដោយផ្អែកទៅលើស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“CISAs”) នឹងតែងតែរកឃើញនូវការរាយការណ៍ខុសជាសារវន្តដែលកើតមានឡើង។ ការរាយការណ៍ខុសអាចកើតមានឡើងពីការក្លែងបន្លំ ឬកំហុសឆ្គងដែលអាចចាត់ទុកថាជាសារវន្តនៅពេលដែលកំហុសមួយ ឬកំហុសមួយច្រើនធ្វើឱ្យប៉ះពាល់ដល់សេចក្តីសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្មដោយយោងទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវវិធានវិនិច្ឆ័យ និងរក្សាមធ្យធាតុនិយមប្រកបដោយវិជ្ជាជីវៈទៅលើការធ្វើសវនកម្ម។ យើងខ្ញុំក៏៖

- កំណត់អត្តសញ្ញាណ និងវាយតម្លៃនូវហានិភ័យនៃការរាយការណ៍ខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុតាមការកើតឡើងដោយការក្លែងបន្លំ ឬកំហុសឆ្គង រៀបចំ និងអនុវត្តនីតិវិធីសវនកម្មដែលឆ្លើយតបទៅនឹងហានិភ័យទាំងនោះ រួមទាំងការប្រមូលយកភស្តុតាងសវនកម្មឱ្យបានគ្រប់គ្រាន់ និងសមស្របដើម្បីជាមូលដ្ឋានសម្រាប់បញ្ជាក់យោបល់របស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញដោយការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំគឺជាកំហុសឆ្គងដោយអចេតនាដោយសារតែការក្លែងបន្លំរួមបញ្ចូលទាំងការរួមគំនិត ការក្លែងបន្លំដោយចេតនាការលុបចោលដោយចេតនា ការបង្ហាញខុស ឬការល្មើសទៅលើការត្រួតពិនិត្យផ្ទៃក្នុង។
- ធ្វើការស្វែងយល់អំពីការគ្រប់គ្រងផ្ទៃក្នុងដែលទាក់ទងទៅនឹងការធ្វើសវនកម្ម ដើម្បីបង្កើតនូវនីតិវិធីសវនកម្មដែលសមស្របទៅនឹងកាលៈទេសៈប៉ុន្តែមិនមែនជាគោលបំណងក្នុងការបង្ហាញនូវមតិយោបល់លើប្រសិទ្ធភាពនៃការត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារនោះទេ។
- ធ្វើការវាយតម្លៃភាពសមស្របលើគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃគណនេយ្យប៉ាន់ស្មាន ក៏ដូចជាការបង្ហាញនានាដែលធ្វើឡើងដោយគណៈគ្រប់គ្រង។
- សន្និដ្ឋានដ៏សមស្របមួយទៅលើការប្រើប្រាស់របស់គណៈគ្រប់គ្រងលើមូលដ្ឋាននិរន្តរភាពគណនេយ្យ ផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបាន ថាភាពមិនប្រាកដប្រជា ជាសារវន្តបានកើតឡើងទាក់ទងនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលធ្វើឱ្យមានមន្ទិលសង្ស័យខ្លាំងទៅលើលទ្ធភាពការបន្តនិរន្តរភាពរបស់ធនាគារ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា ភាពមិនប្រាកដប្រជាជាសារវន្តនឹងកើតមានឡើង យើងខ្ញុំតម្រូវឱ្យធ្វើការលាតត្រដាងព័ត៌មានចាំបាច់ ដើម្បីទាញការយកចិត្តទុកដាក់នៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំទៅនឹងការលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬក៏ប្រសិនបើការលាតត្រដាងនោះមិនគ្រប់គ្រាន់នោះមតិយោបល់មិនត្រឹមត្រូវ នឹងត្រូវបានផ្តល់។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបានគិតត្រឹមថ្ងៃនៃការចេញរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ ទោះបីយ៉ាងណាក៏ដោយស្ថានភាព ឬក៏ព្រឹត្តិការណ៍នាពេលអនាគតអាចបណ្តាលឱ្យធនាគារមិនអាចបន្តប្រតិបត្តិការជាបន្តបន្ទាប់បាន។
- វាយតម្លៃការបង្ហាញទូទៅ រចនាសម្ព័ន្ធ និងមតិការបស់របាយការណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងការលាតត្រដាងនានាថាតើរបាយការណ៍ហិរញ្ញវត្ថុបង្ហាញនូវប្រតិបត្តិការ និងព្រឹត្តិការណ៍នានាដើម្បីបង្ហាញនូវភាពត្រឹមត្រូវសមស្របរបស់វា។

យើងខ្ញុំប្រាស្រ័យទាក់ទងជាមួយបុគ្គលមានអភិបាលកិច្ចទៅលើបញ្ហាផ្សេងៗ ការរៀបចំដែនកំណត់ និងពេលវេលាក្នុងការធ្វើសវនកម្ម និងរបកគំហើញសវនកម្មសំខាន់ៗ រួមបញ្ចូលទាំងកង្វះខាតសំខាន់ៗមួយចំនួនទៅលើការគ្រប់គ្រងផ្ទៃក្នុងដែលយើងខ្ញុំរកឃើញអំឡុងពេលធ្វើសវនកម្ម។



ហ្គេន សនថុន (ខេមបូឌា) លីមីតធីត
គណនេយ្យករជំនាញ
សវនករប្រតិបត្តិចុះបញ្ជី

Ronald C. Almera

Ronald C. Almera
នាយកសវនករជំនាញ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់សម្គាល់	ថ្ងៃទី ៣១ ខែធ្នូ		ថ្ងៃទី ៣១ ខែធ្នូ	
		ឆ្នាំ ២០២៤	ឆ្នាំ ២០២៣	ឆ្នាំ ២០២៤	ឆ្នាំ ២០២៣
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
ទ្រព្យសកម្ម					
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	7	318,502,624	260,069,368	1,281,973,062	1,062,383,368
ប្រាក់បញ្ញើនៅធនាគារនានា	8	112,372,367	48,820,598	452,298,777	199,432,143
ប្រាក់តម្កល់តាមច្បាប់	9	74,181,963	71,113,218	298,582,401	290,497,496
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - សុទ្ធ	10	1,009,128,082	985,836,222	4,061,740,530	4,027,140,967
ទ្រព្យសកម្មផ្សេងៗ	11	11,449,431	11,868,594	46,083,960	48,483,206
ទ្រព្យសកម្មអរូបី	12	8,262,729	10,126,940	33,257,484	41,368,550
ទ្រព្យសម្បត្តិ និងបរិក្ខារ	13	4,070,082	6,504,541	16,382,080	26,571,050
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	14	8,576,087	9,972,174	34,518,750	40,736,330
ឥណទានពន្ធលើប្រាក់ចំណេញ	218	243,545	-	980,269	-
ទ្រព្យសកម្មសរុប		1,546,786,910	1,404,311,655	6,225,817,313	5,736,613,110
បំណុល និងមូលនិធិម្ចាស់ភាគហ៊ុន					
បំណុល					
ប្រាក់បញ្ញើរបស់អតិថិជន	15	988,050,083	934,881,965	3,976,901,584	3,818,992,827
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	16	266,778,270	192,584,228	1,073,782,537	786,706,571
ប្រាក់កម្ចី	17	155,689	182,616	626,648	745,986
បំណុលកតិកសន្យា	18	9,446,651	10,644,675	38,022,770	43,483,497
បំណុលផ្សេងៗ	19	3,785,425	3,467,027	15,236,337	14,162,805
សិទ្ធិធានាធនលើអត្ថប្រយោជន៍និយោជិត	20	218,772	249,958	880,557	1,021,078
បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	218	-	719,643	-	2,939,742
បំណុលទ្រព្យអកម្មពន្ធពន្យារ - សុទ្ធ	21ក	2,905,524	894,253	11,694,734	3,653,024
សិទ្ធិធានាធនលើកិច្ចសន្យាក្រៅតារាងតុល្យការ	32	198,077	402,136	797,260	1,642,726
បំណុលសរុប		1,271,538,491	1,144,026,501	5,117,942,427	4,673,348,256
មូលនិធិម្ចាស់ភាគហ៊ុន					
ដើមទុន	22	75,000,000	75,000,000	300,000,000	300,000,000
ទុនបម្រុងទុរទៅ	23	103,000,000	101,000,000	415,688,000	407,546,000
ទុនបម្រុងតាមបទប្បញ្ញត្តិ	24	64,150,085	22,239,962	261,513,893	90,897,782
ប្រាក់ចំណេញរក្សាទុក		33,098,334	62,045,192	132,455,260	250,297,919
ទុនបម្រុងពីការប្តូររូបិយប័ណ្ណ		-	-	(1,782,267)	14,523,153
មូលនិធិម្ចាស់ភាគហ៊ុនសរុប		275,248,419	260,285,154	1,107,874,886	1,063,264,854
បំណុល និងមូលនិធិម្ចាស់ភាគហ៊ុន		1,546,786,910	1,404,311,655	6,225,817,313	5,736,613,110

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់សម្គាល់	2024	2023	2024	2023
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
ចំណូលពីប្រតិបត្តិការ					
ចំណូលពីការប្រាក់	25	99,135,659	91,953,771	403,581,268	377,929,999
ចំណាយលើការប្រាក់	26	(51,685,789)	(46,324,340)	(210,412,847)	(190,393,037)
ចំណូលពីការប្រាក់សុទ្ធ		47,449,870	45,629,431	193,168,421	187,536,962
ចំណូលកម្រៃ ជើងសាសុទ្ធ និងចំណូលផ្សេងៗ	27	5,314,666	6,357,051	21,636,005	26,127,480
ចំណេញពីប្រតិបត្តិការសរុប		52,764,536	51,986,482	214,804,426	213,664,442
ចំណាយលើបុគ្គលិក	28	(19,482,785)	(18,819,030)	(79,314,418)	(77,346,213)
ចំណាយរំលស់លើទ្រព្យសកម្មរូបិយ និងអរូបិយ	29	(6,567,743)	(6,395,222)	(26,737,282)	(26,284,362)
ចំណាយទុរទៅ និងរដ្ឋបាល	30	(8,818,711)	(9,601,276)	(35,900,972)	(39,461,244)
ចំណាយលើប្រតិបត្តិការសរុប		(34,869,239)	(34,815,528)	(141,952,672)	(143,091,819)
ចំណេញពីប្រតិបត្តិការមុនឱនភាពនៃតម្លៃ		17,895,297	17,170,954	72,851,754	70,572,623
ការខាតបង់លើឱនភាពនៃតម្លៃលើឧបករណ៍ហិរញ្ញវត្ថុ	31	(865,761)	(1,586,832)	(3,524,513)	(6,521,880)
ប្រាក់ចំណេញមុនដកពន្ធលើប្រាក់ចំណូល		17,029,536	15,584,122	69,327,241	64,050,743
ចំណាយពន្ធលើប្រាក់ចំណូល	21គ	(2,066,271)	(2,519,791)	(8,411,789)	(10,356,341)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		14,963,265	13,064,331	60,915,452	53,694,402
ខាតលទ្ធផលលម្អិតផ្សេងៗ					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	(16,305,420)	(8,237,676)
លទ្ធផលលម្អិតសរុប សម្រាប់ការិយបរិច្ឆេទ		14,963,265	13,064,331	44,610,032	45,456,726

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍ស្តីពីបម្រែបម្រួលមូលធន

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

2023	ដើមទុន		ទុនបម្រុងទុក		ទុនបម្រុងតាមបទប្បញ្ញត្តិ		ប្រាក់ចំណេញរក្សាទុក		ទុនបម្រុងពីការប្តូររូបិយប័ណ្ណ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)
នាថ្ងៃទី ១ ខែមករា ឆ្នាំ 2023	75,000,000	300,000,000	101,000,000	407,546,000	12,087,070	49,169,396	59,133,753	238,331,903	-	22,760,829	247,220,823	1,017,808,128
ប្រតិបត្តិការដែលបានទទួលស្គាល់ដោយផ្ទាល់នៅក្នុងមូលធន												
ការផ្ទេរទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	-	-	10,152,892	41,728,386	(10,152,892)	(41,728,386)	-	-	-	-
ការផ្ទេរទុនបម្រុងទុក	-	-	-	-	-	-	-	-	-	-	-	-
លទ្ធផលសរុប												
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	-	-	-	-	13,064,331	53,694,402	-	-	13,064,331	53,694,402
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	(8,237,676)	-	(8,237,676)
លទ្ធផលសរុបសរុប	-	-	-	-	-	-	13,064,331	53,694,402	-	(8,237,676)	13,064,331	45,456,726
នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ 2023	75,000,000	300,000,000	101,000,000	407,546,000	22,239,962	90,897,782	62,045,192	250,297,919	-	14,523,153	260,285,154	1,063,264,854
2024												
សមតុល្យនាថ្ងៃទី ១ ខែមករា ឆ្នាំ 2024	75,000,000	300,000,000	101,000,000	407,546,000	22,239,962	90,897,782	62,045,192	250,297,919	-	14,523,153	260,285,154	1,063,264,854
ប្រតិបត្តិការដែលបានទទួលស្គាល់ដោយផ្ទាល់នៅក្នុងមូលធន												
ការផ្ទេរទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	-	-	41,910,123	170,616,111	(41,910,123)	(170,616,111)	-	-	-	-
ការផ្ទេរទុនបម្រុងទុក	-	-	2,000,000	8,142,000	-	-	(2,000,000)	(8,142,000)	-	-	-	-
លទ្ធផលសរុប												
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	-	-	-	-	14,963,265	60,915,452	-	-	14,963,265	60,915,452
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	(16,305,420)	-	(16,305,420)
លទ្ធផលសរុបសរុប	-	-	-	-	-	-	14,963,265	60,915,452	-	(16,305,420)	14,963,265	44,610,032
នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ 2024	75,000,000	300,000,000	103,000,000	415,688,000	64,150,085	261,513,893	33,098,334	132,455,260	-	(1,782,267)	275,248,419	1,107,874,886

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍លំហូរទឹកប្រាក់

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

កំណត់សម្គាល់	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ				
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	14,963,265	60,915,452	13,064,331	53,694,402
និយ័តភាពលើ៖				
រំលស់លើទ្រព្យសកម្មរូបិយ និងអរូបិយ	29	26,737,282	6,395,222	26,284,362
ចំណូលពីការប្រាក់	25	(403,581,268)	(91,953,771)	(377,929,999)
ចំណាយលើការប្រាក់	26	210,412,847	46,324,340	190,393,037
ចំណាយពន្ធលើប្រាក់ចំណូល	21គ	8,411,789	2,519,791	10,356,341
ខាតលើការលុបចោលទ្រព្យសកម្មរូបិយ		294,667	-	-
ខាតលើការលក់ និងលុបចោលទ្រព្យសកម្មរូបិយ និងបរិក្ខារ		6,326	41,855	172,024
ការខាតបង់លើឱនភាពនៃតម្លៃលើឧបករណ៍ហិរញ្ញវត្ថុ	31	3,524,513	1,586,832	6,521,880
ខាតប្រតិបត្តិការមុនបម្រែបម្រួលទុនបង្វិល	(22,912,894)	(93,278,392)	(22,021,400)	(90,507,953)
បម្រែបម្រួលទុនបង្វិលសុទ្ធ				
បម្រែបម្រួលក្នុង៖				
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន		(103,254,186)	(9,610,509)	(39,499,192)
ប្រាក់តម្កល់តាមច្បាប់		10,446,445	2,541,714	10,446,445
ទ្រព្យសកម្មផ្សេងៗ		4,256,316	1,035,600	4,256,316
ប្រាក់បញ្ញើរបស់អតិថិជន ធនាគារនានា និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ		145,291,472	35,350,723	145,291,472
បំណុលផ្សេងៗ		(2,770,037)	(673,975)	(2,770,037)
សាច់ប្រាក់ទទួលបានពីប្រតិបត្តិការ		27,217,051	6,622,153	27,217,051
ការប្រាក់បានទទួល		375,849,389	91,447,540	375,849,389
ការប្រាក់បានបង់		(190,393,037)	(46,324,340)	(190,393,037)
ពន្ធលើប្រាក់ចំណូលបានបង់	21ខ	(10,559,079)	(2,569,119)	(10,559,079)
សាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ	124,310,348	506,067,426	49,176,234	202,114,324

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍លំហូរទឹកប្រាក់

(បន្ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់សម្គាល់	2024	2023	2024	2023
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ					
ប្រាក់បញ្ញើនៅធនាគារនានា		(63,802,233)	(20,524,193)	(259,738,891)	(84,354,433)
ការទិញទ្រព្យសកម្មអរូបី	12	(321,270)	(352,365)	(1,307,890)	(1,448,220)
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	13	(244,825)	(2,384,654)	(996,683)	(9,800,927)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ		(64,368,328)	(23,261,212)	(262,043,464)	(95,603,580)
លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
ការទូទាត់បំណុលកតិសន្យា	18	(1,578,851)	(1,463,939)	(6,427,502)	(6,016,789)
សាច់ប្រាក់បានពីប្រាក់កម្ចី	17	-	200,000	-	822,000
ការទូទាត់ប្រាក់កម្ចី	17	(26,927)	(17,384)	(109,620)	(71,448)
សាច់ប្រាក់សុទ្ធដែលបានប្រើក្នុងសកម្មភាពហិរញ្ញប្បទាន		(1,605,778)	(1,281,323)	(6,537,122)	(5,266,237)
បម្រែបម្រួលសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ		58,336,242	24,633,699	237,486,840	101,244,507
សាច់ប្រាក់ និងសាច់ប្រាក់សមមូល					
នាដើមកាលបរិច្ឆេទ		260,373,939	235,740,240	1,063,627,541	970,542,568
លម្អៀងពីការប្តូរប្រាក់ប័ណ្ណ		-	-	(18,305,902)	(8,159,534)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាចុងកាលបរិច្ឆេទ	7	318,710,181	260,373,939	1,282,808,479	1,063,627,541

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

1. ព័ត៌មានធនាគារ

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ហៅកាត់ថា (“ធនាគារ”) មានទីតាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារបានបង្កើតឡើងជាដំបូងដោយភាគហ៊ុនរួមគ្នារវាង Australia and New Zealand Banking Group Limited (“ANZ”) ដែលជាក្រុមហ៊ុនសាធារណៈចុះបញ្ជីនៅក្នុងប្រទេសអូស្ត្រាលី តាមរយៈក្រុមហ៊ុនចំណុះទាំងស្រុងរបស់ខ្លួនគឺ ANZ Funds Pty Ltd. ដោយកាន់កាប់ភាគហ៊ុនចំនួន 55% នៅក្នុងក្រុមហ៊ុនរួមទុន ចំណែកឯភាគហ៊ុនចំនួន 45% ទៀត ត្រូវបានកាន់កាប់ ដោយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ហ្វាយណិន ដែលជាក្រុមហ៊ុនកាន់កាប់ដោយផ្ទាល់ ពីសំណាក់ម្ចាស់ហ៊ុន មួយរូបដែលមានសញ្ជាតិខ្មែរ ហើយបច្ចុប្បន្ន ក៏មានតួនាទីជាអភិបាលនៅក្នុងធនាគារនេះផងដែរ។

ក្នុងខែសីហា ឆ្នាំ២០១៩ ប្រតិបត្តិការលក់ និងទិញភាគហ៊ុនរបស់ធនាគារ រួមបញ្ចូលទាំងការផ្ទេរសិទ្ធិគ្រប់គ្រងរវាង ANZ Funds Pty Ltd. និងក្រុមហ៊ុន J Trust Co., Ltd. (“JT”) ត្រូវបានបញ្ចប់ ហើយក្រុមហ៊ុន JT បានក្លាយជាក្រុមហ៊ុនមេរបស់ធនាគារ ចាប់ពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩។ ធនាគារក៏បានផ្លាស់ប្តូរឈ្មោះជាផ្លូវការរបស់ខ្លួនពី ធនាគារ អេ អិន ហ្សេត រ៉ូយ៉ាល់ (កម្ពុជា) មកជា ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ចាប់ពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩។ ក្នុងអំឡុងខែធ្នូ ឆ្នាំ 2019 ធនាគារបានកែប្រែអនុស្សរណៈ និងលក្ខន្តិកៈក្រុមហ៊ុនរបស់ខ្លួនម្តងទៀត ហើយបានប្តូរឈ្មោះពី “ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់” មកជា “ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក” ដោយមានការអនុម័តដោយធនាគារជាតិ នៃ កម្ពុជា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ និងការយល់ព្រមពីក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។

សកម្មភាពអាជីវកម្មចម្បងរបស់ធនាគារ គឺការផ្តល់នូវសេវាកម្មធនាគារ និងសេវាកម្មហិរញ្ញវត្ថុដែលពាក់ព័ន្ធ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ទីស្នាក់ការចុះបញ្ជីរបស់ធនាគារគឺស្ថិតនៅអគារ រ៉ូយ៉ាល់ ផ្លូវលេខ ១០ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ធនាគារមានប្រតិបត្តិការអាជីវកម្មនៅកណ្តាលទីក្រុងភ្នំពេញ និងខេត្តចំនួន ៤ ដែលមានបណ្តាញសាខាចំនួន 17។

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ធនាគារមាននិយោជិតចំនួន 628 នាក់ (ឆ្នាំ២០២៣៖ 627 នាក់)។

2. មូលដ្ឋានគ្រឹះគណនេយ្យ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើង ដោយអនុលោមតាមស្តង់ដារគណនេយ្យនៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា ដែលអនុម័តដោយនិយ័តករគណនេយ្យ និងសវនកម្មនៃកម្ពុជា ដោយផ្អែកលើស្តង់ដារគណនេយ្យនៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ ដែលបានចេញផ្សាយ ដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ។

ព័ត៌មានលម្អិតទាក់ទងនឹងគោលនយោបាយគណនេយ្យជាសារវន្តរបស់ធនាគារ ត្រូវបានលាតត្រដាងក្នុងកំណត់សម្គាល់ 36។

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានអនុម័តឱ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាលរបស់ធនាគារ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។

3. រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់កំណត់បង្ហាញ

របាយការណ៍ហិរញ្ញវត្ថុទាំងនេះ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណមុខងាររបស់ធនាគារ។ តួលេខទាំងអស់ត្រូវបានបង្កត់ឱ្យគ្រឿងបំផុតទៅនឹងប្រាក់ដុល្លារអាមេរិក ឬពាន់រៀល លុះត្រាតែមានការបង្ហាញផ្សេងពីនោះ។

4. ការលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើសាច់ប្រាក់ងាយស្រួល។ ព័ត៌មានអំពីទ្រព្យសកម្ម និងបំណុលដែលមានរយៈពេលខ្លី និងរយៈពេលវែងត្រូវបានបង្ហាញនៅក្នុងផ្នែកការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ។ ទ្រព្យសកម្ម និងបំណុលដែលលើសពី 12ខែ គឺត្រូវបានចាត់ទុកជាទ្រព្យសកម្ម រយៈពេលវែង និងបំណុលរយៈពេលវែង នៅក្នុងកំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ។

5. ការវិនិច្ឆ័យ និងការប៉ាន់ស្មាន

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ អ្នកគ្រប់គ្រងធ្វើការវិនិច្ឆ័យ ប៉ាន់ស្មាន និងសន្មតដែលមានផលប៉ះពាល់ដល់ការអនុវត្តនូវគោលនយោបាយ គណនេយ្យរបស់ធនាគារ និងចំនួននៃទ្រព្យសកម្ម បំណុល ចំណូល និងចំណាយដែលបានរាយការណ៍។ លទ្ធផលជាក់ស្តែងអាចខុសពីការប៉ាន់ស្មាន ទាំងនេះ។

ការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធត្រូវបានត្រួតពិនិត្យជាប្រចាំ។ ការកែប្រែលើការប៉ាន់ស្មាន ត្រូវបានទទួលស្គាល់តាមវិធីសាស្ត្រទស្សនៈវិស័យ។

ក. ការវិនិច្ឆ័យ

ព័ត៌មានអំពីការវិនិច្ឆ័យ ដែលបានធ្វើឡើងក្នុងការអនុវត្តគោលនយោបាយគណនេយ្យដែលមានផលប៉ះពាល់ជាសារវន្តលើចំនួនទឹកប្រាក់ ដែលបាន ទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញក្នុងកំណត់សម្គាល់ដូចខាងក្រោម៖

- កំណត់សម្គាល់ 36គ(i)៖ ការចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ៖ ការវាយតម្លៃគួរអោយយកចិត្តទុកដាក់ដែលទ្រព្យសកម្មទាំងនោះត្រូវបានកាន់កាប់ និងវាយតម្លៃថា តើលក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាការទូទាត់តែប្រាក់ដើម និងការប្រាក់ ("SPPI") លើចំនួនប្រាក់ដើមដែលនៅសល់។
- កំណត់សម្គាល់ 36គ(ii)៖ ការបង្កើតលក្ខណៈវិនិច្ឆ័យសម្រាប់កំណត់ ថាតើហានិភ័យឥណទានលើទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់ដំបូង ដោយកំណត់វិធីសាស្ត្រដែលបញ្ចូលព័ត៌មានការប្រមើលមើលអនាគតទៅក្នុងការវាស់វែងលើការរំពឹងទុក លើ ការខាតបង់ឥណទាន ("ECL") និងការជ្រើសរើស និងការអនុវត្តលើម៉ូដែល ដែលប្រើដើម្បីវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន។

ខ. ភាពមិនច្បាស់លាស់នៃការសន្មត និងការប៉ាន់ស្មាន

ព័ត៌មានអំពីភាពមិនច្បាស់លាស់នៃការសន្មត និងការប៉ាន់ស្មាន ដែលមានហានិភ័យជាសារវន្ត ដែលអាចធ្វើឱ្យមាននិយ័តភាពលើតម្លៃយោងនៃ ទ្រព្យសកម្ម និងបំណុលក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនាពេលបន្ទាប់ ត្រូវបានបញ្ចូលក្នុងកំណត់សម្គាល់ ដូចខាងក្រោម៖

- កំណត់សម្គាល់ 36គ(iii)៖ ការវាស់វែងលើតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុដែលមិនមានទិន្នន័យដែល អាចអង្កេតបាន។
- កំណត់សម្គាល់ 36គ(iv)៖ ឱនភាពនៃឧបករណ៍ហិរញ្ញវត្ថុ៖ កំណត់ការបញ្ចូលសមាសធាតុទៅក្នុងម៉ូដែល នៃការវាស់វែងលើការរំពឹងទុកលើ ការខាតបង់ឥណទាន រួមទាំងការបញ្ចូលព័ត៌មាននៃការប្រមើលមើល នាពេលអនាគត។
- កំណត់សម្គាល់ 36គ(v)៖ ឱនភាពនៃឧបករណ៍ហិរញ្ញវត្ថុ៖ ការសន្មតសំខាន់ៗ ដែលប្រើក្នុងការប៉ាន់ស្មាន លំហូរទឹកប្រាក់ដែលអាចប្រមូល មកវិញបាន។

6. ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលត្រូវបានប្តូររូបិយប័ណ្ណមុខងាររបស់ធនាគារ។ ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិក ទៅជាប្រាក់រៀល ("KHR") បានបំពេញតាមលក្ខខណ្ឌតម្រូវនៃការបង្ហាញព័ត៌មានដោយអនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ហើយការប្តូរ រូបិយប័ណ្ណនេះធ្វើឡើងដោយអនុលោមតាម ស.គ.អ.ក 21 - ឥទ្ធិពលនៃការប្រែប្រួលអត្រាប្តូររូបិយប័ណ្ណបរទេស។

ទ្រព្យសកម្ម និងបំណុលត្រូវបានប្តូរតាមអត្រានាការបរិច្ឆេទរាយការណ៍។ ដើមទុន និងគណនីមូលធនផ្សេងៗត្រូវបានប្តូរតាមអត្រាប្រវត្តិសាស្ត្រ។ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ និងរបាយការណ៍លំហូរទឹកប្រាក់ ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើប្រាស់អត្រាប្តូរ ទៅក្នុងការិយបរិច្ឆេទ ដែលអត្រានេះត្រូវបានចាត់ទុកថាមានកម្រិតប្រហាក់ប្រហែលទៅនឹងអត្រាប្តូររូបិយប័ណ្ណ នាថ្ងៃប្រតិបត្តិការ ដោយសារតែអត្រាប្តូរ រូបិយប័ណ្ណមិនមានការប្រែប្រួលជាសារវន្តនៅក្នុងការិយបរិច្ឆេទ។ ភាពខុសគ្នាដែលកើតឡើងពីការប្តូររូបិយប័ណ្ណ ត្រូវបានទទួលស្គាល់ជា "លម្អៀងពីការប្តូរ រូបិយប័ណ្ណ" នៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ។

ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល ដូចដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញដោយអនុលោមតាមច្បាប់ស្តីពី គណនេយ្យ និងសវនកម្ម ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ និងត្រូវបានធ្វើឡើងដោយប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការក្នុង 1 ដុល្លារអាមេរិក ដែលបានចេញផ្សាយ ដោយធនាគារជាតិនៃកម្ពុជា ("NBC")៖

	អត្រានាការបរិច្ឆេទរាយការណ៍	អត្រាប្តូរ
ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2024	1 ដុល្លារអាមេរិក =	4,025 រៀល
ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2023	1 ដុល្លារអាមេរិក =	4,085 រៀល

*អត្រាប្តូរប្រាក់ជាមធ្យមត្រូវបានកំណត់ដោយប្រើប្រាស់អត្រាប្តូរប្រាក់ប្រចាំថ្ងៃរបស់ធនាគារជាតិ នៃកម្ពុជា

តួលេខប្រាក់រៀលនេះ គឺសម្រាប់ការបង្ហាញតែប៉ុណ្ណោះ ហើយមិនត្រូវបានយកមកបកស្រាយថា តួលេខប្រាក់ដុល្លារអាមេរិកនេះត្រូវបានប្តូរទៅជា ប្រាក់រៀល ឬត្រូវបានប្តូរជាប្រាក់រៀល ឬនឹងត្រូវបានប្តូរ ជាប្រាក់រៀល នាពេលអនាគតតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ។

7. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	ថ្ងៃទី 31 ខែធ្នូ		ថ្ងៃទី 31 ខែធ្នូ	
	ឆ្នាំ 2024	ឆ្នាំ 2023	ឆ្នាំ 2024	ឆ្នាំ 2023
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 6)	ពាន់រៀល (កំណត់សម្គាល់ 6)
សាច់ប្រាក់ក្នុងដៃ	34,697,693	53,386,561	139,658,214	218,084,102
សាច់ប្រាក់ក្នុងធនាគារដែលមាន កាលវេលាដើមតិចជាង 3 ខែ៖				
សាច់ប្រាក់នៅធនាគារជាតិ នៃកម្ពុជា	128,454,994	100,636,036	517,031,351	411,098,207
សាច់ប្រាក់នៅធនាគារនានា	155,557,494	106,351,342	626,118,914	434,445,232
	318,710,181	260,373,939	1,282,808,479	1,063,627,541
ដក៖ សិទ្ធិធានលើឱនភាពនៃតម្លៃ	(207,557)	(304,571)	(835,417)	(1,244,173)
	318,502,624	260,069,368	1,281,973,062	1,062,383,368

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(បន្ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

7. សាច់ប្រាក់ និងសាច់ប្រាក់សមមូល (ត)

បម្រែបម្រួលសិទ្ធិធនលើឱនភាពនៃតម្លៃលើសាច់ប្រាក់ និងសាច់ប្រាក់សមមូលក្នុងអំឡុងការិយបរិច្ឆេទមានដូចខាងក្រោម៖

	2024	2023	2024	2023
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
នាថ្ងៃទី១ ខែមករា	304,571	277,696	1,244,173	1,143,274
ការទទួលស្គាល់ចំណេញ ឬខាត (កំណត់សម្គាល់ ៣១)	(97,014)	26,875	(394,944)	110,456
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(13,812)	(9,557)
នាថ្ងៃទី៣១ ខែធ្នូ	207,557	304,571	835,417	1,244,173

សមតុល្យដុលនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូលត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី 31 ខែធ្នូ		ថ្ងៃទី 31 ខែធ្នូ	
	ឆ្នាំ 2024	ឆ្នាំ 2023	ឆ្នាំ 2024	ឆ្នាំ 2023
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
តាមទំនាក់ទំនង៖				
មិនមែនសម្ព័ន្ធភាព	318,549,908	260,373,939	1,282,163,380	1,063,627,541
សម្ព័ន្ធភាព	160,273	-	645,099	-
	318,710,181	260,373,939	1,282,808,479	1,063,627,541

8. ប្រាក់បញ្ញើនៅធនាគារនានា

	ថ្ងៃទី 31 ខែធ្នូ		ថ្ងៃទី 31 ខែធ្នូ	
	ឆ្នាំ 2024	ឆ្នាំ 2023	ឆ្នាំ 2024	ឆ្នាំ 2023
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
ធនាគារជាតិ នៃ កម្ពុជា	6,015,784	8,311,597	24,213,531	33,952,874
ធនាគារផ្សេងៗ	107,281,838	41,183,792	431,809,397	168,235,790
	113,297,622	49,495,389	456,022,928	202,188,664
ដក៖ សិទ្ធិធនលើឱនភាពនៃតម្លៃ	(925,255)	(674,791)	(3,724,151)	(2,756,521)
	112,372,367	48,820,598	452,298,777	199,432,143

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(បន្ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

8. ប្រាក់បញ្ញើនៅធនាគារនានា (ត)

បម្រែបម្រួលសិទ្ធិធនលើឱនភាពនៃតម្លៃលើប្រាក់បញ្ញើនៅធនាគារនានាក្នុងអំឡុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

	2024	2023	2024	2023
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
នាថ្ងៃទី 1 ខែមករា	674,791	368,337	2,756,521	1,516,443
ទទួលស្គាល់ក្នុងចំណេញ ឬខាត (កំណត់សម្គាល់ ៣១)	250,464	306,454	1,019,639	1,259,526
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(52,009)	(19,448)
នាថ្ងៃទី 31 ខែធ្នូ	925,255	674,791	3,724,151	2,756,521

ប្រាក់បញ្ញើដុលនៅធនាគារនានាត្រូវបានវិភាគដូចខាងក្រោម៖

ក. តាមកាលកំណត់៖

- ក្នុងរយៈពេល 1 ខែ
- > 1 ទៅ 3 ខែ
- > 3 ទៅ 6 ខែ
- > 6 ទៅ 12 ខែ

	ថ្ងៃទី 31 ខែធ្នូ		ថ្ងៃទី 31 ខែធ្នូ	
	ឆ្នាំ 2024	ឆ្នាំ 2023	ឆ្នាំ 2024	ឆ្នាំ 2023
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
48,647,144	51,315	195,804,755	209,622	
-	28,982,775	-	118,394,636	
19,388,490	16,400,919	78,038,672	66,997,754	
45,261,988	4,060,380	182,179,501	16,586,652	
113,297,622	49,495,389	456,022,928	202,188,664	
20,107,138	39,294,709	80,931,230	160,518,886	
93,190,484	10,200,680	375,091,698	41,669,778	
-	-	-	-	
113,297,622	49,495,389	456,022,928	202,188,664	

ខ. តាមរូបិយប័ណ្ណ៖

- ដុល្លារអាមេរិក
- ប្រាក់រៀល
- ផ្សេងៗ

គ. តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖

- ធនាគារជាតិ នៃ កម្ពុជា
- ធនាគារក្នុងស្រុកផ្សេងៗ

	2024	2023
0.50% - 1.16%	0.50% - 1.16%	0.50% - 3.11%
3.60% - 7.75%	3.60% - 7.75%	0.05% - 7.75%

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(បន្ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៩. ប្រាក់តម្កល់តាមច្បាប់

កំណត់សម្គាល់	ថ្ងៃទី ៣១ ខែធ្នូ		ថ្ងៃទី ៣១ ខែធ្នូ	
	ឆ្នាំ 2024	ឆ្នាំ 2023	ឆ្នាំ 2024	ឆ្នាំ 2023
ប្រាក់តម្កល់ធានាលើដើមទុនតាមច្បាប់	7,500,000	7,500,000	30,187,500	30,637,500
ប្រាក់បម្រុងកាតព្វកិច្ចលើ ប្រាក់បញ្ញើរបស់អតិថិជន ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	66,681,963	63,613,218	268,394,901	259,859,996
	74,181,963	71,113,218	298,582,401	290,497,496

ក. ប្រាក់តម្កល់ធានាលើដើមទុនតាមច្បាប់

យោងតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជា លេខ ធ៧-០១-១៣៦ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ ធនាគារត្រូវឱ្យរក្សាប្រាក់តម្កល់តាមច្បាប់ចំនួន ១០% នៃដើមទុនរបស់ខ្លួន។ ប្រាក់តម្កល់នេះ គឺមិនអាចប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួនបានឡើយ និងធនាគារអាចដកវិញបាន នៅពេលដែលធនាគារសម្រេចចិត្តឈប់ធ្វើអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយស្ម័គ្រចិត្ត។ នៅក្នុងអំឡុងការិយបរិច្ឆេទនេះ ប្រាក់តម្កល់ធានាលើដើមទុនតាមច្បាប់ទទួលបានការប្រាក់ក្នុងអត្រា ១.៣០% ក្នុងមួយឆ្នាំ (2023: 1.26% ក្នុងមួយឆ្នាំ)។

ខ. ប្រាក់បម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជន ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ និងប្រាក់កម្ចីពីអនិវាសនជន

ប្រាក់បម្រុងកាតព្វកិច្ច (“RRR”) តំណាងឱ្យទុនបម្រុងអប្បបរមាដែលត្រូវបានគណនាតាមអត្រា ៨% ចំពោះប្រាក់រៀល និង ១២.៥០% ចំពោះរូបិយប័ណ្ណផ្សេងៗនៃសមតុល្យសរុបនៃប្រាក់បញ្ញើរបស់អតិថិជន ប្រាក់បញ្ញើរបស់ធនាគារ និងប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុអនិវាសនជន និង ប្រាក់កម្ចីអនិវាសនជន។ យោងតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជា លេខ ធ៧-០១៨-២៨២ ប្រ.ក. ស្តីពីការរក្សាទុនបម្រុងកាតព្វកិច្ចជាប្រាក់រៀល និងរូបិយប័ណ្ណផ្សេងៗមិនទទួលបានការប្រាក់ទេ ចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨។

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ធនាគារជាតិ នៃ កម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីការកាត់បន្ថយអត្រាប្រាក់បម្រុងកាតព្វកិច្ចលើប្រាក់រៀលពី ៨% មកត្រឹម ៧%។ សម្រាប់រូបិយប័ណ្ណបរទេស អត្រាប្រាក់បម្រុងកាតព្វកិច្ចត្រូវបានកាត់បន្ថយពី ១២.៥០% មកត្រឹម ៧% ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាត កូវីដ-១៩ លើសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ធនាគារជាតិ នៃ កម្ពុជាបានចេញប្រកាសលេខ ធ៧-០២៣-០០៥ ស្តីពីការបន្ថែមអត្រាប្រាក់បម្រុងកាតព្វកិច្ច សម្រាប់រូបិយប័ណ្ណបរទេសទៅ ៩% ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ និង ១២.៥% ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ តទៅ។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងលិខិតលេខ ធ៧-០២៣-២៦២១ ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ចេញផ្សាយដោយធនាគារជាតិ នៃ កម្ពុជា អនុញ្ញាតឱ្យរក្សាអត្រាប្រាក់បម្រុងកាតព្វកិច្ចចំពោះប្រាក់បញ្ញើ និងប្រាក់កម្ចីសម្រាប់រូបិយប័ណ្ណបរទេសមកនៅត្រឹម ៧% រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(បន្ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១០. ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - សុទ្ធ

	ថ្ងៃទី ៣១ ខែធ្នូ		ថ្ងៃទី ៣១ ខែធ្នូ	
	ឆ្នាំ 2024	ឆ្នាំ 2023	ឆ្នាំ 2024	ឆ្នាំ 2023
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
ឥណទានមានកាលកំណត់	544,173,660	503,490,432	2,190,298,982	2,056,758,416
ឥណទានវិបាក	70,185,701	75,324,709	282,497,447	307,701,436
ឥណទានផ្តល់សម្រាប់ទិញគេហដ្ឋាន	223,549,246	204,006,391	899,785,715	833,366,107
ឥណទានហិរញ្ញវត្ថុពាណិជ្ជកម្ម	184,985,737	214,992,356	744,567,591	878,243,774
ប័ណ្ណឥណទាន	3,473,909	3,166,940	13,982,484	12,936,950
ឥណទាន និងបុរេប្រទាន – ដុល	1,026,368,253	1,000,980,828	4,131,132,219	4,089,006,683
ដក៖ សិទ្ធិធានលើការខាតបង់ឱនភាពនៃតម្លៃ	(17,240,171)	(15,144,606)	(69,391,689)	(61,865,716)
ឥណទាន និងបុរេប្រទាន – សុទ្ធ	1,009,128,082	985,836,222	4,061,740,530	4,027,140,967

(i) បម្រែបម្រួលនៃសិទ្ធិធានលើការខាតបង់ឱនភាពនៃតម្លៃលើឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន មានដូចខាងក្រោម៖

	2024	2023	2024	2023
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
នាថ្ងៃទី ១ ខែមករា	15,144,606	13,913,754	61,865,716	57,282,925
សិទ្ធិធានសម្រាប់ឱនភាពនៃតម្លៃខាតបង់ក្នុងការិយបរិច្ឆេទ (កំណត់សម្គាល់ ៣១)	2,095,565	1,227,607	8,531,045	5,045,465
ស្តារឡើងវិញក្នុងការិយបរិច្ឆេទ	-	3,245	-	13,337
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(1,005,072)	(476,011)
នាថ្ងៃទី ៣១ ខែធ្នូ	17,240,171	15,144,606	69,391,689	61,865,716

(ii) ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល ត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី ៣១ ខែធ្នូ		ថ្ងៃទី ៣១ ខែធ្នូ	
	ឆ្នាំ 2024	ឆ្នាំ 2023	ឆ្នាំ 2024	ឆ្នាំ 2023
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
តាមកាលកំណត់៖				
រយៈពេល 1 ខែ	48,280,555	65,327,403	194,329,234	266,862,441
> 1 ទៅ 3 ខែ	110,419,616	108,725,664	444,438,955	444,144,337
> 3 ទៅ 6 ខែ	177,359,159	198,113,058	713,870,615	809,291,842
> 6 ទៅ 12 ខែ	88,907,753	87,833,450	357,853,706	358,799,643
> 1 ទៅ 3 ឆ្នាំ	103,387,047	130,385,240	416,132,864	532,623,705
> 3 ទៅ 5 ឆ្នាំ	97,424,486	112,444,131	392,133,556	459,334,277
លើសពី 5 ឆ្នាំ	400,589,637	298,151,882	1,612,373,289	1,217,950,438
	1,026,368,253	1,000,980,828	4,131,132,219	4,089,006,683

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(បន្ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

10. ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - សុទ្ធ (ត)

(ii) ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល ត្រូវបានវិភាគដូចខាងក្រោម៖ (ត)

	ថ្ងៃទី 31 ខែធ្នូ		ថ្ងៃទី 31 ខែធ្នូ	
	ឆ្នាំ 2024	ឆ្នាំ 2023	ឆ្នាំ 2024	ឆ្នាំ 2023
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
តាមវិស័យ៖				
សេវាកម្ម	127,614,906	118,012,724	513,649,998	482,081,978
លក់ទំនិញដុំនិងរាយ	246,612,248	206,974,407	992,614,298	845,490,453
អតិថិជនរូបវន្តបុគ្គល	211,141,855	226,152,429	849,845,966	923,832,672
អចលនទ្រព្យ	99,582,106	75,141,117	400,817,977	306,951,463
សំណង់	155,081,680	115,582,314	624,203,762	472,153,753
ផលិតផលវិភាគ	62,306,562	129,521,886	250,783,912	529,096,904
ផលិតផលវិភាគធានា	25,442,004	27,910,131	102,404,066	114,012,885
ឥណទានផ្តល់ជូនបុគ្គលិក	21,394,526	20,798,683	86,112,967	84,962,620
ផ្សេងៗ	77,192,366	80,887,137	310,699,273	330,423,955
	1,026,368,253	1,000,980,828	4,131,132,219	4,089,006,683

សម្រាប់ការវិភាគបន្ថែមលើឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល សូមមើលកំណត់សម្គាល់ 34ខ។

11. ទ្រព្យសកម្មផ្សេងៗ

	ថ្ងៃទី 31 ខែធ្នូ		ថ្ងៃទី 31 ខែធ្នូ	
	ឆ្នាំ 2024	ឆ្នាំ 2023	ឆ្នាំ 2024	ឆ្នាំ 2023
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
ចំណាយបង់មុនសម្រាប់ អត្ថប្រយោជន៍របស់បុគ្គលិក	(i) 7,942,715	7,886,639	31,969,428	32,216,920
ប្រាក់កក់ និងចំណាយបង់មុន	3,313,467	3,518,599	13,336,705	14,373,477
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	(ii) 167,660	437,767	674,832	1,788,278
ផ្សេងៗ	25,589	25,589	102,995	104,531
	11,449,431	11,868,594	46,083,960	48,483,206

(i) នេះតំណាងឱ្យភាពខុសគ្នារវាង តម្លៃសម្របនៃឥណទានផ្តល់ជូនបុគ្គលិក ដែលបានផ្តល់តាមអត្រាការប្រាក់ទាបជាងអត្រាការប្រាក់ទីផ្សារ និងតម្លៃសម្របនៃប្រាក់កម្ចីទាំងនោះទៅឱ្យអតិថិជន។ ធនាគារបានកត់ត្រាភាពខុសគ្នានេះ ជាចំណាយបង់មុនសម្រាប់អត្ថប្រយោជន៍របស់បុគ្គលិក និងត្រូវបានរំលស់ដោយប្រើប្រាស់មូលដ្ឋានរំលស់ទៅតាមលក្ខណៈវិនិច្ឆ័យនៃឥណទានផ្តល់ជូនបុគ្គលិក។

(ii) នេះតំណាងឱ្យឧបករណ៍ហិរញ្ញវត្ថុ ដែលធនាគារបានចុះកិច្ចព្រមព្រៀងលើឧបករណ៍ផ្លាស់ប្តូរអត្រាប្រាក់ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត។ ធនាគារប្រើឧបករណ៍និស្សន្ទ ដើម្បីទប់ស្កាត់ហានិភ័យរូបិយប័ណ្ណបរទេស។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(បន្ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

12. ទ្រព្យសកម្មអរូបី

កុំព្យូទ័រស្បៀង៖ ថ្លៃដើម

នាថ្ងៃទី 1 ខែមករា
ការទិញបន្ថែម
ការលុបចោល
លម្អៀងពីការប្តូររូបិយប័ណ្ណ
នាថ្ងៃទី 31 ខែធ្នូ

ដក៖ រំលស់បង្គរ

នាថ្ងៃទី 1 ខែមករា
រំលស់
ការលុបចោល
លម្អៀងពីការប្តូររូបិយប័ណ្ណ
នាថ្ងៃទី 31 ខែធ្នូ

តម្លៃយោង

នាថ្ងៃទី 31 ខែធ្នូ

	2024	2023	2024	2023
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
កុំព្យូទ័រស្បៀង៖ ថ្លៃដើម				
នាថ្ងៃទី 1 ខែមករា	14,331,966	13,979,601	58,546,081	57,554,017
ការទិញបន្ថែម	321,270	352,365	1,307,890	1,448,220
ការលុបចោល	(127,365)	-	(518,503)	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(868,837)	(456,156)
នាថ្ងៃទី 31 ខែធ្នូ	14,525,871	14,331,966	58,466,631	58,546,081
ដក៖ រំលស់បង្គរ				
នាថ្ងៃទី 1 ខែមករា	4,205,026	2,115,154	17,177,531	8,708,089
រំលស់	2,113,099	2,089,872	8,602,426	8,589,379
ការលុបចោល	(54,983)	-	(223,836)	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(346,974)	(119,937)
នាថ្ងៃទី 31 ខែធ្នូ	6,263,142	4,205,026	25,209,147	17,177,531
តម្លៃយោង				
នាថ្ងៃទី 31 ខែធ្នូ	8,262,729	10,126,940	33,257,484	41,368,550

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(បន្ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

13. ទ្រព្យសម្បត្តិ និងបរិក្ខារ

2024	កុំព្យូទ័រ	គ្រឿងសង្ហារឹម និងបរិក្ខារ	យានយន្ត	ការកែលម្អ ទ្រព្យជួល	ការងារកំពុង ដំណើរការ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)
ថ្លៃដើម						
នាថ្ងៃទី ១ ខែមករា ឆ្នាំ 2024	5,759,927	3,683,278	778,340	9,064,433	41,206	19,327,185
ការទិញបន្ថែម	225,340	5,398	-	55,293	244,825	530,856
ការផ្ទេរ	-	-	-	-	(286,031)	(286,031)
ការលុបចោល	(20,509)	-	-	-	-	(20,509)
ការលក់ចេញ	(5,083)	(24,857)	-	(33,424)	-	(63,364)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-
នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ 2024	5,959,676	3,663,819	778,340	9,086,302	-	19,488,137
ដក៖ រំលស់បង្គរ						
នាថ្ងៃទី ១ ខែមករា ឆ្នាំ 2024	4,139,613	2,329,553	649,144	5,704,334	-	12,822,644
រំលស់	941,042	510,794	129,196	1,096,698	-	2,677,730
ការលុបចោល	(18,955)	-	-	-	-	(18,955)
ការលក់ចេញ	(5,083)	(24,857)	-	(33,424)	-	(63,364)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-
នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ 2024	5,056,617	2,815,490	778,340	6,767,608	-	15,418,055
តម្លៃយោង						
នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ 2024	903,059	848,329	-	2,318,694	-	4,070,082

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានទ្រព្យសម្បត្តិ និងបរិក្ខារដែលបានរំលស់ពេញលេញ ជាមួយថ្លៃដើមចំនួន 9,494,986 ដុល្លារអាមេរិក (ឆ្នាំ២០២៣៖ 6,778,349 ដុល្លារអាមេរិក) នៅតែប្រើប្រាស់។ ការលក់ចេញ និងការលុបចោលនូវទ្រព្យសម្បត្តិ និងបរិក្ខារ រួមបញ្ចូលទាំងទ្រព្យសម្បត្តិ និងបរិក្ខារបានរំលស់ពេញលេញ ជាមួយថ្លៃដើមចំនួន 211,237 ដុល្លារអាមេរិក (ឆ្នាំ២០២៣៖ 2,271,402 ដុល្លារអាមេរិក)។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(បន្ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

13. ទ្រព្យសម្បត្តិ និងបរិក្ខារ (ត)

2023	កុំព្យូទ័រ	គ្រឿងសង្ហារឹម និងបរិក្ខារ	យានយន្ត	ការកែលម្អ ទ្រព្យជួល	ការងារកំពុង ដំណើរការ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)
ថ្លៃដើម						
នាថ្ងៃទី ១ ខែមករា ឆ្នាំ 2023	5,386,158	3,115,522	778,340	8,158,694	1,775,216	19,213,930
ការទិញបន្ថែម	550,455	710,991	-	2,857,220	2,734,461	6,853,127
ការផ្ទេរ	-	-	-	-	(4,468,471)	(4,468,471)
ការចាត់ថ្នាក់ឡើងវិញ	-	(6,347)	-	6,347	-	-
ការលុបចោល	(18,077)	(16,513)	-	(99,869)	-	(134,459)
ការលក់ចេញ	(158,608)	(120,376)	-	(1,857,958)	-	(2,136,942)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-
នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ 2023	5,759,927	3,683,278	778,340	9,064,433	41,206	19,327,185
ដក៖ រំលស់បង្គរ						
នាថ្ងៃទី ១ ខែមករា ឆ្នាំ 2023	3,377,963	1,914,282	494,024	6,636,995	-	12,423,265
រំលស់	935,028	549,434	155,120	989,343	-	2,628,925
ការចាត់ថ្នាក់ឡើងវិញ	-	(1,031)	-	1,031	-	-
ការលុបចោល	(14,770)	(12,762)	-	(65,077)	-	(92,609)
ការលក់ចេញ	(158,608)	(120,371)	-	(1,857,958)	-	(2,136,937)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-
នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ 2023	4,139,613	2,329,553	649,144	5,704,334	-	12,822,644
តម្លៃយោង						
នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ 2023	1,620,314	1,353,725	129,196	3,360,099	41,206	6,504,541

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(បន្ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

14. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

ព័ត៌មានអំពីភតិសន្យារបស់ធនាគារត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់នេះ និងកំណត់សម្គាល់ 18។

ថ្ងៃទី 31 ខែធ្នូ		ថ្ងៃទី 31 ខែធ្នូ	
ឆ្នាំ 2024	ឆ្នាំ 2023	ឆ្នាំ 2024	ឆ្នាំ 2023
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
8,576,087	9,972,174	34,518,750	40,736,330

សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

ធនាគារជួលអគារ និងសាខាការិយាល័យសម្រាប់ប្រើប្រាស់ចំពោះប្រតិបត្តិការរបស់ខ្លួន។ ព័ត៌មានអំពីភតិសន្យាដែលធនាគារ ជាភតិកៈត្រូវបានបង្ហាញដូចខាងក្រោម៖

2024	2023	2024	2023
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
នាថ្ងៃទី 1 ខែមករា	8,337,793	40,736,330	34,326,694
ការទិញបន្ថែម	3,551,360	1,550,347	14,596,090
ការបញ្ចប់កិច្ចសន្យា	(240,554)	-	(988,677)
លែងសម្រាប់ការិយបរិច្ឆេទ	(1,676,425)	(7,233,817)	(6,890,107)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(534,110)	(307,670)
នាថ្ងៃទី 31 ខែធ្នូ	9,972,174	34,518,750	40,736,330

សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

នាថ្ងៃទី 1 ខែមករា
ការទិញបន្ថែម
ការបញ្ចប់កិច្ចសន្យា
លែងសម្រាប់ការិយបរិច្ឆេទ
លម្អៀងពីការប្តូររូបិយប័ណ្ណ
នាថ្ងៃទី 31 ខែធ្នូ

15. ប្រាក់បញ្ញើរបស់អតិថិជន

ថ្ងៃទី 31 ខែធ្នូ		ថ្ងៃទី 31 ខែធ្នូ	
ឆ្នាំ 2024	ឆ្នាំ 2023	ឆ្នាំ 2024	ឆ្នាំ 2023
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
307,784,110	278,645,839	1,238,831,043	1,138,268,252
134,680,763	107,819,929	542,090,071	440,444,410
545,585,210	548,416,197	2,195,980,470	2,240,280,165
988,050,083	934,881,965	3,976,901,584	3,818,992,827

គណនីចរន្ត (*)
គណនីសន្សំ
ប្រាក់បញ្ញើមានកាលកំណត់

(*) រួមបញ្ចូលប្រាក់បញ្ញើមានកម្រិត ដែលមិនទទួលបានការប្រាក់ ហើយត្រូវបានរក្សាទុកជាបន្ទាត់ពាណិជ្ជកម្ម និងមានការធានាជូនចំពោះអតិថិជន។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(បន្ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

15. ប្រាក់បញ្ញើរបស់អតិថិជន (ត)

ប្រាក់បញ្ញើរបស់អតិថិជនខាងលើនេះ ត្រូវបានវិភាគដូចខាងក្រោម៖

ក. តាមកាលកំណត់៖

រយៈពេល 1 ខែ
> 1 ទៅ 3 ខែ
> 3 ទៅ 6 ខែ
> 6 ទៅ 12 ខែ
1 ទៅ 3 ឆ្នាំ
3 ទៅ 5 ឆ្នាំ

ខ. តាមប្រភេទអតិថិជន៖

សាជីវកម្ម
ឯកត្តជន
ផ្សេងៗ

គ. តាមនិវាសនដ្ឋាន៖

និវាសន
អនិវាសន

ឃ. តាមទំនាក់ទំនង៖

មិនមែនសម្ព័ន្ធភាគី
សម្ព័ន្ធភាគី

ង. តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖

គណនីចរន្ត
គណនីសន្សំ
ប្រាក់បញ្ញើមានកាលកំណត់

ថ្ងៃទី 31 ខែធ្នូ		ថ្ងៃទី 31 ខែធ្នូ	
ឆ្នាំ 2024	ឆ្នាំ 2023	ឆ្នាំ 2024	ឆ្នាំ 2023
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
492,738,064	440,545,363	1,983,270,708	1,799,627,808
141,641,730	170,800,082	570,107,963	697,718,335
115,297,086	140,808,261	464,070,771	575,201,746
208,681,080	156,309,608	839,941,347	638,524,749
9,824,873	11,360,741	39,545,114	46,408,627
19,867,250	15,057,910	79,965,681	61,511,562
988,050,083	934,881,965	3,976,901,584	3,818,992,827
360,130,818	328,635,553	1,449,526,542	1,342,476,234
625,521,625	604,019,972	2,517,724,541	2,467,421,586
2,397,640	2,226,440	9,650,501	9,095,007
988,050,083	934,881,965	3,976,901,584	3,818,992,827
986,397,462	933,472,169	3,970,249,784	3,813,233,810
1,652,621	1,409,796	6,651,800	5,759,017
988,050,083	934,881,965	3,976,901,584	3,818,992,827
937,814,902	888,243,685	3,774,704,980	3,628,475,453
50,235,181	46,638,280	202,196,604	190,517,374
988,050,083	934,881,965	3,976,901,584	3,818,992,827

ឆ្នាំ 2024	ឆ្នាំ 2023
0.00% - 4.55%	0.00% - 3.50%
0.00% - 5.00%	0.00% - 5.00%
0.00% - 8.00%	0.00% - 8.20%

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(បន្ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

16. ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ

	ថ្ងៃទី ៣១ ខែធ្នូ		ថ្ងៃទី ៣១ ខែធ្នូ	
	ឆ្នាំ 2024	ឆ្នាំ 2023	ឆ្នាំ 2024	ឆ្នាំ 2023
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
តាមរយៈគណនីរបស់អតិថិជន៖				
គណនីចរន្ត	16,410,699	23,104,702	66,053,063	94,382,707
គណនីសន្សំ	104,116	2,887	419,067	11,793
ប្រាក់បញ្ញើមានកាលកំណត់	64,355,713	88,083,995	259,031,745	359,823,120
	80,870,528	111,191,584	325,503,875	454,217,620
តាមរយៈគណនីរបស់ធនាគារជាតិកម្ពុជា៖				
ប្រាក់បញ្ញើមានកាលកំណត់	185,907,742	81,392,644	748,278,662	332,488,951
	266,778,270	192,584,228	1,073,782,537	786,706,571

ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី ៣១ ខែធ្នូ		ថ្ងៃទី ៣១ ខែធ្នូ	
	ឆ្នាំ 2024	ឆ្នាំ 2023	ឆ្នាំ 2024	ឆ្នាំ 2023
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
ក. តាមកាលកំណត់៖				
រយៈពេល 1 ខែ	57,926,817	47,260,645	233,155,438	193,059,734
> 1 ទៅ 3 ខែ	76,681,397	36,727,677	308,642,623	150,032,561
> 3 ទៅ 3 ខែ	49,056,565	52,402,660	197,452,674	214,064,866
> 6 ទៅ 3 ខែ	73,844,980	45,501,301	297,226,045	185,872,815
1 ឆ្នាំ ទៅ 3 ឆ្នាំ	9,268,511	10,691,945	37,305,757	43,676,595
	266,778,270	192,584,228	1,073,782,537	786,706,571
ខ. តាមនិវាសនដ្ឋាន៖				
និវាសន	266,777,963	192,583,229	1,073,781,301	786,702,490
អនិវាសន	307	999	1,236	4,081
	266,778,270	192,584,228	1,073,782,537	786,706,571
គ. តាមទំនាក់ទំនង៖				
មិនមែនសម្ព័ន្ធភាគី	207,442,823	135,386,114	834,957,363	553,052,275
សម្ព័ន្ធភាគី	59,335,447	57,198,114	238,825,174	233,654,296
	266,778,270	192,584,228	1,073,782,537	786,706,571

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(បន្ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

16. ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ (ត)

យ. តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖

- គណនីចរន្ត
- គណនីសន្សំ
- ប្រាក់បញ្ញើមានកាលកំណត់

	2024	2023
គណនីចរន្ត	0.00% - 2.00%	0.00% - 2.00%
គណនីសន្សំ	0.80%	0.80%
ប្រាក់បញ្ញើមានកាលកំណត់	0.00% - 7.20%	0.00% - 8.00%

17. ប្រាក់កម្ចី

- នាថ្ងៃទី១ ខែមករា
- ប្រាក់កម្ចីទទួលបាន
- ការទូទាត់អំឡុងការិយបរិច្ឆេទ
- លម្អៀងពីការប្តូររូបិយប័ណ្ណ
- នាថ្ងៃទី៣១ ខែធ្នូ

	ថ្ងៃទី ៣១ ខែធ្នូ		ថ្ងៃទី ៣១ ខែធ្នូ	
	ឆ្នាំ 2024	ឆ្នាំ 2023	ឆ្នាំ 2024	ឆ្នាំ 2023
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
នាថ្ងៃទី១ ខែមករា	182,616	-	745,986	-
ប្រាក់កម្ចីទទួលបាន	-	200,000	-	822,000
ការទូទាត់អំឡុងការិយបរិច្ឆេទ	(26,927)	(17,384)	(109,620)	(71,448)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(9,718)	(4,566)
នាថ្ងៃទី៣១ ខែធ្នូ	155,689	182,616	626,648	745,986

ប្រាក់កម្ចីនេះគឺជាកម្ចីដែលគ្មានការធានាដែលមានការប្រាក់ 2.5% ក្នុងមួយឆ្នាំ រួមជាមួយនឹងការទូទាត់សងប្រចាំខែទាំងប្រាក់ដើម និងការប្រាក់ ចំនួន 2,598 ដុល្លារអាមេរិកដោយមានចំនួនថេរ រហូតដល់កាលកំណត់នៅខែមេសា ឆ្នាំ២០៣០។

18. បំណុលភតិសន្យា

តម្លៃបច្ចុប្បន្ននៃបំណុលភតិសន្យា

- រយៈពេលខ្លី
- រយៈពេលវែង

	ថ្ងៃទី ៣១ ខែធ្នូ		ថ្ងៃទី ៣១ ខែធ្នូ	
	ឆ្នាំ 2024	ឆ្នាំ 2023	ឆ្នាំ 2024	ឆ្នាំ 2023
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
រយៈពេលខ្លី	1,816,813	1,731,969	7,312,672	7,075,093
រយៈពេលវែង	7,629,838	8,912,706	30,710,098	36,408,404
	9,446,651	10,644,675	38,022,770	43,483,497

ការវិភាគតាមកាលវេលាសន្យា - លំហូរទឹកប្រាក់តាម កិច្ចសន្យាមិនបានធ្វើអប្បបរមា

- តិចជាង 1 ឆ្នាំ
- 1 ឆ្នាំ ទៅ 5 ឆ្នាំ
- លើសពី 5 ឆ្នាំ

បំណុលភតិសន្យាមិនបានធ្វើអប្បបរមាសរុប

តិចជាង 1 ឆ្នាំ	11,867	-	47,764	-
1 ឆ្នាំ ទៅ 5 ឆ្នាំ	4,491,280	5,585,687	18,077,400	22,817,531
លើសពី 5 ឆ្នាំ	7,036,964	7,662,306	28,323,779	31,300,520
	11,540,110	13,247,993	46,448,943	54,118,051

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(បន្ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

18. បំណុលភតិសន្យា (ត)

បម្រែបម្រួលនៃបំណុលភតិសន្យាក្នុងអំឡុងការិយបរិច្ឆេទនេះ មានដូចខាងក្រោម៖

	2024	2023	2024	2023
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
នាថ្ងៃទី ១ ខែមករា	10,644,675	8,797,807	43,483,497	36,220,571
ការទិញបន្ថែម	380,827	3,551,360	1,550,347	14,596,090
ចំណាយការប្រាក់	554,335	572,859	2,256,698	2,354,450
ការបញ្ចប់កិច្ចសន្យា	-	(240,553)	-	(988,673)
ការទូទាត់	(2,133,186)	(2,036,798)	(8,684,200)	(8,371,239)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(583,572)	(327,702)
នាថ្ងៃទី ៣១ ខែធ្នូ	9,446,651	10,644,675	38,022,770	43,483,497

ចំនួនដែលបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត៖

	2024	2023	2024	2023
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
ចំណាយការប្រាក់លើបំណុលភតិសន្យា	554,335	572,859	2,256,698	2,354,450
ចំណាយពាក់ព័ន្ធកិច្ចសន្យារយៈពេលខ្លី និងទ្រព្យសកម្ម ដែលមានតម្លៃទាប (កំណត់សម្គាល់ ៣០)	357,291	391,087	1,454,532	1,607,368
	911,626	963,946	3,711,230	3,961,818

ចំនួនដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍លំហូរទឹកប្រាក់៖

	2024	2023	2024	2023
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
ទឹកប្រាក់សរុបបានបង់លើភតិសន្យា	1,578,851	1,463,939	6,427,502	6,016,789

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(បន្ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

19. បំណុលផ្សេងៗ

	ថ្ងៃទី 31 ខែធ្នូ		ថ្ងៃទី 31 ខែធ្នូ	
	ឆ្នាំ 2024	ឆ្នាំ 2023	ឆ្នាំ 2024	ឆ្នាំ 2023
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
សិទ្ធិទទួលបានរបស់និយោជិត	1,731,332	1,559,333	6,968,611	6,369,875
ចំណាយបង្ក	351,193	549,329	1,413,552	2,244,009
មូលប្បទានប័ត្ររបស់ធនាគារ	372,746	436,189	1,500,303	1,781,832
ពន្ធផ្សេងៗត្រូវបង់	744,908	830,491	2,998,255	3,392,556
ផ្សេងៗ	585,246	91,685	2,355,616	374,533
	3,785,425	3,467,027	15,236,337	14,162,805

20. សវិធានធនលើអត្ថប្រយោជន៍និយោជិត

សវិធានធនលើអត្ថប្រយោជន៍និយោជិត សំដៅទៅលើសវិធានធនលើការទូទាត់ប្រាក់សំណងអតីតភាពការងារ ដែលត្រូវបានគណនាមិនឱ្យលើសពីចំនួនអតិបរមា ស្មើនឹង៦ ខែ នៃប្រាក់បៀវត្សសុទ្ធរបស់និយោជិត (អាស្រ័យតាមរយៈពេលបម្រើការងាររបស់និយោជិត) ដែលមានអតីតភាពការងារមុនឆ្នាំ 2019 ដែលត្រូវបានប្រកាសលេខ 443 ចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ។ បន្ទាប់មកប្រកាសនេះ ត្រូវបានធ្វើវិសោធនកម្ម យោងតាមសេចក្តីណែនាំលេខ ០៤២/១៩ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ 2019 ទៅលើការពន្យារពេលទូទាត់សំណងប្រាក់អតីតភាព។ ដោយអនុលោមតាមបទប្បញ្ញត្តិ ធនាគារបានជ្រើសរើសធ្វើការទូទាត់ប្រាក់សំណងអតីតភាពការងារជាលើកដំបូងនៅក្នុងខែមិថុនា ឆ្នាំ២០២២ ហើយការទូទាត់ជាបន្តបន្ទាប់ត្រូវបានធ្វើឡើងនៅរៀងរាល់ឆមាសក្នុងខែមិថុនា និងខែធ្នូ រហូតដល់បច្ចុប្បន្ន។

21. ពន្ធលើប្រាក់ចំណេញ

ក. បំណុលពន្ធពន្យារ

	ថ្ងៃទី 31 ខែធ្នូ		ថ្ងៃទី 31 ខែធ្នូ	
	ឆ្នាំ 2024	ឆ្នាំ 2023	ឆ្នាំ 2024	ឆ្នាំ 2023
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
ទ្រព្យសកម្មពន្ធពន្យារ	6,440,432	3,072,088	25,922,739	12,549,479
បំណុលពន្ធពន្យារ	(9,345,956)	(3,966,341)	(37,617,473)	(16,202,503)
បំណុលពន្ធពន្យារ - សុទ្ធ	(2,905,524)	(894,253)	(11,694,734)	(3,653,024)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(បន្ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

21. ពន្ធលើប្រាក់ចំណេញ (ត)

ក. បំណុលពន្ធពន្យារ (ត)

បំណុលពន្ធពន្យារសុទ្ធត្រូវបានបែងចែកដូចខាងក្រោម៖

	ថ្ងៃទី 31 ខែធ្នូ		ថ្ងៃទី 31 ខែធ្នូ	
	ឆ្នាំ 2024	ឆ្នាំ 2023	ឆ្នាំ 2024	ឆ្នាំ 2023
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
រំលស់លើទ្រព្យសកម្មប្រើ និងអរូបី	954,537	509,653	3,842,011	2,081,933
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	(1,715,217)	(1,994,435)	(6,903,748)	(8,147,267)
បំណុលកតិសន្យា	1,889,330	2,128,935	7,604,553	8,696,699
សិទ្ធិធនធានលើឱនភាពតម្លៃនៃ ឧបករណ៍ហិរញ្ញវត្ថុ និងកិច្ចសន្យាក្រៅតារាងតុល្យការ	(7,598,444)	(1,884,361)	(30,583,737)	(7,697,615)
ផ្សេងៗ	3,564,270	345,955	14,346,187	1,413,226
	(2,905,524)	(894,253)	(11,694,734)	(3,653,024)

បម្រែបម្រួលនៃពន្ធពន្យារ ក្នុងអំឡុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

	2024	2023	2024	2023
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
នៅថ្ងៃទី 1 ខែមករា	(894,253)	809,270	(3,653,024)	3,331,765
ទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត	(2,011,271)	(1,703,523)	(8,187,884)	(7,001,480)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	146,174	16,691
នៅថ្ងៃទី 31 ខែធ្នូ	(2,905,524)	(894,253)	(11,694,734)	(3,653,024)

ខ. (ឥណទាន)/បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ

	2024	2023	2024	2023
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
នៅថ្ងៃទី 1 ខែមករា	719,643	2,472,494	2,939,742	10,179,258
ចំណាយពន្ធប្រចាំឆ្នាំ	-	967,083	-	3,974,711
ពន្ធលើប្រាក់ចំណេញបានបង់	(1,018,188)	(2,569,119)	(4,145,043)	(10,559,079)
ផ្សេងៗ	55,000	(150,815)	223,905	(619,850)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	1,127	(35,298)
នៅថ្ងៃទី 31 ខែធ្នូ	(243,545)	719,643	(980,269)	2,939,742

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(បន្ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

21. ពន្ធលើប្រាក់ចំណេញ (ត)

គ. ចំណាយពន្ធលើប្រាក់ចំណេញ

	2024	2023	2024	2023
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
ពន្ធប្រចាំឆ្នាំ និងពន្ធផ្សេងៗ	55,000	816,268	223,905	3,354,861
ពន្ធពន្យារ	2,011,271	1,703,523	8,187,884	7,001,480
	2,066,271	2,519,791	8,411,789	10,356,341

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញដែលត្រូវបានគណនាតាមអត្រាពន្ធផ្លូវការ 20% លើចំណេញជាប់ពន្ធ ដូចបានបង្ហាញនៅក្នុងប្រាក់ចំណេញ ឬខាត មានដូចខាងក្រោម៖

	2024	2023	2024	2023
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)
ប្រាក់ចំណេញមុនពន្ធដក	17,029,536	69,327,241	15,584,122	64,050,743
ពន្ធលើប្រាក់ចំណេញដោយប្រើប្រាស់ អត្រាផ្លូវការតាមច្បាប់ក្នុងអត្រា 20%	3,405,907	13,865,447	3,116,824	12,810,147
ចំណាយមិនអាចកាត់កងបាន និង ផ្សេងៗ	(1,339,636)	(5,453,658)	(597,033)	(2,453,806)
ចំណាយពន្ធលើប្រាក់ចំណេញ	2,066,271	8,411,789	2,519,791	10,356,341

ការគណនាប្រាក់ចំណេញជាប់ពន្ធ គឺស្ថិតក្រោមការត្រួតពិនិត្យចុងក្រោយ និងអនុម័តពីអាជ្ញាធរពន្ធដារ ។

22. ដើមទុន

	ថ្ងៃទី 31 ខែធ្នូ	ថ្ងៃទី 31 ខែធ្នូ	ថ្ងៃទី 31 ខែធ្នូ	ថ្ងៃទី 31 ខែធ្នូ
	ឆ្នាំ 2024	ឆ្នាំ 2023	ឆ្នាំ 2024	ឆ្នាំ 2023
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
ភាគហ៊ុនមានតម្លៃចារឹក 100 ដុល្លារអាមេរិក ក្នុងមួយហ៊ុន៖				
ភាគហ៊ុនបានបោះផ្សាយ និងបានបង់គ្រប់ចំនួន 750,000 ហ៊ុន	75,000,000	75,000,000	300,000,000	300,000,000

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(បន្ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

22. ដើមទុន (ត)

ពុំមានការផ្លាស់ប្តូរនៅក្នុងភាគទុនិក និងរចនាសម្ព័ន្ធភាគហ៊ុនក្នុងការិយបរិច្ឆេទនោះទេ។ នាការិយបរិច្ឆេទរបាយការណ៍នេះ រចនាសម្ព័ន្ធភាគហ៊ុន មានដូចខាងក្រោម៖

បានចុះបញ្ជី បានបោះផ្សាយ និងបានបង់គ្រប់ចំនួន						
នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2024			នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2023			
ចំនួនភាគហ៊ុន	ទឹកប្រាក់ដុល្លារអាមេរិក	%	ចំនួនភាគហ៊ុន	ទឹកប្រាក់ដុល្លារអាមេរិក	%	
Royal Group Finance Co., Ltd	337,500	33,750,000	45	337,500	33,750,000	45
J Trust Co. Ltd.	412,500	41,250,000	55	412,500	41,250,000	55
	750,000	75,000,000	100	750,000	75,000,000	100

23. ទុនបម្រុងទូទៅ

នៅក្នុងអំឡុងការិយបរិច្ឆេទ ធនាគារបានផ្ទេរប្រាក់ចំណេញរក្សាទុកមានចំនួន 2,000,000 ដុល្លារអាមេរិក (ឆ្នាំ២០២៣៖ គ្មាន) ទៅក្នុងទុនបម្រុងទូទៅ ដែលមានការអនុម័តពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។

24. ទុនបម្រុងតាមបទប្បញ្ញត្តិ

ទុនបម្រុងតាមបទប្បញ្ញត្តិតំណាងឱ្យបម្រុងប្រយោជន៍នៃការខាតបង់សំវិធានធនលើឱនភាពនៃតម្លៃ ដែលអនុលោមតាមស្តង់ដារគណនេយ្យនៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា និងសំវិធានធនតាមបទប្បញ្ញត្តិ តាមមាត្រា 73 នៃប្រកាសលេខ ធ៧-០១៧-៣៣៤ ដែលត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ។

ក្នុងអំឡុងការិយបរិច្ឆេទ ធនាគារបានផ្ទេរប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងតាមបទប្បញ្ញត្តិចំនួន 41,910,123 ដុល្លារអាមេរិក (ឆ្នាំ២០២៣៖ 10,152,892 ដុល្លារអាមេរិក)។

25. ចំណូលពីការប្រាក់

	2024	2023	2024	2023
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
ឥណទាន និងបុរេប្រទាន ផ្តល់ដល់អតិថិជន	82,756,474	83,126,789	336,901,605	341,651,103
ប្រាក់បញ្ញើនៅធនាគារនានា	16,276,849	8,578,412	66,263,053	35,257,273
ប្រាក់តម្កល់នៅធនាគារជាតិ នៃ កម្ពុជា	102,336	248,570	416,610	1,021,623
	99,135,659	91,953,771	403,581,268	377,929,999

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(បន្ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

26. ចំណាយលើការប្រាក់

ប្រាក់បញ្ញើមានកាលកំណត់
ប្រាក់បញ្ញើសន្សំ
គណនីចរន្ត
ប្រាក់បញ្ញើពីធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ
ប្រាក់កម្ចី
បំណុលគតិសន្យា

	2024	2023	2024	2023
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
	36,578,430	35,852,769	148,910,789	147,354,881
	2,214,895	1,926,364	9,016,838	7,917,356
	3,055,801	2,042,028	12,440,166	8,392,735
	9,263,179	5,926,894	37,710,400	24,359,534
	19,149	3,426	77,956	14,081
	554,335	572,859	2,256,698	2,354,450
	51,685,789	46,324,340	210,412,847	190,393,037

27. កម្រៃសេវា និងកម្រៃជើងសាស្ត្រ និងចំណូលផ្សេងៗ

ចំណូលពាណិជ្ជ និងការទូទាត់
កម្រៃបានមកពីការផ្តល់ឥណទាន
ចំណូលកម្រៃ ផ្សេងៗ

ចំណាយលើកម្រៃ និងជើងសា
កម្រៃធនាគារ

ចំណូលសុទ្ធពីចំណូលកម្រៃ និងកម្រៃជើងសា
ចំណេញពីការប្តូររូបិយប័ណ្ណបរទេស

	2024	2023	2024	2023
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
	3,332,171	3,686,532	13,565,268	15,151,647
	1,208,657	1,140,409	4,920,442	4,687,080
	988,014	798,513	4,022,205	3,281,888
	5,528,842	5,625,454	22,507,915	23,120,615
	(171,030)	(210,038)	(696,263)	(863,256)
	(1,131,113)	(1,529,003)	(4,604,761)	(6,284,202)
	(1,302,143)	(1,739,041)	(5,301,024)	(7,147,458)
	4,226,699	3,886,413	17,206,891	15,973,157
	1,087,967	2,470,638	4,429,114	10,154,323
	5,314,666	6,357,051	21,636,005	26,127,480

28. ចំណាយលើបុគ្គលិក

ប្រាក់បៀវត្ស និងប្រាក់ឈ្នួល
ប្រាក់រង្វាន់តបស្នង
ចំណាយលើប្រាក់បំណាច់អតីតភាពការងារ
ប្រាក់សោធននិវត្តន៍
ផ្សេងៗ

	2024	2023	2024	2023
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
	14,392,599	14,165,396	58,592,271	58,219,778
	1,695,466	1,526,752	6,902,242	6,274,951
	896,911	821,721	3,651,325	3,377,273
	573,152	560,888	2,333,302	2,305,250
	1,924,657	1,744,273	7,835,278	7,168,961
	19,482,785	18,819,030	79,314,418	77,346,213

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(បន្ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

29. រំលស់លើទ្រព្យសកម្មអរូបី និងអរូបី

	2024	2023	2024	2023
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
រំលស់លើទ្រព្យសកម្មអរូបី (កំណត់សម្គាល់ 12)	2,113,099	2,089,872	8,602,426	8,589,374
រំលស់លើទ្រព្យសម្បត្តិ និងបរិក្ខារ (កំណត់សម្គាល់ 13)	2,677,730	2,628,925	10,901,039	10,804,878
រំលស់លើសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម (កំណត់សម្គាល់ 14)	1,776,914	1,676,425	7,233,817	6,890,110
	6,567,743	6,395,222	26,737,282	26,284,362

30. ចំណាយទូទៅ និងរដ្ឋបាល

	2024	2023	2024	2023
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
ចំណាយទាក់ទងនឹងកុំព្យូទ័រ	3,664,811	3,837,330	14,919,446	15,771,426
ចំណាយថ្លៃទឹកភ្លើង និងចំណាយផ្សេងៗ	566,323	580,219	2,305,501	2,384,700
កម្រៃអាជ្ញាបណ្ណ និងសមាជិកភាព	540,578	483,994	2,200,693	1,989,215
ចំណាយពន្ធកាត់ទុក និងអាករលើតម្លៃបន្ថែម	474,063	784,491	1,929,910	3,224,258
ចំណាយលើការការពារសុវត្ថិភាព	428,523	475,011	1,744,517	1,952,295
ចំណាយលើសេវាបញ្ជូនទិន្នន័យ	370,334	532,671	1,507,630	2,189,278
ចំណាយលើការផ្តល់ទ្រព្យសកម្មមានតម្លៃទាប និងរយៈពេលខ្លី (កំណត់សម្គាល់ 18)	357,291	391,087	1,454,532	1,607,368
ចំណាយលើការផ្សព្វផ្សាយ	312,965	310,686	1,274,081	1,276,919
ចំណាយថ្លៃសេវាវិទ្យុស៊ីនេម៉ា	199,834	356,838	813,524	1,466,604
ចំណាយលើការធ្វើដំណើរ	137,811	111,424	561,029	457,953
តែមប្រៃសណីយ៍ និងសម្ភារការិយាល័យ	101,841	102,311	414,595	420,498
ការខាតបង់លើទ្រព្យសម្បត្តិ និងបរិក្ខារ	73,935	41,851	300,989	172,008
ចំណាយលើការដឹកជញ្ជូន	72,107	80,788	293,548	332,039
ចំណាយលើសេវាទូរសព្ទ	45,028	51,589	183,309	212,031
ការខាតបង់លើការក្លែងបន្លំ ដែលមិនទាក់ទងការផ្តល់ឥណទាន	7,088	26	28,855	107
ចំណាយផ្សេងៗ	1,466,179	1,460,960	5,968,813	6,004,545
សរុប	8,818,711	9,601,276	35,900,972	39,461,244

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(បន្ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

31. ការខាតបង់ឱនភាពនៃតម្លៃលើឧបករណ៍ហិរញ្ញវត្ថុ

	2024	2023	2024	2023
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន (កំណត់សម្គាល់ 10)	2,095,565	1,227,607	8,531,045	5,045,465
សាច់ប្រាក់ និងសាច់ប្រាក់សមមូល (កំណត់សម្គាល់ 7)	(97,014)	26,875	(394,944)	110,456
ប្រាក់បញ្ញើនៅធនាគារនានា (កំណត់សម្គាល់ 8)	250,464	306,454	1,019,639	1,259,526
កិច្ចសន្យាក្រៅតារាងតុល្យការ (កំណត់សម្គាល់ 32ក)	(204,059)	25,896	(830,724)	106,433
អប្បបរមាលើឥណទាននៅសល់ក្នុងដំណាក់កាលទី 3	(1,179,195)	-	(4,800,503)	-
	865,761	1,586,832	3,524,513	6,521,880

32. ការសន្យា និងយថាភាព

ក. ប្រតិបត្តិការ

ក្នុងការធ្វើប្រតិបត្តិការអាជីវកម្មធម្មតា ធនាគារមានការសន្យា និងកើតឡើងនូវយថាភាពមួយចំនួនតាមឧទាហរណ៍ជាដាច់ខាតដល់អតិថិជនរបស់ខ្លួន។ ពុំមានការខាតបង់ជាសារវន្តដែលត្រូវស្មានទុកជាមុនពីប្រតិបត្តិការទាំងនេះទេ ដែលមាន៖

	ថ្ងៃទី 31 ខែធ្នូ		ថ្ងៃទី 31 ខែធ្នូ	
	ឆ្នាំ 2024	ឆ្នាំ 2023	ឆ្នាំ 2024	ឆ្នាំ 2023
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
លិខិតធានាធនាគារ	14,104,311	21,832,946	56,769,852	89,187,584
លិខិតឥណទាន	43,992,429	31,887,079	177,069,527	130,258,718
សមតុល្យនៃឥណទាន និងបុរេប្រទានដែលមិនបានប្រើប្រាស់	97,294,065	79,150,180	391,608,612	323,328,485
កាតព្វកិច្ចក្នុងការប្តូររូបិយប័ណ្ណបរទេស	11,255,757	49,457,535	45,304,422	202,034,030
	166,646,562	182,327,740	670,752,413	744,808,817

ការខាតបង់សិរិធានធនលើឱនភាពនៃតម្លៃ សម្រាប់កិច្ចសន្យាក្រៅតារាងតុល្យការ ដោយយោងទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ៨៧-០១៧-៣៤៤ និងស្ថិតិណែនាំលេខ ៨៧-០១៨-០០១ ស.វ.ច.ណ ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងការធ្វើសិរិធានធនលើឱនភាពនៃតម្លៃសម្រាប់ធនាគារ ដូចដែលបានរៀបរាប់នៅកំណត់សម្គាល់ 34ខ(iv) ហើយបម្រែបម្រួលរបស់វាត្រូវបានវិភាគ ដូចខាងក្រោម៖

	2024	2023	2024	2023
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
គិតត្រឹមថ្ងៃទី 1 ខែមករា (កត់ត្រាបញ្ជាស) / សិរិធានធនបន្ថែមលើ ការខាតបង់ឱនភាពនៃតម្លៃ	402,136	376,240	1,642,726	1,548,980
លម្អៀងពីការប្តូររូបិយប័ណ្ណ	(204,059)	25,896	(830,724)	106,433
គិតត្រឹមថ្ងៃទី 31 ខែធ្នូ	-	-	(14,742)	(12,687)
	198,077	402,136	797,260	1,642,726

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(បន្ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

32. ការសន្យា និងយថាភាព (ត)

ខ. កិច្ចសន្យាកម្មសន្យា

ធនាគារមានកិច្ចសន្យាកម្មសន្យាប្រតិបត្តិការក្នុងការផ្តល់ទំនាក់ទំនងជាមួយអ្នកផ្គត់ផ្គង់ និងគេហដ្ឋានដែលជាទ្រព្យសកម្មមានតម្លៃទាប និងថេរវិលវិលខ្លី ដូចខាងក្រោម៖

	ថ្ងៃទី 31 ខែធ្នូ		ថ្ងៃទី 31 ខែធ្នូ	
	ឆ្នាំ 2024	ឆ្នាំ 2023	ឆ្នាំ 2024	ឆ្នាំ 2023
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
រយៈពេល 1 ឆ្នាំ	653,958	806,511	2,632,181	3,294,597
2 ទៅ 3 ឆ្នាំ	85,398	555,545	343,727	2,269,401
4 ទៅ 5 ឆ្នាំ	-	-	-	-
លើសពី 5 ឆ្នាំ	-	-	-	-
	739,356	1,362,056	2,975,908	5,563,998

គ. យថាភាពលើពន្ធ

ពន្ធត្រូវបានស្ថិតនៅក្រោមការត្រួតពិនិត្យ និងតាមដានអង្កេតដោយក្រុមអាជ្ញាធរ ដែលផ្តល់សិទ្ធិដោយច្បាប់ក្នុងការដាក់ពិន័យដាក់ទណ្ឌកម្ម និងគិតការប្រាក់។ ការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពន្ធលើប្រតិបត្តិការច្រើនប្រភេទអាចប្រឈមនឹងបំណកស្រាយផ្សេងៗ។

បញ្ហាទាំងនេះ អាចបង្កើតឱ្យមានហានិភ័យពន្ធ នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានលក្ខណៈជាសារវន្តជាងនៅបណ្តាប្រទេសដទៃទៀត។ អ្នកគ្រប់គ្រងជឿជាក់ថា ការធ្វើសវិធានធនមានលក្ខណៈគ្រប់គ្រាន់ ដោយផ្អែកទៅលើការបកស្រាយនៃនីតិកម្មពន្ធ។ ក៏ប៉ុន្តែ អាជ្ញាធរជាប់ពាក់ព័ន្ធអាចនឹងមានបំណកស្រាយខុសគ្នា ហើយផលប៉ះពាល់អាចមានលក្ខណៈជាសារវន្ត។

នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារ (“អ.ជ.ព”) បានចេញសេចក្តីជូនដំណឹងស្តីពីការកំណត់ពន្ធឡើងវិញ (“NoTR”) ដល់ធនាគារដើម្បីបង់ពន្ធ ដែលបានវាយតម្លៃឡើងវិញចំនួន 19,327,498,202 រៀល (ប្រហាក់ប្រហែល 4,831,875 ដុល្លារអាមេរិក) សម្រាប់ឆ្នាំសារពើពន្ធ 2019។ ធនាគារបានទាក់ទងទីប្រឹក្សាផ្នែកពន្ធដារដើម្បីជួយដោះស្រាយបញ្ហាពន្ធនេះ និងបានដាក់លិខិតតវ៉ាទៅ អ.ជ.ព នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១។ ជាលទ្ធផលនៃការតវ៉ា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ អ.ជ.ព បានចេញលិខិតជូនដំណឹងស្តីពីការកំណត់ពន្ធឡើងវិញដល់ធនាគារម្តងទៀតដែលមានចំនួនទឹកប្រាក់ 915,604,017 រៀល (ប្រហាក់ប្រហែល 224,964 ដុល្លារអាមេរិក) ហើយធនាគារបានធ្វើការទូទាត់បង់ជូន អ.ជ.ព នៅក្នុងខែមករា ឆ្នាំ២០២៤ រួចរាល់។

កន្លងមក ធនាគារទទួលបានលិខិតជូនដំណឹងស្តីពីការចុះធ្វើសវនកម្មសារពើពន្ធចំនួនពីរ សម្រាប់ការធ្វើសវនកម្មពេញលេញ ដែលមួយចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ សម្រាប់ឆ្នាំ២០២០ និង២០២១ ហើយមួយទៀតចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ សម្រាប់ឆ្នាំ២០២២។ គិតមកដល់ថ្ងៃនៃការរៀបចំរបាយការណ៍នេះ ធនាគារទទួលបានលិខិតជូនដំណឹងស្តីពីការកំណត់ពន្ធឡើងវិញ សម្រាប់ឆ្នាំ២០២២ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ តាមរយៈលិខិតលេខ 6568 និងសម្រាប់ឆ្នាំ២០២០-២០២១ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ តាមរយៈលិខិតលេខ 0389។

គណៈគ្រងរបស់ធនាគារបានធ្វើការវាយតម្លៃដោយខ្លួនឯង និងកត់ត្រាសវិធានធនចំនួន 300,059 ដុល្លារអាមេរិកសម្រាប់ឆ្នាំ២០២០ ចំនួន 575,725 ដុល្លារអាមេរិកសម្រាប់ឆ្នាំ២០២១ ចំនួន 402,200 ដុល្លារអាមេរិកសម្រាប់ឆ្នាំ២០២៣ និងចំនួន 287,000 ដុល្លារអាមេរិកសម្រាប់ឆ្នាំ២០២៤។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(បន្ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

33. សម្ព័ន្ធព្យាបាល

ក. អត្តសញ្ញាណរបស់សម្ព័ន្ធព្យាបាល

សម្រាប់គោលបំណងនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ភាគីទាំងឡាយត្រូវបានចាត់ទុកជាសម្ព័ន្ធព្យាបាលរបស់ធនាគារ ប្រសិនបើធនាគារមានលទ្ធភាពដោយផ្ទាល់ ឬដោយប្រយោលដើម្បីគ្រប់គ្រងលើភាគីនោះ ឬមាន ឥទ្ធិពលជាសារវន្ត ក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ ឬប្រាសាមញ្ញ ឬក៏ធនាគារ និងភាគី ទាំងនោះស្ថិតក្រោមការគ្រប់គ្រង ឬនៅក្រោមឥទ្ធិពលជាសារវន្តរួមគ្នា។ សម្ព័ន្ធព្យាបាលអាចជាបុគ្គល ឬ នីតិបុគ្គលផ្សេងៗទៀត។

ធនាគារមានទំនាក់ទំនងជាមួយសម្ព័ន្ធព្យាបាល ភាគទុនិកសំខាន់ៗ ក្រុមហ៊ុនសមាគម និងអ្នកគ្រប់គ្រងសំខាន់ៗ។

គណៈគ្រប់គ្រងសំខាន់ៗ ត្រូវបានកំណត់ជាបុគ្គលដែលមានសិទ្ធិអំណាច និងការទទួលខុសត្រូវក្នុងការធ្វើផែនការ ការដឹកនាំ និងគ្រប់គ្រងសកម្មភាពរបស់ធនាគារ ដោយផ្ទាល់ ឬដោយប្រយោល។ អ្នកគ្រប់គ្រងសំខាន់ៗ រួមមាន អភិបាលរបស់ធនាគារ និងសមាជិកគណៈគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារមួយចំនួន។

គណៈគ្រប់គ្រងសំខាន់ៗ មានទំនាក់ទំនងប្រតិបត្តិការធនាគារ ក្នុងលក្ខខណ្ឌអាជីវកម្មធម្មតា និងមានលក្ខខណ្ឌដូចគ្នា ដោយរាប់បញ្ចូលទាំងអត្រាការប្រាក់ និងទ្រព្យបញ្ចាំ សម្រាប់ប្រតិបត្តិការដែលអាចប្រៀបធៀបបាន ជាមួយបុគ្គលផ្សេងៗទៀត ដែលមានឋានៈប្រហាក់ប្រហែល ឬអាចអនុវត្តបានជាមួយនិយោជិតផ្សេងទៀត។ ប្រតិបត្តិការទាំងនេះមិនមានហានិភ័យច្រើនជាងហានិភ័យធម្មតានៃការទូទាត់សង ឬបង្ហាញនូវលក្ខណៈមិនអំណោយផលផ្សេងទៀតឡើយ។

ខ. ប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល

	2024	2023	2024	2023
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
ចំណូលការប្រាក់៖				
ក្រុមហ៊ុនសម្ព័ន្ធព្យាបាល	225,784	947,543	919,167	3,894,402
គណៈគ្រប់គ្រងសំខាន់ៗ	123,847	123,457	504,181	507,408
	349,631	1,071,000	1,423,348	4,401,810
ចំណាយការប្រាក់៖				
ភាគទុនិក	968	656	3,941	2,696
ក្រុមហ៊ុនសម្ព័ន្ធព្យាបាល	3,013,736	3,438,054	12,268,919	14,130,402
គណៈគ្រប់គ្រងសំខាន់ៗ	1,448,151	1,337,304	5,895,423	5,496,319
	4,462,855	4,776,014	18,168,283	19,629,417
ចំណាយការផ្តល់៖				
ភាគទុនិក	273,336	253,335	1,112,751	1,041,207
ក្រុមហ៊ុនសម្ព័ន្ធព្យាបាល	430,217	430,451	1,751,413	1,769,154
	703,553	683,786	2,864,164	2,810,361

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(បន្ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

33. សម្ព័ន្ធព្យាបាល (ត)

គ. អត្ថប្រយោជន៍ផ្តល់ដល់អភិបាល និងគណៈគ្រប់គ្រងសំខាន់ៗ

	2024	2023	2024	2023
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
ប្រាក់បៀវត្ស និងអត្ថប្រយោជន៍រយៈពេលខ្លី កម្រៃរបស់ក្រុមប្រឹក្សាភិបាល	2,138,800	2,424,900	8,707,055	9,966,339
	24,000	24,000	97,704	98,640
	2,162,800	2,448,900	8,804,759	10,064,979

ឃ. សមតុល្យជាមួយសម្ព័ន្ធព្យាបាល

	ថ្ងៃទី 31 ខែធ្នូ		ថ្ងៃទី 31 ខែធ្នូ	
	ឆ្នាំ 2024	ឆ្នាំ 2023	ឆ្នាំ 2024	ឆ្នាំ 2023
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
ប្រាក់បញ្ញើពីសម្ព័ន្ធព្យាបាល៖				
ភាគទុនិក (*)	297,539	287,194	1,197,594	1,173,187
ក្រុមហ៊ុនសម្ព័ន្ធព្យាបាល (**)	73,494,698	71,580,859	295,816,159	292,407,809
គណៈគ្រប់គ្រងសំខាន់ៗ (**)	35,778,392	31,968,341	144,008,028	130,590,673
	109,570,629	103,836,394	441,021,781	424,171,669

(*) នេះគឺជាឱ្យប្រាក់បញ្ញើពីម្ចាស់ភាគហ៊ុនដែលមានអត្រាការប្រាក់ចាប់ពី 0.00% ទៅ 0.25% ក្នុងមួយឆ្នាំ (ឆ្នាំ២០២៣៖ 0.00% ទៅ 0.25% ក្នុងមួយឆ្នាំ) អាស្រ័យលើលក្ខខណ្ឌ និងរូបិយប័ណ្ណនៃប្រាក់បញ្ញើ។

(**) ប្រាក់បញ្ញើពីក្រុមហ៊ុនសម្ព័ន្ធព្យាបាល និងគណៈគ្រប់គ្រងសំខាន់ៗ របស់ធនាគារមានអត្រាការប្រាក់ចាប់ពី 0.00% ដល់ 7.00% ក្នុងមួយឆ្នាំ (ឆ្នាំ២០២៣៖ 0.00% ដល់ 7.00% ក្នុងមួយឆ្នាំ) អាស្រ័យលើលក្ខខណ្ឌ និងរូបិយប័ណ្ណនៃប្រាក់បញ្ញើ។

	ថ្ងៃទី 31 ខែធ្នូ		ថ្ងៃទី 31 ខែធ្នូ	
	ឆ្នាំ 2024	ឆ្នាំ 2023	ឆ្នាំ 2024	ឆ្នាំ 2023
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
ប្រាក់បញ្ញើពីសម្ព័ន្ធព្យាបាល៖				
ក្រុមហ៊ុនសម្ព័ន្ធព្យាបាល	160,273	645,099	-	-

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(បន្ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

33. សម្ព័ន្ធព្យាបាល (ត)

ឃ. សមតុល្យជាមួយសម្ព័ន្ធព្យាបាល (ត)

គណនីនេះគឺជាការឱ្យសមតុល្យដែលមានជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុដែលពាក់ព័ន្ធសម្រាប់គោលបំណងក្នុងការទូទាត់។

	ថ្ងៃទី 31 ខែធ្នូ		ថ្ងៃទី 31 ខែធ្នូ	
	ឆ្នាំ 2024	ឆ្នាំ 2023	ឆ្នាំ 2024	ឆ្នាំ 2023
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
គណនី និងបុព្វបទផ្តល់ដល់សម្ព័ន្ធព្យាបាល៖				
ក្រុមហ៊ុនសម្ព័ន្ធព្យាបាល	2,466,508	10,833,377	9,927,695	44,254,345
គណៈគ្រប់គ្រងសំខាន់ៗ	2,977,298	3,423,007	11,983,624	13,982,984
	5,443,806	14,256,384	21,911,319	58,237,329

គណនី និងបុព្វបទផ្តល់ដល់សម្ព័ន្ធព្យាបាល និងគណៈគ្រប់គ្រងសំខាន់ៗរបស់ធនាគារ ជាមួយនឹងអត្រាការប្រាក់តាមកិច្ចសន្យាចាប់ពី 3.75% ដល់ 14.94% ក្នុងមួយឆ្នាំ (ឆ្នាំ២០២៣៖ 3.25% ដល់ 14.94% ក្នុងមួយឆ្នាំ)។

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ក. សេចក្តីផ្តើម និងទស្សនៈទូទៅ

ធនាគារប្រឈមមុខនឹងហានិភ័យដែលកើតពីឧបករណ៍ហិរញ្ញវត្ថុដូចខាងក្រោម៖

- ហានិភ័យគណនី
- ហានិភ័យទីផ្សារ
- ហានិភ័យសាច់ប្រាក់ងាយស្រួល និង
- ហានិភ័យប្រតិបត្តិការ

កំណត់សម្គាល់នេះ បង្ហាញពីព័ត៌មានស្តីពី ហានិភ័យនីមួយៗ ខាងលើរបស់ធនាគារ ដែលមានគោលដៅ គោលការណ៍ណែនាំ និងវិធានការរបស់ធនាគារ ដើម្បីវាស់វែង និងចាត់ចែងនូវហានិភ័យដែលកើតឡើង និងការគ្រប់គ្រងនូវដើមទុនរបស់ធនាគារ។

មុខងារគ្រប់គ្រងហានិភ័យ និងរចនាសម្ព័ន្ធអភិបាលកិច្ច

ក្រុមប្រឹក្សាភិបាលរបស់ធនាគារ មានការទទួលខុសត្រូវទាំងស្រុងសម្រាប់ការបង្កើត និងត្រួតពិនិត្យលើក្របខ័ណ្ឌ គ្រប់គ្រងហានិភ័យរបស់ធនាគារ។ ក្រុមប្រឹក្សាភិបាលបានបង្កើតគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងបំណុលរបស់ធនាគារ ("ALCO") ដែលទទួលខុសត្រូវចំពោះការត្រួតពិនិត្យ និងការគ្រប់គ្រងយុទ្ធសាស្ត្រនៃការងាររបស់ធនាគារ សកម្មភាពគ្រប់គ្រងរួមមាន រចនាសម្ព័ន្ធតារាងតុល្យការសាច់ប្រាក់ងាយស្រួល ការផ្តល់មូលនិធិ ការគ្រប់គ្រងដើមទុន ហានិភ័យអត្រាការប្រាក់ដែលមិនបានជួញដូរ និងហានិភ័យអត្រាប្តូរប្រាក់ដែលមិនបានជួញដូរ។

គោលនយោបាយគ្រប់គ្រងហានិភ័យរបស់ធនាគារ ត្រូវបានបង្កើតឡើងដើម្បីកំណត់លក្ខណៈ និងវិភាគហានិភ័យ ដែលធនាគារបានប្រឈម ដើម្បីកំណត់ និងគ្រប់គ្រងហានិភ័យឱ្យបានសមស្រប និងតាមដានហានិភ័យ និងការប្រកាន់ខ្ជាប់នូវដែនកំណត់។ គោលនយោបាយ និងប្រព័ន្ធគ្រប់គ្រងហានិភ័យ ត្រូវបានពិនិត្យឡើងវិញជាប្រចាំដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរលក្ខខណ្ឌទីផ្សារ និងសកម្មភាពរបស់ធនាគារ។ តាមរយៈស្តង់ដារនៃការបណ្តុះបណ្តាល ការគ្រប់គ្រង និងនីតិវិធីគ្រប់គ្រងរបស់ខ្លួន គឺក្នុងគោលបំណងអភិវឌ្ឍ ផែនការត្រួតពិនិត្យដែលមានវិន័យ និងបង្កើតការត្រួតពិនិត្យស្ថានភាព ដែលបុគ្គលិក ទាំងអស់ឱ្យយល់ពីតួនាទី និងកាតព្វកិច្ចរបស់ពួកគេ។

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ក. សេចក្តីផ្តើម និងទស្សនៈទូទៅ (ត)

គណៈកម្មាធិការសវនកម្មធនាគារ ត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាភិបាល ដើម្បីផ្តល់ការត្រួតពិនិត្យឯករាជ្យលើមុខងារសវនកម្មផ្ទៃក្នុង និងសវនកម្មខាងក្រៅ ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង របាយការណ៍ហិរញ្ញវត្ថុ និងដើម្បីធានាឱ្យមានការត្រួតពិនិត្យ និងសមតុល្យនៅក្នុងធនាគារ។

គោលបំណងរបស់គណៈកម្មាធិការគឺ ដើម្បីជួយក្រុមប្រឹក្សាភិបាលក្នុងការពិនិត្យមើលឡើងវិញនូវ៖

- ក) ការងារសវនកម្មផ្ទៃក្នុងរបស់ធនាគារ និងការត្រួតពិនិត្យសកម្មភាពសវនកម្មខាងក្រៅ
- ខ) គោលការណ៍ និងគោលនយោបាយរបាយការណ៍ហិរញ្ញវត្ថុ ការត្រួតពិនិត្យ និងនីតិវិធីហិរញ្ញវត្ថុរបស់ធនាគារ និង
- គ) ភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ និងសវនកម្មឯករាជ្យ។

ខ. ហានិភ័យឥណទាន

‘ហានិភ័យឥណទាន’ គឺជាហានិភ័យនៃការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់ធនាគារ ប្រសិនបើអតិថិជន ឬភាគីម្ខាងទៀត មិនមានលទ្ធភាពបំពេញកាតព្វកិច្ចទៅតាមកិច្ចសន្យា ហើយហានិភ័យជាចម្បងនេះ គឺកើតចេញតាមរយៈការផ្តល់ឥណទាន និងបុរេប្រទានដល់អតិថិជន និងប្រាក់បញ្ញើនៅធនាគារនានា និងទ្រព្យសកម្មផ្សេងៗ ។

សម្រាប់គោលបំណងរបាយការណ៍អំពីការគ្រប់គ្រងហានិភ័យ ធនាគារធ្វើការពិចារណា និងដាក់រូបបញ្ចូលនូវធាតុទាំងអស់នៃហានិភ័យឥណទានដែលប្រឈម - ខុសប្រក្រតី ហានិភ័យតាមកាតព្វកិច្ចរបស់បុគ្គលម្នាក់ៗ ហានិភ័យតាមវិស័យ ហានិភ័យតាមភូមិសាស្ត្រ ហានិភ័យផលិតផល ហានិភ័យអាជីវកម្ម។

ហានិភ័យឥណទាន គឺជាការខាតបង់សក្តានុពលនៃហិរញ្ញវត្ថុរបស់ធនាគារ និងប្រាក់ដើម ប្រសិនបើអ្នកខ្ចី ឬដៃគូពាណិជ្ជកម្មខុសខ្លួនមិនបានបំពេញកាតព្វកិច្ចលើការបង់ប្រាក់ដើមចំពោះឥណទាន និងបុរេប្រទាន។

(i). ការគ្រប់គ្រងហានិភ័យឥណទាន

ក្រុមប្រឹក្សាភិបាលបានបង្កើតគណៈកម្មាធិការគ្រប់គ្រងហានិភ័យ (“RMC”) សម្រាប់ត្រួតពិនិត្យហានិភ័យឥណទាន ហានិភ័យប្រតិបត្តិការ និងការអនុវត្តតាម ព្រមទាំងហានិភ័យទីផ្សារ ដែលជាហានិភ័យសំខាន់ៗនិងអាចប៉ះពាល់ដល់អាជីវកម្មរបស់ធនាគារ ព្រមទាំងត្រូវវាយការណ៍ជូនគណៈកម្មាធិការឥណទាន ដែលមានការទទួលខុសត្រូវក្នុងការគ្រប់គ្រងហានិភ័យឥណទានរួមមានដូចខាងក្រោម៖

- អនុម័តលើកម្រិតអាចទទួលយកបាននូវហានិភ័យឥណទាន និងទីផ្សារ តារាងហានិភ័យ និងកម្រិតដែលទទួលយកបាននូវតារាងហានិភ័យដែលពាក់ព័ន្ធនីមួយៗ។ តាមដានតារាងហានិភ័យឥណទាននិងហានិភ័យទីផ្សារនៅក្នុងកម្រិតហានិភ័យដែលអាចទទួលយកបាន ដែលបានអនុម័ត និងត្រូវវាយការណ៍ ជាប្រចាំ។
- ប្រគល់បន្តនូវសិទ្ធិក្នុងការសម្រេចអនុម័តលើការផ្តល់ឥណទានដោយពេញលេញមានកម្រិត ទៅឱ្យភ្នាក់ងារនាំតាមឋានានុក្រម ដែលមានសមត្ថភាព ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពក្នុងការសម្រេចអនុម័តឥណទានទាំងឡាយ។ អំណាចអនុម័តឥណទានរបស់បុគ្គលទាំងឡាយដែលមានសិទ្ធិអនុម័តឥណទានត្រូវបានកំណត់នៅក្នុងលិខិតអនុញ្ញាតិដែលចុះហត្ថលេខាដោយប្រធានគណៈកម្មាធិការគ្រប់គ្រងហានិភ័យរបស់ធនាគារ ។ ភ្នាក់ងារនាំដែលមានសិទ្ធិអនុម័តឥណទានត្រូវទទួលខុសត្រូវ បំពេញកាតព្វកិច្ចរបស់ខ្លួន និងអាចអនុវត្តបានតែនៅក្នុងកម្រិតប្រកបខណ្ឌហានិភ័យ ដែលកំណត់ដោយធនាគារប៉ុណ្ណោះ។ សិទ្ធិអនុម័តឥណទានរបស់ភ្នាក់ងារនាំត្រូវបានត្រួតពិនិត្យស្រាវជ្រាវឡើងវិញជាដាច់ខាត និងអាចកែប្រែផ្អែកលើការវាយតម្លៃនៃការបំពេញតួនាទីរបស់ភ្នាក់ងារនាំដែលមានសិទ្ធិអនុម័តឥណទាន។ លើសពីនេះទៅទៀត គណៈកម្មាធិការគ្រប់គ្រងហានិភ័យរបស់ធនាគារ ត្រូវត្រួតពិនិត្យនូវកម្មវិធីដែលបានអនុម័តលើសពីសិទ្ធិរបស់បុគ្គលដែលមានសិទ្ធិអនុម័តឥណទាន។
- ការផ្តល់ដំបូន្មាន ការណែនាំ និងជំនាញឯកទេស ដល់អង្គការអាជីវកម្មដើម្បីលើកកម្ពស់ការអនុវត្តឱ្យមានប្រសិទ្ធភាពបំផុតនៅទូទាំងធនាគារក្នុងការគ្រប់គ្រងហានិភ័យឥណទាន។

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(i). ការគ្រប់គ្រងហានិភ័យឥណទាន (ត)

- ការត្រួតពិនិត្យឡើងវិញនូវអនុលោមភាព របស់អង្គការអាជីវកម្ម ធៀបទៅនឹងកម្រិតហានិភ័យដែលបានព្រមព្រៀង ដោយរូបបញ្ចូលទាំងវិស័យដែលបានជ្រើសរើស កម្រិតហានិភ័យនៃប្រទេស និងប្រភេទផលិតផល។ របាយការណ៍ស្តីពីគុណភាពឥណទាន ត្រូវបានផ្តល់ជូនដល់គណៈកម្មាធិការគ្រប់គ្រងហានិភ័យរបស់ធនាគារយ៉ាងទៀងទាត់ដើម្បីធានាអោយបានថាវិធានការកែតម្រូវសមស្រប ត្រូវអនុវត្តក្នុងករណីចាំបាច់ បើមាន ។ ទាំងនេះរាប់បញ្ចូលទាំងរបាយការណ៍ ដែលមានការប៉ាន់ស្មានសវិធានធនលើ ការរំពឹងទុកលើការខាតបង់ឥណទាន។
- ត្រួតពិនិត្យឡើងវិញនូវគំរូហានិភ័យ ការអនុវត្ត និងលទ្ធផលនៃការធ្វើតេស្ត លើឥណទាន នឹងការអនុម័តផែនការដោះស្រាយ/សកម្មភាពដែលទាក់ទងនឹងការបំពានលើការទទួលយកហានិភ័យ និងការវាយការណ៍ពីហានិភ័យសំខាន់ៗ ដល់ក្រុមប្រឹក្សាភិបាល ធ្វើការកំណត់ និងផ្តល់ការព្រមានជាមុន អំពីការគំរាមកំហែង/ហានិភ័យដែលអាចកើតមានដល់ស្ថេរភាពនៃប្រតិបត្តិការរបស់ធនាគារ និងជំរុញឱ្យមានសកម្មភាពចាំបាច់ដើម្បីការពារធនាគារពីការគំរាមកំហែង/ហានិភ័យ ទាំងរយៈពេលខ្លី និងរយៈពេលវែង។
- ផ្តល់នូវក្របខណ្ឌហានិភ័យដ៏រឹងមាំមួយ ដែលគ្របដណ្តប់លើហានិភ័យប្រតិបត្តិការ អភិបាលកិច្ច និងបញ្ហាអនុលោមភាព ការអនុវត្តគោលនយោបាយ និងដំណើរការនានានៅក្នុងធនាគារ ដូច្នោះវាអាចគាំទ្រដល់យុទ្ធសាស្ត្ររបស់ធនាគារ។ ការស៊ើបអង្កេត និងការត្រួតពិនិត្យឡើងវិញលើការបំពាន គោលនយោបាយឥណទាន ប្រតិបត្តិការ និងអនុលោមភាព និងហានិភ័យទីផ្សារ និងការអនុម័តលើសកម្មភាពនៃការដោះស្រាយ។
- ត្រួតពិនិត្យបញ្ហាសវនកម្មផ្ទៃក្នុង និងការពិនិត្យលើបញ្ហានិយតករ និងតាមដានសកម្មភាពដោះស្រាយ ដើម្បីធានាឱ្យមានការបញ្ឈប់យ៉ាងឆាប់រហ័ស។
- ត្រួតពិនិត្យ និងអនុម័តលើការរៀបចំបង្កើត និងអនុវត្តរបស់ធនាគារទៅលើក្របខណ្ឌសម្រាប់ការវាស់វែង ECL ដែលរូបបញ្ចូលទាំងដំណើរការសម្រាប់៖
 - ការបង្កើតដំបូង និងការបញ្ជាក់ភាពត្រឹមត្រូវនៃវិធីសាស្ត្រ គំរូនៃការវាស់វែង និងការសន្មតដែលបាន ប្រើប្រាស់ក្នុងការប៉ាន់ស្មានសវិធានធនលើការរំពឹងទុកលើការខាតបង់ឥណទាន (ECL) ដោយរូបបញ្ចូលទាំងការបន្តធ្វើបច្ចុប្បន្នភាព (Recalibration) ដើម្បីធានានូវភាពត្រឹមត្រូវច្បាស់លាស់ និងអនុលោមតាម ស្តង់ដារ និងការអនុវត្តល្អបំផុត ។
 - ត្រួតពិនិត្យ គ្រប់គ្រង និងវាយតម្លៃលើលក្ខខណ្ឌសម្រាប់ការកំណត់ការកើនឡើងជាសារវន្តនៃហានិភ័យឥណទាន (SICR) ដើម្បីធានានូវការចាត់ថ្នាក់ត្រឹមត្រូវ និងទាន់ពេលវេលានៃដំណាក់កាលបាត់បង់នៃឥណទាន។
 - ការរូបបញ្ចូលព័ត៌មាននៃការប្រមើលមើលអនាគត ទៅក្នុងវិធីសាស្ត្រគ្រប់គ្រងកំណត់ការរំពឹងទុកលើការខាតបង់ឥណទាន (ECL) ដោយបញ្ចូលសូចនាករម៉ាក្រូសេដ្ឋកិច្ច និងកត្តាហានិភ័យផ្សេងៗទៀត។
 - កែលម្អការគ្រប់គ្រងទិន្នន័យ និងការវាយការណ៍ ដើម្បីធានានូវភាពត្រឹមត្រូវ និងអាចទុកចិត្តបាន សម្រាប់ដំណើរការវាស់វែងការរំពឹងទុកលើការខាតបង់ឥណទាន (ECL)។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(បន្ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(ii). ការប្រមូលផ្តុំហានិភ័យ (ត)

- ធនាគារធ្វើប្រតិបត្តិការ និងផ្តល់ឥណទាន និងបុរេប្រទានដល់បុគ្គល ឬសហគ្រាសនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារគ្រប់គ្រងកម្រិតដែលកំណត់ និងត្រួតពិនិត្យការប្រមូលផ្តុំហានិភ័យឥណទាន ដើម្បីជៀសវាងការប្រមូលផ្តុំខ្លាំងលើសមត្រូវ និងអនុវត្តវិធានការកែសម្រួលក្នុងករណីដែលចាំបាច់។ ការបែងចែកហានិភ័យអតិបរមាទៅលើឧស្សាហកម្មណាមួយនឹងត្រូវកំណត់ និងកែសម្រួលជាប្រចាំ ដោយផ្អែកលើស្ថានភាពសេដ្ឋកិច្ចក្នុងស្រុក និងអន្តរជាតិ។
- តារាងខាងក្រោមបង្ហាញពីការប្រឈមនឹងហានិភ័យអតិបរមារបស់ធនាគារ ចំពោះឧបករណ៍ហិរញ្ញវត្ថុក្នុង តារាងតុល្យការ និងឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការ ដោយមិនគិតពីទ្រព្យបញ្ចាំ ឬការពង្រឹងឥណទានដទៃទៀត។ សម្រាប់ទ្រព្យសកម្មក្នុងតារាងតុល្យការ ការប្រឈមនឹងហានិភ័យឥណទាន ស្មើនឹងតម្លៃយោងរបស់វា។ ចំពោះបំណុលថាហេតុ ការប្រឈមនឹងហានិភ័យឥណទានអតិបរមា គឺជាចំនួនអតិបរមាដែលធនាគារត្រូវបង់ ប្រសិនបើកាតព្វកិច្ចនៃឧបករណ៍ហិរញ្ញវត្ថុ ត្រូវបានស្នើសុំ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(បន្ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(ii). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រឈមនឹងប្រភេទហានិភ័យឥណទាន

	ការប្រឈមនឹងហានិភ័យឥណទានអតិបរមា	ការប្រឈមនឹងហានិភ័យឥណទានអតិបរមា	ការដាក់ទ្រព្យបញ្ចាំ/ការពង្រឹងឥណទាន	ផ្នែកខ្លះនៃទ្រព្យបញ្ចាំ/ការពង្រឹងឥណទាន	មិនមានការធានានិងគ្មានទ្រព្យបញ្ចាំ/ការពង្រឹងឥណទាន
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	%	%	%
ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2024					
ធាតុនានាក្នុងតារាងតុល្យការ					
សាច់ប្រាក់ និងសាច់ប្រាក់សមមូល - ដុល	318,710,181	1,282,808,479	-	-	100%
ប្រាក់បញ្ញើនៅធនាគារនានា - ដុល	113,297,622	456,022,928	-	-	100%
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - ដុល	1,026,368,253	4,131,132,219	93%	-	7%
ទ្រព្យសកម្មផ្សេងៗ	193,249	777,827	-	-	100%
សរុប	<u>1,458,569,305</u>	<u>5,870,741,453</u>			
ធាតុនានាក្រៅតារាងតុល្យការ					
បំណុលថាហេតុ	58,096,740	233,839,379	100%	-	
កិច្ចសន្យា	739,356	2,975,908	-	-	100%
សរុប	<u>58,836,096</u>	<u>236,815,287</u>			
ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2023					
ធាតុនានាក្នុងតារាងតុល្យការ					
សាច់ប្រាក់ និងសាច់ប្រាក់សមមូល - ដុល	260,373,939	1,063,627,541	-	-	100%
ប្រាក់បញ្ញើនៅធនាគារនានា - ដុល	49,495,389	202,188,664	-	-	100%
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - ដុល	1,000,980,828	4,089,006,683	95%	-	5%
ទ្រព្យសកម្មផ្សេងៗ	463,356	1,892,809	-	-	100%
សរុប	<u>1,311,313,512</u>	<u>5,356,715,697</u>			
ធាតុនានាក្រៅតារាងតុល្យការ					
បំណុលថាហេតុ	53,720,025	219,446,302	100%	-	
កិច្ចសន្យា	1,362,056	5,563,998	-	-	100%
សរុប	<u>55,082,081</u>	<u>225,010,300</u>			

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(បន្ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(ii). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រឈមនឹងប្រភេទហានិភ័យឥណទានតាមផ្នែកអាជីវកម្ម

ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2024

	សាច់ប្រាក់ សមមូលក្នុង ធនាគារ - ដុល	ប្រាក់បញ្ញើនៅ ធនាគារ - ដុល	ឥណទាន និង បុរេប្រទាន ផ្តល់ដល់ អតិថិជន - ដុល	ទ្រព្យសកម្ម ផ្សេងៗ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
គ្រឹះស្ថានហិរញ្ញវត្ថុ	318,710,181	113,297,622	97,280,108	-	529,287,911
ឥណទានសាជីវកម្ម	-	-	695,733,696	-	695,733,696
ឥណទានអាជីវកម្មរាយ	-	-	229,880,540	-	229,880,540
កាតឥណទាន	-	-	3,473,909	-	3,473,909
ផ្សេងៗ	-	-	-	193,249	193,249
សរុប	318,710,181	113,297,622	1,026,368,253	193,249	1,458,569,305
សរុប (ពាន់រៀល - កំណត់សម្គាល់ 6)	1,282,808,479	456,022,928	4,131,132,219	777,827	5,870,741,453

ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2023

	សាច់ប្រាក់ សមមូលក្នុង ធនាគារ - ដុល	ប្រាក់បញ្ញើនៅ ធនាគារ - ដុល	ឥណទាន និង បុរេប្រទាន ផ្តល់ដល់ អតិថិជន - ដុល	ទ្រព្យសកម្ម ផ្សេងៗ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
គ្រឹះស្ថានហិរញ្ញវត្ថុ	260,373,939	49,495,389	106,581,198	-	416,450,526
ឥណទានសាជីវកម្ម	-	-	682,687,115	-	682,687,115
ឥណទានអាជីវកម្មរាយ	-	-	208,545,575	-	208,545,575
កាតឥណទាន	-	-	3,166,940	-	3,166,940
ផ្សេងៗ	-	-	-	463,356	463,356
សរុប	260,373,939	49,495,389	1,000,980,828	463,356	1,311,313,512
សរុប (ពាន់រៀល - កំណត់សម្គាល់ 6)	1,063,627,541	202,188,664	4,089,006,683	1,892,809.00	5,356,715,697

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(បន្ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(ii). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រមូលផ្តុំហានិភ័យវិភាគតាមនិវាសដ្ឋាន និងទំនាក់ទំនង ការប្រឈមទៅនឹងឥណទាន និងបុរេប្រទាន និងការរៀបចំរចនាសម្ព័ន្ធឡើងវិញ៖

	ថ្ងៃទី 31 ខែធ្នូ		ថ្ងៃទី 31 ខែធ្នូ	
	ឆ្នាំ 2024	ឆ្នាំ 2023	ឆ្នាំ 2024	ឆ្នាំ 2023
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 6)	ពាន់រៀល (កំណត់សម្គាល់ 6)
វិភាគតាមនិវាសដ្ឋាន៖				
និវាសជន	1,026,368,253	1,000,980,828	4,131,132,219	4,089,006,683
វិភាគតាមទំនាក់ទំនង៖				
សម្ព័ន្ធព្យាតិ	5,443,806	14,256,384	21,911,319	58,237,329
មិនមែនសម្ព័ន្ធព្យាតិ	1,020,924,447	986,724,444	4,109,220,900	4,030,769,354
	1,026,368,253	1,000,980,828	4,131,132,219	4,089,006,683
វិភាគតាមហានិភ័យ៖				
ហានិភ័យធំៗ (*)	332,991,471	230,075,072	1,340,290,671	939,856,669
មិនមែនជាហានិភ័យធំៗ	693,376,782	770,905,756	2,790,841,548	3,149,150,014
	1,026,368,253	1,000,980,828	4,131,132,219	4,089,006,683
តាមរយៈលក្ខខណ្ឌអនុគ្រោះ៖				
រៀបចំឡើងវិញ (**)	47,593,220	26,726,916	191,562,711	109,179,452
មិនរៀបចំឡើងវិញ	978,775,033	974,253,912	3,939,569,508	3,979,827,231
	1,026,368,253	1,000,980,828	4,131,132,219	4,089,006,683

(*) “ផលប៉ះពាល់ដែលមានទំហំធំ” ត្រូវបានកំណត់ដោយប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជា ថាជាហានិភ័យដុលនៃសមតុល្យសរុប ជាមួយអ្នកទទួលបានផលតែមួយដែលមានចំនួនលើសពី 10% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។ ផលប៉ះពាល់នេះ គឺមានចំនួនខ្ពស់ជាងឥណទានឬកិច្ចសន្យាដែលនៅសល់ និងឥណទាន ឬកិច្ចសន្យាដែលបានអនុម័ត។

(**) “ឥណទានរៀបចំឡើងវិញ” គឺជាឥណទានដែលលក្ខខណ្ឌនៃកិច្ចសន្យាត្រូវបានកែប្រែដើម្បីផ្តល់នូវលក្ខខណ្ឌអនុគ្រោះសម្រាប់អ្នកខ្ចី សម្រាប់ហេតុផលសមស្របទាក់ទងនឹង វិបត្តិហិរញ្ញវត្ថុបណ្តោះអាសន្ន។

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iii). ទ្រព្យបញ្ចាំ

ខណៈពេលដែលការប្រឈមនឹងហានិភ័យអតិបរមារបស់ធនាគារ គឺជាតម្លៃយោងរបស់ទ្រព្យសកម្ម ឬក្នុងករណី ឧបករណ៍ហិរញ្ញវត្ថុនៅក្រៅតារាងតុល្យការ គឺចំនួនទឹកប្រាក់ដែលបានធានា ការសន្យាផ្តល់ឱ្យ ការទទួលយក ឬការយល់ព្រម ហានិភ័យទាំងនោះ ទំនងអាចទាបជាងដោយសារតែការកាត់កងទ្រព្យបញ្ចាំ ការធានាឥណទាន និងសកម្មភាពផ្សេងទៀតដើម្បីកាត់បន្ថយហានិភ័យ។

ការពិពណ៌នាអំពីទ្រព្យបញ្ចាំសម្រាប់ប្រភេទនៃទ្រព្យសកម្មហិរញ្ញវត្ថុនីមួយៗ ត្រូវបានបង្ហាញដូចខាងក្រោម។

សាច់ប្រាក់ និងសាច់ប្រាក់សមមូល សមតុល្យជាមួយធនាគារជាតិ នៃ កម្ពុជា ប្រាក់បញ្ញើជាមួយធនាគារ និងទ្រព្យសកម្មផ្សេងៗ

ទ្រព្យបញ្ចាំទូទៅមិនត្រូវបានស្វែងរកសម្រាប់ទ្រព្យសកម្មទាំងនេះទេ។

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន បំណុលយថាភាព និងកិច្ចសន្យា

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន បំណុលយថាភាព និងកិច្ចសន្យា ជាធម្មតាត្រូវមានដាក់ជាទ្រព្យបញ្ចាំក្នុងកម្រិតណាមួយ។ ទ្រព្យធានាចម្បងរួមមាន អចលនវត្ថុដូចជា ដី និងអគារ ដោយឡែកទ្រព្យដទៃទៀតមានដូចជាប្រាក់បញ្ញើ ចលនវត្ថុផ្សេងៗ និងការធានា។ ទោះបីមានកិច្ចធានាក៏ដោយ ទ្រព្យសកម្មហិរញ្ញវត្ថុនីមួយៗ នឹងត្រូវវាយតម្លៃ តាមរយៈវិធីសាស្ត្រគ្រប់គ្រងកំណត់ការរំពឹងលើការខាតបង់ឥណទាន (ECL)។

តារាងខាងក្រោមនេះ សង្ខេបអំពីការធានាលើទ្រព្យសកម្មហិរញ្ញវត្ថុរបស់ធនាគារ៖

	ទ្រព្យបញ្ចាំ/ការពង្រឹងឥណទាន				ឥណទាន ពុំមានការ ធានា	សរុប
	ទ្រព្យ ចល័ត	ទ្រព្យសកម្ម ចល័ត	ប្រាក់បញ្ញើ មានកាល កំណត់	ផ្សេងៗ		
	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)
ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2024						
ឥណទាន និងបុរេប្រទានផ្តល់ ដល់អតិថិជន - ដុល	925,536,207	-	26,747,477	-	74,084,569	1,026,368,253
បំណុលយថាភាព	52,400,715	-	5,696,025	-	-	58,096,740
កិច្ចសន្យា	-	-	-	-	739,356	739,356
ផ្សេងៗ	-	-	-	-	193,249	193,249
	<u>977,936,922</u>	<u>-</u>	<u>32,443,502</u>	<u>-</u>	<u>75,017,174</u>	<u>1,085,397,598</u>
ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2023						
ឥណទាន និងបុរេប្រទានផ្តល់ ដល់អតិថិជន - ដុល	885,762,007	-	57,224,977	-	57,993,844	1,000,980,828
បំណុលយថាភាព	39,475,350	-	14,244,675	-	-	53,720,025
កិច្ចសន្យា	-	-	-	-	1,362,056	1,362,056
ផ្សេងៗ	-	-	-	-	463,356	463,356
	<u>925,237,357</u>	<u>-</u>	<u>71,469,652</u>	<u>-</u>	<u>59,819,256</u>	<u>1,056,526,265</u>

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និង បុរេប្រទានផ្តល់ដល់អតិថិជនដុល

នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ធនាគារជាតិ នៃកម្ពុជាបានចេញសារព័ត៌មានលេខ ៨៧.០២៤.០០១ ស្តីពីការរៀបចំសំណុំឥណទានឡើងវិញ ក្នុងគោលបំណងដើម្បីបន្ថយបន្ទុកការសងប្រាក់របស់អតិថិជន និងជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការបង្កើនលំហូរសាច់ប្រាក់នៅក្នុងសេដ្ឋកិច្ច។ ដូចនេះ ធនាគារជាតិនៃកម្ពុជា អនុញ្ញាតឱ្យអោយធនាគារសិក្សា អនុម័តសំណើនៃការរៀបចំសំណុំឥណទានឡើងវិញរបស់អតិថិជន បានចំនួនពីរលើក ចាប់ពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ រហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដោយមិនចាំបាច់ផ្លាស់ប្តូរចំណាត់ថ្នាក់ហានិភ័យឥណទាន និងមិនចាំបាច់បូកបន្ថែមសិរីធានធន។

ដោយអនុលោមតាមសេចក្តីណែនាំរបស់ធនាគារជាតិ នៃ កម្ពុជា លេខ ៨៧.០១៧.៣៤៤ ចំណាត់ថ្នាក់ឥណទាននីមួយៗ យោងទៅតាមគុណភាពឥណទានដូចខាងក្រោម៖

ឥណទានធម្មតា

ឥណទានដែលនៅសល់ ត្រូវបានទូទាត់សងទាន់ពេលវេលា និងមិនជាប់សង្ស័យសម្រាប់ការទូទាត់សង នាពេលអនាគត។ ការទូទាត់សង ត្រូវបានធ្វើឡើងតាមកិច្ចសន្យា ហើយកូនបំណុលមិនបង្ហាញពីភាពទន់ខ្សោយ នៃលទ្ធភាពក្នុងការទូទាត់សង អាជីវកម្ម លំហូរទឹកប្រាក់ និងស្ថានភាពហិរញ្ញវត្ថុនោះឡើយ។

ឥណទានឃ្នាំមើល

ឥណទានដែលនៅក្នុងចំណាត់ថ្នាក់នេះ ត្រូវបានការពារពេលវេលាបច្ចុប្បន្ន ហើយប្រហែលជាមិនអាចប្តូរ កាលកំណត់ទេ ប៉ុន្តែវាបង្ហាញពីភាពទន់ខ្សោយដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការទូទាត់សងរបស់កូនបំណុលនៅកាលបរិច្ឆេទនាពេលអនាគត ប្រសិនបើមិនបានកែតម្រូវឱ្យបានទាន់ពេលវេលា និងយកចិត្តទុកដាក់ពីធនាគារ។

ភាពទន់ខ្សោយនេះរាប់បញ្ចូល ប៉ុន្តែមិនត្រូវបានកំណត់ចំពោះនិន្នាការថយចុះនៃប្រតិបត្តិការអាជីវកម្មរបស់កូនបំណុល ឬស្ថានភាពហិរញ្ញវត្ថុ និងស្ថានភាពសេដ្ឋកិច្ច និងលក្ខខណ្ឌផ្សេងៗដែល អាចប៉ះពាល់ដល់ប្រាក់ចំណេញ និងលទ្ធភាពទូទាត់សងនាពេលអនាគតរបស់កូនបំណុល ឬស្ថានភាពកាន់តែយ៉ាប់យឺននៃទ្រព្យបញ្ចាំ។ ចំណាត់ថ្នាក់នេះមានសនិទានភាពផ្ទាល់ខ្លួនយ៉ាងច្បាស់លាស់ ហើយមិនគួរប្រើជាការសម្របសម្រួលរវាងឥណទានធម្មតា និងឥណទានក្រោមស្តង់ដារទេ។

ឥណទានក្រោមស្តង់ដារ

ឥណទានដែលបានចាត់ថ្នាក់នៅក្នុងចំណាត់ថ្នាក់នេះ បង្ហាញពីភាពទន់ខ្សោយគួរឱ្យកត់សម្គាល់ ហើយមិនត្រូវបានការពារគ្រប់គ្រាន់ដោយអាជីវកម្មបច្ចុប្បន្ន ឬស្ថានភាពហិរញ្ញវត្ថុ និងលទ្ធភាពសងរបស់កូនបំណុលទេ។ និយាយឱ្យច្រើនទៅប្រភពដើមនៃការសងបំណុល គឺមិនគ្រប់គ្រាន់ដើម្បីទូទាត់បំណុលនោះទេ ដោយមិនគិតពីប្រាក់ចំណូលដែលបានមកពីប្រភពបន្ថែមដូចជាលក់ទ្រព្យបញ្ចាំជាដើម។

កត្តាដែលនាំឱ្យមានចំណាត់ថ្នាក់ឥណទានក្រោមស្តង់ដារមាន៖

- កូនបំណុលគ្មានលទ្ធភាពដើម្បីបំពេញតាមលក្ខខណ្ឌនៃការទូទាត់សងប្រាក់តាមកិច្ចសន្យា
- ស្ថានភាពសេដ្ឋកិច្ច និងទីផ្សារមិនអំណោយផល ដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់អាជីវកម្ម និងប្រាក់ចំណេញរបស់កូនបំណុលនាពេលអនាគត
- ស្ថានភាពហិរញ្ញវត្ថុទន់ខ្សោយ និង/ឬ អសមត្ថភាពរបស់កូនបំណុលដើម្បីបង្កើតលំហូរទឹកប្រាក់គ្រប់គ្រាន់ដើម្បីបំពេញការទូទាត់សង
- ភាពលំបាកដែលបានជួបប្រទះដោយកូនបំណុល ក្នុងការទូទាត់សងឥណទានផ្សេងទៀត ដែលផ្តល់ដោយធនាគារ ឬដោយស្ថាប័នផ្សេងៗទៀត នៅពេលមានព័ត៌មានអាចប្រើប្រាស់បាន និង
- ការបំពានលើកិច្ចព្រមព្រៀងហិរញ្ញវត្ថុដោយកូនបំណុល។

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និង បុរេប្រទានផ្តល់ដល់អតិថិជនដុល (ត)

ឥណទានជាប់សង្ស័យ

ឥណទានដែលបានចាត់ថ្នាក់នៅក្នុងប្រភេទនេះ បង្ហាញពីភាពទន់ខ្សោយធ្ងន់ធ្ងរជាងចំណាត់ថ្នាក់ឥណទានក្រោមស្តង់ដារ ដែលការប្រមូលបានមកវិញគ្រប់ចំនួន ផ្អែកលើមូលដ្ឋាននៃដំណើរហេតុដែលមានស្រាប់ លក្ខខណ្ឌ ឬតម្លៃនៃទ្រព្យបញ្ចាំមានការសង្ស័យខ្ពស់ ឬមិនអាចប្រមូលបានវិញ។ ការរំពឹងទុកថានឹងបាត់បង់គឺខ្ពស់ ទោះបីជាចំនួនពិតប្រាកដនៅមិនទាន់បានកំណត់សម្រាប់ពេលនេះក៏ដោយ។

ឥណទានខាតបង់

ឥណទានដែលត្រូវបានចាត់ថ្នាក់ថាជាការខាតបង់ គឺនៅពេលដែលវាមិនអាចប្រមូលបានមកវិញ ហើយការទូទាត់សងវិញអាចមានចំនួនតិចតួច ឬប្រមូលមិនបានសោះ។

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន

ការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន គឺជាការប៉ាន់ស្មានការបាត់បង់ដែលធានារ៉ាប់រងរំពឹងទុកកើតឡើង ដោយសារមានព្រឹត្តិការណ៍ទាក់ទងនឹងហានិភ័យឥណទានជាច្រើន ដូចជា ការខកខានក្នុងការទូទាត់សងរបស់អតិថិជន។ ការរំពឹងទុកលើការខាតបង់ឥណទានរយៈពេល 12 ខែ ឬពេញអាយុកាល នឹងត្រូវបានគណនាសម្រាប់ ឥណទានទាំងឡាយដោយផ្អែកទៅតាមការកើនឡើងជាសារវន្តនៃហានិភ័យឥណទាន ដោយវាយតម្លៃហានិភ័យឥណទានទៅតាមគណនីនីមួយៗ បើប្រៀបធៀបនឹងកម្រិតហានិភ័យនៅពេលផ្តល់ឱ្យដំបូង ។

ដើម្បីវាយតម្លៃថាមានការកើនឡើងជាសារវន្តនៃហានិភ័យឥណទានចំពោះឧបករណ៍ហិរញ្ញវត្ថុ គួរអោយកត់សម្គាល់ចាប់តាំងពីការទទួលស្គាល់ដំបូងឬទេនោះ ធនាគារត្រូវធ្វើការវិភាគវាយតម្លៃ ប្រៀបធៀបរវាង ហានិភ័យនៃការខកខានសងដែលបានរំពឹងទុកនាចុងការិយបរិច្ឆេទ ដោយផ្អែកលើអាយុកាលដែលនៅសល់ និងហានិភ័យនៃការខកខានសងនាពេលដែលឧបករណ៍ហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ដំបូង។ ការវាយតម្លៃនេះត្រូវពិចារណាទាំងកត្តាហានិភ័យនិងគុណភាព ដែលមានហេតុផលសមស្រប និងមានមូលដ្ឋានគាំទ្រច្បាស់លាស់ ហើយដែលអាចបានដោយមិនបង្កចំណាយមិនចាំបាច់ ឬប្រើប្រាស់ប្រភេទហ្វូន្ទុក។ វាផ្អែកលើទិន្នន័យនៃប្រវត្តិសាស្ត្ររបស់ធនាគារ និងការវាយតម្លៃឥណទានរបស់ធនាគារ ដោយរួមបញ្ចូលទាំងព័ត៌មានព្យាករណ៍នាពេលអនាគតផងដែរ ។

ធនាគារអនុវត្តវិធីសាស្ត្រ 3 ដំណាក់កាល ដោយផ្អែកលើការផ្លាស់ប្តូរគុណភាពឥណទានចាប់តាំងពីមានការទទួលស្គាល់ដំបូង៖

វិធីសាស្ត្រ 3 ដំណាក់កាល	ដំណាក់កាលទី 1 ដំណើរការ	ដំណាក់កាលទី 2 ក្រោមដំណើរការ	ដំណាក់កាលទី 3 មិនដំណើរការ
ការទទួលស្គាល់ឥណទានដែលរំពឹងទុកថានឹងបាត់បង់	រំពឹងទុកថានឹងបាត់បង់រយៈពេល 12 ខែ	រំពឹងទុកថានឹងបាត់បង់ពេញអាយុកាល	រំពឹងទុកថានឹងបាត់បង់ពេញអាយុកាល
លក្ខណៈវិនិច្ឆ័យ	មិនមានការកើនឡើងជាសារវន្តលើហានិភ័យឥណទានទេ	ហានិភ័យឥណទានដែលបានកើនឡើងជាសារវន្ត	ឥណទានដែលមានឱនភាពនៃតម្លៃ
មូលដ្ឋាននៃការគណនាចំណូលប្រាក់ចំណេញ	តម្លៃយោងដុល	តម្លៃយោងដុល	តម្លៃយោងសុទ្ធ

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និង បុរេប្រទានផ្តល់ដល់អតិថិជនដុល (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន (ត)

សម្រាប់លក្ខណៈវិនិច្ឆ័យក្នុងការបែងចែកដំណាក់កាល ធនាគារប្រើប្រាស់ចំនួនថ្ងៃហួសកាលកំណត់សង ចំណាត់ថ្នាក់ឥណទាន (“DPD”) ចែងដោយធនាគារជាតិនៃកម្ពុជា និងការវាយតម្លៃចំណាត់ថ្នាក់ឥណទានផ្ទៃក្នុង (“CCR”) របស់ធនាគារ ដែលការវាយតម្លៃនេះវាស់វែងដោយផ្អែកលើលក្ខណៈគុណភាព និងបរិមាណ ហើយអាចមានភាពខុសគ្នា ផ្អែកលើសំយុងនៃអាជីវកម្ម ប្រភេទឥណទាន ប្រភេទផលិតផល និងប្រភេទអតិថិជន។

ឥណទានរយៈពេលខ្លី (1 ឆ្នាំ ឬតិចជាង)

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	ចំណាត់ថ្នាក់របស់ធនាគារជាតិនៃកម្ពុជា / ចំណាត់ថ្នាក់ផ្ទៃក្នុង	ចំនួនថ្ងៃហួសកាលកំណត់	សូចនាករនៃការយឺតយ៉ាវ
1	មិនមានការកើនឡើងជាសារវន្តលើហានិភ័យឥណទានទេ	ឥណទានធម្មតា / 6 ឬប្រសើរជាង	0 ដល់ 14 ថ្ងៃ	ដំណើរការ
2	ហានិភ័យឥណទានបានកើនឡើងជាសារវន្ត	ឥណទានឃ្នាំមើល / 7, 8= ឬ 8+	15 ដល់ 30 ថ្ងៃ	ក្រោមដំណើរការ
		ឥណទានក្រោមស្តង់ដារ / 8-	31 ដល់ 60 ថ្ងៃ	
3	ឥណទានមានឱនភាព	ឥណទានជាប់សង្ស័យ / 9	61 ដល់ 90 ថ្ងៃ	មិនដំណើរការ
		ឥណទានខាតបង់ / 10	លើសពី 91 ថ្ងៃ	

ឥណទានរយៈពេលវែង (ច្រើនជាងមួយឆ្នាំ)

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	ចំណាត់ថ្នាក់របស់ធនាគារជាតិនៃកម្ពុជា / ចំណាត់ថ្នាក់ផ្ទៃក្នុង	ចំនួនថ្ងៃហួសកាលកំណត់	សូចនាករនៃការយឺតយ៉ាវ
1	មិនមានការកើនឡើងជាសារវន្តលើហានិភ័យឥណទានទេ	ឥណទានធម្មតា / 6 ឬប្រសើរជាង	0 ដល់តូចជាង 30 ថ្ងៃ	ដំណើរការ
2	ហានិភ័យឥណទានបានកើនឡើងជាសារវន្ត	ឥណទានឃ្នាំមើល / 7, 8= ឬ 8+	30 ដល់តូចជាង 90 ថ្ងៃ	ក្រោមដំណើរការ
		ឥណទានក្រោមស្តង់ដារ / 8-	90 ដល់តូចជាង 180 ថ្ងៃ	
3	ឥណទានមានឱនភាព	ឥណទានជាប់សង្ស័យ / 9	180 ដល់តូចជាង 360 ថ្ងៃ	មិនដំណើរការ
		ឥណទានខាតបង់ / 10	លើសពី 360 ថ្ងៃ	

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(បន្ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និង បុរេប្រទានផ្តល់ដល់អតិថិជនដុល (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន (ត)

តារាងខាងក្រោមសង្ខេបពីគុណភាពឥណទាននៃហិរញ្ញប្បទានដុលរបស់ធនាគារ ដោយយោងតាមចំណាត់ថ្នាក់ខាងលើ។

Table with 4 columns: ដំណាក់កាលទី 1, ដំណាក់កាលទី 2, ដំណាក់កាលទី 3, សរុប. Rows include ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមរយៈថ្លៃដើម, ឥណទានធម្មតា, ឥណទានឃ្នាំមើល, ឥណទានក្រោមស្តង់ដារ, ឥណទានជាប់សង្ស័យ, ឥណទានខាតបង់, ដក៖ សិទ្ធិធានាធនលើការខាតបង់ឱនភាពនៃតម្លៃ, តម្លៃយោង (ដុល្លារអាមេរិក), តម្លៃយោង (ពាន់រៀល - កំណត់សម្គាល់ 6).

Table with 4 columns: ដំណាក់កាលទី 1, ដំណាក់កាលទី 2, ដំណាក់កាលទី 3, សរុប. Rows include ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមរយៈថ្លៃដើម, ឥណទានធម្មតា, ឥណទានឃ្នាំមើល, ឥណទានក្រោមស្តង់ដារ, ឥណទានជាប់សង្ស័យ, ឥណទានខាតបង់, ដក៖ សិទ្ធិធានាធនលើការខាតបង់ឱនភាពនៃតម្លៃ, តម្លៃយោង (ដុល្លារអាមេរិក), តម្លៃយោង (ពាន់រៀល - កំណត់សម្គាល់ 6).

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(បន្ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និង បុរេប្រទានផ្តល់ដល់អតិថិជនដុល (ត)

ប្រូបាប៊ីលីតេនៃការខកខានសង ("PD")

ប្រូបាប៊ីលីតេនៃការខកខានសងត្រូវបានកំណត់ថាជាការប៉ាន់ស្មានអំពីលទ្ធផលទុនភាពទូទាត់សងរបស់អតិថិជនដែលអាចប្រែប្រួលនឹងការខកខានសងប្រកបដោយអនុវត្តកាតព្វកិច្ចហិរញ្ញវត្ថុបានក្នុងអំឡុងពេលជាក់លាក់ណាមួយ មូលដ្ឋានទូទៅត្រូវបានកំណត់ក្នុងរយៈពេលមួយឆ្នាំ។ ក្នុងការ គណនា ទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន (ECL) ត្រូវបានកំណត់ ប្រូបាប៊ីលីតេនៃការខកខានសងរយៈពេល 12ខែ និងប្រូបាប៊ីលីតេនៃការ ខកខានសងពេញអាយុកាល។ វិធីសាស្ត្រដែលបានប្រើប្រាស់សម្រាប់វាស់វែងប្រូបាប៊ីលីតេនៃការខកខានសង របស់ធនាគារមានការវិភាគលើការសង យឺតយ៉ាវ (Month-in-Arrear Migration Matrix Analysis) សម្រាប់ឥណទានរយៈពេលវែង និងការវិភាគការតាមដាននៃអត្រាការខកខានសងជាមធ្យម (Average Observed Default Rate Analysis) សម្រាប់ឥណទានរយៈពេលខ្លី។

ការបាត់បង់ដែលបណ្តាលមកពីការខកខានសង ("LGD")

ការបាត់បង់ដែលបណ្តាលមកពីការខកខានសងត្រូវបានកំណត់ថាជាភាគរយ នៃបំណុលដែលធនាគារ អាចបាត់បង់នៅពេលដែលអតិថិជនខកខាន សង។ ការបាត់បង់នេះត្រូវបានបង្ហាញជាភាគរយនៃ ទំហំនៃការខកខានសង (EAD) ដែលអាស្រ័យលើតាមប្រភេទ ចំនួន និងតម្លៃនៃទ្រព្យធានា ប្រភេទ អតិថិជន ដោយយោងតាមទំហំនៃការខកខានសងដែលបានកំណត់ក្នុងកាលបរិច្ឆេទ។ ធនាគារប្រើប្រាស់វិធីសាស្ត្រ វិភាគលើការប្រមូលត្រលប់នៃឥណទាន ខាតបង់ (Loss Recoveries Approach) សម្រាប់គណនាការបាត់បង់ដែលបណ្តាលមកពីការខកខានសង។

ការធ្វើនិយ័តកម្មទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារទទួលយកការចោទឡើងវិញនូវឥណទានដែលមានស្រាប់ជាមួយអតិថិជនដែលជួបផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុរយៈពេលខ្លី ដែលគោលបំណង ចម្បងនេះដើម្បីបង្កើនលទ្ធភាពក្នុងការប្រមូលត្រលប់មកវិញ និងកាត់បន្ថយហានិភ័យនៃការខកខានសង។ ការរៀបចំសំណុំឥណទានឡើងវិញត្រូវបាន ផ្តល់ជូនអតិថិជន ដែលមានអត្រាប្រឈមខ្ពស់ និងការខកខានសង ឬក៏ពុំខកខានសង ទោះបីជាអតិថិជនបានខិតខំប្រឹងប្រែង ព្យាយាមទូទាត់សង ទៅតាម លក្ខខណ្ឌនៃកិច្ចសន្យារដើមដោយ ហើយដែលការរៀបចំឡើងវិញនេះត្រូវបានរំពឹងទុកថាអតិថិជនអាចអនុវត្តទៅតាមលក្ខខណ្ឌកែប្រែបាន។ ធនាគារបានផ្តល់ការកែប្រែឥណទានជូនអតិថិជនដោយយូរមុនជាមុនពាក់ព័ន្ធនឹងការពន្យារពេលសង ការលើកលែង និងការកែប្រែលក្ខខណ្ឌឥណទាន រួមទាំងការពន្យារពេលប្រតិទាន ការពន្យារពេលទូទាត់សងការប្រាក់ ឬប្រាក់ដើម ដោយអនុលោមទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា យ៉ាង ម៉ឺងម៉ាត់។ ក្នុងក្របខណ្ឌនៃការវាយតម្លៃនេះ ធនាគារត្រួតពិនិត្យនិងតាមដានលើលទ្ធភាព និងការបង់ប្រាក់របស់អតិថិជន ស្របតាមលក្ខខណ្ឌកិច្ចសន្យា ថ្មីដែលបានកែសម្រួល និងវាយតម្លៃលើកត្តាផ្សេងៗរបស់អតិថិជន ដើម្បីកំណត់ថាតើការរៀបចំសំណុំឥណទាននោះមានប្រសិទ្ធភាពគ្រប់គ្រាន់។

ទោះបីជាឥណទានមួយចំនួនរបស់ធនាគារធ្លាប់ត្រូវបានរៀបចំឡើងវិញយ៉ាងណាក្តី ក៏ប៉ុន្តែអតិថិជនទាំងនោះនៅតែបង្ហាញលទ្ធផលអាជីវកម្មវិជ្ជមាន ដដែល ហើយមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទូទាត់សងជាទៀងទាត់មកធនាគារវិញ។ ឥណទានដែលត្រូវបានទូទាត់សងត្រូវបានប្រមូលត្រលប់មកវិញទៀងទាត់ ក្នុងរយៈពេលមួយជាក់លាក់ និងអាចទទួលបានការវាយតម្លៃចំណាត់ថ្នាក់ឡើងវិញ ហើយឥណទាននឹងត្រូវប្តូរត្រឡប់មកដំណាក់កាលទី 1 វិញ។

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលមើលនាពេលអនាគត

ធនាគារដាក់បញ្ចូលព័ត៌មានលើការប្រមើលមើលនាពេលអនាគត ដោយវាយតម្លៃទៅលើ ថាតើហានិភ័យឥណទានរបស់ឧបករណ៍ហិរញ្ញវត្ថុបានកើនឡើងជា សារវន្តចាប់តាំងពីការទទួលស្គាល់ដំបូង និងការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន។

ព័ត៌មានខាងក្រៅដែលត្រូវបានពិចារណារួមមានទិន្នន័យសេដ្ឋកិច្ច និងការព្យាករណ៍ដែលបានបោះពុម្ពផ្សាយដោយស្ថាប័នរដ្ឋាភិបាល និងអាជ្ញាធរប្រឹក្សា ភិបាលកិច្ចនៅក្នុងបណ្តាប្រទេសដែលធនាគារធ្វើប្រតិបត្តិការដែលមានអង្គការអន្តរជាតិធំៗ ដូចជាមូលនិធិប្រឹក្សាអន្តរជាតិ និងវិស័យឯកជន និងការសិក្សារបស់អ្នក ព្យាករណ៍។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(បន្ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និង បុរេប្រទានផ្តល់ដល់អតិថិជនដុល (ត)

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលមើលអនាគត (ត)

ធនាគារ បានប្រើទិន្នន័យម៉ាក្រូសេដ្ឋកិច្ចប្រវត្តិសាស្ត្រ ដើម្បីព្យាករណ៍ពីប្រូបាប៊ីលីតេនៃហានិភ័យឥណទានសម្រាប់ឆ្នាំខាងមុខ ។ ការវិភាគសមាមាត្រប្រៀប (Direct Linear Regression Analysis) ត្រូវបានប្រើប្រាស់ដើម្បីកំណត់ស្ថិតិសេដ្ឋកិច្ច (Macroeconomic Variables (MEVs)) ណាដែលអាច កំណត់ ព្យាករណ៍ពីប្រូបាប៊ីលីតេនៃការខកខានសង/ការបាត់បង់ដែលបណ្តាលមកពីការខកខានសង នាពេលអនាគត និងកំណត់វិធីសាស្ត្រវាស់វែងថ្លឹង ស្ថិតិសេដ្ឋកិច្ច ទៅតាមផលប៉ះពាល់នីមួយៗ។ វិធីសាស្ត្រជ្រើសរើសផ្សេងៗត្រូវបានអនុវត្តក្នុងដំណើរការដើម្បីដកចេញនូវ MEVs ដែលមិនមាន សុពលភាពក្នុងការព្យាករណ៍។

ការគណនាចន្លោះ១២ខែដោយផ្អែកតាមការតាមដានអត្រាហានិភ័យឥណទាន (ODR) ដែលត្រូវបានសង្កេតឃើញត្រឹមត្រូវ ក្នុងខែមីនា មិថុនា កញ្ញា និងធ្នូ ដោយត្រូវបានតម្រូវទៅនឹងតម្លៃអថេរម៉ាក្រូសេដ្ឋកិច្ចប្រចាំត្រីមាស (MEV) ។ ការប្រមើលមើលទៅមុខ ត្រូវបានគណនា សម្រាប់ឥណទានដំណើរការ នៃខែនីមួយៗដើម្បីព្យាករណ៍ថាឥណទាននោះអាចក្លាយជាឥណទានមានបញ្ហា ឬបាត់បង់ នារយៈពេល១២ខែខាងមុខ។

ធនាគារបានកំណត់ និងចងក្រងឯកសារគន្លឹះនៃហានិភ័យឥណទាន និងឥណទានខាតបង់សម្រាប់ផលបត្រ ឧបករណ៍ហិរញ្ញវត្ថុ ស្របតាមប្រទេស នីមួយៗ ហើយប្រើការវិភាគទិន្នន័យប្រវត្តិសាស្ត្របានប៉ាន់ស្មាន ទំនាក់ទំនងរវាងអថេរម៉ាក្រូសេដ្ឋកិច្ច និងហានិភ័យឥណទាន និង ឥណទានខាតបង់។

(v). ចំនួនទឹកប្រាក់កើតឡើងពីការរំពឹងទុកលើការខាតបង់ឥណទាន

ការខាតបង់សំវិធានធននៃឱនភាពកម្រៃ

តារាងខាងក្រោម បង្ហាញពីការផ្ទៀងផ្ទាត់សមតុល្យលើសំវិធានធនលើការរំពឹងទុកលើការខាតបង់ឥណទានតាមការចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុនាដើម និងចុងការិយបរិច្ឆេទ។

	2024			
	ដំណាក់កាលទី 1	ដំណាក់កាលទី 2	ដំណាក់កាលទី 3	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមរយៈលក់ថ្លៃដើម				
សមតុល្យនាថ្ងៃទី 1 ខែមករា	2,668,481	2,330,683	10,145,442	15,144,606
- ធ្វើទៅដំណាក់កាលទី 1	278,001	(278,001)	-	-
- ធ្វើទៅដំណាក់កាលទី 2	(87,757)	157,264	(69,507)	-
- ធ្វើទៅដំណាក់កាលទី 3	(65,928)	(628,292)	694,220	-
ការវាស់វែងឡើងវិញនៃសំវិធានធនខាតបង់សុទ្ធ	(288,135)	658,778	2,577,561	2,948,204
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មី	756,849	696,936	1,593,312	3,047,097
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានឈប់ទទួលស្គាល់	(602,486)	(922,215)	(2,375,035)	(3,899,736)
សមតុល្យនាថ្ងៃទី 31 ខែធ្នូ (ដុល្លារអាមេរិក)	2,659,025	2,015,153	12,565,993	17,240,171
សមតុល្យនាថ្ងៃទី 31 ខែធ្នូ (ពាន់រៀល - កំណត់សម្គាល់ 6)	10,702,576	8,110,991	50,578,122	69,391,689

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(បន្ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(v). ចំនួនទឹកប្រាក់កើតឡើងពីការរំពឹងទុកលើការខាតបង់ឥណទាន (ត)

ការខាតបង់សំវិធានធននៃឱនភាពកម្រៃ (ត)

	2023			
	ដំណាក់កាលទី 1	ដំណាក់កាលទី 2	ដំណាក់កាលទី 3	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមរយៈលក់ថ្លៃដើម				
សមតុល្យនាថ្ងៃទី 1 ខែមករា	1,930,309	3,863,914	8,119,531	13,913,754
- ធ្វើទៅដំណាក់កាលទី 1	43,746	(43,746)	-	-
- ធ្វើទៅដំណាក់កាលទី 2	(77,182)	146,725	(69,543)	-
- ធ្វើទៅដំណាក់កាលទី 3	(58,023)	(1,037,663)	1,095,686	-
ការវាស់វែងឡើងវិញនៃសំវិធានធនខាតបង់សុទ្ធ	324,093	772,378	(1,495,161)	(398,690)
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មី	941,755	1,247,743	3,177,288	5,366,786
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានឈប់ទទួលស្គាល់	(436,217)	(2,618,668)	(682,359)	(3,737,244)
សមតុល្យនាថ្ងៃទី 31 ខែធ្នូ (ដុល្លារអាមេរិក)	2,668,481	2,330,683	10,145,442	15,144,606
សមតុល្យនាថ្ងៃទី 31 ខែធ្នូ (ពាន់រៀល - កំណត់សម្គាល់ 6)	10,900,745	9,520,840	41,444,131	61,865,716

ការប្រែប្រួលជាសារវន្តនៃតម្លៃយោងដុលសរុបដែលប៉ះពាល់លើសំវិធានធនលើការរំពឹងទុកលើការខាតបង់ឥណទាន

តារាងខាងក្រោមបង្ហាញពីការប្រែប្រួលជាសារវន្តនៃតម្លៃយោងដុលសរុបរបស់ឧបករណ៍ហិរញ្ញវត្ថុនៅក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៣ ដែលបានរួម ចំណែកដល់ការប្រែប្រួលរបស់សំវិធានធនលើការរំពឹងទុកលើការខាតបង់ឥណទាន។

	2024			
	ដំណាក់កាលទី 1	ដំណាក់កាលទី 2	ដំណាក់កាលទី 3	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមរយៈលក់ថ្លៃដើម				
សមតុល្យនាថ្ងៃទី 1 ខែមករា	895,837,997	38,762,306	66,380,525	1,000,980,828
- ធ្វើទៅដំណាក់កាលទី 1	2,612,312	(2,612,312)	-	-
- ធ្វើទៅដំណាក់កាលទី 2	(5,040,187)	5,108,563	(68,376)	-
- ធ្វើទៅដំណាក់កាលទី 3	(678,696)	(12,834,088)	13,512,784	-
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មី	497,048,300	15,170	(760,947)	496,302,523
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានឈប់ទទួលស្គាល់	(455,672,119)	(12,903,086)	(2,339,893)	(470,915,098)
សមតុល្យនាថ្ងៃទី 31 ខែធ្នូ (ដុល្លារអាមេរិក)	934,107,605	15,536,554	76,724,094	1,026,368,253
សមតុល្យនាថ្ងៃទី 31 ខែធ្នូ (ពាន់រៀល - កំណត់សម្គាល់ 6)	3,759,783,110	62,534,630	308,814,479	4,131,132,219

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(បន្ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(v). ចំនួនទឹកប្រាក់កើតឡើងពីការរំពឹងទុកលើការខាតបង់ឥណទាន (ត)

ការប្រែប្រួលជាសារវន្តនៃតម្លៃយោងដល់សរុបដែលប៉ះពាល់លើសវិធានធនលើការរំពឹងទុកលើការខាតបង់ឥណទាន (ត)

	2023			
	ដំណាក់កាលទី 1	ដំណាក់កាលទី 2	ដំណាក់កាលទី 3	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមរយៈសេវាផ្ទេរថវិកា				
សមតុល្យនៅថ្ងៃទី 1 ខែមករា	910,339,587	59,863,193	20,658,063	990,860,843
- ផ្ទេរទៅដំណាក់កាលទី 1	666,135	(666,135)	-	-
- ផ្ទេរទៅដំណាក់កាលទី 2	(10,508,683)	10,944,553	(435,870)	-
- ផ្ទេរទៅដំណាក់កាលទី 3	(10,045,157)	(16,702,077)	26,747,234	-
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មី	445,667,978	28,159,388	22,462,475	496,289,841
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានឈប់ទទួលស្គាល់	(440,281,865)	(42,836,615)	(3,051,376)	(486,169,856)
សមតុល្យនៅថ្ងៃទី 31 ខែធ្នូ (ដុល្លារអាមេរិក)	895,837,995	38,762,307	66,380,526	1,000,980,828
សមតុល្យនៅថ្ងៃទី 31 ខែធ្នូ (ពាន់រៀល - កំណត់សម្គាល់ 6)	3,659,498,210	158,344,024	271,164,449	4,089,006,683

គ. ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារគឺជាហានិភ័យដែលមានការផ្លាស់ប្តូរតម្លៃទីផ្សារ - ឧទាហរណ៍អត្រាការប្រាក់ អត្រាប្តូរ រូបិយប័ណ្ណបរទេស និងតម្លៃមូលធន - នឹងមានផលប៉ះពាល់ដល់ប្រាក់ចំណូលរបស់ធនាគារ ឬតម្លៃនៃការ កាន់កាប់ឧបករណ៍ហិរញ្ញវត្ថុ។ គោលបំណងនៃការគ្រប់គ្រងហានិភ័យទីផ្សារ គឺដើម្បីគ្រប់គ្រង និងត្រួតពិនិត្យហានិភ័យទីផ្សារតាមបែបប្រព័ន្ធដែលអាចទទួលយកបាន ខណៈពេលដែលមានការបង្កើននូវប្រសិទ្ធភាពក្នុងការទទួលបានចំណូលមកវិញ។

(i). ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់គឺសំដៅលើការខាតបង់នូវប្រាក់ចំណូលការប្រាក់សុទ្ធ ដោយសារតែការប្រែប្រួល នៃកម្រិតអត្រាការប្រាក់ និងការផ្លាស់ប្តូរនៅក្នុងសមាសភាពនៃទ្រព្យសកម្ម និងបំណុល។ ហានិភ័យអត្រាការប្រាក់ ត្រូវបានចាត់ចែងតាមរយៈការត្រួតពិនិត្យយ៉ាងហ្មត់ចត់ លើចំណូលនៃការវិនិយោគតម្លៃទីផ្សារ។ សក្តានុពលនៃការធ្លាក់ចុះចំណូលការប្រាក់សុទ្ធ បណ្តាលមកពីការប្រែប្រួលអត្រាការប្រាក់ដែលខុសប្រក្រតី បានត្រួតពិនិត្យ ដោយរៀបរាប់និងកម្រិតអាចទទួលយកបាននៃហានិភ័យ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(បន្ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

(i). ហានិភ័យអត្រាការប្រាក់ (ត)

តារាងខាងក្រោមនេះសង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារ។ តារាងនេះចង្អុលបង្ហាញពីរយៈពេលដែលឧបករណ៍ហិរញ្ញវត្ថុកំណត់ថ្លៃឡើងវិញ ឬមានកាលកំណត់ ជាតម្លៃយុទ្ធសាស្ត្រដែលកើតឡើងមុន។

នៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2024	រហូតដល់ 1 ខែ	> 1-3 ខែ	> 3-6 ខែ	> 6-12 ខែ	> 1-5 ឆ្នាំ	លើសពី 5 ឆ្នាំ	ពុំមានការប្រាក់	សរុប	អត្រាការប្រាក់
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	%
ទ្រព្យសកម្មហិរញ្ញវត្ថុ									
សាច់ប្រាក់ និងសាច់ប្រាក់សមមូល - ដុល	155,557,494	-	-	-	-	-	163,152,687	318,710,181	2.93%
ប្រាក់បញ្ញើនៅធនាគារនានា - ដុល	48,647,144	-	19,388,490	45,261,988	-	-	-	113,297,622	3.90%
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - ដុល	48,280,555	110,419,616	177,359,159	88,907,753	200,811,533	400,589,637	-	1,026,368,253	11.14%
ទ្រព្យសកម្មផ្សេងទៀត	-	-	-	-	-	-	193,249	193,249	-
	252,485,193	110,419,616	196,747,649	134,169,741	200,811,533	400,589,637	163,345,936	1,458,569,305	
បំណុលហិរញ្ញវត្ថុ									
ប្រាក់បញ្ញើរបស់អតិថិជន	492,738,064	141,641,730	115,297,086	208,681,080	29,692,123	-	-	988,050,083	2.93%
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	57,926,817	76,681,397	49,056,565	73,844,980	9,268,511	-	-	266,778,270	1.67%
ប្រាក់កម្ចី	-	-	-	-	-	155,689	-	155,689	2.50%
បំណុលកតិកសន្យា	142,524	263,824	412,290	998,175	4,628,138	3,001,700	-	9,446,651	5.50%
បំណុលផ្សេងៗ	-	-	-	-	-	-	4,004,197	4,004,197	-
	550,807,405	218,586,951	164,765,941	283,524,235	43,588,772	3,157,389	4,004,197	1,268,434,890	
សរុបតម្លៃតម្រូវការប្រាក់	(298,322,212)	(108,167,335)	31,981,708	(149,354,494)	157,222,761	397,432,248	159,341,739	190,134,415	
សមមូលពាន់រៀល - កំណត់សម្គាល់ 6	(1,200,746,903)	(435,373,523)	128,726,375	(601,151,838)	632,821,613	1,599,664,798	641,350,499	765,291,020	

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(បន្ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

(i). ហានិភ័យអត្រាការប្រាក់ (ត)

តារាងនេះចង្អុលបង្ហាញពីរយៈពេលដែលឧបករណ៍ហិរញ្ញវត្ថុកំណត់ថ្លៃឡើងវិញ ឬមានកាលកំណត់ណាមួយណាដែលកើតឡើងមុន។ (ត)

នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ 2023	រហូតដល់ 1 ខែ	> 1-3 ខែ	> 3-6 ខែ	> 6-12 ខែ	> 1-5 ឆ្នាំ	លើសពី 5 ឆ្នាំ	ពុំមានការប្រាក់	សរុប	អត្រាការប្រាក់
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	%
ទ្រព្យសកម្មហិរញ្ញវត្ថុ									
សាច់ប្រាក់ និងសាច់ប្រាក់សមមូល - ដុល	106,351,342	-	-	-	-	-	154,022,597	260,373,939	3.25%
ប្រាក់បញ្ញើនៅធនាគារនានា - ដុល	51,315	28,982,775	16,400,919	4,060,380	-	-	-	49,495,389	3.90%
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - ដុល	65,327,403	108,725,664	198,113,058	87,833,450	242,829,371	298,151,882	-	1,000,980,828	11.14%
ទ្រព្យសកម្មផ្សេងទៀត	-	-	-	-	-	-	463,356	463,356	-
	<u>171,730,060</u>	<u>137,708,439</u>	<u>214,513,977</u>	<u>91,893,830</u>	<u>242,829,371</u>	<u>298,151,882</u>	<u>154,485,953</u>	<u>1,311,313,512</u>	
បំណុលហិរញ្ញវត្ថុ									
ប្រាក់បញ្ញើរបស់អតិថិជន	440,545,363	170,800,082	140,808,261	156,309,608	26,418,651	-	-	934,881,965	2.78%
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	47,260,645	36,727,677	52,402,660	45,501,301	10,691,945	-	-	192,584,228	1.80%
ប្រាក់កម្ចី	-	-	-	-	-	182,616	-	182,616	2.50%
បំណុលភតិសន្យា	135,368	252,588	393,315	950,698	5,398,547	3,514,159	-	10,644,675	5.50%
បំណុលផ្សេងៗ	-	-	-	-	-	-	3,716,985	3,716,985	-
	<u>487,941,376</u>	<u>207,780,347</u>	<u>193,604,236</u>	<u>202,761,607</u>	<u>42,509,143</u>	<u>3,696,775</u>	<u>3,716,985</u>	<u>1,142,010,469</u>	
សរុបគម្លាតការប្រាក់សមមូលពាន់រៀល - កំណត់សម្គាល់ 6	<u>(316,211,316)</u>	<u>(70,071,908)</u>	<u>20,909,741</u>	<u>(110,867,777)</u>	<u>200,320,228</u>	<u>294,455,107</u>	<u>150,768,968</u>	<u>169,303,043</u>	
	<u>(1,291,723,226)</u>	<u>(286,243,744)</u>	<u>85,416,292</u>	<u>(452,894,869)</u>	<u>818,308,131</u>	<u>1,202,849,112</u>	<u>615,891,234</u>	<u>691,602,931</u>	

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(បន្ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

(i). ហានិភ័យអត្រាការប្រាក់ (ត)

ការប្រែប្រួលពិន្ទុមូលដ្ឋាន 100 នៅក្នុងអត្រាការប្រាក់នៅកាលបរិច្ឆេទរាយការណ៍ នឹងមានការកើនឡើង/(ថយចុះ) មូលធន និងចំណេញ ឬខាតតាមចំនួនដែលបានបង្ហាញដូចខាងក្រោម។ ការវិភាគសន្មតថា រាល់បម្រែបម្រួលផ្សេងទៀត ជាពិសេសអត្រាប្តូរប្រាក់ប័ណ្ណបរទេស នៅតែថេរជានិច្ច។

ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2024	ចំណេញ ឬខាត		មូលធន	
	ពិន្ទុមូលដ្ឋាន 100 កើនឡើង	ពិន្ទុមូលដ្ឋាន 100 ថយចុះ	ពិន្ទុមូលដ្ឋាន 100 កើនឡើង	ពិន្ទុមូលដ្ឋាន 100 ថយចុះ
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2024				
ឧបករណ៍ហិរញ្ញវត្ថុអត្រាអថេរ	3,693,894	(3,693,894)	3,693,894	(3,693,894)
ពាន់រៀល - កំណត់សម្គាល់ 6	14,867,923	(14,867,923)	14,867,923	(14,867,923)
ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2023				
ឧបករណ៍ហិរញ្ញវត្ថុអត្រាអថេរ	3,504,935	(3,504,935)	3,504,935	(3,504,935)
ពាន់រៀល - កំណត់សម្គាល់ 6	14,317,659	(14,317,659)	14,317,659	(14,317,659)

(ii). ហានិភ័យប្តូរប្រាក់ប័ណ្ណបរទេស

ហានិភ័យប្តូរប្រាក់ប័ណ្ណបរទេស គឺជាហានិភ័យដែលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុមានការប្រែប្រួល បណ្តាលមកពីការប្រែប្រួលអត្រាប្តូរប្រាក់ប័ណ្ណបរទេស។ ធនាគារមិនមានហានិភ័យប្តូរប្រាក់ប័ណ្ណបរទេសជាសារវន្តទេ ដោយសារប្រតិបត្តិការចម្បងរបស់ធនាគារធ្វើឡើង ជាប្រាក់ដុល្លារអាមេរិក។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(បន្ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

(ii). ហានិភ័យរូបិយប័ណ្ណបរទេស (ត)

ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ

ចំនួនទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ តាមប្រភេទនៃរូបិយប័ណ្ណមានដូចខាងក្រោម៖

	ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ 2024			
	ប្រភេទនៃរូបិយប័ណ្ណ			
	សមមូលដុល្លារអាមេរិក			
	ដុល្លារអាមេរិក	ប្រាក់រៀល	ផ្សេងៗ	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់សមមូលក្នុងធនាគារ - ដុល	283,493,740	31,560,589	3,655,852	318,710,181
ប្រាក់បញ្ញើនៅធនាគារនានា - ដុល	20,107,138	93,190,484	-	113,297,622
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - ដុល	916,144,197	110,224,056	-	1,026,368,253
ទ្រព្យសកម្មផ្សេងៗ	193,249	-	-	193,249
	<u>1,219,938,324</u>	<u>234,975,129</u>	<u>3,655,852</u>	<u>1,458,569,305</u>
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើរបស់អតិថិជន	917,831,302	68,474,621	1,744,160	988,050,083
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	174,651,922	92,115,274	11,074	266,778,270
ប្រាក់កម្ចី	155,689	-	-	155,689
បំណុលភតិសន្យា	9,446,651	-	-	9,446,651
បំណុលផ្សេងៗ	4,004,197	-	-	4,004,197
	<u>1,106,089,761</u>	<u>160,589,895</u>	<u>1,755,234</u>	<u>1,268,434,890</u>
ស្ថានភាពទ្រព្យសកម្មសុទ្ធ	<u>113,848,563</u>	<u>74,385,234</u>	<u>1,900,618</u>	<u>190,134,415</u>
សមមូលពាន់រៀល - កំណត់សម្គាល់ 6	<u>458,240,466</u>	<u>299,400,567</u>	<u>7,649,987</u>	<u>765,291,020</u>

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(បន្ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

(ii). ហានិភ័យរូបិយប័ណ្ណបរទេស (ត)

ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ (ត)

ចំនួនទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ តាមប្រភេទនៃរូបិយប័ណ្ណមានដូចខាងក្រោម៖ (ត)

	ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ 2023			
	ប្រភេទនៃរូបិយប័ណ្ណ			
	សមមូលដុល្លារអាមេរិក			
	ដុល្លារអាមេរិក	ប្រាក់រៀល	ផ្សេងៗ	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់សមមូលក្នុងធនាគារ - ដុល	225,683,718	32,676,597	2,013,624	260,373,939
ប្រាក់បញ្ញើនៅធនាគារនានា - ដុល	39,294,709	10,200,680	-	49,495,389
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - ដុល	884,216,507	116,764,321	-	1,000,980,828
ទ្រព្យសកម្មផ្សេងៗ	463,356	-	-	463,356
	<u>1,149,658,290</u>	<u>159,641,598</u>	<u>2,013,624</u>	<u>1,311,313,512</u>
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើរបស់អតិថិជន	879,229,482	54,597,866	1,054,617	934,881,965
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	127,608,622	64,964,545	11,061	192,584,228
ប្រាក់កម្ចី	182,616	-	-	182,616
បំណុលភតិសន្យា	10,644,675	-	-	10,644,675
បំណុលផ្សេងៗ	3,716,985	-	-	3,716,985
	<u>1,021,382,380</u>	<u>119,562,411</u>	<u>1,065,678</u>	<u>1,142,010,469</u>
ស្ថានភាពទ្រព្យសកម្មសុទ្ធ	<u>128,275,910</u>	<u>40,079,187</u>	<u>947,946</u>	<u>169,303,043</u>
សមមូលពាន់រៀល - កំណត់សម្គាល់ 6	<u>524,007,092</u>	<u>163,723,479</u>	<u>3,872,359</u>	<u>691,602,931</u>

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ឃ. ហានិភ័យសាច់ប្រាក់ងាយស្រួល

‘ហានិភ័យសាច់ប្រាក់ងាយស្រួល’ គឺជាហានិភ័យដែលធនាគារនឹងជួបផលបំបាត់ក្នុងការបំពេញកាតព្វកិច្ច ពាក់ព័ន្ធនឹងបំណុលហិរញ្ញវត្ថុរបស់ខ្លួន ដែលត្រូវបានទទួលតាមរយៈជាសាច់ប្រាក់ ឬទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀត។ ហានិភ័យសាច់ប្រាក់ងាយស្រួល កើតឡើងពីភាពមិនស៊ីគ្នាទៅនឹងពេលវេលា និងចំនួនលំហូរទឹកប្រាក់ដែលមាននៅក្នុងប្រតិបត្តិការ និងការវិនិយោគរបស់ធនាគារ។

ការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល

ធនាគារ គ្រប់គ្រងសាច់ប្រាក់ងាយស្រួលរបស់ខ្លួនតាមរយៈគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល ដែលទទួលខុសត្រូវក្នុងការបង្កើតគោលនយោបាយសាច់ប្រាក់ងាយស្រួល ក៏ដូចជាត្រួតពិនិត្យ សាច់ប្រាក់ ងាយស្រួលដោយផ្អែកតាមមូលដ្ឋាននិរន្តរភាព។ តម្រូវការទ្រព្យសកម្មងាយស្រួលអប្បបរមា ត្រូវបានបង្កើតឡើងដើម្បីធានាថា អនុបាតនៃទ្រព្យសកម្មងាយស្រួល និងបំណុលដែលមានលក្ខណៈសម្បូរគ្រប់គ្រាន់ ត្រូវទទួលបានកម្រិតអប្បបរមាគ្រប់ពេលវេលា។

តារាងខាងក្រោមសង្ខេបពីបំណុលរបស់ធនាគារ ដោយផ្អែកលើកាលកំណត់កិច្ចសន្យាដែលនៅសល់។ លំហូរទឹកប្រាក់ដែលបានរំពឹងទុកលើទ្រព្យសកម្ម និងបំណុលទាំងនេះ អាចខុសជាសារវន្តពីអ្វីដែលបានបង្ហាញនៅក្នុងតារាង។ ឧទាហរណ៍ ប្រាក់បញ្ញើរបស់អតិថិជនមិនត្រូវបានរំពឹងថានឹងត្រូវដកបានភ្លាមៗនោះទេ។

Table with 8 columns: ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2024, រហូតដល់ 1ខែ, > 1-3ខែ, > 3-6ខែ, > 6-12ខែ, > 1-5 ឆ្នាំ, លើសពី 5 ឆ្នាំ, ពុំមានការប្រាក់, សរុប. Rows include បំណុលហិរញ្ញវត្ថុ, ប្រាក់បញ្ញើរបស់អតិថិជន, ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ, ប្រាក់កម្ចី, បំណុលភតិសន្យា, បំណុលផ្សេងៗ, and (សមមូលពាន់រៀល - កំណត់សម្គាល់ 6).

Table with 8 columns: ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2023, រហូតដល់ 1ខែ, > 1-3ខែ, > 3-6ខែ, > 6-12ខែ, > 1-5 ឆ្នាំ, លើសពី 5 ឆ្នាំ, ពុំមានការប្រាក់, សរុប. Rows include បំណុលហិរញ្ញវត្ថុ, ប្រាក់បញ្ញើរបស់អតិថិជន, ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ, ប្រាក់កម្ចី, បំណុលភតិសន្យា, បំណុលផ្សេងៗ, and (សមមូលពាន់រៀល - កំណត់សម្គាល់ 6).

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ង. ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការបាត់បង់ដែលកើតមានឡើងពីការខ្វះខាត ឬការអនុវត្តមិនមានប្រសិទ្ធភាពនៃវិធីដំណើរការផ្ទៃក្នុង បុគ្គលិក ឬប្រព័ន្ធ ឬពិការភាពខាងក្រៅ។ ហានិភ័យនេះ ត្រូវបានគ្រប់គ្រងតាមរយៈការបង្កើតប្រព័ន្ធដំណើរការគ្រប់គ្រងប្រតិបត្តិការ ការត្រួតពិនិត្យ និងការវាយការណ៍ឱ្យបានត្រឹមត្រូវពីសកម្មភាពអាជីវកម្ម តាមរយៈអង្គការគ្រប់គ្រង និងការត្រួតពិនិត្យដែលផ្តល់ដោយគណៈគ្រប់គ្រង។ ទាំងនេះរួមមាន ហានិភ័យខាងផ្នែកច្បាប់ តាមច្បាប់នៃការអនុលោម តាមផ្នែកគណនេយ្យ និងការក្លែងបន្លំ។

ការគ្រប់គ្រងលើហានិភ័យប្រតិបត្តិការរបស់ធនាគារ តម្រូវឱ្យបង្កើតនូវវេទនាសម្ព័ន្ធ តួនាទី និងវិធីសាស្ត្រ នៃការគ្រប់គ្រងរបស់អង្គការឱ្យបានច្បាស់លាស់។ គោលការណ៍ និងវិធានការត្រួតពិនិត្យផ្ទៃក្នុងជាច្រើន ត្រូវបានអនុវត្ត រួមមានការបង្កើតអ្នកមានសិទ្ធិចុះហត្ថលេខា ប្រព័ន្ធត្រួតពិនិត្យយ៉ាងហ្មត់ចត់ ការរៀបចំនូវនីតិវិធី និងឯកសារសំអាងនានា ព្រមទាំងការអនុវត្តតាមបទប្បញ្ញត្តិ និងតម្រូវការតាមច្បាប់នានា។ ដំណើរការទាំងនេះត្រូវបានត្រួតពិនិត្យជាប្រចាំឆ្នាំដើម្បីឆ្លើយតបទៅនឹងហានិភ័យប្រតិបត្តិការ ដែលអាចកើតឡើងនៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ធនាគារ។

ច. ការគ្រប់គ្រងដើមទុន

(i). បទប្បញ្ញត្តិដើមទុន

គោលដៅរបស់ធនាគារក្នុងការគ្រប់គ្រងដើមទុន មានន័យទូលំទូលាយជាង “មូលធន” ដែលបង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ ការគ្រប់គ្រងដើមទុនមានដូចខាងក្រោម៖

- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារជាតិ នៃ កម្ពុជា
- ការពារលទ្ធភាពរបស់ធនាគារដើម្បីបន្តនិរន្តរភាពអាជីវកម្ម ដូចនេះ ធនាគារអាចបន្តផ្តល់ផលប្រយោជន៍ដល់ភាគទុនិក និងអត្ថប្រយោជន៍របស់ភាគីដែលពាក់ព័ន្ធនឹងធនាគារ និង
- រក្សាមូលដ្ឋានដើមទុនរឹងមាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម។

គោលនយោបាយរបស់ធនាគារ គឺធានាឱ្យបាននូវមូលដ្ឋានដើមទុនរឹងមាំដើម្បីរក្សានូវទំនុកចិត្តទីផ្សារ និងដើម្បីធានាស្ថេរភាពនៃការអភិវឌ្ឍយូរអង្វែងរបស់អាជីវកម្ម។ ផលប៉ះពាល់ទៅលើកម្រិតដើមទុនលើភាគលាភរបស់ភាគទុនិក ក៏ត្រូវបានទទួលស្គាល់ ហើយធនាគារបានទទួលស្គាល់នូវតម្រូវការដើម្បីធានាបាននូវតុល្យភាពរវាងភាគលាភខ្ពស់ដែលអាចនឹងកើតមានឡើងជាមួយនឹងប្រាក់បង្កើតកម្រិតខ្ពស់ អត្ថប្រយោជន៍ និងការធានាដែលផ្តល់ដោយស្ថានភាពដើមទុនល្អ។

ដើមទុនបង្ហាញខាងលើនេះ ត្រូវបានគណនាឡើងដោយផ្អែកតាមសេចក្តីណែនាំដែលចេញផ្សាយ ដោយធនាគារជាតិ នៃ កម្ពុជា ដែលអាចមានភាពខុសគ្នាទៅលើគោលការណ៍សំខាន់ៗ បើប្រៀបធៀបទៅនឹងគោលការណ៍ដែលបានទទួលស្គាល់ជាទូទៅ ដែលស្ថាប័នហិរញ្ញវត្ថុនៅប្រទេសដទៃបានអនុវត្ត។ ដូច្នេះ ព័ត៌មានអំពីដើមទុនខាងលើ មិនសមស្របសម្រាប់អ្នកប្រើប្រាស់ដែលមិនបានទទួលព័ត៌មានអំពីសេចក្តីណែនាំ របស់ធនាគារជាតិ នៃ កម្ពុជា។

(ii). ការបែងចែកដើមទុន

ការបែងចែកដើមទុនវាងប្រតិបត្តិការ និងសកម្មភាពជាក់លាក់ គឺត្រូវបានគ្រប់គ្រងដោយកម្រិតភាគលាភ ដែលទទួលបានពីការបែងចែកនោះ។ ដើមទុនដែលបានបែងចែកទៅតាមប្រតិបត្តិការ ឬសកម្មភាពនីមួយៗ ត្រូវផ្អែកទៅតាមដើមទុនដែលកំណត់ដោយច្បាប់។

35. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

ឧបករណ៍ហិរញ្ញវត្ថុមានទ្រព្យសកម្មហិរញ្ញវត្ថុ បំណុលហិរញ្ញវត្ថុ និងឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការ។ តម្លៃសមរម្យ គឺជាថ្លៃដែលត្រូវទទួលបានដើម្បីលក់ទ្រព្យសកម្ម ឬបានទូទាត់ ដើម្បីផ្ទេរបំណុលទៅតាមលំដាប់លំដោយនៅក្នុងប្រតិបត្តិការ រវាងអ្នកចូលរួមក្នុងទីផ្សារនៅកាលបរិច្ឆេទនៃការវាស់វែងចម្បង ឬប្រសិនបើមានទីផ្សារដែលមានការកើនឡើងបំផុតដែលធនាគារបានទទួលនៅកាលបរិច្ឆេទនោះ។ ព័ត៌មានដែលបានបង្ហាញនៅទីនេះ តំណាងឱ្យការប៉ាន់ស្មាននៃតម្លៃសមស្រប នាកាលបរិច្ឆេទរបាយការណ៍នៃស្ថានភាពហិរញ្ញវត្ថុ។

តម្លៃទីផ្សារដែលបានដកស្រង់ និងអាចអង្កេតបាន ហើយអាចរកបាន ត្រូវបានប្រើសម្រាប់វាស់វែងលើតម្លៃ សមស្របនៃឧបករណ៍ហិរញ្ញវត្ថុ។ នៅពេលដែលតម្លៃទីផ្សារដែលបានដកស្រង់ និងអាចសង្កេតបាន មិនអាចប្រើប្រាស់បាន នោះតម្លៃសមស្របត្រូវបានប៉ាន់ស្មានដោយផ្អែកលើវិធីសាស្ត្រ និងការសន្មតជាច្រើនទាក់ទងទៅនឹងលក្ខណៈហានិភ័យនៃឧបករណ៍ហិរញ្ញវត្ថុផ្សេងៗ ដែលមានអត្រាអប្បបរមា ការប៉ាន់ស្មាននៃលំហូរទឹកប្រាក់នាពេលអនាគត និងកត្តាផ្សេងៗទៀត។

ព័ត៌មាននៃតម្លៃសមស្របសម្រាប់ទ្រព្យសកម្ម និងបំណុលមិនមែនហិរញ្ញវត្ថុ មិនត្រូវបានរាប់បញ្ចូលទេ ពីព្រោះវាមិនស្ថិតក្នុងវិសាលភាពនៃ ស.វ.ទ.ហ.អ.ក 7៖ ការបង្ហាញឧបករណ៍ហិរញ្ញវត្ថុដែលទាមទារឱ្យមានការបង្ហាញព័ត៌មាននៃតម្លៃសមស្រប។

តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានដូចជាសាច់ប្រាក់ និងមូលនិធិរយៈពេលខ្លី ប្រាក់បញ្ញើជាមួយធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ប្រាក់បញ្ញើរបស់អតិថិជន និងធនាគារនានា ទ្រព្យសកម្មផ្សេងៗ បំណុលផ្សេងៗ និងប្រាក់កម្ចីរយៈពេលខ្លីមិនមានលក្ខណៈជាសារវន្ត ចំពោះការផ្លាស់ប្តូរអត្រាប្រាក់ចំណេញក្នុងទីផ្សារ ដោយសារតែឧបករណ៍ហិរញ្ញវត្ថុទាំងនេះមានរយៈពេលកំណត់ជាក់លាក់។ តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុទាំងនេះ នៅកាលបរិច្ឆេទរបាយការណ៍មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា។

តម្លៃសមស្របគឺផ្អែកលើវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖

ប្រាក់បញ្ញើនៅធនាគារនានា

ប្រាក់បញ្ញើនៅធនាគារនានារួមមាន គណនីចរន្តដែលមិនមានការប្រាក់ និងប្រាក់បញ្ញើសន្សំ។ តម្លៃសមស្របនៃប្រាក់បញ្ញើនៅគ្រឹះស្ថានហិរញ្ញវត្ថុនានា មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោង។

ហិរញ្ញប្បទាន ឥណទាន និងបុរេប្រទាន និងផ្សេងៗទៀត

តម្លៃសមស្របត្រូវបានប៉ាន់ស្មាន ដោយការធ្វើអប្បបរមាលើលំហូរទឹកប្រាក់ដែលបានប៉ាន់ស្មាននាពេលអនាគត ដោយប្រើអត្រាទីផ្សារនៃការផ្តល់ហិរញ្ញប្បទានដែលមានហានិភ័យឥណទាន និងកាលកំណត់ស្រដៀងគ្នា។

ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ និងអតិថិជន

តម្លៃសមស្របនៃប្រាក់បញ្ញើទូទាត់តាមតម្រូវការ (គណនីចរន្ត និងប្រាក់បញ្ញើសន្សំ) ឬប្រាក់បញ្ញើមានកាលកំណត់នៅសល់តិចជាងមួយឆ្នាំ ត្រូវបានប៉ាន់ស្មាននៃតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោង។ តម្លៃសមស្របនៃប្រាក់បញ្ញើមានកាលកំណត់លើសពីមួយឆ្នាំ ត្រូវបានប៉ាន់ស្មានផ្អែកលើអប្បបរមាលំហូរសាច់ប្រាក់ដោយប្រើ អត្រាទីផ្សារបច្ចុប្បន្នដែលស្រដៀងគ្នាទៅនឹងប្រាក់បញ្ញើធនាគារ និងអតិថិជន។

35. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ត)

ចំណាត់ថ្នាក់តម្លៃសមស្រប

ស.វ.ទ.ហ.អ.ក 7 បញ្ជាក់ពីចំណាត់ថ្នាក់នៃបច្ចេកទេសវាយតម្លៃដោយផ្អែកលើ ថាតើទិន្នន័យនៃបច្ចេកទេសវាយតម្លៃទាំងនោះអាចអង្កេតបាន ឬមិនអាចអង្កេតបាន។ ទិន្នន័យដែលអាចអង្កេតបាន ឆ្លុះបញ្ចាំងពីទិន្នន័យ ទីផ្សារដែលទទួលបានពីប្រភពឯករាជ្យ និងទិន្នន័យដែលមិនអាចអង្កេតបាន ឆ្លុះបញ្ចាំងពីការសន្មតទីផ្សាររបស់ធនាគារ។

ចំណាត់ថ្នាក់នៃតម្លៃសមស្របមានដូចខាងក្រោម៖

- កម្រិត 1 - តម្លៃដកស្រង់ (មិនបានធ្វើនិយ័តភាព) នៅក្នុងទីផ្សារសកម្ម សម្រាប់ទ្រព្យសកម្ម ឬបំណុល ដូចគ្នា ។ កម្រិតនេះរាប់បញ្ចូលទាំងមូលបត្រកម្មសិទ្ធិដែលបានចុះបញ្ជី និងឧបករណ៍បំណុល។
- កម្រិត 2 - ទិន្នន័យក្រៅពីតម្លៃដែលបានដកស្រង់រាប់បញ្ចូលក្នុងកម្រិត 1 ដែលអាចអង្កេតបានចំពោះទ្រព្យសកម្ម ឬបំណុល ដោយផ្ទាល់ (ឧទាហរណ៍ តម្លៃ) ឬដោយប្រយោល (ឧទាហរណ៍ កើតចេញពីតម្លៃ) ។
- កម្រិត 3 - ទិន្នន័យសម្រាប់ទ្រព្យសកម្ម ឬបំណុល ដែលមិនផ្អែកលើទិន្នន័យទីផ្សារដែលអាចអង្កេតបាន (ធាតុចូលដែលមិនអាចអង្កេតបាន) ។ កម្រិតនេះរួមបញ្ចូលទាំងឧបករណ៍មូលធន និងឧបករណ៍បំណុល ដែលមានសមាសធាតុមិនអាចអង្កេតបានជាសារវន្ត។

ធនាគារ មិនមានទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ ដែលបានវាស់វែងតាមតម្លៃសមស្របទេ។ ដោយសារតម្លៃសមស្របពុំអាចវាយតម្លៃបាន ដូច្នេះតម្លៃសមស្របមិនមានសម្រាប់ទ្រព្យសកម្ម និងបំណុលមួយចំណែករបស់ធនាគារឡើយ។ ដូច្នេះហើយ តម្លៃសមស្រប ត្រូវបានសន្មតដោយគណៈគ្រប់គ្រងយោងតាមទម្រង់នៃទ្រព្យសកម្ម និងបំណុលទាំងនោះ។ តាមមតិរបស់គណៈគ្រប់គ្រង តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុដែលបង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គឺជាតម្លៃប៉ាន់ស្មានដ៏សមហេតុផលសម្រាប់តម្លៃសមស្រប។

36. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត

ធនាគារបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយគណនេយ្យជាសារវន្ត ដែលបានបង្ហាញនៅខាងក្រោមនេះ ត្រូវបានអនុវត្តដោយសង្កតិតភាពនៅគ្រប់កាលបរិច្ឆេទដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

ក. មូលដ្ឋាននៃការវាស់វែង

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើងទៅតាមមូលដ្ឋានតម្លៃដើមដំបូង។

ខ. រូបិយប័ណ្ណបរទេស

សកម្មភាពប្រតិបត្តិការរូបិយប័ណ្ណបរទេស ត្រូវបានប្តូរទៅជារូបិយប័ណ្ណមុខងារ ដោយប្រើអត្រាប្តូរប្រាក់នៅថ្ងៃប្រតិបត្តិការនោះ។

ទ្រព្យសកម្មរូបិយវត្ថុ និងបំណុលរូបិយវត្ថុ ដែលជារូបិយប័ណ្ណបរទេស ត្រូវបានប្តូរទៅជារូបិយប័ណ្ណមុខងារ ដោយប្រើអត្រាប្តូរប្រាក់នាកាលបរិច្ឆេទរបាយការណ៍។ ការចំណេញ ឬការខាតបង់ពីការប្តូររូបិយប័ណ្ណបរទេស គឺជាភាពខុសគ្នារវាងរំលស់ថ្លៃដើមរូបិយប័ណ្ណមុខងារនៅដើមឆ្នាំ ដែលត្រូវបានធ្វើនិយ័តភាពសម្រាប់ការប្រាក់ប្រសិទ្ធភាព និងការទូទាត់ក្នុងឆ្នាំរៀបចំនឹងរំលស់ថ្លៃដើម ជារូបិយប័ណ្ណបរទេសដែលបានប្តូរដោយប្រើ អត្រាប្តូរប្រាក់នាកាលបរិច្ឆេទរបាយការណ៍។

ទ្រព្យសកម្ម និងបំណុលដែលមិនមែនជារូបិយវត្ថុ ដែលត្រូវបានវាស់វែងតាមតម្លៃសមរម្យជារូបិយប័ណ្ណបរទេសត្រូវបានប្តូរទៅជារូបិយប័ណ្ណមុខងារនៅអត្រាប្តូរប្រាក់នៅកាលបរិច្ឆេទដែលតម្លៃសមស្របត្រូវបានកំណត់។ ធាតុផ្សេងៗមិនមែនរូបិយវត្ថុ ដែលត្រូវបានវាស់វែងផ្អែកលើតម្លៃប្រតិបត្តិសាស្ត្រជារូបិយប័ណ្ណបរទេសត្រូវបានប្តូរដោយប្រើអត្រាប្តូរប្រាក់នៅកាលបរិច្ឆេទនៃប្រតិបត្តិការ។

36. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

(i). ការចាត់ចំណាត់ថ្នាក់

ទ្រព្យសកម្មហិរញ្ញវត្ថុ

នៅក្នុងការទទួលស្គាល់ដំបូង ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ថ្នាក់តាមការវាស់វែង៖ រំលស់ថ្លៃដើម FVOCI ឬ FVTPL។

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ប្រសិនបើវាបំពេញទៅនឹងលក្ខខណ្ឌដូចខាងក្រោមហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ៖

- ទ្រព្យសកម្មដែលមាននៅក្នុងគំរូអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលលំហូរទឹកប្រាក់តាមកិច្ចសន្យា និង
- លក្ខខណ្ឌកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទជាក់លាក់ចំពោះលំហូរទឹកប្រាក់ ដែលសម្រាប់ទូទាត់តែប្រាក់ដើម និងការប្រាក់ ("SPPI")។

ឧបករណ៍បំណុល ត្រូវបានវាស់វែងនៅ FVOCI លុះត្រាតែវាបានបំពេញនឹងលក្ខខណ្ឌទាំងពីរដូចខាងក្រោម ហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ៖

- ទ្រព្យសកម្មដែលមាននៅក្នុងគំរូអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលលំហូរទឹកប្រាក់តាមកិច្ចសន្យា និងលក់ទ្រព្យសកម្មហិរញ្ញវត្ថុ និង
- លក្ខខណ្ឌកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទជាក់លាក់ ចំពោះលំហូរទឹកប្រាក់ ដែលសម្រាប់ទូទាត់តែប្រាក់ដើម និងការប្រាក់ ("SPPI")។

សម្រាប់ការទទួលស្គាល់ការវិនិយោគលើមូលធនជាលើកដំបូង ដែលមិនត្រូវបានកាន់កាប់សម្រាប់ជួញដូរ ធនាគារត្រូវតែជ្រើសរើសការបង្ហាញការប្រែប្រួលនាពេលបន្ទាប់តាមរយៈលទ្ធផលលម្អិតផ្សេងៗ។ ការជ្រើសរើសនេះធ្វើឡើងដោយផ្អែកលើការវិនិយោគនីមួយៗ។

ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ផ្សេងទៀតត្រូវបានចាត់ថ្នាក់តាមការវាស់វែងតាម FVTPL

លើសពីនេះ សម្រាប់ការទទួលស្គាល់ជាលើកដំបូង ធនាគារអាចនឹងកំណត់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបំពេញតាមលក្ខខណ្ឌក្នុងការវាស់វែងតាមរំលស់ថ្លៃដើម ឬតាម FVOCI ប្រសិនបើវាវាស់វែងតាម FVTPL នឹងលុបបំបាត់ ឬកាត់បន្ថយជាសារវន្តនូវភាពមិនស៊ីគ្នានៃគណនេយ្យដែលនឹងកើតឡើង។

36. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(i). ការចាត់ចំណាត់ថ្នាក់ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការវាយតម្លៃគំរូអាជីវកម្ម

ធនាគារ ធ្វើការវាយតម្លៃអំពីគោលបំណងនៃគំរូអាជីវកម្ម លើទ្រព្យសកម្មក្នុងកម្រិតសំណុំឥណទាននីមួយៗ ព្រោះគំរូនេះបង្ហាញយ៉ាងច្បាស់ពីគ្រប់គ្រងអាជីវកម្ម និងវិធីផ្តល់ព័ត៌មានទៅអ្នកគ្រប់គ្រង។ ព័ត៌មានទាំងនោះរួមមាន៖

- គោលនយោបាយ និងគោលបំណងដែលបានបញ្ជាក់សម្រាប់សំណុំឥណទាន និងអនុវត្តនូវគោលនយោបាយទាំងនោះ។ ជាពិសេសថា តើយុទ្ធសាស្ត្ររបស់អ្នកគ្រប់គ្រង ផ្តោតលើការស្វែងរកចំណូល ការប្រាក់តាមកិច្ចសន្យា រក្សានូវទម្រង់អត្រាការប្រាក់ជាក់លាក់មួយ ធ្វើឱ្យស៊ីសង្វាក់គ្នារវាងរយៈពេល នៃទ្រព្យសកម្មហិរញ្ញវត្ថុទៅនឹងរយៈពេលនៃបំណុល ដែលជាហិរញ្ញប្បទានរបស់ទ្រព្យសកម្មទាំងនោះ ឬការធ្វើឱ្យមានលំហូរទឹកប្រាក់តាមរយៈការលក់ទ្រព្យសកម្ម
- វិធីក្នុងការវាយតម្លៃលទ្ធផលនៃសំណុំឥណទាន និងវិធីវាយការណ៍ទៅអ្នកគ្រប់គ្រងរបស់ធនាគារ
- ហានិភ័យដែលប៉ះពាល់ដល់លទ្ធផលនៃគំរូអាជីវកម្ម (និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងគំរូអាជីវកម្មនោះ) និងយុទ្ធសាស្ត្រសម្រាប់គ្រប់គ្រងហានិភ័យទាំងនោះ
- របៀបដែលអ្នកគ្រប់គ្រងអាជីវកម្មទទួលបានការទូទាត់ (ឧទាហរណ៍៖ តើការទូទាត់សំណងផ្អែកលើតម្លៃសមស្របនៃទ្រព្យសកម្មដែលបានគ្រប់គ្រង ឬសាច់ប្រាក់តាមកិច្ចសន្យាដែលបានប្រមូល) និង
- ភាពញឹកញាប់ បរិមាណ និងរយៈពេលនៃការលក់ក្នុងគ្រាមុន មូលហេតុនៃការលក់នោះ និងការរំពឹងទុកអំពីសកម្មភាពលក់នាពេលអនាគត។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានអំពីសកម្មភាពលក់មិនត្រូវបានចាត់ទុកថាជាដាច់ដោយឡែកឡើយ ប៉ុន្តែជាផ្នែកមួយនៃការវាយតម្លៃទូទៅ អំពីរបៀបដែលធ្វើឱ្យសម្រេចបាននូវគោលបំណងក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ធនាគារ។

ទ្រព្យសកម្មហិរញ្ញវត្ថុសម្រាប់ការជួញដូរ ឬចាត់ចែង ហើយដែលលទ្ធផលត្រូវបានវាយតម្លៃតាមមូលដ្ឋានតម្លៃសមស្រប ត្រូវបានវាស់វែងតាម FVTPL ព្រោះទ្រព្យសកម្មទាំងនោះមិនមែនសម្រាប់ប្រមូលលំហូរទឹកប្រាក់តាមកិច្ចសន្យា ឬមិនមែនសម្រាប់ទាំងការប្រមូលលំហូរទឹកប្រាក់តាមកិច្ចសន្យា និងសម្រាប់លក់ឡើយ។

ការវាយតម្លៃថាតើលំហូរទឹកប្រាក់តាមកិច្ចសន្យាគឺសម្រាប់ទូទាត់តែប្រាក់ដើម និងការប្រាក់ ("SPPI")

ចំពោះគោលបំណងនៃការវាយតម្លៃនេះ "ប្រាក់ដើម" គឺជាតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុនៅពេលទទួលស្គាល់ជាលើកដំបូង។ "ការប្រាក់" គឺជាតម្លៃសមស្របមួយសម្រាប់ពេលវេលានៃការប្រើប្រាស់ទឹកប្រាក់ សម្រាប់រយៈពេលណាមួយ និងសម្រាប់ហានិភ័យដែលពាក់ព័ន្ធនឹងបរិមាណប្រាក់ដើមនៅជាប់ជំពាក់ក្នុងអំឡុងពេលជាក់លាក់មួយ និងសម្រាប់ការចំណាយរួមទាំងហានិភ័យក្នុងការផ្តល់កម្ចីជាមូលដ្ឋានផ្សេងៗទៀត (ដូចជាហានិភ័យសាច់ប្រាក់ងាយស្រួល និងចំណាយរដ្ឋបាល) រួមទាំងប្រាក់ចំណេញ។

ដើម្បីវាយតម្លៃថាតើលំហូរទឹកប្រាក់តាមកិច្ចសន្យាគឺសម្រាប់ទូទាត់តែប្រាក់ដើម និងការប្រាក់ ធនាគារត្រូវពិចារណាលក្ខខណ្ឌកិច្ចសន្យារបស់ឧបករណ៍ហិរញ្ញវត្ថុ។ រួមបញ្ចូលការវាយតម្លៃថាតើ ទ្រព្យសកម្មហិរញ្ញវត្ថុ មានលក្ខខណ្ឌកិច្ចសន្យាដែលអាចផ្លាស់ប្តូរពេលវេលា ឬចំនួនលំហូរទឹកប្រាក់តាមកិច្ចសន្យាដែលអាចធ្វើឱ្យខុសពីលក្ខខណ្ឌនៃការទូទាត់ប្រាក់ដើម និងការប្រាក់។

36. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(i). ការចាត់ចំណាត់ថ្នាក់ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការវាយតម្លៃថាតើលំហូរទឹកប្រាក់តាមកិច្ចសន្យាគឺសម្រាប់ទូទាត់តែប្រាក់ដើម និងការប្រាក់ ("SPPI") (ត)

ក្នុងការវាយតម្លៃ ធនាគារពិចារណាលើ៖

- ព្រឹត្តិការណ៍ជាយថាភាពដែលអាចផ្លាស់ប្តូរចំនួន និងរយៈពេលនៃលំហូរទឹកប្រាក់
- លក្ខខណ្ឌពិសេស
- លក្ខខណ្ឌសងប្រាក់មុនកាលកំណត់ និងការពន្យារពេលសង
- លក្ខខណ្ឌដែលកម្រិតធនាគារ ក្នុងការទាមទារមកវិញនូវសាច់ប្រាក់ពីទ្រព្យសកម្មជាក់លាក់ (ដូចជា ឥណទានដែលមិនអាចប្រមូលមកវិញបាន) និង
- លក្ខណៈពិសេសដែលកែប្រែតម្លៃតបស្នងអំពីតម្លៃប្រាក់តាមពេលវេលា (ឧទាហរណ៍ ការកំណត់អត្រាការប្រាក់ឡើងវិញតាមកាលកំណត់)។

ឥណទានដែលមិនអាចប្រមូលមកវិញបាន

ក្នុងករណីខ្លះ ឥណទានដែលផ្តល់ដោយធនាគារ ដែលត្រូវបានការពារដោយទ្រព្យដាក់ធានារបស់អតិថិជន ក៏មានកំហិតធនាគារក្នុងការទាមទារសាច់ប្រាក់មកវិញដែរ (ឥណទានដែលមិនអាចប្រមូលមកវិញបាន)។ ក្នុងករណីនេះ ធនាគារធ្វើការវិនិច្ឆ័យក្នុងការវាយតម្លៃថាតើឥណទាននោះអាចប្រមូលមកវិញបានតែប្រាក់ដើម និងការប្រាក់ឬទេ។ ជាទូទៅធនាគារពិចារណាលើព័ត៌មានខាងក្រោមក្នុងការវិនិច្ឆ័យ៖

- ថាតើការរៀបចំកិច្ចសន្យាជាក់លាក់កំណត់ចំនួន និងកាលបរិច្ឆេទនៃការទូទាត់ជាសាច់ប្រាក់នៃឥណទាន
- តម្លៃសមស្របនៃវត្ថុបញ្ចាំដែលទាក់ទងទៅនឹងបរិមាណនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការធានា
- សមត្ថភាព និងឆន្ទៈរបស់អ្នកខ្ចីក្នុងការទូទាត់តាមកិច្ចសន្យា ទោះបីជាមានការធ្លាក់ចុះនៃតម្លៃវត្ថុបញ្ចាំក៏ដោយ។

ជាទូទៅធនាគារពិចារណាលើព័ត៌មានខាងក្រោមក្នុងការវិនិច្ឆ័យ៖

- ថាតើអតិថិជនគឺជាបុគ្គល ឬជាអង្គការប្រតិបត្តិការសំខាន់ ឬជាអង្គការដែលមានគោលបំណងពិសេស
- ហានិភ័យរបស់ធនាគារក្នុងការបាត់បង់ទ្រព្យសកម្ម ទាក់ទងនឹងឥណទានដែលមិនអាចប្រមូលមកវិញបាន
- ថាតើទ្រព្យដាក់ធានាគឺជាទ្រព្យទាំងអស់ដែលអតិថិជនមាន ឬជាផ្នែកមួយនៃទ្រព្យសកម្មផ្សេងៗទៀតរបស់អតិថិជន និង
- ថាតើធនាគារទទួលបានអត្ថប្រយោជន៍ពីទ្រព្យសកម្មនេះ ឬទេ។

ការចាត់ចំណាត់ថ្នាក់ឡើងវិញ

ទ្រព្យសកម្មហិរញ្ញវត្ថុ មិនត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញ បន្ទាប់ពីការទទួលស្គាល់តម្លៃដំបូងឡើយ លើកលែងតែ ក្នុងអំឡុងពេលដែលធនាគារផ្លាស់ប្តូរគំរូអាជីវកម្មរបស់ខ្លួន ក្នុងការគ្រប់គ្រងទ្រព្យសកម្ម ហិរញ្ញវត្ថុ។

36. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(i). ការចាត់ចំណាត់ថ្នាក់ (ត)

បំណុលហិរញ្ញវត្ថុ

បំណុលហិរញ្ញវត្ថុត្រូវបានធ្វើចំណាត់ថ្នាក់ជា បំណុលហិរញ្ញវត្ថុផ្សេងៗ និងធ្វើការវាស់វែងដោយចំណាយរបស់ថ្លៃដើម លើកលែងតែបំណុលហិរញ្ញវត្ថុនោះមានលក្ខណៈវិនិច្ឆ័យដែលត្រូវបង្ហាញតាមតម្លៃសមស្របជាចំណេញឬខាត។

(ii). ការឈប់ទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលដែលសិទ្ធិក្នុងកិច្ចសន្យាការទទួលបានលំហូរទឹកប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុផុតកំណត់ ឬការផ្ទេរសិទ្ធិទទួលបានលំហូរទឹកប្រាក់តាមកិច្ចសន្យាក្នុងប្រតិបត្តិការ ដែលហានិភ័យទាំងអស់ និងភាពជាម្ចាស់នៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានផ្ទេរ ឬក្នុងករណីដែលធនាគារមិនផ្ទេរ ឬមិនរក្សាទុកនូវហានិភ័យ និងភាពជាម្ចាស់សិទ្ធិ ហើយវាមិនរក្សាការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។

ចំពោះការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ភាពលម្អៀងរវាងតម្លៃយោងរបស់ទ្រព្យសកម្ម (ឬតម្លៃយោងដែលជាចំណែកនៃទ្រព្យសកម្មដែលឈប់ទទួលស្គាល់) និងផលបូកនៃ (i) តម្លៃតបស្នងដែលទទួលបាន (រាប់បញ្ចូលទាំងទ្រព្យសកម្មថ្មីដែលទទួលបាន ដកបំណុលថ្មីដែលទទួលបាន) និង (ii) ចំណេញ ឬខាតដែលបានទទួលស្គាល់ក្នុងលទ្ធផលលម្អិត ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត។

បំណុលហិរញ្ញវត្ថុ

ធនាគារឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលកាតព្វកិច្ចក្រោមកិច្ចសន្យាត្រូវបានរំលាយ ឬលុបចោល ឬផុតកំណត់។

(iii). ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែប្រែ នោះធនាគារវាយតម្លៃថាតើលំហូរទឹកប្រាក់នៃទ្រព្យសកម្មដែលបានកែប្រែនោះ មានភាពខុសគ្នាខ្លាំង ឬទេ។

ប្រសិនបើលំហូរទឹកប្រាក់មានភាពខុសគ្នាខ្លាំង នោះសិទ្ធិតាមកិច្ចសន្យាចំពោះលំហូរទឹកប្រាក់ពីទ្រព្យសកម្ម ហិរញ្ញវត្ថុដើម ត្រូវបានចាត់ទុកថាផុតកំណត់។ ក្នុងករណីនេះទ្រព្យសកម្មហិរញ្ញវត្ថុដើម ត្រូវឈប់ទទួលស្គាល់ (សូមមើល(iii)) ហើយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ត្រូវបានទទួលស្គាល់តាមតម្លៃសមស្របបូកនឹងថ្លៃចំណាយប្រតិបត្តិការ។ ថ្លៃសេវានានាដែលទទួលបានជាផ្នែកនៃការកែប្រែនេះ ត្រូវបានរាប់បញ្ចូលដូចខាងក្រោម៖

- ថ្លៃសេវា ដែលត្រូវបានពិចារណាក្នុងការកំណត់តម្លៃសមស្របនៃទ្រព្យសកម្មថ្មី និងថ្លៃសេវា ដែលទទួលបានមកវិញលើថ្លៃចំណាយប្រតិបត្តិការដែលកើតឡើង ត្រូវបានរាប់បញ្ចូលក្នុងការវាស់វែងដំបូងនៃទ្រព្យសកម្ម និង
- ថ្លៃសេវាផ្សេងទៀតត្រូវបានរាប់បញ្ចូលក្នុងចំណេញ និងខាត ដែលជាផ្នែកមួយនៃការចំណេញ ឬខាតលើទ្រព្យសកម្មដែលឈប់ទទួលស្គាល់។

ប្រសិនបើលំហូរទឹកប្រាក់ត្រូវបានកែប្រែនៅពេលដែលអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះគោលបំណងនៃការកែប្រែជាទូទៅ គឺដើម្បីទទួលបានមកវិញជាអតិបរមាលើលក្ខខណ្ឌនៃកិច្ចសន្យាដើម ជាជាងបង្កើតទ្រព្យសកម្មថ្មីដែលមានលក្ខខណ្ឌខុសគ្នាខ្លាំង។ ប្រសិនបើធនាគារមានគម្រោងកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុតាមរបៀបមួយ ដែលអាចនាំឱ្យមានការលើកលែងចំពោះលំហូរទឹកប្រាក់ ទ្រព្យសកម្មនោះត្រូវបានយកមកពិចារណាជាមុន ថាតើផ្នែកមួយនៃទ្រព្យសកម្មត្រូវបានលុបចេញពីបញ្ជីមុនពេលធ្វើការកែប្រែ ឬទេ (សូមមើលខាងក្រោមសម្រាប់គោលនយោបាយ ការលុបចេញពីបញ្ជី)។ វិធីសាស្ត្រនេះជះឥទ្ធិពលដល់លទ្ធផលនៃការវាយតម្លៃបរិមាណ ហើយក្នុងករណីនេះមានន័យថា លក្ខណៈវិនិច្ឆ័យ នៃការឈប់ទទួលស្គាល់ទ្រព្យសកម្មជាទូទៅមិនអាចអនុវត្តបាននោះទេ។

36. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(iii). ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ប្រសិនបើការកែតម្រូវទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងតាមរូបវន្តដើម ឬ FVOCI មិនបណ្តាលឱ្យមានការយប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ទេនោះ នោះធនាគារនឹងគណនាឡើងវិញនូវតម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុជាមុន ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដំបូងនៃទ្រព្យសកម្ម និង ទទួលស្គាល់លទ្ធផលនៃការកែតម្រូវជាចំណេញឬខាត។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានអត្រាប្រែប្រួល អត្រាការប្រាក់ប្រសិទ្ធភាព ដំបូងដែលប្រើ ដើម្បីគណនាចំណេញ ឬខាតពីការកែតម្រូវ ត្រូវបានកែប្រែដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន នៅពេលដែលធ្វើការកែតម្រូវ។ រាល់ការចំណាយ ឬថ្លៃ សេវាដែលកើតឡើង និង ថ្លៃសេវាទទួលបាន ដែលជាផ្នែកមួយនៃការកែតម្រូវទាក់ទងនឹងតម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានធ្វើការកែតម្រូវ ត្រូវបានរំលស់ផ្អែកលើរយៈពេលដែលនៅសល់នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែតម្រូវនោះ។

ប្រសិនបើការកែតម្រូវនេះ ត្រូវបានធ្វើឡើងដោយសារតែអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះចំណេញ ឬខាតត្រូវបានបង្ហាញជាមួយគ្នានឹង ការខាតបង់លើឱនភាពនៃតម្លៃនៃទ្រព្យសកម្ម។ ក្នុងករណីផ្សេងទៀតត្រូវបានបង្ហាញជាចំណូលការប្រាក់ ដែលគណនាដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ ប្រសិទ្ធភាព។

បំណុលហិរញ្ញវត្ថុ

ធនាគារ យប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលលក្ខខណ្ឌរបស់វាត្រូវបានកែតម្រូវ ហើយលំហូរទឹកប្រាក់នៃបំណុលដែលបានកែតម្រូវនោះមាន ភាពខុសគ្នាខ្លាំង។ ក្នុងករណីនេះ បំណុលហិរញ្ញវត្ថុត្រូវបានទទួលស្គាល់តាមតម្លៃសមស្រប។ ភាពលម្អៀងរវាងតម្លៃយោងនៃបំណុលហិរញ្ញវត្ថុដែលមិន ត្រូវបានទទួលស្គាល់ និងតម្លៃតបស្នង ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ និងខាត។ តម្លៃតបស្នងរួមមានទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលបានផ្ទេរ (ប្រសិនបើមាន) និងការទទួលយកបំណុលរួមទាំងបំណុលហិរញ្ញវត្ថុ ដែលបានកែតម្រូវថ្មី។

ប្រសិនបើការកែតម្រូវបំណុលហិរញ្ញវត្ថុនេះមិនធ្វើឱ្យមានការយប់ទទួលស្គាល់ទេ នោះរំលស់ថ្លៃដើមនៃ បំណុល ត្រូវគណនាឡើងវិញដោយធ្វើអប្បបរមា លំហូរទឹកប្រាក់ដែលបានកែប្រែ តាមអត្រាការប្រាក់ប្រសិទ្ធភាពដំបូង ហើយលទ្ធផលនៃការចំណេញ ឬខាត ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ និង ខាត។ សម្រាប់បំណុលហិរញ្ញវត្ថុមានអត្រាអថេរ អត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលប្រើដើម្បីគណនាចំណេញ ឬខាតពីការកែតម្រូវ ត្រូវបានកែប្រែដើម្បី ឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន នៅពេលដែលធ្វើការកែតម្រូវ។ រាល់ការចំណាយ និងថ្លៃសេវាដែលកើតមាន ត្រូវបានទទួលស្គាល់ជាការកែតម្រូវ ទៅលើតម្លៃយោងនៃបំណុល និងរំលស់តាមរយៈពេលដែលនៅសល់នៃបំណុលហិរញ្ញវត្ថុដែលបានកែតម្រូវ ដោយគណនាអត្រាការប្រាក់ប្រសិទ្ធភាព ឡើងវិញលើឧបករណ៍ហិរញ្ញវត្ថុ។

កំណែទម្រង់គោលការណ៍អត្រាការប្រាក់

ប្រសិនបើមូលដ្ឋាននៃការកំណត់លំហូរទឹកប្រាក់តាមកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុដែលវាស់វែងតាមរូបវន្តដើមមានការប្រែប្រួល ដែលជាលទ្ធផលនៃកំណែទម្រង់អត្រាការប្រាក់ នោះធនាគារនឹងធ្វើបច្ចុប្បន្នភាពលើអត្រាការប្រាក់ប្រសិទ្ធភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនេះ។ ការផ្លាស់ប្តូរមូលដ្ឋានសម្រាប់កំណត់លំហូរទឹកប្រាក់តាមកិច្ចសន្យា គឺត្រូវបានតម្រូវដោយកំណែទម្រង់អត្រាការប្រាក់ ប្រសិនបើលក្ខខណ្ឌខាងក្រោមត្រូវបានបំពេញ៖

- ការផ្លាស់ប្តូរនេះចាំបាច់ជាលទ្ធផលផ្ទាល់នៃកំណែទម្រង់នេះ និង
- មូលដ្ឋានថ្មីសម្រាប់កំណត់លំហូរទឹកប្រាក់តាមកិច្ចសន្យាគឺសមមូលនឹងមូលដ្ឋានមុន - ពោលគឺមូលដ្ឋានភ្ជាប់មុនពេលមានការផ្លាស់ប្តូរ។

36. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(iii). ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

កំណែទម្រង់គោលការណ៍អត្រាការប្រាក់ (ត)

ប្រសិនបើការផ្លាស់ប្តូរត្រូវបានធ្វើឡើងចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ បន្ថែមពីលើការផ្លាស់ប្តូរមូលដ្ឋានសម្រាប់កំណត់លំហូរទឹកប្រាក់ តាមកិច្ចសន្យា ដែលតម្រូវដោយកំណែទម្រង់អត្រាការប្រាក់នោះធនាគារនឹងធ្វើបច្ចុប្បន្នភាពអត្រាការប្រាក់ប្រសិទ្ធភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុល ហិរញ្ញវត្ថុជាមុនសិន ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរដែលទាមទារដោយកំណែទម្រង់អត្រាការប្រាក់។ បន្ទាប់ពីនោះ ធនាគារនឹងអនុវត្តគោលនយោបាយ គណនេយ្យសម្រាប់ការកែប្រែដែលបានកំណត់ខាងលើ ចំពោះចំណាយបន្ថែម។

(iv). ការកាត់កង

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ អាចកាត់កងគ្នាបាន និងត្រូវបង្ហាញជាចំនួនសុទ្ធនៅក្នុង របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ លុះត្រាតែធនាគារ មានសិទ្ធិតាមច្បាប់ដើម្បីធ្វើការកាត់កងគ្នាបាន និងមានបំណងធ្វើការទូទាត់ដោយផ្អែកលើមូលដ្ឋានចំនួននៅសល់សុទ្ធ ឬក៏ទទួលស្គាល់ទ្រព្យសកម្ម និង ទូទាត់បំណុលក្នុងពេលដំណាលគ្នា។

(v). ការវាស់វែងតម្លៃសមស្រប

តម្លៃសមស្រប គឺជាតម្លៃដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្ម ឬតម្លៃដែលបានទូទាត់ចំពោះការផ្ទេរបំណុលនៅក្នុងប្រតិបត្តិការធម្មតា រវាង អ្នកចូលរួមក្នុងទីផ្សារ នាកាលបរិច្ឆេទនៃការវាស់វែងនៅក្នុងទីផ្សារគោល ឬក្នុងករណីមិនមានទីផ្សារគោល គឺយកទីផ្សារជាអាទិភាពបំផុត ដែលធនាគារអាច កំណត់បាននៅកាលបរិច្ឆេទនៃការវាស់វែងនោះ។ តម្លៃសមស្របរបស់បំណុល ឆ្លុះបញ្ចាំងពីហានិភ័យការមិនអនុវត្តកាតព្វកិច្ច។

ធនាគារវាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ ដោយប្រើសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មរបស់ឧបករណ៍នោះ ប្រសិនបើមាន។ ទីផ្សារមួយ ចាត់ទុកជាទីផ្សារសកម្ម ប្រសិនបើប្រតិបត្តិការរបស់ទ្រព្យសកម្ម ឬបំណុល កើតឡើងញឹកញាប់ ហើយទំហំប្រតិបត្តិការមានភាពគ្រប់គ្រាន់ក្នុងការផ្តល់ ព័ត៌មានតម្លៃដាច់ខាត។

ប្រសិនបើមានសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មទេ នោះធនាគារត្រូវប្រើបច្ចេកទេសវាយតម្លៃណាដែលអាចប្រើប្រាស់ទិន្នន័យដែលអាចអង្កេតបានជា អតិបរមា និងកាត់បន្ថយនូវការប្រើប្រាស់ទិន្នន័យដែលមិនអាចអង្កេតបាន។ បច្ចេកទេសវាយតម្លៃដែលបានជ្រើសរើស ត្រូវរួមបញ្ចូលនូវកត្តាទាំងអស់ដែល អ្នកចូលរួមក្នុងទីផ្សារនឹងពិចារណានៅក្នុងការកំណត់តម្លៃ។

ភស្តុតាងដ៏ល្អបំផុតសម្រាប់តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ នៅពេលទទួលស្គាល់ជាលើកដំបូង ជាទូទៅគឺជាតម្លៃប្រតិបត្តិការ មានន័យថា ជាតម្លៃសមស្របនៃផលតបស្នងបានផ្តល់ឱ្យ ឬបានទទួល។ ប្រសិនបើធនាគារកំណត់ថា តម្លៃសមស្របនៅពេលទទួលស្គាល់ជាលើកដំបូង ខុសពីតម្លៃ ប្រតិបត្តិការ ហើយតម្លៃសមស្របនេះពុំមានភស្តុតាងមកបញ្ជាក់ តាមរយៈសម្រង់តម្លៃក្នុងទីផ្សារសកម្មចំពោះទ្រព្យសកម្ម ឬបំណុលដែលស្រដៀងគ្នា ឬក៏តាមរយៈបច្ចេកទេសវាយតម្លៃ ដែលក្នុងនោះទិន្នន័យដែលមិនអាចអង្កេត បានពាក់ព័ន្ធនឹងការវាស់វែង ត្រូវបានសន្មត់ថាមិនសារវន្ត ដូច្នេះឧបករណ៍ ហិរញ្ញវត្ថុត្រូវវាស់វែងជាលើកដំបូងតាមតម្លៃសមស្រប ដោយកែតម្រូវតាមរយៈការពន្យារនូវភាពខុសគ្នារវាងតម្លៃសមស្របនៅពេលទទួលស្គាល់ជាលើក ដំបូង និងតម្លៃប្រតិបត្តិការ។ បន្ទាប់មកទៀត ភាពខុសគ្នានោះគឺត្រូវទទួលស្គាល់នៅក្នុងចំណេញ ឬខាត ផ្អែកលើអាយុកាលរបស់ឧបករណ៍នោះ ក៏ប៉ុន្តែ មិនឱ្យយូរជាងការវាយតម្លៃតាមរយៈទិន្នន័យទីផ្សារ ដែលអាចអង្កេតបាន ឬនៅពេលបញ្ចប់ប្រតិបត្តិការនោះទេ។

ប្រសិនបើទ្រព្យសកម្ម ឬបំណុលដែលត្រូវបានវាស់វែងតាមតម្លៃសមស្រប មានតម្លៃលក់ និងតម្លៃទិញនោះធនាគារវាស់វែងទ្រព្យសកម្ម និងស្ថានភាពវែង តាមតម្លៃលក់ ហើយវាស់វែងបំណុល និងស្ថានភាពខ្លីតាមតម្លៃទិញ។

36. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(v). ការវាស់វែងតម្លៃសមស្រប (ត)

សំណុំទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដែលមានហានិភ័យទីផ្សារ និងហានិភ័យឥណទាន ដែលត្រូវបានចាត់ចែងដោយធនាគារ តាមមូលដ្ឋានចំនួនសុទ្ធដែលមានហានិភ័យទីផ្សារ ឬហានិភ័យឥណទាន ត្រូវបានវាស់វែងតាមមូលដ្ឋាននៃតម្លៃ ដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្មដែលមានស្ថានភាពរឹង (ឬការទូទាត់សងក្នុងការផ្ទេរទ្រព្យសកម្មសុទ្ធដែលមានស្ថានភាពខ្លី) សម្រាប់ហានិភ័យជាក់លាក់។ ការកែតម្រូវត្រឹមត្រូវទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ មានន័យថា ការកែតម្រូវតម្លៃលក់-ទិញ ឬការកែតម្រូវហានិភ័យឥណទាន ដែលឆ្លុះបញ្ចាំងពីការវាស់វែងតាមមូលដ្ឋានតម្លៃសុទ្ធ គឺត្រូវបានបែងចែកតាមទ្រព្យសកម្ម និងបំណុលនីមួយៗ តាមមូលដ្ឋានការកែតម្រូវហានិភ័យដែលពាក់ព័ន្ធ នៃឧបករណ៍ហិរញ្ញវត្ថុនីមួយៗ នៃទ្រព្យសកម្ម និងបំណុលនោះ។

តម្លៃសមស្របនៃបំណុលហិរញ្ញវត្ថុមានលក្ខណៈអាចទាមទារសងតាមតម្រូវការ (ឧទាហរណ៍ ប្រាក់បញ្ញើតាមតម្រូវការ) គឺមិនត្រូវគិតជាចំនួនទឹកប្រាក់ដែលត្រូវបង់តាមតម្រូវការទេ ដោយត្រូវធ្វើអប្បបរមាចាប់ពីថ្ងៃដំបូងដែលចំនួនទឹកប្រាក់អាចត្រូវបានបង់។

ធនាគារទទួលស្គាល់ការផ្ទេររវាងកម្រិតនៃឋានានុក្រមតម្លៃសមស្រប នៅចុងការិយបរិច្ឆេទនៃរបាយការណ៍អំឡុងពេលដែលការផ្លាស់ប្តូរបានកើតឡើង។

(vi). ឱនភាពនៃតម្លៃ

ធនាគារទទួលស្គាល់សិទ្ធិធនលើការរំពឹងទុកលើការខាតបង់ឥណទាន ចំពោះឧបករណ៍ហិរញ្ញវត្ថុ ដែលមិនបានវាស់វែងតាម FVTPL ដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាឧបករណ៍បំណុល
- កិច្ចសន្យាធានាហិរញ្ញវត្ថុដែលបានបោះផ្សាយ និង
- កិច្ចសន្យាឥណទានដែលបានបោះផ្សាយ។

ពុំមានការខាតបង់លើឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់នៅក្នុងការវិនិយោគមូលធនឡើយ។

ធនាគារវាស់វែងសិទ្ធិធនលើការខាតបង់ តាមចំនួនដែលស្មើនឹងការរំពឹងទុកលើការខាតបង់ឥណទាន ពេញអាយុកាល លើកលែងគណនីខាងក្រោមដែលត្រូវវាស់វែងតាមការរំពឹងទុកលើការខាតបង់ឥណទានរយៈពេល 12 ខែ៖

- ការវិនិយោគលើមូលបត្របំណុល ដែលត្រូវបានកំណត់ថាមានហានិភ័យឥណទានទាប នាកាលបរិច្ឆេទរាយការណ៍ និង
- ឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត (ក្រៅពីកតិសន្យាត្រូវទទួល) ដែលហានិភ័យឥណទានមិនបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង។

ការរំពឹងទុកលើការខាតបង់ឥណទាន 12 ខែ គឺជាផ្នែកនៃការរំពឹងទុកលើការខាតបង់ឥណទាន ដែលបណ្តាលមកពីព្រឹត្តិការណ៍ខកខានសងប្រាក់ក្នុងរយៈពេល 12 ខែ បន្ទាប់ពីកាលបរិច្ឆេទរាយការណ៍។ ឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់តាមការរំពឹងទុកលើការខាតបង់ឥណទាន 12 ខែ ត្រូវបានចាត់ទុកថា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី១”។

ការរំពឹងទុកលើការខាតបង់ឥណទានពេញមួយអាយុកាល (Life-time ECL) គឺជា ការរំពឹងទុកលើការខាតបង់ឥណទាន ដែលអាចបណ្តាលមកពីព្រឹត្តិការណ៍ខកខានសងប្រាក់ក្នុងរយៈពេលនៃអាយុកាលរំពឹងទុក (expected life) នៃឧបករណ៍ហិរញ្ញវត្ថុ។ ឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់តាមការរំពឹងទុកលើការខាតបង់ឥណទានពេញមួយអាយុកាល ប៉ុន្តែមិនមែនជាឥណទានដែលមានឱនភាពនៃតម្លៃ (credit-impaired) ត្រូវបានចាត់ទុកថា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី 2”។

នៅកាលបរិច្ឆេទនៃរបាយការណ៍ ធនាគារវាយតម្លៃថាហានិភ័យឥណទាននៃឧបករណ៍ហិរញ្ញវត្ថុ បានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង។ នៅពេលដែលហានិភ័យឥណទានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង សិទ្ធិធនលើការបាត់បង់ត្រូវបានវាស់វែងតាមតម្លៃស្មើនឹងអាយុកាលនៃការរំពឹងទុកលើការខាតបង់ឥណទាន ។

36. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vi). ឱនភាពនៃតម្លៃ (ត)

ដើម្បីវាយតម្លៃថាមានការកើនឡើងជាសារវន្តនូវហានិភ័យឥណទានចំពោះឧបករណ៍ហិរញ្ញវត្ថុ គួរអោយកត់សម្គាល់ចាប់តាំងពីការទទួលស្គាល់ដំបូងឬទេនោះ ធនាគារត្រូវធ្វើការវាយតម្លៃ ប្រៀបធៀបរវាង ហានិភ័យនៃការខកខានសងដែលបានរំពឹងទុកនាចុងការិយបរិច្ឆេទ ដោយផ្អែកលើអាយុកាលដែលនៅសល់ និងហានិភ័យនៃការខកខានសងនាពេលដែលឧបករណ៍ហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ដំបូង។ ការវាយតម្លៃនេះត្រូវពិចារណាទាំងកត្តាហិរិមាណ និងគុណភាព ដែលមានហេតុផលសមស្រប និងមានមូលដ្ឋានគាំទ្រច្បាស់លាស់ ហើយដែលអាចកើនឡើងដោយមិនបង្ករចំណាយមិនចាំបាច់ ឬប្រើប្រាស់ហួសកម្រិត។ វាត្រូវរំពឹងទៅលើព័ត៌មានដែលបានកត់ត្រាទុក និងការវាយតម្លៃឥណទានរបស់ធនាគារ ដោយរួមបញ្ចូលទាំងព័ត៌មានព្យាករណ៍នាពេលអនាគតផងដែរ ។

ប្រសិនបើហានិភ័យឥណទានមិនបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ឬប្រសិនបើគុណភាពឥណទាននៃឧបករណ៍ហិរញ្ញវត្ថុមានភាពប្រសើរឡើង ដែលបណ្តាលឱ្យគ្មានការកើនឡើងជាសារវន្ត នៃហានិភ័យឥណទានចាប់តាំងពីការទទួលស្គាល់លើកដំបូង សិទ្ធិធនលើការបាត់បង់ត្រូវបានវាស់វែង តាមតម្លៃស្មើនឹងការរំពឹងទុកលើការខាតបង់ឥណទាន 12 ខែ។

រយៈពេលអតិបរមាដែលត្រូវយកមកពិចារណា ពេលធ្វើការប៉ាន់ស្មានលើការរំពឹងទុកលើការខាតបង់ឥណទាន គឺជារយៈពេលកិច្ចសន្យាអតិបរមាដែលធនាគារប្រឈមនឹងហានិភ័យឥណទាន។

ការកំណត់នៃការកើនឡើងជាសារវន្តនូវហានិភ័យឥណទាន

ធនាគារវាយតម្លៃថាមានហានិភ័យឥណទានបានកើនឡើងជាសារវន្ត ឬទេ ចាប់តាំងពីការទទួលស្គាល់លើកដំបូង នៅកាលបរិច្ឆេទរាយការណ៍។ ការកំណត់ពីការកើនឡើងនៃហានិភ័យឥណទានផ្អែកជាសំខាន់លើចិត្តសង្ខេបនៃឧបករណ៍ហិរញ្ញវត្ថុ និងអតិថិជន និងតំបន់ភូមិសាស្ត្រ។

ធនាគារពិចារណាថាការកើនឡើងនៃហានិភ័យឥណទានជាសារវន្ត កើតឡើងនៅពេលទ្រព្យសកម្មមានការ ខកខានសងលើសពី14 ថ្ងៃ (សម្រាប់ឥណទានរយៈពេលខ្លី) និង លើសពី29 ថ្ងៃ (សម្រាប់ឥណទានរយៈពេលវែង)។ ចំនួនថ្ងៃខកខានសងត្រូវបានកំណត់ដោយការរាប់ចំនួនថ្ងៃ ចាប់តាំងពីកាលបរិច្ឆេទផុតកំណត់ដំបូងបង្អស់ ដែលការបង់សងទាំងអស់មិនទាន់បានទទួល។ កាលបរិច្ឆេទផុតកំណត់សង ត្រូវបានកំណត់ដោយមិនពិចារណាទៅលើរយៈពេលអនុគ្រោះណាមួយដែលអាចមានសម្រាប់ អតិថិជនឡើយ។

ប្រសិនបើ មានភស្តុតាងបញ្ជាក់ថាមានការកើនឡើងលើហានិភ័យឥណទានជាសារវន្ត ទាក់ទងនឹងការទទួលស្គាល់លើកដំបូងទេនោះ សិទ្ធិធននៃការបាត់បង់លើឧបករណ៍ហិរញ្ញវត្ថុនឹងត្រូវវាស់វែង តាមការរំពឹងទុកលើការខាតបង់ឥណទាន 12 ខែ។

និយមន័យនៃការខកខានសង

ធនាគារចាត់ទុកទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការខកខានសងនៅពេលដែល៖

- អ្នកខ្ចីមិនមានលទ្ធភាពសងចំពោះកាតព្វកិច្ចឥណទានរបស់ខ្លួនទាំងស្រុង ដោយមិនពឹងផ្អែកទៅលើការលក់ទ្រព្យជាក់ធានាដើម្បីទូទាត់សង (ប្រសិនបើមានទ្រព្យជាក់ធានា) ឬ
- អ្នកខ្ចីបានហួសកាលកំណត់សងស្មើនឹង 30ថ្ងៃ សម្រាប់ឥណទានរយៈពេលខ្លី ឬ ច្រើនជាង 89ថ្ងៃ សម្រាប់ឥណទានរយៈពេលវែង ទៅលើកាតព្វកិច្ចឥណទានចំពោះធនាគារ។
- វាមានភាពច្បាស់លាស់ដែលថាអ្នកខ្ចី នឹងរៀបចំទ្រព្យសកម្មឡើងវិញក្រោយពីរៀបចំដោយសារអ្នកខ្ចី ពុំមានលទ្ធភាពសងកាតព្វកិច្ចឥណទានបាន។

36. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vi). ឱនភាពនៃតម្លៃ (ត)

ការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន

ការរំពឹងទុកលើការខាតបង់ឥណទាន គឺជាការប៉ាន់ស្មានប្រូបាប៊ីលីតេមធ្យមនៃការខាតបង់ឥណទាន។ ការរំពឹងទុកលើការខាតបង់ឥណទាន ត្រូវបានវាស់វែងដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមានឱនភាពនៃតម្លៃនាការលក់បរិច្ឆេទយកការណ៍៖ ជាតម្លៃបច្ចុប្បន្ននៃកង្វះសាច់ប្រាក់ទាំងអស់ (ពោលគឺភាពខុសគ្នារវាងលំហូរទឹកប្រាក់ដែលជំពាក់ធនាគារស្របតាមកិច្ចសន្យា និងលំហូរទឹកប្រាក់ដែលធនាគាររំពឹងទុកថានឹងទទួលបាន)
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃនាការលក់បរិច្ឆេទយកការណ៍៖ ជាភាពខុសគ្នារវាងតម្លៃយោងដុល និងតម្លៃបច្ចុប្បន្ននៃលំហូរទឹកប្រាក់ដែលរំពឹងទុកនាពេលអនាគត និង
- កិច្ចសន្យាឥណទានដែលនៅសល់៖ ជាតម្លៃបច្ចុប្បន្ននៃភាពខុសគ្នារវាងលំហូរទឹកប្រាក់តាមកិច្ចសន្យាដែលជំពាក់ធនាគារ ប្រសិនបើអ្នកកាន់កាប់កិច្ចសន្យាឥណទានបានដកឥណទានប្រើ និងលំហូរទឹកប្រាក់ដែលធនាគារ រំពឹងទុកថានឹងទទួលបាន ប្រសិនបើឥណទានត្រូវបានដកប្រើ។
- កិច្ចសន្យាធានារ៉ាប់រងហិរញ្ញវត្ថុ៖ ការទូទាត់ដែលបានរំពឹងទុកដើម្បីទូទាត់សងអ្នកកាន់កាប់ជាដាច់ខាតដែលធនាគាររំពឹងទុកថានឹងទទួលបានមកវិញ។

នៅពេលធ្វើអប្បបរមាលំហូរទឹកប្រាក់នាពេលអនាគត អត្រាអប្បបរមាតម្លៃខាងក្រោមត្រូវបានប្រើប្រាស់៖

- ទ្រព្យសកម្មហិរញ្ញវត្ថុទាំងឡាយណាមួយដែលទ្រព្យសកម្មដែលបានទិញ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃដើម ("POCI") និងភតិសន្យានឹងទទួលបាន៖ អត្រាការប្រាក់មានប្រសិទ្ធភាពដើម ឬប្រហាក់ប្រហែល
- ភតិសន្យាឥណទានមិនទាន់ដក៖ អត្រាការប្រាក់មានប្រសិទ្ធភាព ឬប្រហាក់ប្រហែលដែលត្រូវអនុវត្តចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលបណ្តាលមកពីកិច្ចសន្យាឥណទាន និង
- កិច្ចសន្យាធានារ៉ាប់រងហិរញ្ញវត្ថុ៖ អត្រាដែលឆ្លុះបញ្ចាំងពីការវាយតម្លៃទីផ្សារបច្ចុប្បន្ននៃតម្លៃពេលវេលា នៃប្រាក់និងហានិភ័យដែលជាក់លាក់ចំពោះលំហូរសាច់ប្រាក់។

ទិន្នន័យ ការសន្មត និងបច្ចេកទេសប្រើសម្រាប់ការវាយតម្លៃឱនភាពនៃតម្លៃ

សមាសធាតុសំខាន់ៗ ក្នុងការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន គឺបានមកពីអថេរដូចខាងក្រោម៖

- ប្រូបាប៊ីលីតេនៃការខកខានសង ("PD")
- ការបាត់បង់ដែលបណ្តាលមកពីការខកខានសង ("LGD") និង
- ទំហំនៃការខកខានសង ("EAD")។

ECL សម្រាប់សមតុល្យក្នុងដំណាក់កាលទី 1 ត្រូវបានគណនាដោយផលគុណនៃ PD 12 ខែ និង LGD និង EAD។ ECL ពេញមួយអាយុកាល ត្រូវបានគណនាដោយផលគុណនៃ PD ពេញមួយអាយុកាល និង LGD និង EAD។

36. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vi). ឱនភាពនៃតម្លៃ (ត)

ទិន្នន័យ ការសន្មត និងបច្ចេកទេសប្រើសម្រាប់ការវាយតម្លៃឱនភាពនៃតម្លៃ (ត)

LGD គឺជាភារិយបទនៃភាពអាចបាត់បង់ប្រសិនបើមានការខកខានសង។ ធនាគារប៉ាន់ស្មានលក្ខខណ្ឌ LGD យោងតាមប្រវត្តិនៃអត្រាការប្រមូលត្រឡប់ពីអតិថិជនខកខានសង។ ម៉ូដែល LGD ត្រូវបានពិចារណាលើចេតនាសម្ព័ន្ធ ទ្រព្យបញ្ចាំ អាទិភាពនៃការទាមទារសំណង វិស័យដែលអតិថិជនស្ថិតនៅ និងចំណាយលើការប្រមូលពីទ្រព្យបញ្ចាំ ដែលជាផ្នែកមួយនៃទ្រព្យសកម្មហិរញ្ញវត្ថុ។

EAD តំណាងឱ្យតម្លៃសមតុល្យនៅពេលមានការខកខានសង។ ធនាគារទាញយក EAD ពីសមតុល្យបច្ចុប្បន្នរបស់អតិថិជន និងភាពអាចប្រែប្រួលលើសមតុល្យបច្ចុប្បន្នពីការបង់សង ដែលអនុញ្ញាតតាមកិច្ចសន្យា និងកើតចេញពីការបង់រំលស់។ EAD នៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺតម្លៃយោងដុលនៅពេលមានការខកខានសង ។ សម្រាប់កាតព្វកិច្ចឱ្យខ្ចី EAD គឺសមតុល្យអនាគតដែលអាចដកប្រើប្រាស់តាមកិច្ចសន្យា ដែលត្រូវបានប៉ាន់ស្មានតាមការសង្កេតពីប្រវត្តិ និងការព្យាករណ៍នាពេលខាងមុខ។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុខ្លះ EAD ត្រូវបានកំណត់ដោយម៉ូដែលនៃសមតុល្យដែលអាចកើតឡើងនៅពេលវេលា ផ្សេងគ្នាដោយប្រើបច្ចេកទេសស្ថិតិ។

ដូចការរៀបរាប់ខាងលើ ដោយផ្អែកលើការប្រើប្រាស់ PD 12 ខែ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដំណាក់កាលទី 1 ធនាគារវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន ដោយពិចារណាលើហានិភ័យនៃការខូចខាតលើ រយៈពេលពេញលេញនៃកិច្ចសន្យា (រួមបញ្ចូលទាំងរយៈពេលពន្យារប្រសិនបើមាន) ដែលមានហានិភ័យលើឥណទាន ទោះបីជាក្នុងគោលបំណងគ្រប់គ្រងហានិភ័យឥណទានក៏ដោយ ធនាគារពិចារណាលើរយៈពេលដែលវែងជាង។ រយៈពេល ដែលវែងបំផុត គឺគិតត្រឹមថ្ងៃដែលធនាគារមានសិទ្ធិដើម្បីទាមទារការសងត្រឡប់នៃឥណទាន ឬបញ្ចប់កិច្ចសន្យាផ្តល់ឥណទាន ឬការធានា។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានរៀបចំឡើងវិញ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ទុក ឬកែតម្រូវ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ ត្រូវបានជំនួសដោយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ដោយសារស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុរបស់អតិថិជន នោះ ការវាយតម្លៃត្រូវបានធ្វើឡើង ដើម្បីវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែតម្រូវឈប់ទទួលស្គាល់ឬទេ ហើយ ECL ត្រូវបានវាស់វែងដូចខាងក្រោម៖

- ប្រសិនបើការរៀបចំឡើងវិញមិននាំឱ្យឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ទេ នោះលំហូរទឹកប្រាក់ដែលរំពឹងទុកថាត្រូវបានកែតម្រូវទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែតម្រូវ ត្រូវបានបញ្ចូលនៅក្នុងការគណនាកង្វះខាតនៃសាច់ប្រាក់ពីទ្រព្យសកម្មដែលមានស្រាប់។
- ប្រសិនបើការរៀបចំឡើងវិញនាំឱ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ នោះតម្លៃសមស្របរំពឹងទុកនៃទ្រព្យសកម្មថ្មីនោះ ត្រូវបានចាត់ទុកជាលំហូរទឹកប្រាក់ចុងក្រោយទទួលបានពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន នៅពេលដែលឈប់ទទួលស្គាល់។ ចំនួនទឹកប្រាក់នេះត្រូវបានបញ្ចូល ទៅក្នុងការគណនាកង្វះខាតសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្នដែលត្រូវបានធ្វើអប្បបរមាពី កាលបរិច្ឆេទរំពឹងទុកនៃការឈប់ទទួលស្គាល់ ទៅកាលបរិច្ឆេទយកការណ៍ ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ

នៅកាលបរិច្ឆេទយកការណ៍នីមួយៗ ធនាគារវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកត់ត្រាតាមរំលស់ថ្លៃដើម និងបំណុលហិរញ្ញវត្ថុដែលបានកត់ត្រាតាម FVOCI មានឱនភាពនៃតម្លៃ ឬទេ (ដែលត្រូវបានកំណត់ជា "ទ្រព្យសកម្មហិរញ្ញវត្ថុដំណាក់កាលទី 3")។ ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃនៅពេលដែលព្រឹត្តិការណ៍មួយ ឬច្រើនបានកើតឡើង ដែលនាំឱ្យមានផលប៉ះពាល់អវិជ្ជមានទៅលើលំហូរទឹកប្រាក់នាពេលអនាគតដែលរំពឹងទុក នៃទ្រព្យសកម្មហិរញ្ញវត្ថុ។

36. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vi). ឱនភាពនៃតម្លៃ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ (ត)

កស្ថតាងដែលបញ្ជាក់ថាទ្រព្យសកម្មហិរញ្ញវត្ថុមានឱនភាពនៃតម្លៃ រួមមានទិន្នន័យដែលអាចអង្កេតបានដូចខាងក្រោម៖

- ការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំងរបស់អតិថិជន ឬអ្នកបោះផ្សាយ
- ការបំពានកិច្ចសន្យា ដូចជាការខកខានមិនបានសង ឬហួសកាលកំណត់
- ការរៀបចំឡើងវិញលើកិច្ចសន្យានៃការផ្តល់ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន ដែលធនាគារមិនយល់ព្រម
- អតិថិជនទំនងនឹងក្លាយជន ឬត្រូវរៀបចំហិរញ្ញវត្ថុឡើងវិញជាថ្មី ឬ
- ការបាត់បង់ទីផ្សារសកម្មសម្រាប់មូលបត្រដោយសារតែការលំបាកផ្នែកហិរញ្ញវត្ថុ។

ឥណទានដែលត្រូវបានរៀបចំឡើងវិញ ដោយសារតែភាពមិនប្រក្រតីនៅក្នុងលក្ខខណ្ឌរបស់អតិថិជន ត្រូវបានចាត់ទុកជាឥណទានមានឱនភាពនៃតម្លៃ លុះត្រាតែមានកស្ថតាងបញ្ជាក់ថាហានិភ័យនៃការមិនទទួលបាន លំហូរទឹកប្រាក់តាមកិច្ចសន្យាបានថយចុះជាសារវន្ត និងមិនមានសូចនាករផ្សេងទៀត ដែលនាំឱ្យមានឱនភាពនៃតម្លៃ។ បន្ថែមលើនេះ ឥណទានដែលហួសកាលកំណត់សង 30 ថ្ងៃសម្រាប់ឥណទានរយៈពេលខ្លី ឬ 89 ថ្ងៃសម្រាប់ឥណទាន រយៈពេលវែង ត្រូវបានចាត់ទុកជាឥណទានមានឱនភាពនៃតម្លៃ ទោះបីជានិយមន័យនៃការហួសកាលកំណត់សងដែលច្បាប់បានកំណត់ផ្សេងគ្នាក៏ដោយ។

ការបង្ហាញសិទ្ធិធនសម្រាប់ ECL នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

សិទ្ធិធននៃការខាតបង់ ECL ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលវាស់វែងតាមរំលស់ថ្លៃដើម ដោយធ្វើការកាត់កងពីតម្លៃយោងដុលនៃទ្រព្យសកម្ម។

ការលុបចោល

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនត្រូវបានលុបចេញពីបញ្ជី (មួយផ្នែក ឬទាំងស្រុង) នៅពេលមិនមានការរំពឹងទុកថា អាចប្រមូលបានមកវិញនូវ ទ្រព្យសកម្មហិរញ្ញវត្ថុនោះទាំងស្រុង ឬមួយផ្នែក។ ករណីនេះមានជាទូទៅ នៅពេលធនាគារកំណត់ថាអ្នកខ្ចីពុំមានទ្រព្យសកម្ម ឬប្រភពចំណូលណាដែល អាចបង្កើតបាននូវលំហូរទឹកប្រាក់គ្រប់គ្រាន់ ដើម្បីទូទាត់សងនូវចំនួនដែលត្រូវលុបចេញពីបញ្ជី។ ការវាយតម្លៃនេះ ត្រូវធ្វើឡើងតាមកម្រិតទ្រព្យសកម្មនីមួយៗ។

ទឹកប្រាក់ប្រមូលបានមកវិញលើចំនួនដែលបានលុបចេញពីបញ្ជី ត្រូវបញ្ចូលទៅក្នុងខ្ទង់ “ការខាតបង់សុទ្ធពីឱនភាពនៃតម្លៃ ឧបករណ៍ហិរញ្ញវត្ថុ” នៅក្នុង ចំណេញ ឬខាត និង លទ្ធផលលម្អិតផ្សេងៗ។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានលុបចេញពីបញ្ជី នៅតែត្រូវឱ្យមានសកម្មភាពទាមទារសងមកវិញ ដើម្បីអនុលោមតាមនីតិវិធីរបស់ធនាគារក្នុងការប្រមូល ទឹកប្រាក់ដែលនៅជំពាក់។

ឃ. ទុនបម្រុងទូទៅ និងទុនបម្រុងតាមបទប្បញ្ញត្តិ

ទុនបម្រុងទូទៅត្រូវបានអនុវត្តដើម្បីត្រួតពិនិត្យហានិភ័យហិរញ្ញវត្ថុជាទូទៅ។ ក្រុមប្រឹក្សាភិបាលជាអ្នកសម្រេចក្នុងការប្រើប្រាស់ និងរក្សាទុនបម្រុងទូទៅ។ ការផ្ទេរប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងទូទៅ ត្រូវអនុវត្តដោយក្រុមប្រឹក្សាភិបាលរបស់ធនាគារ។

36. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (ត)

ឃ. ទុនបម្រុងទូទៅ និងទុនបម្រុងតាមបទប្បញ្ញត្តិ (ត)

ទុនបម្រុងតាមបទប្បញ្ញត្តិត្រូវបានបង្កើតលើភាពខុសគ្នា រវាងសិទ្ធិធន ស្របតាម ស.រ.ហ.អ.ក និង សិទ្ធិធនតាមបទប្បញ្ញត្តិ ស្របតាមប្រកាសរបស់ ធនាគារជាតិ នៃ កម្ពុជា លេខ ធ7-017-344 ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ និងសារវន្តលេខ ធ7-018-001 ស.រ.ឆ.ណ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីចំណាត់ថ្នាក់ ហានិភ័យឥណទាន និងសិទ្ធិធនលើឱនភាពនៃតម្លៃ សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ស្របតាមប្រការ 73 គ្រឹះស្ថានត្រូវ រៀបចំប្រាក់សិទ្ធិធន ដែលគណនាតាមប្រការ 49 ដល់ ប្រការ 71 ជាមួយនឹងសិទ្ធិធនដែលគណនាតាមប្រការ 72 និងត្រូវកត់ត្រាដូចខាងក្រោម៖

- (i) ក្នុងករណីដែលសិទ្ធិធនតាមបទប្បញ្ញត្តិ ដែលគណនាតាមប្រការ 72 ទាបជាងសិទ្ធិធនដែលគណនាតាមប្រការ 49 ដល់ ប្រការ 71 នោះ គ្រឹះស្ថានត្រូវកត់ត្រាសិទ្ធិធន ដែលបានគណនានោះអនុលោមតាម ស.រ.ហ.អ.ក និង
- (ii) ក្នុងករណីដែលសិទ្ធិធនតាមបទប្បញ្ញត្តិ ដែលគណនាតាមប្រការ 72 ខ្ពស់ជាងសិទ្ធិធនដែលគណនាតាមប្រការ 49 ដល់ ប្រការ 71 នោះ គ្រឹះស្ថានត្រូវកត់ត្រាសិទ្ធិធន ដែលបានគណនានោះ តាម ស.រ.ហ.អ.ក និងផ្ទេរចំនួនលម្អៀងនោះពីប្រាក់ចំណេញរក្សាទុក ឬគណនីខាតបង់ ទៅទុនបម្រុងតាមបទប្បញ្ញត្តិ នៅក្នុងមូលធននៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ទុនបម្រុងតាមបទប្បញ្ញត្តិមិនត្រូវបានបញ្ចូលក្នុងការគណនាមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារឡើយ។

ង. ប្រាក់បញ្ញើនៅធនាគារនានា

ប្រាក់បញ្ញើនៅធនាគារនានា ត្រូវបានកត់ត្រាតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាពនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ច. ប្រាក់តម្កល់តាមច្បាប់

ប្រាក់តម្កល់តាមច្បាប់ ត្រូវបានរក្សាទុកនៅធនាគារជាតិ នៃ កម្ពុជាស្របតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវ បានកំណត់ជាភាគរយនៃដើមទុនអប្បបរមា ដែលតម្រូវដោយធនាគារជាតិ នៃ កម្ពុជា។

ឆ. ឥណទាន និងបុរេប្រទាន

“ឥណទាន និងបុរេប្រទាន” ដែលបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ រួមបញ្ចូលឥណទាន និងបុរេប្រទាន ដែលត្រូវបានវាស់វែងតាមរំលស់ ថ្លៃដើម។ ឥណទាន និងបុរេប្រទានត្រូវបានវាស់វែងលើកំរិតបុរេប្រទានតម្លៃសមស្រប បូកចំណាយប្រតិបត្តិការដែលកើតឡើងដោយផ្ទាល់ ហើយនាពេល បន្ទាប់ត្រូវកត់ត្រាតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។

ជ. ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មផ្សេងៗ ត្រូវបានកត់ត្រាតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាពនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

36. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (ត)

ឈ. ទ្រព្យសម្បត្តិ និងបរិក្ខារ

(i). ការទទួលស្គាល់ និងការវាស់វែង

ផ្នែកនៃទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានវាស់វែងតាមតម្លៃដើម ដករំលស់បង្ក និងការខាតបង់លើឱនភាពនៃតម្លៃបង្ក។

ចំណាយថ្លៃដើមរួមបញ្ចូលទាំងការចំណាយដោយផ្ទាល់ទៅលើការទិញទ្រព្យសម្បត្តិ និងការចំណាយដោយផ្ទាល់ផ្សេងៗទៀត ក្នុងការនាំយកទ្រព្យសម្បត្តិ ទៅក្នុងលក្ខខណ្ឌដែលអាចប្រើប្រាស់ដែលបានគ្រោង។ ថ្លៃដើមនៃទ្រព្យសម្បត្តិដែលបានសាងសង់ដោយខ្លួនឯង ត្រូវរួមបញ្ចូលទាំងថ្លៃដើមសម្ភារ និងកម្លាំង ពលកម្មផ្ទាល់ផងដែរ។ ចំពោះទ្រព្យសម្បត្តិ ដែលមានលក្ខណៈគ្រប់គ្រាន់ ការចំណាយលើប្រាក់កម្ចីត្រូវបានធ្វើមូលធនកម្មស្របតាមគោលនយោបាយ គណនេយ្យលើថ្លៃដើមប្រាក់កម្ចី។

ថ្លៃដើមអាចរួមបញ្ចូលទាំងការផ្ទេរមូលធន ដែលជាចំណេញ ឬខាត ណាមួយផងដែរលើការការពារហានិភ័យលំហូរសាច់ប្រាក់ដែលមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់ចំពោះ រូបិយប័ណ្ណបរទេសទាក់ទងនឹងការទិញទ្រព្យសម្បត្តិ និងបរិក្ខារ។

ការទិញកម្មវិធីកុំព្យូទ័រដែលមានសារៈសំខាន់ចំពោះមុខងារដែលទាក់ទងនឹងបរិក្ខារ ត្រូវបានធ្វើមូលធនកម្មជាផ្នែកមួយនៃបរិក្ខារនោះ។

នៅពេលដែលផ្នែកជាសារវន្តណាមួយនៃទ្រព្យសម្បត្តិ និងបរិក្ខារទាំងនោះ មានអាយុកាលប្រើប្រាស់ខុសពីគ្នា ផ្នែកទាំងនោះត្រូវបានដាក់ជាផ្នែកដោយឡែក (សមាសភាពចម្បង) នៃទ្រព្យសម្បត្តិ និងបរិក្ខារ។

(ii). ចំណាយបន្តបន្ទាប់

ប្រាក់ចំណេញ ឬខាតលើការលក់វត្ថុនៃទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានកំណត់ដោយការប្រៀបធៀបប្រាក់ចំណូលដែលបានមកពីការលក់ ជាមួយនឹង តម្លៃយោងនៃទ្រព្យសម្បត្តិ និងបរិក្ខារ ហើយត្រូវបានទទួលស្គាល់នៅក្នុង "ប្រាក់ចំណូលផ្សេងៗ" និង "ការចំណាយផ្សេងៗ" រៀងគ្នានៅក្នុងរបាយការណ៍ ចំណេញ ឬខាត។

ថ្លៃដើមនៃការផ្លាស់ប្តូរធាតុមួយផ្នែកនៃទ្រព្យសម្បត្តិ និងបរិក្ខារ ដែលបានទទួលស្គាល់រួចមកហើយ ត្រូវបានបូកបញ្ចូល នៅក្នុងតម្លៃយោងនៃផ្នែកនោះ ប្រសិនបើវាអាចមានលទ្ធភាពផ្តល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ច នាពេលអនាគតដល់ធនាគារ ហើយតម្លៃរបស់វាអាចធ្វើការវាស់វែងបានដោយភាពអាច ជឿជាក់បាន។ តម្លៃយោងនៃធាតុដែលបានជំនួសនោះ ត្រូវដកចេញ ហើយទទួលស្គាល់ជាចំណេញ ឬខាត។ រាល់ចំណាយក្នុងការថែទាំប្រចាំថ្ងៃផ្សេងៗ ត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត នៅក្នុងរបាយការណ៍លទ្ធផលកិច្ចការិយបរិច្ឆេទដែលបានកើតឡើង។

(iii). រំលស់

រំលស់ គឺផ្អែកទៅលើថ្លៃដើមនៃទ្រព្យសម្បត្តិ ដកតម្លៃសំណល់របស់វា។ សមាសធាតុសំខាន់ៗ នៃទ្រព្យសម្បត្តិមួយៗ ត្រូវបានវាយតម្លៃ ហើយប្រសិនបើ សមាសធាតុមួយមានអាយុកាលប្រើប្រាស់ខុសគ្នាពីទ្រព្យសម្បត្តិដែលនៅសល់ សមាសធាតុនោះត្រូវបានធ្វើឡើងដាច់ដោយឡែក។

រំលស់ ត្រូវបានទទួលស្គាល់ថាជាការចំណាយនៅក្នុងរបាយការណ៍ចំណេញ ឬខាតលើមូលដ្ឋានរំលស់ថេរលើអាយុកាលប្រើប្រាស់ដែលបានប៉ាន់ស្មាននៃ សមាសធាតុនីមួយៗ នៃទ្រព្យសម្បត្តិ និងបរិក្ខារ។ ទ្រព្យកំពុងដំណើរការ មិនត្រូវបានរំលស់ទេ រហូតទាល់តែ ទ្រព្យទាំងនេះបានបញ្ចប់ ហើយបានដាក់ឱ្យ ប្រើប្រាស់នៅក្នុងប្រតិបត្តិការអាជីវកម្ម។

រំលស់ ត្រូវបានទទួលស្គាល់ចាប់ពីកាលបរិច្ឆេទដែលទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានដំឡើង និងអាចប្រើប្រាស់បាន ឬចំពោះទ្រព្យសម្បត្តិដែលបាន សាងសង់ដោយផ្ទាល់ គិតចាប់ពីការិយបរិច្ឆេទដែលទ្រព្យសម្បត្តិនោះត្រូវបានបញ្ចប់ និងអាចប្រើប្រាស់បាន។

36. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (ត)

ឈ. ទ្រព្យសម្បត្តិ និងបរិក្ខារ (ត)

(iii). រំលស់ (ត)

ការប៉ាន់ស្មានអាយុកាលប្រើប្រាស់មានដូចខាងក្រោម៖

	ឆ្នាំ
កុំព្យូទ័រ	3 – 5
គ្រឿងសង្ហារឹម និងបរិក្ខារ	3 – 8
យានយន្ត	5
ការកែលម្អទ្រព្យជួល *	5 – 8

(*) ការកែលម្អទ្រព្យជួលត្រូវបានដករំលស់ទៅតាមការប៉ាន់ស្មានអាយុកាលប្រើប្រាស់ពី 5ឆ្នាំ ទៅ 8ឆ្នាំ ឬក៏ទៅតាមរយៈពេលនៃកិច្ចសន្យាជួល ដែលពាក់ព័ន្ធ ដែលមួយណាមានរយៈពេលខ្លីជាង។

វិធីសាស្ត្ររំលស់លើអាយុកាលប្រើប្រាស់ និងតម្លៃសំណល់ត្រូវបានវាយតម្លៃនាចុងការិយបរិច្ឆេទរបាយការណ៍ និងនិយ័តភាពប្រសិនបើសមស្រប។

ឈ. ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបី រួមមានកុំព្យូទ័រស្បែក ដោយរាប់បញ្ចូលទាំងថ្លៃដើមក្នុងការទិញ និងការអភិវឌ្ឍកុំព្យូទ័រស្បែក ដែលមិនមែនជាផ្នែកមួយក្នុងប្រតិបត្តិការ នៃផ្នែកនៃកុំព្យូទ័រនោះទេ ហើយត្រូវបានធ្វើតាមថ្លៃដើម ដករំលស់បង្ក និងការខាតបង់ឱនភាពតម្លៃដែលបានបង្ក ប្រសិនបើមាន។ ថ្លៃដើមចំពោះកុំព្យូទ័រស្បែក ត្រូវបានធ្វើរំលស់លើមូលដ្ឋានថេរលើអាយុកាលប្រើប្រាស់ដែលបានរំពឹងទុកចាប់ពី ៥ឆ្នាំ ទៅ៧ឆ្នាំ។ ថ្លៃដើមពាក់ព័ន្ធក្នុងការរៀបចំផែនការ ឬការវាយតម្លៃសំណើ ឬថែទាំកុំព្យូទ័រស្បែកបន្ទាប់ពីការដាក់ឱ្យប្រើប្រាស់ ត្រូវបានទទួលស្គាល់ជាចំណាយនៅពេល កើតឡើង។

ដ. ភតិសន្យា

នៅពេលចាប់ផ្តើមកិច្ចសន្យា ធនាគារធ្វើការវាយតម្លៃថាតើកិច្ចសន្យាមួយមានទម្រង់ជាភតិសន្យាដែរ ឬទេ។ កិច្ចសន្យាជាទម្រង់មានភតិសន្យា ប្រសិនបើ កិច្ចសន្យាផ្តល់សិទ្ធិគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់មួយក្នុងរយៈពេលកំណត់មួយ ជាថ្នូរនឹងតម្លៃតបស្នង។

ដើម្បីវាយតម្លៃថាតើកិច្ចសន្យាផ្តល់សិទ្ធិគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់ ធនាគារធ្វើការវាយតម្លៃ ថាតើ៖

- កិច្ចសន្យាមានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់ ឬទេ ដែលនេះអាចបញ្ជាក់យ៉ាង ជាក់លាក់ ឬប្រយោល ហើយគួរមាន លក្ខណៈរូបវន្តដោយឡែក ឬតំណាងសមត្ថភាពផលិតសារវន្តរបស់ទ្រព្យសកម្មនោះ។ ប្រសិនបើអ្នកផ្គត់ផ្គង់មានសិទ្ធិផ្តល់ទ្រព្យសកម្ម ជំនួសជាសារវន្តក្នុងរយៈពេលប្រើប្រាស់ នោះទ្រព្យសកម្មមិនមែនមានលក្ខណៈជាទ្រព្យសកម្មជាក់លាក់នោះទេ។
- ធនាគារ មានសិទ្ធិទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចជាសារវន្ត ពីការប្រើប្រាស់ទ្រព្យសកម្ម ក្នុងរយៈពេលនៃការប្រើប្រាស់ និង

36. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (ត)

ដ. ភតិសន្យា (ត)

- ធនាគារមានសិទ្ធិបញ្ជាក់ការប្រើប្រាស់ទ្រព្យសកម្ម។ ធនាគារមានសិទ្ធិនេះ នៅពេលដែលធនាគារមានសិទ្ធិសម្រេចចិត្តដែលពាក់ព័ន្ធនឹងការផ្លាស់ប្តូរអំពីរបៀប និងគោលបំណងក្នុងការប្រើប្រាស់ទ្រព្យសកម្ម។ ក្នុងករណីដែលការសម្រេចចិត្តទាំងអស់អំពីរបៀប និងគោលបំណងនៃការប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានកំណត់ជាមុន នោះធនាគារមានសិទ្ធិបញ្ជាក់ការប្រើប្រាស់ទ្រព្យសកម្ម ប្រសិនបើ៖
 - ធនាគារមានសិទ្ធិធ្វើប្រតិបត្តិការលើទ្រព្យសកម្ម ឬ
 - ធនាគារបានរៀបចំទ្រព្យសកម្មទៅតាមវិធីដែលកំណត់ជាមុនពីរបៀប និង គោលបំណងដែលទ្រព្យសកម្ម នោះនឹងត្រូវបានប្រើប្រាស់។

គោលនយោបាយនេះអនុវត្តចំពោះកិច្ចសន្យាដែលបានព្រមព្រៀង ឬបានធ្វើការផ្លាស់ប្តូរ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ មកប៉ុណ្ណោះ។

នៅពេលចាប់ផ្តើមកិច្ចសន្យា ឬវាយតម្លៃឡើងវិញលើកិច្ចសន្យាដែលមានទម្រង់ជាភតិសន្យា និងសមាសធាតុ ដែលមិនមែនភតិសន្យា ធនាគារបែងចែកតម្លៃតបស្នងនៅក្នុងកិច្ចសន្យាចំពោះសមាសធាតុនៃភតិសន្យា នីមួយៗ និងសមាសធាតុដែលមិនមែនភតិសន្យា ដោយផ្អែកតាមតម្លៃឯកតានីមួយៗ។ ក៏ប៉ុន្តែ ចំពោះការជួលដី និងអគារដែលធនាគារជាអ្នកជួល ធនាគារមិនបែងចែកសមាសធាតុមិនមែនភតិសន្យានោះទេ ហើយសមាសធាតុភតិសន្យា និងមិនមែនភតិសន្យាត្រូវបានចាត់ទុកថាជាសមាសធាតុភតិសន្យា។

ភតិសន្យាក្នុងករណីដែលធនាគារជាអ្នកជួល

ការរៀបចំឱ្យមានសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម ប្រសិនបើបំពេញតាមលក្ខខណ្ឌមួយក្នុងចំណោមខាងក្រោម៖

- អ្នកទិញមានសមត្ថភាព ឬសិទ្ធិធ្វើប្រតិបត្តិការលើទ្រព្យសកម្ម ខណៈពេលដែលទទួលបាន ឬគ្រប់គ្រងលើសពីបរិមាណដែលមិនសារវន្ត
- អ្នកទិញមានសមត្ថភាព ឬសិទ្ធិក្នុងការគ្រប់គ្រង ទ្រព្យសកម្ម ខណៈពេលដែលទទួលបាន ឬគ្រប់គ្រងលើសពីបរិមាណដែលមិនសារវន្ត ឬ
- ដំណើរហេតុ និងកាលៈទេសៈបានបង្ហាញថា វាមានលក្ខណៈតិចតួចដែលភាគីដទៃទៀត នឹងទទួលបានច្រើនជាងបរិមាណដែលមិនសារវន្ត ហើយតម្លៃក្នុងមួយឯកតាមិនត្រូវបានកំណត់ក្នុងមួយឯកតានៃទិន្នផលទេ ហើយក៏មិនស្មើនឹងតម្លៃទិញរបស់បច្ចុប្បន្នក្នុងមួយឯកតានៃទិន្នផលដែរ។

ធនាគារទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យា នៅកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា។ សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានវាស់វែងតាមថ្លៃដើម រួមមានថ្លៃដើមដំបូងនៃបំណុលភតិសន្យា និងនិយ័តភាពសម្រាប់ការចំណាយភតិសន្យាដែលធ្វើឡើងនៅថ្ងៃចាប់ផ្តើមភតិសន្យា ឬមុនថ្ងៃចាប់ផ្តើមភតិសន្យា បូកថ្លៃដើមផ្ទាល់ដំបូងដែលបានកើតឡើង និងការប៉ាន់ស្មានចំណាយក្នុងការរុះរើ និងដកចេញនូវទ្រព្យសកម្ម ឬស្តារឡើងវិញនូវទ្រព្យសកម្ម ឬទីតាំង ដកប្រាក់លើកទឹកចិត្តភតិសន្យាដែលទទួលបាន។

សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានដករំលស់ តាមវិធីសាស្ត្ររំលស់ថេរ ចាប់ពីកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា រហូតដល់ចុងបញ្ចប់នៃអាយុកាលប្រើប្រាស់នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬនៅចុងកាលបរិច្ឆេទនៃភតិសន្យាមួយណាកើតមុន។ អាយុកាលប្រើប្រាស់នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានកំណត់តាមមូលដ្ឋានដូចគ្នានឹងទ្រព្យសម្បត្តិ និងបរិក្ខារ។ បន្ថែមលើនេះ សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានកាត់បន្ថយជាប្រចាំទៅតាមការខាតបង់ខ្លួនភាពនៃតម្លៃ និងកែតម្រូវសម្រាប់ការវាស់វែងឡើងវិញលើបំណុលភតិសន្យា។

36. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (ត)

ដ. ភតិសន្យា (ត)

ភតិសន្យាក្នុងករណីដែលធនាគារជាអ្នកជួល (ត)

ការប៉ាន់ស្មានអាយុកាលប្រើប្រាស់សម្រាប់អំឡុងការិយបរិច្ឆេទបច្ចុប្បន្ន មានដូចខាងក្រោម៖

- អគារការិយាល័យ 3 - 15 ឆ្នាំ

បំណុលភតិសន្យា ត្រូវបានវាស់វែងដំបូងតាមតម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យាដែលមិនទាន់បានបង់ នៅពេលចាប់ផ្តើមភតិសន្យា និងត្រូវបានធ្វើអប្បបរមាដោយប្រើអត្រាការប្រាក់ដាក់ស្តែងនៅក្នុងភតិសន្យា ឬករណីដែលអត្រាការប្រាក់នោះមិនអាចកំណត់បានភ្លាមៗ ត្រូវធ្វើទៅតាមអត្រាការប្រាក់កម្ចីបន្ថែមរបស់អ្នកជួល។ ជាទូទៅ ធនាគារប្រើអត្រាការប្រាក់កម្ចីបន្ថែមជាអត្រាអប្បបរមា។

ការទូទាត់ភតិសន្យាដែលបញ្ចូលនៅក្នុងការវាស់វែងបំណុលភតិសន្យារួមមាន៖

- ការទូទាត់ភតិសន្យាថេរ រួមទាំងការទូទាត់ក្នុងទម្រង់ថេរ
- ការប្រែប្រួលនៃការទូទាត់ភតិសន្យាថេរ ដោយផ្អែកលើសន្ទស្សន៍ ឬអត្រា នៅកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា
- ចំនួនដែលរំពឹងថានឹងត្រូវទូទាត់ ក្រោមការធានាតម្លៃនៅសល់ និង
- តម្លៃទិញក្រោមជម្រើសនៃការទិញ ដែលធនាគារមានហេតុផលជាក់លាក់ក្នុងការអនុវត្តការទូទាត់ភតិសន្យា នៅក្នុងអំឡុងពេលដែលមានជម្រើសក្នុងការបន្ត ប្រសិនបើធនាគារមានហេតុផលជាក់លាក់ក្នុងការបន្ត និងការពិន័យលើការបញ្ចប់ភតិសន្យាមុនកាលកំណត់ លើកលែងតែធនាគារមានហេតុផលច្បាស់លាស់ថា នឹងមិនបញ្ចប់ភតិសន្យាមុនកាលកំណត់។

បំណុលភតិសន្យា ត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។ បំណុលភតិសន្យាត្រូវបានវាស់វែងឡើងវិញនៅពេលមានការកែប្រែរយៈពេលនៃភតិសន្យា ការផ្លាស់ប្តូរលើការវាយតម្លៃសម្រាប់ជម្រើសក្នុងការទិញទ្រព្យសកម្ម ការប្រែប្រួលការទូទាត់ភតិសន្យា នាពេលអនាគត ដែលកើតឡើងពីការប្រែប្រួលនៃសន្ទស្សន៍ ឬអត្រាណាមួយ ឬប្រសិនបើមានការកែប្រែចំនួនប៉ាន់ស្មានដែលរំពឹងថានឹងត្រូវទូទាត់ លើការធានាតម្លៃដែលនៅសល់។

នៅពេលដែលបំណុលភតិសន្យាត្រូវបានវាស់វែងតាមវិធីសាស្ត្រនេះ ការកែតម្រូវ ត្រូវបានធ្វើឡើងលើតម្លៃយោងនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬក៏ទទួលស្គាល់ក្នុងចំណេញ ឬខាត បើសិនជាសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានបញ្ចុះរហូតដល់មានតម្លៃសូន្យ។

ភតិសន្យាមានរយៈពេលខ្លី និងភតិសន្យាលើទ្រព្យសកម្មដែលមានតម្លៃទាប

ធនាគារ មិនទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យារយៈពេលខ្លីដូចជា ការជួលគ្រឿងម៉ាស៊ីនដែលមានរយៈពេលតិចជាង 12 ខែ និងភតិសន្យាលើទ្រព្យសកម្មដែលមានតម្លៃទាប រួមមានការជួលទីតាំងដាក់ម៉ាស៊ីនអេធីអឹម។ ធនាគារទទួលស្គាល់ចំណាយលើការជួលទាំងនេះតាមមូលដ្ឋានរំលស់ថេរ ទៅតាមរយៈពេលនៃភតិសន្យា។

36. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (ត)

ប. សិវិធានធន

សិវិធានធនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែលធនាគារមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងផុតទៅ ហើយវាមានលទ្ធភាពដែលតម្រូវឱ្យមានលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ក្នុងការបំពេញនូវកាតព្វកិច្ចនោះ។ ប្រសិនបើផលប៉ះពាល់មានលក្ខណៈជាសារវន្ត សិវិធានធនត្រូវបានកំណត់ដោយអប្បបរមាលំហូរទឹកប្រាក់ ដែលរំពឹងថានឹងត្រូវទូទាត់នាពេលអនាគត ដោយប្រើអត្រាមុនបង់ពន្ធដែលឆ្លុះបញ្ចាំងពីការប៉ាន់ស្មាននៃតម្លៃពេលវេលា ក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់ចំពោះបំណុលទាំងនោះ។ អប្បបរមានៅសល់ត្រូវបានទទួលស្គាល់ជាថ្លៃដើមហិរញ្ញប្បទាន។

ខ. ការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាព ("EIR")

ចំណូលការប្រាក់ និងចំណាយការប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ "អត្រាការប្រាក់ប្រសិទ្ធភាព" គឺជាអត្រាដែលអាចធ្វើអប្បបរមាសាច់ប្រាក់ដែលរំពឹងថានឹងទូទាត់ ឬនឹងត្រូវទទួល តាមរយៈអាយុកាលរំពឹងទុករបស់ឧបករណ៍ហិរញ្ញវត្ថុនោះ ឱ្យមកស្មើនឹង៖

- តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬ
- រំលស់តម្លៃដើមរបស់បំណុលហិរញ្ញវត្ថុ។

នៅពេលគណនាអត្រាការប្រាក់ប្រសិទ្ធភាពសម្រាប់ឧបករណ៍ហិរញ្ញវត្ថុ ក្រៅពីទ្រព្យដែលបានទិញ ឬទ្រព្យសកម្ម ដែលមានឱនភាពនៃតម្លៃនៅពេលទិញ ធនាគារធ្វើការប៉ាន់ស្មានលើលំហូរទឹកប្រាក់នាពេលអនាគតដោយពិចារណាលើលក្ខខណ្ឌទាំងអស់របស់កិច្ចសន្យាឧបករណ៍ហិរញ្ញវត្ថុ ប៉ុន្តែមិនរាប់បញ្ចូលនូវការខាតបង់ឥណទាន ដែលរំពឹងទុកនោះទេ (ECL)។ សម្រាប់ទ្រព្យសកម្មដែលទិញ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃនៅពេលទិញ អត្រាការប្រាក់ប្រសិទ្ធភាពដែលបានកែតម្រូវហានិភ័យឥណទាន ត្រូវបានគណនា ដោយប្រើលំហូរទឹកប្រាក់ប៉ាន់ស្មាននាពេលអនាគត រួមបញ្ចូលទាំងការខាតបង់ឥណទានដែលរំពឹងទុក (ECL)។

ការគណនាអត្រាការប្រាក់ប្រសិទ្ធភាព រួមបញ្ចូលនូវថ្លៃដើមប្រតិបត្តិការ និងកម្រៃទាំងអស់ដែលបានបង់ ឬទទួល ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាព។ អត្រាការប្រាក់តាមកិច្ចសន្យាត្រូវបានប្រើប្រាស់ជំនួស អត្រាការប្រាក់ប្រសិទ្ធភាព នៅពេលដែលអ្នកគ្រប់គ្រងវាយតម្លៃថាថ្លៃប្រតិបត្តិការ និងកម្រៃមិនមែនជាផ្នែកសំខាន់នៃអត្រាការប្រាក់ប្រសិទ្ធភាព ហើយពុំមានផលប៉ះពាល់ជាសារវន្តសម្រាប់របាយការណ៍ហិរញ្ញវត្ថុនេះទេ។ ថ្លៃដើមប្រតិបត្តិការរួមមាន ការចំណាយបន្ថែមដែល ពាក់ព័ន្ធផ្ទាល់ទៅនឹងការទិញ ឬការបោះផ្សាយ ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។

រំលស់ថ្លៃដើម និងតម្លៃយោងដុល

រំលស់ថ្លៃដើមរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ គឺជាចំនួនដែលទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងនៅពេលទទួលស្គាល់ជាលើកដំបូង ដកការទូទាត់សងប្រាក់ដើម ឬក ឬដករំលស់ បង្ក ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពចំពោះភាពខុសគ្នារវាងចំនួនដែលទទួលស្គាល់ជាលើកដំបូង និងចំនួននៅពេលដល់កាលកំណត់ និងត្រូវធ្វើនិយ័តភាពចំពោះសិវិធានធនលើការខាតបង់ឥណទានដែលបានរំពឹងទុក ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ។

តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ គឺជារំលស់ថ្លៃដើមរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ មុនពេលកែតម្រូវសិវិធានធនសម្រាប់ការខាតបង់ឥណទានដែលបានរំពឹងទុក។

ការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាពរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានគណនានៅពេលទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ជាលើកដំបូង។ ក្នុងការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវបានប្រើ ផ្អែកលើតម្លៃយោងដុលរបស់ទ្រព្យសកម្ម (នៅពេលដែលទ្រព្យសកម្មមិនត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃ) ឬ រំលស់ថ្លៃដើមរបស់បំណុល។ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវធ្វើការកែប្រែឡើងវិញ ដោយការប៉ាន់ស្មានឡើងវិញនូវលំហូរទឹកប្រាក់របស់ឧបករណ៍ហិរញ្ញវត្ថុ ដែលមានអត្រាការប្រាក់ប្រែប្រួល ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូររបស់អត្រាការប្រាក់ទីផ្សារ។ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវធ្វើការកែប្រែឡើងវិញ សម្រាប់ការកែតម្រូវតម្លៃសមស្របនៃឧបករណ៍ការពារ នៅកាលបរិច្ឆេទដែលរំលស់ត្រូវបានចាប់ផ្តើមកែតម្រូវ។

36. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (ត)

ខ. ការប្រាក់

ការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់ (ត)

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ បន្ទាប់ពីបានទទួលស្គាល់ជាលើកដំបូង ចំណូលការប្រាក់ ត្រូវបានគណនាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាព ផ្អែកលើរំលស់ថ្លៃដើម របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។ ប្រសិនបើ ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ នោះការគណនាការប្រាក់ត្រូវផ្អែកលើមូលដ្ឋាន តម្លៃដុលវិញ។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ ចាប់តាំងពីទទួលស្គាល់ជាលើកដំបូង ចំណូលការប្រាក់ត្រូវបានគណនាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដែលត្រូវបានកែតម្រូវហានិភ័យ ផ្អែកលើរំលស់ថ្លៃដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុនោះ។ ការគណនាចំណូលការប្រាក់នេះ មិនត្រូវប្តូរទៅមូលដ្ឋានតម្លៃដុលវិញនោះទេ ទោះបីជាហានិភ័យឥណទានរបស់ទ្រព្យសកម្មនោះ មានភាពប្រសើរក៏ដោយ។

ការបង្ហាញ

ចំណូលការប្រាក់ត្រូវបានគណនាដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ដែលបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និង លទ្ធផលលម្អិតផ្សេងៗ រួមបញ្ចូលការប្រាក់លើទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានវាស់វែងតាមរំលស់ថ្លៃដើម។

ចំណាយការប្រាក់ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ រួមបញ្ចូលបំណុលហិរញ្ញវត្ថុ ដែលបានវាស់វែងតាមរំលស់ថ្លៃដើម។

ឈ. កម្រៃ និងជើងសា

ចំណូល និងចំណាយកម្រៃ និងជើងសា ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាព របស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានរួមបញ្ចូលទៅក្នុងអត្រាការប្រាក់ប្រសិទ្ធភាព។

ប្រាក់កម្រៃ និងកម្រៃជើងសាផ្សេងទៀតត្រូវបានទទួលស្គាល់នៅពេលដែលសេវាកម្មពាក់ព័ន្ធត្រូវបានបំពេញ។

កិច្ចសន្យាជាមួយអតិថិជនដែលទទួលស្គាល់ជាឧបករណ៍ហិរញ្ញវត្ថុ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ អាចមានវិសាលភាពដោយផ្នែកនៅក្នុង ស.រ.ទ.ហ.អ.ក ៩ និងដោយផ្នែកនៅក្នុង ស.រ.ទ.ហ.អ.ក 15។ ក្នុងករណីនេះ ជាដំបូងធនាគារត្រូវអនុវត្ត ស.រ.ទ.ហ.អ.ក ៩ ដើម្បីបែងចែក និងវាស់វែងផ្នែកនៃកិច្ចសន្យា ដែលចាត់ចូលនៅក្នុងវិសាលភាពនៃ ស.រ.ហ.អ.ក ៩ ហើយបន្ទាប់មកអនុវត្ត ស.រ.ទ.ហ.អ.ក 15 ចំពោះផ្នែកដែលនៅសេសសល់។

ណ. ឱនភាពនៃតម្លៃរបស់ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

តម្លៃយោងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុរបស់ធនាគារ ក្រៅពីទ្រព្យសកម្មពន្ធពន្យារ ត្រូវបានត្រួតពិនិត្យឡើងវិញនៅពេលការិយបរិច្ឆេទរបាយការណ៍នីមួយៗ ដើម្បីកំណត់ថាតើមានសញ្ញាណណាមួយដែលបង្ហាញថា ទ្រព្យសកម្មទាំងនោះមានឱនភាពនៃតម្លៃ ឬទេ។ ប្រសិនបើមានសញ្ញាណនោះកើតឡើង នោះការប៉ាន់ស្មានលើតម្លៃដែលអាចប្រមូលមកវិញបានរបស់ទ្រព្យសកម្មត្រូវបាន ធ្វើឡើង។ ចំពោះទ្រព្យសកម្មអរូបីដែលមានអាយុកាលប្រើប្រាស់មិនកំណត់ ឬមិនទាន់អាចប្រើប្រាស់បាន តម្លៃដែលអាចប្រមូលមកវិញបានត្រូវធ្វើការប៉ាន់ស្មានជាដាច់ខាតក្នុងពេលតែមួយ។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ប្រសិនបើតម្លៃយោងរបស់ទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ ធំជាងការប៉ាន់ស្មានតម្លៃដែលអាចប្រមូលមកវិញបាន។

តម្លៃដែលអាចប្រមូលមកវិញបានរបស់ទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ គឺជាតម្លៃដែលធំជាងតម្លៃប្រើប្រាស់ និងតម្លៃសមស្រប ដកចំណាយដើម្បីលក់ចេញ។ ក្នុងការប៉ាន់ប្រមាណតម្លៃប្រើប្រាស់ ការប៉ាន់ស្មានលំហូរទឹកប្រាក់នាពេលអនាគត ត្រូវបានធ្វើអប្បបរមាទៅនឹងតម្លៃបច្ចុប្បន្ន ដោយប្រើអត្រាការប្រាក់មុនបង់ពន្ធ ដែលឆ្លុះបញ្ចាំងពីការប៉ាន់ប្រមាណតម្លៃពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់សម្រាប់ទ្រព្យសកម្មទាំងនោះ ឬឯកតាបង្កើតសាច់ប្រាក់។

36. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (ត)

ណ. ឱនភាពនៃតម្លៃរបស់ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ (ត)

សម្រាប់គោលបំណងនៃការធ្វើតេស្តលើឱនភាពនៃតម្លៃ ទ្រព្យសកម្មត្រូវបានដាក់បញ្ចូលគ្នាជាក្រុមតូចៗ ដែលអាចបង្កើតសាច់ប្រាក់បានពីការបន្តការប្រើប្រាស់ ដោយមិនពឹងផ្អែកខ្លាំងលើលំហូរទឹកប្រាក់នៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់។

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត។ ការខាតបង់លើឱនភាពនៃតម្លៃ នៃ ឯកតាបង្កើតសាច់ប្រាក់ ត្រូវបានបែងចែកដោយ កាត់បន្ថយតម្លៃយោងនៃតម្លៃកើតឡើងរបស់ឯកតាបង្កើតសាច់ប្រាក់ (ក្រុមនៃឯកតាបង្កើតសាច់ប្រាក់) ជាមុន ហើយបន្ទាប់មកដើម្បីកាត់បន្ថយតម្លៃយោងនៃទ្រព្យសកម្ម ដទៃទៀតនៅក្នុងឯកតាបង្កើតសាច់ប្រាក់ (ក្រុមនៃឯកតាបង្កើតសាច់ប្រាក់) លើមូលដ្ឋានសមាមាត្រ។

ការខាតបង់លើឱនភាពនៃតម្លៃ ដែលទទួលស្គាល់ក្នុងពេលកន្លងផុតទៅ ត្រូវបានប៉ាន់ប្រមាណរាល់កាលបរិច្ឆេទនៃការរាយការណ៍ ថាមានសញ្ញាណណាមួយដែលការខាតបង់បានថយចុះ ឬលែងមានការខាតបង់តទៅទៀត។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវកត់ត្រាបញ្ជាសមកវិញ ប្រសិនបើមានការប្រែប្រួលតម្លៃប៉ាន់ស្មានដែលប្រើប្រាស់ដើម្បីកំណត់តម្លៃដែលអាចប្រមូលមកវិញបាន។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានកត់ត្រាបញ្ជាសមកវិញ ត្រឹមត្រូវតម្លៃដែលមិនធ្វើឱ្យតម្លៃយោងរបស់ទ្រព្យសកម្មនេះ មិនលើសពីតម្លៃយោងដែលត្រូវកំណត់ (ដករំលស់) ក្នុងករណីពុំមានការទទួលស្គាល់ការខាតបង់លើឱនភាពនៃតម្លៃ។

ត. បំណុលយថាភាព

ក្នុងករណីដែលមិនត្រូវបានបញ្ជាក់អត្ថប្រយោជន៍សេដ្ឋកិច្ច ឬចំនួនទឹកប្រាក់ដែលមិនអាចប៉ាន់ស្មានបាន នោះកាតព្វកិច្ចមិនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនោះទេ ហើយវាត្រូវបានបង្ហាញថាជាបំណុលយថាភាព លើកលែងតែប្រូបាប៊ីលីតេនៃលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្ទើរតែគ្មាន។ កាតព្វកិច្ចដែលអាចកើតមាន ប៉ុន្តែអត្ថិភាពនៃកាតព្វកិច្ច នឹងត្រូវបានបញ្ជាក់ដោយការកើតឡើង ឬមិនកើតឡើងនៃព្រឹត្តិការណ៍នាពេលអនាគត មួយ ឬច្រើន ក៏ត្រូវបានបង្ហាញថាជាបំណុលយថាភាពដែលអាចកើតមានឡើង លុះត្រាតែប្រូបាប៊ីលីតេនៃការប្រើប្រាស់នៃអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្ទើរតែគ្មាន។

ថ. ទ្រព្យសកម្មយថាភាព

ក្នុងករណីដែលមិនមានលទ្ធភាពបញ្ជាក់អត្ថប្រយោជន៍សេដ្ឋកិច្ច ឬចំនួនទឹកប្រាក់ដែលមិនអាចប៉ាន់ស្មានបាន នោះទ្រព្យសកម្មមិនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុឡើយ ហើយវាត្រូវបានបង្ហាញថាជាទ្រព្យសកម្មយថាភាព លើកលែងតែប្រូបាប៊ីលីតេនៃលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្ទើរតែគ្មាន។ កាតព្វកិច្ចដែលអាចកើតមាន ប៉ុន្តែ អត្ថិភាពនៃទ្រព្យសកម្មនឹងត្រូវបានបញ្ជាក់ដោយការកើតឡើង ឬមិនកើតឡើងនៃព្រឹត្តិការណ៍នាពេលអនាគតមួយ ឬច្រើន ក៏ត្រូវបានបង្ហាញថាជាទ្រព្យសកម្មយថាភាពដែលអាចកើតមានឡើង លុះត្រាតែប្រូបាប៊ីលីតេនៃការប្រើប្រាស់នៃអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្ទើរតែគ្មាន។

37. ការអនុវត្តស្តង់ដារគណនេយ្យថ្មី និងស្តង់ដារគណនេយ្យដែលបានកែតម្រូវ

ក. ស្តង់ដារថ្មី និងវិសោធនកម្មដែលបានអនុវត្តនាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤

ធនាគារបានអនុវត្តស្តង់ដារគណនេយ្យ និងធ្វើការបកស្រាយ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលចូលជាធរមានតាមច្បាប់ ចាប់ផ្តើមនៅ ឬបន្ទាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤៖

- ការធ្វើចំណាត់ថ្នាក់លើបំណុលរយៈពេលខ្លី ឬរយៈពេលវែង (វិសោធនកម្មទៅលើ ស.គ.អ.ក 1)
- បំណុលភតិសន្យាក្នុងការលក់ និងការជួលត្រឡប់ (វិសោធនកម្មទៅលើ ស.វ.ហ.អ.ក. 16)
- ការរៀបចំហិរញ្ញវត្ថុរបស់អ្នកផ្គត់ផ្គង់ (វិសោធនកម្មទៅលើ ស.គ.អ.ក 7 និង ស.វ.ហ.អ.ក. 7)
- កិច្ចព្រមព្រៀងបំណុលរយៈពេលវែង (វិសោធនកម្មលើ ស.គ.អ.ក 1)

ស្តង់ដារគណនេយ្យ និងបំណកស្រាយដែលបានកែសម្រួលថ្មីទាំងនេះ ដែលបានចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ និងអនុម័តដោយនិយតករគណនេយ្យ និងសវនកម្ម (“ACAR”) ត្រូវបានវាយតម្លៃថាមិនមានផលប៉ះពាល់ជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារឡើយ។ គណៈគ្រប់គ្រងយល់ឃើញថា គោលនយោបាយគណនេយ្យមួយចំនួនមិនត្រូវបានបង្ហាញនៅតាមស្តង់ដារ CIAS 1 ដែលបានធ្វើវិសោធនកម្មនោះទេ។ ទោះជាយ៉ាងណាក៏ដោយ គណៈគ្រប់គ្រងជឿជាក់ថាគោលនយោបាយគណនេយ្យទាំងអស់ដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់ 36 គឺមានសារៈសំខាន់សម្រាប់ការយល់ដឹងកាន់តែប្រសើរឡើងអំពីអ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុនេះ។

ខ. ស្តង់ដារគណនេយ្យ វិសោធនកម្ម និងបំណកស្រាយ លើស្តង់ដារដែលមានស្រាប់ មិនទាន់ចូលជាធរមាន ហើយមិនទាន់ប្រើប្រាស់មុនដោយធនាគារ

ស្តង់ដារ និងបំណកស្រាយដែលបានបោះផ្សាយហើយប៉ុន្តែមិនទាន់ចូលជាធរមានមានដូចខាងក្រោម។ ធនាគារនឹងអនុវត្តស្តង់ដារទាំងនោះប្រសិនបើពាក់ព័ន្ធ នៅពេលដែលវាចូលជាធរមាន។

- កង្វះខាតលទ្ធភាពក្នុងការផ្លាស់ប្តូរ (វិសោធនកម្មទៅលើ ស.គ.អ.ក 21) (ចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥)
- វិសោធនកម្មលើចំណាត់ថ្នាក់ និងការវាស់វែងឧបករណ៍ហិរញ្ញវត្ថុ (វិសោធនកម្មទៅលើ ស.វ.ហ.អ.ក 9 និង 7) (មានប្រសិទ្ធភាពចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦)
- ស.វ.ហ.អ.ក 18 ‘ការបង្ហាញ និងការលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ’ (ចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧)
- ស.វ.ហ.អ.ក 19 ‘ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមិនមានគណនេយ្យភាពសាធារណៈ៖ ការលាតត្រដាង’ (ចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧)

វិសោធនកម្មទាំងនេះមិនត្រូវបានរំពឹងថានឹងមានផលប៉ះពាល់ជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុងអំឡុងពេលនៃការអនុវត្តជាលើកដំបូងឡើយ។

38. ព្រឹត្តិការណ៍បន្ទាប់

នៅកាលបរិច្ឆេទរបាយការណ៍នេះ មិនមានព្រឹត្តិការណ៍ផ្សេងដែលមានលក្ខណៈសារវន្តបានកើតឡើង បន្ទាប់ពីការិយបរិច្ឆេទដែលបានបញ្ចប់នៃរបាយការណ៍ ដែលត្រូវបានអនុវត្តនិយ័តកម្ម ឬការបកស្រាយទៅលើរបាយការណ៍ហិរញ្ញវត្ថុនេះឡើយ។

អាសយដ្ឋានទំនាក់ទំនង



សាខានៅភ្នំពេញ

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក (ខណ្ឌដូនពេញ-សង្កាត់ស្រះចក)

Premier branch

អគារ Royal Railway
មហាវិថីសហព័ន្ធរុស្ស៊ី ភូមិ3
សង្កាត់ស្រះចក ខណ្ឌដូនពេញ
រាជធានីភ្នំពេញ

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក (ខណ្ឌចំការមន-សង្កាត់ផ្សារដើមថ្កូវ)

ផ្ទះលេខ 2616 អា & បេ អ៊ី0-អ៊ី2
ផ្លូវលេខ 271 ភូមិ 6
សង្កាត់ផ្សារដើមថ្កូវ
ខណ្ឌចំការមន
រាជធានីភ្នំពេញ

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក (ខណ្ឌបឹងកេងកង-សង្កាត់បឹងកេងកងទី១)

Premier branch

អគារលេខ 100 មហាវិថីព្រះសីហនុ
ភូមិ 5 សង្កាត់បឹងកេងកងទី 1
ខណ្ឌបឹងកេងកង
រាជធានីភ្នំពេញ

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក (ខណ្ឌសែនសុខ-សង្កាត់អូរឃ្មុំបកក្រុម "ក")

ផ្ទះលេខ អ៊ី0 & អ៊ី1 មហាវិថី
សហព័ន្ធរុស្ស៊ី ភូមិទ្រុងមាន់
សង្កាត់អូរឃ្មុំបកក្រុម
ខណ្ឌសែនសុខ
រាជធានីភ្នំពេញ

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក (ខណ្ឌដូនពេញ-សង្កាត់ផ្សារកណ្តាលទី១)

ផ្ទះលេខ 265 & 267 អ៊ី0
តំបន់ព្រះសីហនុ ភូមិ 5
សង្កាត់ផ្សារកណ្តាលទី 1
ខណ្ឌដូនពេញ
រាជធានីភ្នំពេញ

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក (ខណ្ឌមានជ័យ-សង្កាត់ស្ទឹងមានជ័យទី២)

ផ្ទះលេខ 23 & 25 អ៊ី0-អ៊ី2 មហាវិថី
សម្តេចមុនីវរ្ម័ន ភូមិដំណាក់ធំ 1
សង្កាត់ស្ទឹងមានជ័យទី 2
ខណ្ឌមានជ័យ
រាជធានីភ្នំពេញ

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក (ខណ្ឌសែនសុខ-សង្កាត់អូរឃ្មុំបកក្រុម "ខ")

ផ្ទះលេខ អា & បេ អ៊ី0-អ៊ី2
ផ្លូវលេខ 271 ភូមិត្រពាំងឈូក
សង្កាត់អូរឃ្មុំបកក្រុម
ខណ្ឌសែនសុខ
រាជធានីភ្នំពេញ

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក (ខណ្ឌ៧មករា-សង្កាត់វាលវែង)

Premier branch
អគារលេខ 359 361 & 363
មហាវិថីព្រះសីហនុ ភូមិ 7
សង្កាត់វាលវែង
ខណ្ឌ៧មករា
រាជធានីភ្នំពេញ

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក (ខណ្ឌជ្រោយចង្វារ-សង្កាត់ព្រែកលៀប)

ផ្ទះលេខ អេហ្វ05 ផ្លូវជាតិលេខ 6 អា
ភូមិខ្នុរ សង្កាត់ព្រែកលៀប
ខណ្ឌជ្រោយចង្វារ
រាជធានីភ្នំពេញ

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក (ខណ្ឌទួលគោក-សង្កាត់បឹងកក់ទី២)

Premier branch

ផ្ទះលេខ 95 សេ
វិថីសម្តេចប៉ែននុត ភូមិ 14
សង្កាត់បឹងកក់ទី 2
ខណ្ឌទួលគោក
រាជធានីភ្នំពេញ

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក (ខណ្ឌច្បារអំពៅ-សង្កាត់និរោធ)

Premier branch

ផ្ទះលេខ 72 អា បេ សេ & ដេ
ផ្លូវជាតិលេខ 1 ភូមិកោះនរា
សង្កាត់និរោធ
ខណ្ឌច្បារអំពៅ
រាជធានីភ្នំពេញ

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក (ខណ្ឌសែនសុខ-សង្កាត់ភ្នំពេញថ្មី)

Premier branch

អគារលេខ សេ4#01 បេ#02
បេ#03 & ដេ2#04 ផ្លូវលេខ 1003
ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ
រាជធានីភ្នំពេញ

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក (ខណ្ឌពោធិ៍សែនជ័យ-សង្កាត់ចោមចៅទី៣)

ផ្ទះលេខ 1 បេ 2 បេ & 3 បេ
ផ្លូវជាតិលេខ 4 ភូមិថ្នល់បំបែក
សង្កាត់ចោមចៅទី 3
ខណ្ឌពោធិ៍សែនជ័យ
រាជធានីភ្នំពេញ



សាខានៅតាមបណ្តាខេត្ត

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក (ខេត្តសៀមរាប)

Premier branch

អគារលេខ 566 568 & 570
វិថីសង្ឃរាជទេពវង្ស កែងផ្លូវលេខ 14
ភូមិមណ្ឌល 1 សង្កាត់ស្វាយដង្គំ
ក្រុងសៀមរាប
ខេត្តសៀមរាប

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក (ខេត្តកំពង់ចាម)

វិថីព្រះកុសមៈនារីវត្ត កែង
វិថីព្រះមុនីវង្ស ភូមិទី 12
សង្កាត់កំពង់ចាម
ក្រុងកំពង់ចាម
ខេត្តកំពង់ចាម

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក (ខេត្តព្រះសីហនុ)

ផ្ទះលេខ 219
វិថីឯករាជ្យ
ភូមិ 2 សង្កាត់ 2
ក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក (ខេត្តបាត់ដំបង)

ផ្ទះលេខ 02 04 & 06 ផ្លូវលេខ 113
កែង 01 ភូមិ 20 ឧសភា
សង្កាត់ស្វាយប៉ោ
ក្រុងបាត់ដំបង
ខេត្តបាត់ដំបង





+ 855 (0) 23 999 000

www.jtrustroyal.com

J Trust Royal Bank

អគ្គីការណ៍ Royal Railway លេខ 10
មហាវិថី សហព័ន្ធរុស្ស៊ី សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ